



# របាយការណ៍ប្រចាំឆ្នាំ 2025

# មាតិកា

## សាងអនាគតហិរញ្ញវត្ថុរបស់លោកអ្នក ប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយធនាគារជប៉ុន

|                                   |                         |   |
|-----------------------------------|-------------------------|---|
| <b>01</b><br>ទិដ្ឋភាពទូទៅ         | 6<br>7<br>8<br>10<br>11 | ព័ត៌មានសំខាន់ៗអំពីធនាគារ<br>ប្រវត្តិរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់<br>បុគ្គលិករបស់យើង<br>គុណតម្លៃរបស់ធនាគារ<br>ពានរង្វាន់ និងការទទួលស្គាល់ |
| <b>02</b><br>ចំណាប់អារម្មណ៍       | 14<br>16                | ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល<br>ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ  |
| <b>03</b><br>អាជីវកម្មរបស់យើង     | 20<br>22<br>23          | ទិន្នន័យហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំ 2025<br>សេវាធនាគារផ្នែកសាជីវកម្ម<br>សេវាធនាគារផ្នែកបុគ្គល  |
| <b>04</b><br>សហគមន៍របស់យើង        | 26                      | ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍   |
| <b>05</b><br>អភិបាលកិច្ចរបស់យើង   | 36                      | ការគ្រប់គ្រងហានិភ័យ   |
| <b>06</b><br>ថ្នាក់ដឹកនាំរបស់យើង  | 42<br>47<br>54          | ក្រុមប្រឹក្សាភិបាល<br>គណៈកម្មាធិការប្រតិបត្តិ<br>រចនាសម្ព័ន្ធគ្រប់គ្រង  |
| <b>07</b><br>របាយការណ៍ហិរញ្ញវត្ថុ | 57                      | របាយការណ៍របស់សវនករឯករាជ្យ   |
| <b>08</b><br>ព័ត៌មានផ្សេងៗ        | 146                     | អាសយដ្ឋានទំនាក់ទំនង   |



# ទិដ្ឋភាពទូទៅ

01

# ព័ត៌មានសំខាន់ៗអំពីធនាគារ

ប្រាក់ចំណេញសុទ្ធ

## 10.5

លានដុល្លារអាមេរិក

ទ្រព្យសកម្មសរុប

## 1,506

លានដុល្លារអាមេរិក

ឥណទានដុល

## 966

លានដុល្លារអាមេរិក

ប្រាក់បញ្ញើរបស់អតិថិជន

## 947

លានដុល្លារអាមេរិក

**+3.8%** ↑ មូលនិធិម្ចាស់ភាគហ៊ុនសរុប

**286** លានដុល្លារអាមេរិក

0.7% ការបង្វិលចំណូលលើទ្រព្យសកម្ម

---

3.7% ការបង្វិលចំណូលលើមូលនិធិម្ចាស់ហ៊ុន

## 622

បុគ្គលិកសរុប


## 89

បណ្តាញម៉ាស៊ីនដកប្រាក់ ATM

## 90%

ការចូលរួមរបស់បុគ្គលិក

# ប្រវត្តិរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់



## អំពី ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុប្រទេសកម្ពុជា ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនកម្ពុជា និងក្រុមហ៊ុន Royal Group Finance Co., Ltd. ដែលជាផ្នែកមួយនៃសម្ព័ន្ធ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានធ្វើប្រតិបត្តិការក្នុងប្រទេសអស់រយៈពេលជាងបីទសវត្សរ៍កន្លះមកហើយ។ ធនាគារបានដំណើរការអាជីវកម្មអស់រយៈពេលជាង 20 ឆ្នាំមកហើយ ដោយបានរួមបញ្ចូលគ្នានូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាសកល និងភាពល្អឥតខ្ចោះនៃប្រតិបត្តិការ ជាមួយនឹងការយល់ដឹងយ៉ាងស៊ីជម្រៅពីទីផ្សារក្នុងស្រុក ដែលអាចឱ្យធនាគារបម្រើអតិថិជនស្របតាមស្តង់ដារអន្តរជាតិ ស្របពេលដែលនៅតែបន្តផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនៅនឹងការវិវត្តនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារពាណិជ្ជកម្មមុខគេមួយនៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែប ជូនដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកជាង 600 នាក់ ជាមួយសាខាចំនួន 17 នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ ដោយបម្រើសេវាកម្មជូនអតិថិជនលើផ្នែកសេវាកម្មធនាគារបុគ្គល ធនាគារ Premier អាជីវកម្មតូច និងមធ្យម និងសាជីវកម្ម។

## អំពីក្រុមហ៊ុន J TRUST

ក្រុមហ៊ុន J Trust មានការិយាល័យកណ្តាលនៅក្នុងទីក្រុងភ្នំពេញ ជាក្រុមហ៊ុនដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជា និងមានសេវាកម្មហិរញ្ញវត្ថុ ដែលប្រតិបត្តិការធនាគារ និងអាជីវកម្មហិរញ្ញវត្ថុនៅប្រទេស ក្នុងតំបន់អាស៊ី ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងកម្ពុជា។

ក្រុមហ៊ុន J Trust បានពង្រីកយ៉ាងឆាប់រហ័សនៅក្នុងសេវាកម្មហិរញ្ញវត្ថុ តាមរយៈការទិញយកក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនភាគឥណទានក្នុងស្រុករបស់ប្រទេសជប៉ុន។ ជាមួយនឹងជំនាញរបស់ខ្លួននៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុនបានបើកដំណើរការអាជីវកម្មធនាគារ នៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ2012។ ក្នុងឆ្នាំ2014 ក្រុមហ៊ុនបានបើកដំណើរការអាជីវកម្មធនាគារនៅប្រទេសឥណ្ឌូនេស៊ី រួចបន្ត ពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការកាន់កាប់ភាគហ៊ុនរបស់ធនាគារពាណិជ្ជកម្មនៅកម្ពុជា ក្នុងខែសីហា ឆ្នាំ2019។

## អំពីក្រុមហ៊ុន ROYAL GROUP

ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ដ៏ធំនៅក្នុងប្រទេសកម្ពុជា និងមានភាគហ៊ុនចំនួន 45% នៅក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ក្រុមហ៊ុននេះផ្តោតសំខាន់ទៅលើការនាំយកការវិនិយោគដែលមានគុណភាពមកកាន់ប្រទេសកម្ពុជា និងផ្តល់ឱកាសជូនវិនិយោគិន ក្នុងការធ្វើអាជីវកម្មប្រកបដោយភាពជោគជ័យ និងទទួលបានប្រាក់ចំណេញ។ ក្រុមហ៊ុន Royal Group គឺជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍ ដែលបានទាក់ទាញវិនិយោគិនបរទេស និងកសាងអ្នកដឹកនាំទីផ្សារនៅគ្រប់វិស័យទាំងអស់។

ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអាជីវកម្មចម្រុះ និងមានឥទ្ធិពលនៅក្នុងប្រទេស។ ចាប់តាំងពីបានបង្កើតជាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មបែបយុទ្ធសាស្ត្រមក ក្រុមហ៊ុននេះវិនិយោគក្នុងវិស័យជាច្រើនរួមមាន វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយសេវាកម្មធនាគារ ធានារ៉ាប់រង រមណីយដ្ឋាន វិស័យអប់រំ អចលនទ្រព្យ ការផ្សព្វផ្សាយ និងកសិកម្ម ជាដើម។



# បុគ្គលិករបស់យើង 2025

ជាឆ្នាំនៃការរីកចម្រើន  
ទំនាក់ទំនងល្អ និង  
កម្លាំងរួម

ក្នុងឆ្នាំ2025 បុគ្គលិករបស់យើងនៅតែជាកម្លាំងចលករស្នូលសំខាន់នៃការអភិវឌ្ឍ និងជាកតាលីករនៅពិភពលោកយុវជន។ ពេញមួយឆ្នាំកន្លងទៅនេះ យើងបានបន្តពង្រឹងលើការរៀនសូត្រ ការថែរក្សា សុខុមាលភាព និងការរួមបញ្ចូលដើម្បីកសាងសមត្ថភាពបុគ្គលិក និងត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់អនាគតតាមរយៈ ការវិនិយោគប្រកបដោយចីរភាព និងជម្រុញភាពរីកចម្រើនរយៈពេលវែង។

## ព្រឹត្តិការណ៍សំខាន់ៗនៃឆ្នាំ2025



### ការពង្រឹងភាពរីកចម្រើនតាមរយៈ ការសិក្សា និងការអភិវឌ្ឍ



ក្នុងបរិបទពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស យើងបានបន្តបំពាក់ បំប៉នបុគ្គលិកជាមួយជំនាញ ផ្នត់គំនិត និងឱកាសដែលចាំបាច់ក្នុងការ ដឹកនាំនាពេលអនាគត។

- យើងបានពង្រីកឱកាសអភិវឌ្ឍ រួមមាន ជំនាញបច្ចេកទេស ភាពជា អ្នកដឹកនាំ និងការអភិវឌ្ឍបុគ្គល តាមរយៈការសិក្សាក្នុងថ្នាក់រៀន ដែលសរុបជាង 5,000 ម៉ោង។
- លើសពីការសិក្សាក្នុងថ្នាក់រៀន បុគ្គលិករបស់យើងក៏បានបញ្ចប់វគ្គ សិក្សាខ្លីៗជាង 10,000វគ្គ នៅលើ LinkedIn Learning ដែលជា មធ្យមក្នុងបុគ្គលិកម្នាក់ៗបានរៀនរាល់ 14 វគ្គ។ សកម្មភាពទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍខ្លួនឥតឈប់ឈរ។
- យើងក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសំខាន់ៗ មួយចំនួន ដូចជា Leadership Essentials Coaching Program Change Management និង Design Thinking និងកម្មវិធីជា ច្រើនទៀត ដើម្បីពង្រឹងសមត្ថភាពអ្នកដឹកនាំរបស់យើង និងជំនាញ ចាំបាច់ដល់ពួកគេដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរ និងរីកចម្រើនប្រកប ដោយប្រសិទ្ធភាព។
- ក្នុងឆ្នាំនេះ ធនាគារបានឧបត្ថម្ភបុគ្គលិកចំនួន 19 នាក់ ក្នុងការបញ្ចប់ វិញ្ញាបនបត្រកម្រិតខ្ពស់ថ្នាក់ជាតិ និងអន្តរជាតិ ដែលបង្ហាញពីឆន្ទៈ របស់យើងក្នុងការលើកកម្ពស់ និងវិនិយោគលើចំណេះជំនាញរបស់ បុគ្គលិក។
- សរុបមក យើងបានចំណាយជាង 110,000 ដុល្លារអាមេរិក សម្រាប់ ការបណ្តុះបណ្តាលសមត្ថភាពអ្នកដឹកនាំជំនាន់ក្រោយ ព្រោះការ រីកចម្រើនរបស់ពួកគេគឺជាគន្លងកំណត់អនាគតរបស់យើង។



### ការទទួលស្គាល់ ការចូលរួម និងសុខុមាលភាព



យើងជឿជាក់ថាកន្លែងធ្វើការនឹងរីកចម្រើនលុតលាស់លឿននៅពេលដែល បុគ្គលិកមានអារម្មណ៍ថា ត្រូវបានថ្នាក់ដឹកនាំឱ្យតម្លៃ ទទួលបានការគាំទ្រ និងការលើកទឹកចិត្ត។ នៅឆ្នាំ2025 យើងបានបន្តធ្វើឱ្យស្ថាប័នមួយនេះ វិត្តទន្ទឹមគ្នារវាងភាពជោគជ័យ និងសុខុមាលភាពបុគ្គលិក។

- ដើម្បីរក្សាជំហរច្បាស់លាស់ និងសម្របទៅតាមបរិបទផ្លាស់ប្តូរ យើង បានរៀបចំវគ្គសំខាន់ៗមួយចំនួន រួមមាន កិច្ចប្រជុំក្រុមថ្នាក់ដឹកនាំ កំពូល កិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់ និងជំនួបចែករំលែកតាមសាខា ជាមួយថ្នាក់ដឹកនាំដើម្បីធានាថាគ្រប់គ្នាយល់ពីទិសដៅយុទ្ធសាស្ត្រ របស់ធនាគារ។
- យើងបានបន្តផ្តល់ការទទួលស្គាល់ដល់បុគ្គលិកឆ្លើយ ដើម្បីលើកកម្ពស់ វប្បធម៌នៃខុត្តមភាព។ ក្នុងឆ្នាំ2025 យើងបានកែសម្រួលពានរង្វាន់ ប្រចាំឆ្នាំឱ្យកាន់តែប្រសើរ ដោយការលើកទឹកចិត្តដល់អ្នកឈ្នះពានរង្វាន់ ជាបុគ្គល ជាមួយដំណើរការទូទៅកាន់ទិក្រុងតូក្យូ ប្រទេសជប៉ុន សម្រាប់ការខិតខំប្រឹងប្រែងដ៏លើសលុបរបស់ពួកគេ។ ក្នុងដំណើរការនេះ បុគ្គលិកជ័យលាភីទទួលបានឱកាសទស្សនកិច្ចនៅទីស្នាក់ការ កណ្តាលក្រុមហ៊ុន J Trust ហើយបានចូលរួមសំណេះសំណាលជាមួយ ប្រធានក្រុមប្រឹក្សាភិបាលដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរបស់ពួកគេទៅនឹង ចក្ខុវិស័យ និងភាពជាអ្នកដឹកនាំឱ្យកាន់តែទូលំទូលាយ។
- លើសពីនេះ ជារៀងរាល់ឆ្នាំយើងតែងតែធ្វើការស្ទង់មតិបុគ្គលិក ជា លទ្ធផលពិនិត្យលើការចូលរួមរបស់បុគ្គលិកទទួលបាន 90% កើនឡើង 1% បើធៀបនឹងឆ្នាំមុន ខណៈដែលអត្រាលាយបំបែករបស់បុគ្គលិកទាប ជាង 7%។ តួលេខទាំងនេះឆ្លុះបញ្ចាំងបានថា ធនាគាររបស់យើង គឺជាកន្លែងការងារដែលមានវប្បធម៌ផ្តោតលើទំនុកចិត្ត ទំនាក់ទំនងល្អ និងគោលដៅរួម។



### ការលើកកម្ពស់វប្បធម៌នៃភាពចម្រុះ សមធម៌ និងការរួមបញ្ចូល



នៅឆ្នាំ2025 យើងបានបន្តរក្សាវប្បធម៌នៃការមើលឃើញ ដឹងព្រ ទទួល ស្គាល់ និងឱ្យតម្លៃចំពោះបុគ្គលិកគ្រប់រូប និងគ្រប់ជាន់ថ្នាក់។

- តាមរយៈការប្រកាន់ខ្ជាប់នូវគុណតម្លៃ ICARE៖ សុចរិតភាព (Integrity) ការសហការគ្នា (Collaboration) ការទទួលខុសត្រូវ (Accountability) ការគោរព (Respect) និងការចូលរួម (Engagement) ដែលជាគុណតម្លៃស្នូលក្នុងការបន្តតម្រង់ទិស របៀបដែលពួកយើងធ្វើការជាមួយមិត្តរួមការងារ អតិថិជន និង សហគមន៍។
- លើសពីនេះ យើងបានលើកកម្ពស់វប្បធម៌នេះ តាមរយៈការលើកទឹក ចិត្តឱ្យមានការសហការរវាងជំនាន់ខុសៗគ្នា ដើម្បីពង្រឹងសមត្ថភាព របស់ស្ថាប័នឱ្យកាន់តែរឹងមាំ។ ពួកយើងបានដាក់ចេញនូវវគ្គសិក្សា សម្រាប់ទាំងបុគ្គលិក Gen Z និងអ្នកដឹកនាំ ដើម្បីស្វែងយល់ពីភាព ខុសគ្នានៃជំនាន់ បង្កើតជំហររួមគ្នានៅកន្លែងធ្វើការ និងបង្កើន ប្រសិទ្ធភាពនៃទំនាក់ទំនង។ គំនិតផ្តួចផ្តើមនេះបានរួមចំណែកដល់ វប្បធម៌នៃការរួមបញ្ចូល និងការគោរពគ្នាទៅវិញទៅមក។



### ការលើកកម្ពស់ប្រាក់រៀលខ្មែរ



ក្នុងឆ្នាំ2025 ស្របតាមគោលនយោបាយរូបិយវត្ថុជាតិ ធនាគារបានជម្រុញ ការប្រើប្រាស់ប្រាក់រៀល ដោយអនុវត្តការបើកប្រាក់បៀវត្សមួយផ្នែក និង ផ្តល់ប្រាក់កម្ចីជូនបុគ្គលិកជាប្រាក់រៀល។ សកម្មភាពនេះបង្ហាញពីការ ប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ពង្រឹងនីតិវិធីហិរញ្ញវត្ថុខាងក្នុង និងលើកកម្ពស់ទំនុកចិត្តរបស់បុគ្គលិក ក្នុងការប្រើប្រាស់ប្រាក់រៀលខ្មែរ។

### ACE Forward



មិនថាឆ្ពោះទៅមុខឆ្ងាយប៉ុណ្ណា ការប្តេជ្ញារបស់ពួកយើងនៅតែនឹងនរ គឺ យើងនឹងនៅតែបន្តបង្កើតបរិយាកាសការងារមួយដែលបុគ្គលិកមានឱកាស រីកចម្រើន ទទួលបានការលើកទឹកចិត្តក្នុងការដឹកនាំ និងការចូលរួមចំណែក។ យើងរួមគ្នាបង្កើតអនាគតមួយដែលពោរពេញដោយភាពជន់ នរនុវត្តន៍ និងជោគជ័យរួម។

# គុណតម្លៃ របស់ធនាគារ

ធនាគាររបស់យើងមានគោលបំណងជួយឱ្យអតិថិជនទាំងអស់ទទួលបាននូវភាពជោគជ័យ។ យើងខិតខំព្យាយាមសម្រេចគោលបំណងរបស់យើងជារៀងរាល់ថ្ងៃ តាមរយៈគុណតម្លៃ និងឥរិយាបថរបស់យើង ដែលឆ្លុះបញ្ចាំងតាមរយៈការបម្រើសេវាកម្មជូនអតិថិជន ការប្រព្រឹត្តិចំពោះគ្នាទៅវិញទៅមក និងតាមរយៈលទ្ធផលដែលយើងសម្រេចបានរួមគ្នាក្នុងនាមជាស្ថាប័នតែមួយ។



**សុចរិតភាព៖**  
ភាពស្មោះត្រង់ ភាពឥតខ្ចោះ  
និងការមិនលំអៀង



**កិច្ចសហប្រតិបត្តិការ៖**  
ធ្វើការងាររួមគ្នាជាឆ្មោះមួយ



**ការទទួលខុសត្រូវ៖**  
មានភាពម្ចាស់ការលើការងាររបស់ខ្លួន



**ការគោរព៖**  
ផ្តល់តម្លៃ និងយកចិត្តទុកដាក់  
សម្រាប់គ្រប់ភាគីពាក់ព័ន្ធ



**ការចូលរួម៖**  
ចូលរួម និងបង្កើតគុណតម្លៃ  
សម្រាប់គ្រប់ភាគីពាក់ព័ន្ធ

# ពានរង្វាន់ និង ការទទួលស្គាល់

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បទពិសោធរបស់អតិថិជនភាពងាយស្រួល និងភាពបត់បែនក្នុងដំណោះស្រាយទូទាត់គឺជាអាទិភាពចម្បងរបស់យើង។ យើងតែងតែបន្តធ្វើឱ្យប្រសើរឡើងទាំងផលិតផល សេវាកម្ម និងការផ្តល់ជូនពិសេសៗ ដើម្បីធានាថាអតិថិជនរបស់យើងទទួលបាននូវជម្រើសដ៏ល្អបំផុត។

ជាមួយនេះក្នុងការផ្តល់ជូនរបស់ធនាគារប្រកបដោយវឌ្ឍនភាពទៅលើសេវាកម្ម ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានដាក់ចេញនូវ "គម្រោងបង្កើនតម្លៃបណ្តុះបណ្តាល" ដើម្បីសម្រួលដល់ការចំណាយ និងបត់បែនតាមតម្រូវការរបស់អតិថិជន។ ដោយសារតែទទួលបានការគាំទ្រ និងទំនុកចិត្តពីសំណាក់លោកអ្នក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់មានមោទនភាពក្នុងការទទួលបានពានរង្វាន់ "Champion in Innovation 2025" ពីក្រុមហ៊ុន វីសា។

យើងខ្ញុំសូមចែករំលែកសេចក្តីរីករាយនេះជាមួយអតិថិជននិងដៃគូរបស់យើង។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយទន្ទឹងរង់ចាំក្នុងការបន្តបម្រើអ្នកជាមួយនិងការផ្តល់ជូនជាច្រើនទៀត។



# ចំណាប់អារម្មណ៍

02



អ្នកឧកញ៉ា គិត ម៉េង  
ប្រធានក្រុមប្រឹក្សាភិបាល

# ចំណាប់អារម្មណ៍ របស់ប្រធានក្រុម ប្រឹក្សាភិបាល

ឆ្នាំ2025 ជាឆ្នាំមួយដែលបានសាកល្បងភាពធន់ និងសបញ្ជាក់ឱ្យ  
ឃើញថាទំនុកចិត្ត គឺជាមូលដ្ឋានគ្រឹះសម្រាប់វិស័យធនាគារ។ ក្នុង  
ស្ថានភាពសេដ្ឋកិច្ចដែលកំពុងប្រែប្រួល និងមានភាពមិនប្រាកដប្រជា  
ក្នុងតំបន់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែផ្ដោតលើគោលបំណង  
ចម្បងរបស់ខ្លួន គឺការផ្តល់សេវាកម្មធនាគារ ប្រកបដោយទំនួលខុសត្រូវ  
ដើម្បីរក្សាគុណតម្លៃសម្រាប់អតិថិជនរបស់យើង។

## ការគ្រប់គ្រងប្រកបដោយភាពជឿជាក់ និង ភាពធន់ផ្នែកហិរញ្ញវត្ថុ

ពេញមួយឆ្នាំ ក្រុមប្រឹក្សាភិបាលរបស់យើង បានត្រួតពិនិត្យយ៉ាងយកចិត្ត  
ទុកដាក់ ដើម្បីធានាថា ធនាគារត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព  
មានស្ថានភាពហិរញ្ញវត្ថុរឹងមាំ និងអនុលោមតាមតម្រូវការបទប្បញ្ញត្តិរបស់  
និយ័តករ។ តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រង  
យើងបានពង្រឹងតារាងតុល្យការឱ្យកាន់តែរឹងមាំ រក្សាកម្រិតដើមទុនឱ្យ  
គ្រប់គ្រាន់ និងស្ថិរភាពរយៈពេលវែង ដែលជាគោលសសរគ្រឹះក្នុងការរក្សា  
ទំនុកចិត្តសម្រាប់ភាគីពាក់ព័ន្ធ និងការពារអនាគតរបស់ធនាគារទាំងមូល។

ការគ្រប់គ្រងប្រកបដោយវិន័យ បញ្ជាក់ពីស្ថានភាពដើមទុនដ៏រឹងមាំរបស់  
ធនាគារ។ គិតត្រឹមចុងឆ្នាំ2025 អនុបាតសាធនភាព (Solvency Ratio)  
មានកម្រិត 20.59% ជាមួយនឹងអនុបាតក្របខ័ណ្ឌសន្និធិយក (LCR)  
មានកម្រិតរហូតដល់ 372% លើសពីកាតព្វកិច្ចតាមបទប្បញ្ញត្តិ  
ដែលតម្រូវការត្រឹម 100%។ សូចនាករទាំងនេះ មិនត្រឹមតែបង្ហាញពី  
ភាពរឹងមាំផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវការធានាទុកចិត្ត  
ដល់អតិថិជន និងដៃគូពាក់ព័ន្ធ ថាធនាគារមានសមត្ថភាពក្នុងការទប់  
ទល់នឹងភាពមិនប្រាកដប្រជា មានភាពធន់ និងទំនួលខុសត្រូវខ្ពស់។

ខណៈពេលដែលយើងកំពុងមានប្រតិបត្តិការនៅក្នុងស្ថានភាពដែលមាន  
បញ្ហាប្រឈមច្រើន ធនាគារបានបន្តអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនយ៉ាង  
មានវិន័យ និងប្រុងប្រយ័ត្ន។ ក្រុមប្រឹក្សាភិបាលបានគាំទ្រចំពោះកិច្ចខិតខំ  
ប្រឹងប្រែងក្នុងការធ្វើឱ្យមានសមតុល្យភាពរវាងមហិកាភ្នាក់ងារកម្រិតច្រើន  
និងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ ក្នុងគោលបំណងពង្រឹងមូលដ្ឋាន  
គ្រឹះរបស់ធនាគារ លើកកម្ពស់គុណភាពសេវាកម្ម និងរៀបចំខ្លួនក្នុងការ  
ផ្តល់សេវាធនាគារបែបឌីជីថលឱ្យបានកាន់តែប្រសើរឡើង ដើម្បីបំពេញ  
តម្រូវការអតិថិជននាពេលអនាគត។

## ចក្ខុវិស័យរួម និងទិសដៅយុទ្ធសាស្ត្រ

ក្នុងឆ្នាំនេះក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងបានសម្រេចទិសដៅ  
យុទ្ធសាស្ត្ររបស់ធនាគារឱ្យកាន់តែច្បាស់លាស់ ដោយមានចក្ខុវិស័យរួម  
មួយដែលបង្ហាញពីគោលបំណង និងមហិច្ឆតារយៈពេលវែងរបស់យើង។

ចក្ខុវិស័យរបស់យើង គឺផ្ដោតលើការកសាងទំនុកចិត្តជាមួយអតិថិជន  
ជាចម្បង។ យើងជឿជាក់ថា ភាពជោគជ័យយូរអង្វែងមិនអាស្រ័យតែ  
លើលទ្ធផលហិរញ្ញវត្ថុតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើភាព  
ស្មោះត្រង់ ការទទួលខុសត្រូវ និងការកសាងទំនាក់ទំនងរយៈពេលវែង  
ជាមួយអតិថិជន ដៃគូ និយ័តករ និងសហគមន៍ផងដែរ។ ដើម្បីបញ្ជាក់  
ពីគោលបំណង និងចក្ខុវិស័យរួម យើងបានពង្រឹងក្នុងស្ថាប័ននូវទិសដៅ  
ស្របគ្នា និងការតាំងចិត្តជាផ្តួចផ្តើម ដើម្បីជំរុញការរីកចម្រើនប្រកបដោយ  
ចីរភាព និងការទទួលខុសត្រូវ។

## លើកស្ទួយ និងគាំទ្រសហគមន៍ដើម្បី រួមចំណែកកសាងប្រទេសជាតិ

ក្រៅពីលទ្ធផលហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមាន  
តួនាទី និងកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ  
សង្គម និងសេដ្ឋកិច្ចជាតិ។ ក្នុងឆ្នាំ2025 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់អង្គការផ្នែកហិរញ្ញវត្ថុ  
និងការអប់រំដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា។ ធនាគារបានធ្វើការ  
ជាមួយដៃគូតាមគោលដៅ ក្នុងការផ្តួចផ្តើម និងរៀបចំកម្មវិធីអប់រំ និង  
ចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់សិស្សានុសិស្ស យុវជន និង  
សហគមន៍ ដោយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាមូលដ្ឋានគ្រឹះ  
សម្រាប់ការរីកចម្រើន និងជាការវិនិយោគសម្រាប់អនាគតកម្ពុជា។

ជាមួយគ្នានេះ ធនាគារក៏បានរួមសុខទុក្ខជាមួយសហគមន៍ក្នុងអំឡុង  
ពេលមានវិបត្តិផងដែរ។ ជាក់ស្តែងក្នុងការឆ្លើយតបនឹងការប៉ះទង្គិច  
នៅព្រំដែនកម្ពុជា-ថៃ ធនាគារបានផ្តល់ជំនួយហិរញ្ញវត្ថុដល់អតិថិជន  
ដែលរងផលប៉ះពាល់ និងផ្តល់ជំនួយមនុស្សធម៌ ជាង1 លានដុល្លារ  
អាមេរិក ដល់គ្រួសារដែលរងផលប៉ះពាល់។ ការគាំទ្រនេះបានជួយបំពេញ  
តម្រូវការបន្ទាន់ និងស្តារស្ថិរភាពក្នុងសហគមន៍ឡើងវិញ។ សកម្មភាព  
ទាំងនេះបង្ហាញថា ធនាគារដែលមានទំនួលខុសត្រូវ មិនត្រឹមតែផ្តល់  
សេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈរជាមួយសហគមន៍នៅ  
ពេលដែលពួកគេត្រូវការជំនួយបំផុតផងដែរ។

## ការសម្លឹងឆ្ពោះទៅមុខ

តាងនាមឱ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ  
ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់គណៈ  
គ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចំពោះ  
ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការអនុវត្តយុទ្ធសាស្ត្រប្រកប  
ដោយប្រសិទ្ធភាព។ ខ្ញុំក៏សូមអរគុណដល់និយ័តករ ចំពោះការណែនាំ  
ដំបូន្មាន ការគាំទ្រ និងអរគុណចំពោះទំនុកចិត្តរបស់ម្ចាស់ភាគហ៊ុន  
របស់យើង ទៅលើទិសដៅរយៈពេលវែងរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាល នៅតែប្តេជ្ញាការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធ  
ទាំងអស់ និងរក្សាទំនុកចិត្តដែលបានប្រគល់ឱ្យធនាគារ។ ដោយ  
ផ្អែកលើអតិថិជនកិច្ចរឹងមាំ មូលធនដ៏រឹងប៉ឹង និងយុទ្ធសាស្ត្ររយៈពេល  
វែងដ៏ច្បាស់លាស់ ធនាគារនឹងបន្តប្រតិបត្តិការដោយប្រុងប្រយ័ត្ន និង  
ទទួលខុសត្រូវ ដោយផ្តល់នូវស្ថិរភាព ភាពជឿជាក់ និងទំនុកចិត្តដល់  
អតិថិជនរបស់យើង សម្រាប់ថ្ងៃនេះ និងអនាគត។



**TORU MYOCHIN**  
នាយកប្រតិបត្តិ



**“មហិច្ឆតារបស់យើង គឺក្លាយជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត តាមរយៈការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ រួមជាមួយនឹងអតិថិជន និងសហគមន៍របស់យើង ដោយធានាថាវឌ្ឍនភាពនាពេលបច្ចុប្បន្ននេះ ប្រែទៅជាគុណតម្លៃប្រកបដោយចីរភាពសម្រាប់អនាគត”។**

# ចំណាប់អារម្មណ៍របស់នាយកប្រតិបត្តិ

## វឌ្ឍនភាពជាមួយនឹងការដឹងគុណ និងគោលបំណងច្បាស់លាស់

ខណៈពេលយើងបានបញ្ចប់ឆ្នាំ 2025 ខ្ញុំសូមសម្តែងការអរគុណយ៉ាងស្មោះចំពោះអតិថិជន ភាគទុនិក និងយុទ្ធសាស្ត្រ ដៃគូពាក់ព័ន្ធ ក្រុមប្រឹក្សាភិបាល និងបុគ្គលិកគ្រប់រូប សម្រាប់ការជឿទុកចិត្ត និងការគាំទ្រកន្លងមក។ ក្នុងរយៈពេលពេញមួយឆ្នាំ ដែលទាមទារ ភាពធន់វិន័យ និងសមត្ថភាពបត់បែន ការប្តេជ្ញាចិត្តគ្រប់គ្រាន់គឺជាការធានាបានជូនឱ្យធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សម្រេចបាននូវវឌ្ឍនភាពយ៉ាងមានស្ថិរភាព ហើយយើងនៅតែប្តេជ្ញាយ៉ាងមុតមាំលើនិរន្តរភាពរយៈពេលវែង។

ស្ថានភាពប្រតិបត្តិការនៅតែមានជួបបញ្ហាប្រឈម ជាក់ស្តែងដូចជា ស្ថានភាពតានតឹងតាមព្រំដែនដែលបានកើតឡើង និងទីផ្សារឥណទានដែលកាន់តែមានហានិភ័យខ្ពស់ជាងមុន ។ ទោះស្ថិតនៅក្នុងស្ថានភាពប្រឈមបែបនេះក៏ដោយ យើងនៅតែមានភាពច្បាស់លាស់លើគោលដៅអាទិភាព គឺការពារភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ផ្តល់សេវាកម្មដល់អតិថិជនដោយភាពជឿជាក់ និងបន្តវិនិយោគលើសមត្ថភាពនានាដែលនឹងកំណត់ទិសដៅអនាគតរបស់យើង។

## ទិន្នន័យហិរញ្ញវត្ថុ និងភាពធន់

ក្នុងឆ្នាំ 2025 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទទួលបានទិន្នន័យហិរញ្ញវត្ថុបានល្អប្រសើរ ដោយយើងទទួលបានប្រាក់បញ្ញើរបស់អតិថិជនសរុបចំនួន 947 លានដុល្លារអាមេរិក និងឥណទានដុលចំនួន 966 លានដុល្លារអាមេរិក ដែលនេះឆ្លុះបញ្ចាំងពីការជឿជាក់ និងទំនុកចិត្តរបស់អតិថិជនចំពោះធនាគារ។ ចំណូលពីការប្រាក់សុទ្ធទទួលបាន 49.0 លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណេញពីប្រតិបត្តិការមានចំនួន 55.4 លានដុល្លារអាមេរិក។

ជាមួយនឹងចំណាយលើប្រតិបត្តិការសរុបចំនួន 35.4 លានដុល្លារអាមេរិក យើងក៏រក្សាបាននូវអនុបាតចំណាយធៀបនឹងចំណូលនៅកម្រិត 64% ដែលបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់យើង ក្នុងការបង្កើនប្រសិទ្ធភាពការងារ និងបន្តវិនិយោគលើគម្រោងសំខាន់ៗ។ នៅក្នុងបរិបទទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងផ្នែកឥណទាន យើងបានអនុវត្តយុទ្ធសាស្ត្រ និងការគ្រប់គ្រងហានិភ័យប្រកបដោយភាពប្រុងប្រយ័ត្ន ពង្រឹងតារាងតុល្យការរបស់យើងឱ្យរឹងមាំក៏ដូចជាគ្រប់គ្រងប្រាក់កម្ចីមិនដំណើរការប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់។ ជាលទ្ធផល ធនាគារទទួលបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំចំនួន 10.5 លានដុល្លារអាមេរិក ដែលបញ្ជាក់ពីភាពធន់របស់យើង និងសមត្ថភាពក្នុងការធ្វើដំណើរឆ្ពោះទៅមុខដោយភាពជឿជាក់។

## រាល់សេវាកម្ម និងផលិតផលដែលដាក់ដំណើរការបញ្ជាក់ពីជំហានឆ្ពោះទៅមុខ

ទន្ទឹមនឹងការសម្រេចបានលទ្ធផលហិរញ្ញវត្ថុល្អប្រសើរក្នុងឆ្នាំ2025 យើងក៏ទទួលបានវឌ្ឍនភាពសំខាន់ៗជាច្រើនផ្សេងទៀតក្នុងការកែលម្អផលិតផល សេវាកម្ម និងសមត្ថភាពឌីជីថល ក៏ដូចជាពង្រឹងគុណតម្លៃពាណិជ្ជសញ្ញារបស់យើង តាមរយៈភាពជាដៃគូ និងកិច្ចសហការប្រតិបត្តិការជាយុទ្ធសាស្ត្រនានា។

ការដាក់ឱ្យដំណើរការកម្មវិធី JTR Mobile ថ្មី របស់យើង គឺជាជោគជ័យដ៏សំខាន់មួយ ដែលបង្ហាញពីគោលបំណង “កសាងដើម្បីទំនុកចិត្តរចនាដើម្បីអ្នក”។ កម្មវិធី JTR Mobile ថ្មីនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រកបដោយសុវត្ថិភាព និងឆ្លើយតបបានលឿនជាងមុនដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើឱ្យសេវាកម្មធនាគារប្រចាំថ្ងៃកាន់តែមានភាពសាមញ្ញ និងបំពេញតាមការរំពឹងទុករបស់អតិថិជន។

រាល់នវានុវត្តន៍ដែលយើងខិតខំបង្កើតឡើងដោយសារយើងមានគោលបំណងច្បាស់លាស់ គឺដើម្បីផ្តល់នូវគុណតម្លៃ ភាពបត់បែន និងភាពងាយស្រួលជូនដល់អតិថិជន។ ដោយឈរលើជំហរដ៏មុតមាំនេះ យើងបានដាក់ឱ្យដំណើរការនូវ គម្រោងបង់រំលស់តាមបណ្តាឥណទាន តាមរយៈកម្មវិធីសេវាធនាគារតាមទូរសព្ទ ប្រកបដោយជោគជ័យ ដែលបានជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃកាន់តែងាយស្រួល និងមានភាពបត់បែន។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានមោទនភាពក្នុងការទទួលបានពានរង្វាន់ “Champion in Innovation 2025” ពីក្រុមហ៊ុន វីសា ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ក្នុងការធ្វើឱ្យអតិថិជនទទួលបាននូវបទពិសោធផ្សេងៗ និងភាពបត់បែនក្នុងដំណោះស្រាយទូទាត់បែបឌីជីថល ។

យើងក៏បានផ្តល់ជូនផលិតផល និងដំណោះស្រាយថ្មីៗបន្ថែម សម្រាប់អតិថិជនគ្រប់ប្រភេទ រួមមាន គណនី Teen សម្រាប់ក្មេងៗដែលចង់មានឯករាជ្យភាពក្នុងការគ្រប់គ្រងលុយ ពង្រឹងទម្លាប់សន្សំ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្ម។

ក្រៅពីការផ្តល់ជូនផលិតផល និងដំណោះស្រាយថ្មីៗ និងពង្រឹងបន្ថែមផ្នែកប្រព័ន្ធឌីជីថល យើងក៏បានបន្តពង្រឹងតួនាទីរបស់យើងជាដៃគូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត តាមរយៈការចាប់ដៃគូយុទ្ធសាស្ត្រនៅក្នុងវិស័យថែទាំសុខភាព និងអប់រំ។ កិច្ចសហការទាំងនេះ មិនត្រឹមតែជាការសហការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែទាំមានគោលបំណងលើកកម្ពស់សុខុមាលភាពសហគមន៍ និងចូលរួមចំណែកក្នុងការអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជាផងដែរ។

ជាមួយគ្នានេះផងដែរ យើងក៏បានរៀបចំកម្មវិធី Business Stability Talk ដែលចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងអាជីវកម្ម និងផលិតផលវិជ្ជាជីវៈ ដែលមានឈ្មោះថា Get2Know អំពីផលិតផល និងសេវាកម្មរបស់យើង ជូនដល់អតិថិជន និងសហគមន៍ផងដែរ ដើម្បីជំរុញគំនិតថា

ផលិតផលមួយណាដែលស័ក្តិសមនឹងពួកគាត់។ ទាំងអស់នេះ ផ្តល់នូវការយល់ដឹងជាក់ស្តែង និងលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ជាប្រយោជន៍ដល់អតិថិជនបុគ្គល និងអាជីវកម្ម ក្នុងការបន្តទៅមុខប្រកបដោយភាពជឿជាក់នៅក្នុងស្ថានភាពសេដ្ឋកិច្ចដែលមានភាពស្មុគស្មាញ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ បញ្ជាក់ថាយើងមិនត្រឹមតែផ្តល់សេវាកម្មហិរញ្ញវត្ថុជូនអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែទាំលើកកម្ពស់ និងផ្តល់អំណាចដល់អតិថិជន និងសហគមន៍របស់យើងជាមួយនឹងចំណេះដឹង ស្ថិរភាព និងទំនុកចិត្តផងដែរ។

## បុគ្គលិករបស់យើងជាគន្លឹះសំខាន់នៃវឌ្ឍនភាពរបស់យើង

សមិទ្ធផលជោគជ័យដែលបានរៀបរាប់ខាងលើ មិនអាចសម្រេចបានឡើយ បើគ្មានការចូលរួម និងការខិតខំប្រឹងប្រែងពីបុគ្គលិកគ្រប់រូប។ នៅឆ្នាំ 2025 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានគាំទ្រដោយបុគ្គលិកជាង 600 នាក់ ដែលមានវិជ្ជាជីវៈខ្ពស់ ប្រកបដោយភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះអតិថិជន ហើយកត្តាទាំងនេះហើយដែលជាមូលដ្ឋានគ្រឹះសំខាន់នៃលទ្ធផលរបស់យើង។ រយៈពេលមួយឆ្នាំដែលពោរពេញទៅដោយបញ្ហាប្រឈម បុគ្គលិករបស់យើងបានបន្តសម្របខ្លួនដោយភាពអត់ធ្មត់ និងបំពេញការងារយ៉ាងប្រុងប្រយ័ត្ន ស្មោះត្រង់ព្រមទាំងមានគោលបំណងច្បាស់លាស់។

យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការវិនិយោគលើបុគ្គលិករបស់យើង ដោយផ្តោតលើការពង្រឹងចំណេះដឹង និងទេពកោសល្យការអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ និងការលើកកម្ពស់គុណតម្លៃរួមមាន សុចរិតភាព កិច្ចសហប្រតិបត្តិការ ការទទួលខុសត្រូវ ការគោរព និងការចូលរួម។

ការលើកកម្ពស់ការផ្តល់សិទ្ធិអំណាចដល់បុគ្គលិក និងការចូលរួមរបស់បុគ្គលិក បានធ្វើឱ្យយើងទទួលបាននូវអត្រានៃការចូលរួមរបស់បុគ្គលិក កើនឡើងពី 89% ដល់ 90% នៅក្នុងឆ្នាំ2025។ វឌ្ឍនភាពនេះ គូសបញ្ជាក់ពីប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើម និងសារៈសំខាន់ដែលយើងខិតខំធ្វើ ដើម្បីឱ្យបុគ្គលិកទទួលបានបទពិសោធផ្សេងៗ។ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើបុគ្គលិក យើងកំពុងពង្រឹងស្ថាប័នរបស់យើងឱ្យកាន់តែរឹងមាំ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងបច្ចុប្បន្ន និងអនាគតបានយ៉ាងមានប្រសិទ្ធភាព។

## ការសម្លឹងឆ្ពោះទៅមុខ

នៅពេលយើងសម្លឹងមើលទៅអនាគត ឆ្នាំ 2026 គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ជាមួយនឹងការផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលមកកាន់ទីតាំងដើម ដែលស្ថិតនៅលើវិថីក្រូមូនសរ ដែលជាទីកន្លែងកំណើតរបស់យើង។ ការផ្លាស់ទីទៅកាន់អគារទំនើប ដែលបានរចនាឡើងសម្រាប់គោលបំណងជាក់លាក់ និងបំពាក់ដោយបរិក្ខារល្អប្រណិត មិនមែនជាការផ្លាស់ទីត្រឹមតែផ្នែករូបវន្តប៉ុណ្ណោះទេ។ វាជានិមិត្តសញ្ញានៃប្រសិទ្ធភាពដ៏រឹងមាំ ដំណើររីកចម្រើន និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងចំពោះប្រទេសកម្ពុជា។

តាមរយៈការផ្លាស់ប្តូរនេះ យើងបានពង្រឹងវត្តមានរបស់យើង នៅចំកណ្តាលរាជធានី ដោយផ្តល់នូវបរិយាកាសកាន់តែប្រសើរឡើង ជាមួយនឹងកន្លែងកាន់តែធំទូលាយ ប្រកបដោយសុវត្ថិភាពសម្រាប់អតិថិជន និងដៃគូរបស់យើង។ ការវិនិយោគនេះបង្ហាញពីការជឿជាក់របស់យើងចំពោះអនាគតរបស់ប្រទេសកម្ពុជា និងគោលបំណងក្នុងការរីកចម្រើនរួមគ្នាជាមួយសហគមន៍ ដែលយើងបម្រើជាយូរលង់ណាស់មកហើយ។

ខណៈដែលភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅតែបន្ត យើងនៅតែឈានទៅមុខដោយផ្អែកលើគ្រឹះដ៏រឹងមាំ ពង្រឹងសមត្ថភាពខ្លួនឯង និងដឹកនាំដោយទិសដៅយុទ្ធសាស្ត្រដែលច្បាស់លាស់។ យើងធ្វើប្រតិបត្តិការដោយមានវិន័យ ច្នៃប្រឌិត

ដោយមានគោលបំណងច្បាស់លាស់ និងផ្តល់សេវាកម្មដោយយកចិត្តទុកដាក់ ខណៈដែលផ្តោតជានិច្ចលើការបង្កើតគុណតម្លៃប្រកបដោយចីរភាពសម្រាប់អតិថិជន និងភាគីពាក់ព័ន្ធរបស់យើង។


ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងភ្នាក់ងារភាគទុនិក ក្រុមប្រឹក្សាភិបាលសម្រាប់ការជឿទុកចិត្ត ការចង្អុលបង្ហាញការដឹកនាំ ការគាំទ្រកន្លងមក និងសូមអរគុណដល់បុគ្គលិកទាំងអស់សម្រាប់ការខិតខំប្រឹងប្រែងឥតឈប់ឈរ។

យើងរួមគ្នាបន្តឆ្ពោះទៅមុខជាមួយទំនុកចិត្ត និងគោលបំណងតែមួយ។

# អាជីវកម្ម របស់យើង

03

# ទិន្នន័យហិរញ្ញវត្ថុសង្ខេបប្រចាំឆ្នាំ2025



ទិន្នន័យទាំងអស់ដែលបានបង្ហាញខាងលើ ត្រូវបានដកស្រង់ចេញពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ (Audited Financial Statements)។

## ឆ្នាំ2025 ដែលពោរពេញដោយភាពធន់ និងភាពមិនប្រាកដប្រជា

### បញ្ហាប្រឈម


- កត្តាខាងក្រៅ៖ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសឆ្នោះព្រំដែនរវាងកម្ពុជា និងថៃ។
- ឥណទាន និងគុណភាពទ្រព្យសកម្ម៖ ឥណទានកើនឡើងយឺត ឥណទានមិនដំណើរការ (NPLs) កើនឡើងពី -7.2% (ឆ្នាំ2024) ទៅ -8.3% (ឆ្នាំ2025) \*។
- វិស័យដែលរងផលប៉ះពាល់៖ ភាពតានតឹងផ្នែកឥណទានមានលើវិស័យអចលនទ្រព្យ សំណង់ បុគ្គល កម្មវិទ្យុផ្ទះ និងកសិកម្ម (ប្រហែល -69% នៃឥណទានសរុប)។

### ការអភិវឌ្ឍជាវិជ្ជមាន

- ភាពធន់របស់ប្រព័ន្ធធនាគារ៖ ធនាគារនៅតែមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ និងមានស្ថិរភាព ទោះបីកត្តាខាងក្រៅមានភាពរីករីកដោយ នេះបណ្តាលមកពីប្រាក់បញ្ញើរបស់យើងមានភាពរឹងមាំ និងការត្រួតពិនិត្យ និងបទប្បញ្ញត្តិធនាគារតិរិយ័តករ។
- ស្ថានភាពហិរញ្ញវត្ថុរឹងមាំរបស់ធនាគារ៖ ប្រាក់ចំណេញឆ្នាំ2025 នៅតែទទួលបានវិជ្ជមាន អនុបាតសាធារណៈ (Solvency Ratio) ស្មើ 20.59% និង អនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ស្មើ 372% លើសពីកាតព្វកិច្ចតាមបទប្បញ្ញត្តិ។
- បន្តការវិនិយោគយុទ្ធសាស្ត្រ ទៅលើផលិតផលថ្មី និងប្រព័ន្ធខ្លីជីវិត ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែង និងការរីកចម្រើនរយៈពេលវែងក្នុងប្រទេសកម្ពុជា។

សម្គាល់៖ \* ទិន្នន័យនេះផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ2025 របស់ធនាគារជាតិនៃកម្ពុជា (NBC) សម្រាប់ធនាគារពាណិជ្ជ (អនុលោមតាមស្តង់ដារ CIFRS)។

# សូចនាករសមិទ្ធផលសំខាន់ៗ ប្រចាំឆ្នាំ2025



| លទ្ធផលហិរញ្ញវត្ថុ (គិតជាលានដុល្លារអាមេរិក)  | 2025        | 2024        | បម្រែបម្រួល % |
|---|-------------|-------------|---------------|
| ចំណូលពីការប្រាក់សុទ្ធ                       | 49.0        | 47.4        | 3.2%          |
| ចំណូលកម្រៃ និងជើងសារសុទ្ធ                   | 6.4         | 5.3         | 21.0%         |
| ចំណេញពីប្រតិបត្តិការ                        | 55.4        | 52.8        | 5.0%          |
| ចំណាយលើប្រតិបត្តិការ                        | (35.4)      | (34.9)      | 1.6%          |
| ប្រាក់ចំណេញពីប្រតិបត្តិការមុនខិនភាពនៃតម្លៃ  | 19.9        | 17.9        | 11.4%         |
| ការខាតបង់លើខិនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ | (7.3)       | (0.9)       | 737.4%        |
| ប្រាក់ចំណេញមុនដកពន្ធ                        | 12.7        | 17.0        | -25.5%        |
| ចំណាយពន្ធលើប្រាក់ចំណេញ                      | (2.2)       | (2.1)       | 7.5%          |
| <b>ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ</b>          | <b>10.5</b> | <b>15.0</b> | <b>-30.0%</b> |

សម្គាល់ \* អត្រាកំណើនដោយប្រៀបធៀបឆ្នាំ2025 និង 2024  
 \*\* ផលិតភាពក្នុងនិយោជិតម្នាក់ (ធានដុល្លារអាមេរិក) = ប្រាក់ចំណេញសុទ្ធ / ចំនួនបុគ្គលិកសរុប  
 \*\*\* អនុបាតចំណាយរៀបចំនិងចំណូល = ចំណាយលើប្រតិបត្តិការ / ចំណូលសរុប

- ចំណូលនៅតែមានភាពវិជ្ជមាន៖ ចំណូលពីការប្រាក់សុទ្ធ (Net Interest Income) បានកើនឡើង 1.5 លានដុល្លារអាមេរិក (+3.2%) ដោយសារស្ថិរភាពនៃកម្មវិធី និងការកែលម្អនៃទ្រព្យសកម្ម។ នេះបង្ហាញថាតារាងតុល្យការ (balance sheet) មានការគ្រប់គ្រងបានល្អក្នុងបរិបទប្រឈមបែបនេះក៏ដោយ។
- ចំណូលពីប្រតិបត្តិការ៖ ចំណូលប្រតិបត្តិការបានកើនឡើង 1.1 លានដុល្លារអាមេរិក (+21.0%) ដែលបណ្តាលមកពីការប្តូរវិស័យប្រតិបត្តិការសេវាកម្មទូទាត់ ថ្លៃសេវាឥណទាន និងហិរញ្ញប្បទានពាណិជ្ជកម្ម ដែលនេះបង្ហាញពីភាពកើនឡើងនៃចំណូល និងទំនាក់ទំនងល្អជាមួយអតិថិជន។
- ការគ្រប់គ្រងចំណាយដោយមានវិនិយោគយុទ្ធសាស្ត្រ៖ ចំណាយប្រតិបត្តិការកើនឡើង 0.6 លានដុល្លារអាមេរិក (+1.6%) ខណៈអនុបាតចំណាយរៀបចំនិងចំណូល (cost-to-income ratio) មានភាពល្អប្រសើរឡើង ពី 66% កាលពីឆ្នាំ2024 ទៅ 64%។ នេះបង្ហាញពីឆន្ទៈរបស់ធនាគារក្នុងការវិនិយោគលើផលិតផលថ្មី និងប្រព័ន្ធខ្លីជីវិតថវិកា JTR Mobile ថ្មី ដើម្បីធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍តែប្រសើរឡើង និងដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។ ប្រាក់ចំណេញពីប្រតិបត្តិការមុនខិនភាពនៃតម្លៃ (Operating Profit before Impairment) កើនឡើងចំនួន 11.4% ទៅ 19.9 លានដុល្លារអាមេរិក។
- ការត្រៀមសម្រាប់វិស័យក្នុងពេលមានសម្ពាធនៃតម្លៃ៖ ការខាតបង់លើខិនភាពនៃតម្លៃទ្រព្យសកម្ម (Impairment Losses) បានកើនឡើងដល់ 7.3 លានដុល្លារអាមេរិក (ឆ្នាំ2024: 0.9 លានដុល្លារអាមេរិក) ដែលបង្ហាញពីវិធីសាស្ត្រប្រកបដោយការប្រុងប្រយ័ត្ន និងឆន្ទៈទៅមុខ ក្នុងការគ្រប់គ្រងហានិភ័យឥណទាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាគុណភាពទ្រព្យសកម្មទូទាំងឧស្សាហកម្ម។
- ការរក្សាបាននូវផលចំណេញវិជ្ជមាន ទោះបីមានចំណាយឥណទានខ្ពស់ក៏ដោយ៖ ប្រាក់ចំណេញសុទ្ធក្រោយដកពន្ធ (Net Profit After Tax) ទទួលបាន 10.5 លានដុល្លារអាមេរិក ទាបជាងឆ្នាំ2024 ដោយសារការខាតបង់ឥណទានខ្ពស់។ ទោះយ៉ាងណា ធនាគារនៅតែទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ទោះបីមានបញ្ហាប្រឈមក៏ដោយ ដោយសារតែធនាគារយើង បានធ្វើប្រតិបត្តិការដោយប្រុងប្រយ័ត្ន មានភាពធន់ និងមានការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។

# សេវាធនាគារផ្នែកសាជីវកម្ម

សេវាកម្មធនាគារផ្នែកសាជីវកម្ម របស់យើង ផ្តោតសំខាន់លើការផ្តល់ដំណោះស្រាយស្តង់ដារអន្តរជាតិដល់អាជីវកម្មនៅទូទាំងប្រទេសកម្ពុជា។



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់នូវដំណោះស្រាយសេវាកម្មសម្រាប់បុគ្គលិក រួមមាន ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាប្រាក់ ផលិតផលឥណទាន និងប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ស្តង់ដារអន្តរជាតិ និងឯកទេសលើបច្ចេកវិទ្យាតំណភ្ជាប់ផ្ទាល់ជាមួយប្រព័ន្ធគណនេយ្យ ឬ Enterprise Resource Planning (ERP) ដើម្បីទទួលបានដំណោះស្រាយឌីជីថលក្នុងការគ្រប់គ្រងការទូទាត់ចំណាយ និងចំណូលផងដែរ។ ធនាគារយើងខ្ញុំជួយជ្រោមជ្រែងក្រុមហ៊ុនអាជីវកម្មធនតូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្មក្នុងស្រុកជាច្រើន ដូចជា ក្នុងវិស័យផលិតកម្ម កសិកម្ម និងពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជា ក្រុមហ៊ុនអន្តរជាតិ ដែលនាំយកជំនាញ និងឯកទេសអន្តរជាតិរបស់ខ្លួនមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ។ តាមរយៈការគាំទ្រដល់គ្រប់អាជីវកម្មទាំងអស់ឱ្យទទួលបានជោគជ័យ ធនាគារយើងខ្ញុំកំពុងតែបានលើកកម្ពស់ពាណិជ្ជកម្ម និងលំហូរមូលធននៅក្នុងតំបន់ និងនៅទូទាំងសកលលោកព្រមទាំងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចប្រកបដោយថាមវន្ត ចីរភាព និងការរីកចម្រើន។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជឿជាក់លើការរក្សាភាពជាដៃគូយូរអង្វែងជាមួយអតិថិជនរបស់ខ្លួន។ វិធីសាស្ត្រនេះ តម្រូវឱ្យយើងមានការយល់ដឹងស៊ីជម្រៅអំពីក្រុមហ៊ុនដែលធនាគារយើងខ្ញុំកំពុងផ្តល់សេវាជូន និងវិស័យឧស្សាហកម្មដែលក្រុមហ៊ុនទាំងនោះកំពុងប្រតិបត្តិការដើម្បីឱ្យធនាគារយើងអាចផ្តល់ជូនដំណោះស្រាយដ៏សមស្រប និងតម្រូវតាមអាជីវកម្មនីមួយៗ។ ការយល់ដឹងយ៉ាងច្បាស់លាស់ទៅលើវិស័យឧស្សាហកម្មនីមួយៗ បានជួយឱ្យអតិថិជនរបស់យើងមានការយល់ដឹងអំពីនិន្នាការសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនៅក្នុងតំបន់ និងជាសកល និងជួយតម្រង់ទិសដៅយុទ្ធសាស្ត្រ ដើម្បីទទួលបាននូវភាពជោគជ័យនាពេលអនាគត។

អតិថិជនក្រុមហ៊ុនអាជីវកម្មធនតូច និងមធ្យម និងក្រុមហ៊ុនសាជីវកម្មរបស់យើង ត្រូវបានរៀបចំឱ្យមានការជួយជ្រោមជ្រែងពីប្រធានផ្នែកទំនាក់ទំនង ហើយមានការសហការគាំទ្រដោយប្រធានឯកទេសជំនាញផ្នែកផលិតផលដែលសុទ្ធសឹងតែមានបទពិសោធន៍ និងទទួលបានទំនុកចិត្តពីសហគមន៍អាជីវកម្ម សាជីវកម្ម និងក្រុមហ៊ុនអន្តរជាតិជាច្រើន។ បុគ្គលិកធនាគារទាំងអស់របស់យើង មានជំនឿចិត្តលើការផ្តល់សេវាឱ្យបានល្អលើសពីការរំពឹងទុករបស់អតិថិជន ជាមួយនឹងក្រុមស៊ីលវេនតូក្នុងការផ្តល់សេវាកម្ម ដែលបានបញ្ចូលជាអត្តសញ្ញាណប្រពៃណីដ៏ចម្បងនៃវប្បធម៌របស់ជនជាតិជប៉ុន។



## > ផលិតផល និងសេវាកម្ម

- ធនាគារធនាគារសាជីវកម្ម/អាជីវកម្ម៖ ធនាគារនិមួយប្រទេសប្រកបដោយសេវា ធនាគារគ្រប់គ្រងសាច់ប្រាក់ ធនាគារបញ្ញើមានកាលកំណត់ ធនាគារបញ្ញើទុកក្នុងដៃគតិយជន
- ពាណិជ្ជកម្ម៖ បេឡានិច័យ លិខិតឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម លិខិតធានាធនាគារ លិខិតឥណទានអចិន្ត្រៃយ៍
- ទីផ្សារ៖ ការប្តូររូបិយប័ណ្ណបរទេស (អត្រាតម្លៃក្នុងថ្ងៃ/ថ្ងៃអនាគត/ក្នុងកាលកំណត់ណាមួយ) ការបង់ពន្ធសាជីវកម្មកិច្ចសន្យាប្រាក់ក្នុងថ្ងៃអនាគត (ដុល្លារ/រៀល)
- ឥណទានផ្នែកសាជីវកម្ម៖ ឥណទានលើសសមតុល្យឥណទានមានកាលកំណត់ ឥណទានបង្វិលបន្តផ្នែកសាជីវកម្មរយៈពេលខ្លី
- ការទូទាត់ និងការគ្រប់គ្រងសាច់ប្រាក់៖ JTR Pay (បច្ចេកវិទ្យាតំណភ្ជាប់ផ្ទាល់ប្រព័ន្ធ KHQR) ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាបើកប្រាក់បៀវត្ស JTR Connect (ប្រព័ន្ធសេវាធនាគារសាជីវកម្មតាមអ៊ិនធឺណិត) បច្ចេកវិទ្យាតំណភ្ជាប់ផ្ទាល់ប្រព័ន្ធ Host-2-Host តាមបណ្តាញ sFTP, Swift FileAct និងSwift FIN (MT101)

# សេវាធនាគារផ្នែកបុគ្គល



សេវាធនាគារផ្នែកបុគ្គលរបស់យើង ផ្តល់ជូននូវដំណោះស្រាយ ដែលអាចទុកចិត្តបាន សមស្របទៅតាមតម្រូវការបុគ្គល គ្រប់ដំណាក់កាលនៃជីវិតរបស់អតិថិជន។

ក្នុងបរិបទសង្គមដែលកំពុងអភិវឌ្ឍ និងបច្ចេកវិទ្យាដែលរីកចម្រើនយ៉ាងឆាប់រហ័ស បាននិងកំពុងជំរុញឱ្យវិស័យធនាគារទូទាំងពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហេតុដូច្នេះ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់បានឆ្លើយតបតាមរយៈការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនក្នុងឆ្នាំ2025។ ក្នុងចំណោមសមិទ្ធផលសំខាន់ៗដែលសម្រេចបានទាំងអស់ យើងដាក់ដំណើរការដោយជោគជ័យនូវកម្មវិធី JTR Mobile ថ្មី ដែលបានលើកកម្ពស់បទពិសោធន៍ប្រើប្រាស់សេវាធនាគាររបស់អតិថិជនឱ្យកាន់តែប្រសើរឡើង។ ចាប់តាំងពីដាក់ឱ្យប្រើប្រាស់កម្មវិធីថ្មីនេះ យើងសង្កេតឃើញថា ការធ្វើប្រតិបត្តិការធនាគារតាមទូរសព្ទដៃបានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ និងទទួលបានមតិវិជ្ជមានយ៉ាងច្រើនពីអតិថិជន។ លើសពីនេះ កម្មវិធីសេវាធនាគារតាមទូរសព្ទដៃ JTR Mobile ថ្មី បានពង្រីកដៃគូសេវាទូទាត់ផ្សេងៗជាច្រើន រួមមានសេវាទូទាត់វិក្កយបត្រភ្លើង សេវាគ្រប់គ្រងកាកសំណល់រឹង ការបញ្ចូលទឹកប្រាក់ទូរសព្ទ និងសេវាផ្គត់ផ្គង់ទឹក ដែលបានជួយធ្វើឱ្យសេវាធនាគារឌីជីថលកាន់តែរលូន ងាយស្រួល និងឆ្លើយតបនឹងតម្រូវការរស់នៅប្រចាំថ្ងៃរបស់អតិថិជន។

ចំពោះផ្នែកឥណទាន ធនាគារបានបន្តអនុវត្តបេសកកម្មក្នុងការផ្តល់ជូនកម្មវិធីផ្ទេរ ជាមួយអត្រាការប្រាក់មានតម្លៃសមរម្យ ការដាក់សំណើមានភាពងាយស្រួល និងលក្ខខណ្ឌប្រកួតប្រជែង ដើម្បីជួយឱ្យអតិថិជន

ទទួលបានផ្ទះក្នុងស្រុករបស់ពួកគាត់ សមស្របតាមតម្រូវការ។ ទន្ទឹមនឹងនេះ ធនាគារបានកែលម្អដំណើរការសម្រាប់ការស្នើសុំកម្ចីបន្ថែម សម្រាប់អតិថិជនដែលមានកម្ចីសម្រាប់ជាមួយធនាគារ ដោយកាត់បន្ថយឯកសារចាំបាច់ និងធ្វើឱ្យដំណើរការកាន់តែងាយស្រួលសម្រាប់អតិថិជន។

## សេវាកម្មស្តង់ដាររបស់យើង

ការផ្តោតលើអតិថិជនជាចម្បង នៅតែជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តាំងពីដើមមក ហើយនៅតែជាចំណុចស្នូលសម្រាប់រាល់ការសម្រេចចិត្តនានា។ ចំនុចមួយនេះ ត្រូវបានបញ្ជាក់ឡើងវិញ ក្នុងកិច្ចជំនួបតាមសាខា រវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកសាខា និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់បទពិសោធន៍ជូនដល់អតិថិជនផងដែរ។

រាល់មតិយោបល់របស់អតិថិជន ត្រូវបានទទួលយក និងដោះស្រាយយ៉ាងទាន់ពេលវេលា។ ពាក្យបណ្តឹងត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់តាមរយៈនីតិវិធីដោះស្រាយវិវាទ ដើម្បីធានាថាបញ្ហាទាំងអស់ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ និងមានការផ្តល់ព័ត៌មាន ឬការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ជូនអតិថិជនក្នុងអំឡុងពេលដំណើរការ។

ដើម្បីលើកកម្ពស់បទពិសោធអតិថិជន ធនាគារបានកែលម្អដំណើរការ និងគោលការណ៍សំខាន់ៗជាបន្តបន្ទាប់។ ជាពិសេស ដំណើរការបើក គណនីថ្មីសម្រាប់អតិថិជន ត្រូវបានរៀបចំឡើងវិញឱ្យមានភាពកាន់តែ ងាយស្រួល និងរហ័សជាងមុន ដោយអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ គណនីភ្លាមៗបន្ទាប់ពីបើកគណនីរួច។ លើសពីនេះ អតិថិជនដែលមាន គណនីអសកម្មអាចដាក់ដំណើរការគណនីឡើងវិញ ដោយមិនចាំបាច់ មកកាន់សាខាធនាគារ ដែលជាការកែលម្អមួយ ដើម្បីភាពងាយស្រួល សម្រាប់អតិថិជន។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង គឺការវិនិយោគលើធនធាន មនុស្ស ដែលជាទ្រព្យសម្បត្តិសំខាន់បំផុតរបស់ធនាគារ។ តាមរយៈកម្មវិធី បណ្តុះបណ្តាលនានា បុគ្គលិកត្រូវបានបំពាក់បំប៉នដោយចំណេះជំនាញ សមត្ថភាព និងផ្គត់ផ្គង់ម៉ោងមុត ដើម្បីផ្តល់សេវាកម្មជូនដល់អតិថិជន ប្រកបដោយប្រសិទ្ធភាព។

**ការរីកចម្រើនប្រកបដោយវិន័យក្នុងបរិយាកាសដែល មានភាពប្រកួតប្រជែង**

ស្ថានភាពប្រតិបត្តិការក្នុងឆ្នាំ2025 នៅតែមានបញ្ហាប្រឈមជាច្រើន នៅសឹងគ្រប់វិស័យ។ ជម្លោះដែលអូសបន្លាយនៅប៉ែកអឺរ៉ុប បានបង្កើត ភាពមិនប្រាកដប្រជាក្នុងទីផ្សារពិភពលោក ខណៈដែលភាពតានតឹង ផ្នែកពាណិជ្ជកម្ម ដែលកើតឡើងក្រោមគោលនយោបាយពន្ធគយ

របស់រដ្ឋបាលលោក Trump បានបន្ថែមសម្ពាធលើសេដ្ឋកិច្ចអន្តរជាតិ និងជំរុញនិន្នាការការពារសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងនៅតាមបណ្តាប្រទេស ជាច្រើន។

ជាមួយគ្នានេះដែរ ជម្លោះព្រំដែនកម្ពុជា-ថៃ បានប៉ះពាល់ដោយផ្ទាល់ ដល់សេដ្ឋកិច្ចក្នុងស្រុក។ ការខានដល់ពាណិជ្ជកម្មឆ្លងដែន បានប៉ះពាល់ ដល់ជីវភាពប្រជាជន និងអាជីវកម្មជាច្រើន ជាពិសេសអ្នកដែលពាក់ព័ន្ធ នឹងសកម្មភាពពាណិជ្ជកម្មតាមព្រំដែន។ ស្ថានភាពទាំងនេះ ជាកត្តានាំឱ្យ ឥណទានមានកំណើនតិចតួច ហើយឥណទានមិនដំណើរការ (NPLs) មានការកើនឡើងក្នុងវិស័យធនាគារទាំងមូល។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបង្ហាញពីភាពធន់ រឹងមាំ ដោយអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ ប្រកបដោយវិន័យ និងរក្សាគុណភាពឥណទានយ៉ាងប្រុងប្រយ័ត្ន។ គោលនយោបាយផ្តល់ប្រាក់កម្ចី ដែលមានវិន័យបានអនុញ្ញាតឱ្យធនាគារ បន្តការពារផលប្រយោជន៍អតិថិជន និងឆ្លើយតបនឹងបញ្ហាប្រឈមបាន យ៉ាងមានប្រសិទ្ធភាព។

ក្នុងអំឡុងពេលនេះផងដែរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បន្តគោរព តាមច្បាប់ និងបទប្បញ្ញត្តិ និងគោលការណ៍ណែនាំយ៉ាងតឹងរឹង ក្រោម ការគ្រប់គ្រង និងណែនាំរបស់ធនាគារជាតិនៃកម្ពុជា។



# សហគមន៍ របស់យើង

04

# ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅក្នុងសហគមន៍

នៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងមានការគាំទ្រចិត្តខ្ពស់ ក្នុងការចូលរួម និងគាំទ្រសកម្មភាពទំនួលខុសត្រូវសង្គម ដោយសារយើងយល់ថា ភាពជោគជ័យរបស់យើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងសុខុមាលភាពរបស់សហគមន៍ដែលយើងកំពុងប្រកបអាជីវកម្ម។ ក្នុងខណៈពេលដែលយើងកំពុងបំពេញភារកិច្ចតាមរយៈការផ្តល់សេវាកម្មធនាគារជូនដល់អតិថិជន យើងក៏ទទួលស្គាល់ផងដែរថា ការជួយឱ្យអតិថិជនសម្រេចបាននូវគោលដៅហិរញ្ញវត្ថុ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការធ្វើឱ្យធនាគារ របស់យើងវិវត្តទៅមុខលើសពីធនាគារបែបប្រពៃណី។ យើងប្តេជ្ញាចូលរួមជាមួយគំនិតផ្តួចផ្តើម ឬសកម្មភាព នានា ដែលផ្តល់ផលជាវិជ្ជមាន និងរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ និងប្រទេសរបស់យើង។



ចាប់តាំងពីធនាគារចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០០៥ មក រាល់ប្រតិបត្តិការរបស់យើងតែងតែប្រកាន់ខ្ជាប់នូវការគាំទ្រចិត្តក្នុងកិច្ចការទំនួលខុសត្រូវសង្គមជានិច្ច។ បុគ្គលិករបស់យើង បានស្ម័គ្រចិត្តរួមចំណែកក្នុងការងារសហគមន៍រាប់ម៉ឺនម៉ោង និងបានអង្កាសចំណែកមួយចំនួនធំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ និងផ្តល់ឱកាសការងារសម្រាប់អ្នកខ្សត់ខ្សាយ និងខ្វះខាត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់រយៈពេលវែងរបស់យើង ចំពោះអំពើល្អក្នុងសង្គម និងជំនឿរបស់យើងថា ការផ្លាស់ប្តូរប្រកបដោយអត្ថន័យកើតចេញពីសកម្មភាពរួមគ្នា និងសង្គតិភាព។

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានមោទនភាពបន្តបេសកកម្មទំនួលខុសត្រូវសង្គមលើកកម្ពស់អក្ខរកម្ម ដើម្បីភាពរីកចម្រើននៃប្រទេសកម្ពុជា។ បេសកកម្មមួយនេះតែងតែស្ថិតនៅក្នុងក្រណាត់បេសកកម្មយើង និងអតិថិជនផងដែរ ហើយបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តទៅតាមទម្រង់ផ្សេងៗដូចជា អក្ខរកម្មផ្នែកវិជ្ជាជីវៈ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ និងអក្ខរកម្មផ្នែកអំណាន។ លើសពីនេះទៅទៀតយើងក៏បានគាំទ្រផងដែរចំពោះសហគមន៍របស់យើងតាមបែបទម្រង់ផ្សេងៗ ដូចជា ការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងឆ្លើយតបនឹងគ្រោះមហន្តរាយផងដែរ។

បេសកកម្មទំនួលខុសត្រូវសង្គម៖  
លើកកម្ពស់  
អក្ខរកម្មដើម្បីភាពរីកចម្រើន  
នៃប្រទេសកម្ពុជា

|  |                 |  |                           |                     |
|--|-----------------|--|---------------------------|---------------------|
|  | <b>ការអប់រំ</b> | អក្ខរកម្មផ្នែកវិជ្ជាជីវៈ   | អក្ខរកម្មផ្នែកហិរញ្ញវត្ថុ | អក្ខរកម្មផ្នែកអំណាន |
|  | <b>ផ្សេងៗ</b>   | ទម្រង់ផ្សេងៗទៀតនៃការចូលរួមចំណែក/ការផ្តល់អំណោយ/ការឧបត្ថម្ភដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍/ជំនួយសង្គ្រោះមហន្តរាយ |                           |                     |

## ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

### ពង្រឹងអំណាចដល់យុវនារីតាមរយៈសមាគមកាយប្រវត្តិវិទ្យា (GGAC)



ក្នុងកិច្ចសហការជាមួយសមាគមកាយប្រវត្តិវិទ្យា (GGAC) ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបញ្ចប់វគ្គទី៣ នៃ "កម្មវិធីតម្រង់ទិស និងស្វែងយល់ពីអាជីពការងារ" ប្រកបដោយជោគជ័យ។ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការណែនាំពីបុគ្គលិកជំនាញរបស់យើង យើងបានធ្វើការចែករំលែកចំណេះដឹង ជំនាញ និងព័ត៌មានចាំបាច់ក្នុងការសម្រេចបានអាជីពគោលដៅដល់យុវនារីជាង 200 នាក់ មកពីអង្គការ CCF និង PSE។ គំនិតផ្តួចផ្តើមនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកទំនួលខុសត្រូវសង្គមរបស់យើងក្នុងការលើកកម្ពស់អក្ខរកម្ម និងការផ្តល់អំណាចដល់ស្ត្រីជំនាន់ក្រោយរបស់កម្ពុជានូវជំនាញ និងទំនុកចិត្ត ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាក្នុងជីវិតរបស់ពួកគេ។

### លើកកម្ពស់ប្រវត្តិ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ




ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបេតិកភណ្ឌសេដ្ឋកិច្ច និងចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដោយរៀបចំឱ្យប្តាក់ដឹកនាំ និងបុគ្គលិកចូលទស្សនាសារមន្ទីរ សសរ (SOSORO)។ គំនិតផ្តួចផ្តើមនេះបានផ្តល់ឱ្យក្រុមការងាររបស់យើងនូវការយល់ដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃប្រាក់រៀលខ្មែរ និងការវិវត្តនៃសេដ្ឋកិច្ចជាតិ ដែលស្របតាមសសរស្តម្ភនៃទំនួលខុសត្រូវសង្គមរបស់យើង។ ការស្វែងយល់ពីដំណើរវិវត្តនៃរូបិយវត្ថុជាតិ ជួយឱ្យបុគ្គលិករបស់យើងកាន់តែមានសមត្ថភាពក្នុងការជួយផ្សព្វផ្សាយចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍។

**លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីកំណើនប្រកបដោយចីរភាព**



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំ "កម្មវិធីចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ប្រកបដោយជោគជ័យទៅកាន់សិស្សានុសិស្ស និងគ្រូបង្រៀនចំនួន 549 នាក់ នៅទូទាំងរាជធានីភ្នំពេញ និងខេត្តចំនួនបួន។ តាមរយៈកម្មវិធីចែករំលែកចំណេះដឹងក្នុងពេលដំណាលគ្នា នៅខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ និងកំពង់ចាម ក៏មានការចែករំលែកនូវសម្ភារសិក្សា និងណែនាំសិស្សានុសិស្សអំពីមូលដ្ឋានគ្រឹះនៃចំណេះដឹងហិរញ្ញវត្ថុ ដូចជាការសន្សំ ភាពខុសគ្នានៃតម្រូវការ និងការចង់បាន។ រីឯនៅក្នុងភ្នំពេញ ក្រុមការងារបានចូលរួមជាមួយសិស្សនិស្សិតមកពី PNC និង EFC លើប្រធានបទដូចជា ការរៀបចំវិកាប្រកបដោយប្រសិទ្ធភាព ការធ្វើផែនការហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង ទម្លាប់សន្សំ ការគ្រប់គ្រងបំណុលប្រកបដោយការទទួលខុសត្រូវ និងការប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុឌីជីថលទំនើបប្រកបដោយសុវត្ថិភាព ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងដើម្បីកសាងភាពធន់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរជាងមុន។

**លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈពិព័រណ៍សៀវភៅកម្ពុជាលើកទី 12**



តាមរយៈភាពជាដៃគូបន្តបន្ទាប់ក្នុងនាមជាអ្នកឧបត្ថម្ភកម្រិតមាស (Gold Sponsor) នៃពិព័រណ៍សៀវភៅកម្ពុជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានទាក់ទាញអ្នកចូលទស្សនាដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្រោមសសរស្តម្ភនៃបេសកកម្មទំនួលខុសត្រូវសង្គមរបស់យើង។ ក្រុមការងារស្ម័គ្រចិត្តរបស់ធនាគារ បានដឹកនាំការលេងល្បែងកម្សាន្តផ្នែកហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីសម្រួលគំនិតហិរញ្ញវត្ថុដ៏ស្មុគស្មាញឱ្យងាយយល់សម្រាប់កុមារ និងយុវជន និងចែករំលែកចំណេះដឹង និងជំនាញក្នុងការគ្រប់គ្រងលុយកាក់។ សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែង របស់ ធនាគារ ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុសម្រាប់អនាគតកម្ពុជា។

**ទំនួលខុសត្រូវសង្គម និងសហគមន៍**

**ការគាំទ្រគំនិតផ្តួចផ្តើមដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀនតាមរយៈ CAFIU**



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានរួម និងគាំទ្រដល់វិស័យអប់រំក្នុងខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន។ ការចូលរួមចំណែកនេះ ត្រូវបានប្រើប្រាស់សម្រាប់ការជួសជុល ការលាបពណ៌សាលារៀន ការសាងសង់ប្រព័ន្ធទឹកស្អាត ការប្រគល់ទូរទស្សន៍ និងសម្ភារសិក្សាជាដើម តាមរយៈគម្រោងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលជាគំនិតផ្តួចផ្តើមរបស់ អង្គការស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា តាមរយៈសមាគមធនាគារនៅកម្ពុជា។

**គាំទ្រសុខភាពជាតិ តាមរយៈការបរិច្ចាគឈាម**



ដើម្បីជាការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ និងទិវាបរិច្ចាគឈាមពិភពលោក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ក្រោមប្រធានបទ "Be A Hero: Show Your Care, Share Your Love" នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងនេះ ធនាគារក៏បានរៀបចំការបរិច្ចាគឈាមសម្រាប់សហគមន៍ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលមានការចូលរួមស្ម័គ្រចិត្តពីក្រុមការងាររបស់ធនាគារ ដើម្បីធានាថាមន្ទីរពេទ្យនានាមានឈាមគ្រប់គ្រាន់សម្រាប់គាំទ្រដល់អ្នកមានតម្រូវការព្យាបាល។ សកម្មភាពទាំងនេះជម្រុញ និងបណ្តុះបណ្តាលនៃទំនួលខុសត្រូវក្នុងនាមជាប្រជាពលរដ្ឋ ក្នុងការគាំទ្រដោយផ្ទាល់ដល់ការថែទាំផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ និងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាសម្រាប់អ្នកដែលមានតម្រូវការធ្ងន់ធ្ងរ។

**មូលនិធិសាមគ្គីភាពកម្ពុជា និងសកម្មភាពជួយសហគមន៍**



ដើម្បីចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមស្មារតីរូបរាងជាតិ គណៈគ្រប់គ្រង និងបុគ្គលិកនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បាននាំយក "មូលនិធិសាមគ្គីភាពកម្ពុជា" ចំនួន 40លានរៀល ដែលជាការចូលរួមបរិច្ចាគដោយ ស្ម័គ្រចិត្តពីសំណាក់អតិថិជន បុគ្គលិក និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីចូលរួមចំណែកជាមួយធនាគារជាតិ នៃ កម្ពុជា។ បន្ថែមពីនេះ ធនាគារបានបង្ហាញការគាំទ្រយ៉ាងសំខាន់ដោយបានបរិច្ចាគថវិកាចំនួន 1 លានដុល្លារអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះសហគមន៍។ ការគាំទ្រផ្នែកហិរញ្ញវត្ថុទាំងនេះមានគោលបំណងជួយដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយតម្រូវការសង្គមបន្ទាន់ និងផ្តល់ការគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយបញ្ហាសេដ្ឋកិច្ច និងបរិស្ថាន ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់សហគមន៍។

**គាំទ្រការអប់រំពិសេសជាមួយអង្គការសាលាទន្សាយ**



ស្របតាមបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព និងបរិយាបន្ន ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ផ្តើមគូសហការជាមួយអង្គការសាលាទន្សាយ។ តាមរយៈភាពជាដៃគូនេះ ធនាគារ បានបរិច្ចាគថវិកាចំនួន 6,000 ដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន នៅសាលារៀនរដ្ឋចំនួន 16 នាក់។ ថវិកានេះនឹងប្រើប្រាស់សម្រាប់ការបណ្តុះបណ្តាលជំនាញក្នុងការអប់រំប្រកបដោយបរិយាបន្ន បំពាក់បំប៉ន ជូនលោកគ្រូ អ្នកគ្រូ នូវវិធីសាស្ត្រ ជំនាញ និងឧបករណ៍ ដែលត្រូវការដើម្បីជម្រុញការបង្រៀនសិស្សានុសិស្សដែលមានតម្រូវការសិក្សាបែបពិសេស។ ការវិនិយោគលើការអប់រំពិសេស ជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់របស់ធនាគារ ក្នុងការធានាថា កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំដូចគ្នា ដើម្បីសង្គមមួយប្រកបដោយសមធម៌ និងបរិយាបន្នសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។

**អាជីវកម្មប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ច**

**កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ2025**



ក្នុងនាមជាអ្នកចូលរួមឧបត្ថម្ភកម្រិត Diamond ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ2025 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចូលរួមក្នុងវេទិកាបំប៉នកម្រិតខ្ពស់នេះ ដើម្បីបង្ហាញពីផលិតផល និងសេវាកម្មហិរញ្ញវត្ថុ ដែលមានលក្ខណៈបត់បែនស្របតាមតម្រូវការរបស់អាជីវកម្ម និងសាជីវកម្ម។ តាមរយៈការគាំទ្រវេទិកាបំប៉ន សម្រាប់ការសហការរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងម្ចាស់ធុរកិច្ចនេះ បានបង្ហាញពីការបន្តការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការចូលរួមជម្រុញ និងផ្តល់សិទ្ធិអំណាចដល់ធុរកិច្ចទាំងក្នុងស្រុក និងក្នុងតំបន់ ដែលរួមចំណែកដោយផ្ទាល់ដល់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងកំណើនរយៈពេលវែងរបស់ប្រទេសកម្ពុជា។

**គាំទ្រគោលការណ៍ផ្តល់អំណាចដល់ស្ត្រីរបស់អង្គការសហប្រជាជាតិ (WEPs)**



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបង្ហាញជាផ្លូវការនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសមភាពយេនឌ័រ តាមរយៈការចុះហត្ថលេខាលើគោលការណ៍ពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី (WEPs) របស់អង្គការសហប្រជាជាតិ។ តាមរយៈការអនុវត្តគោលការណ៍ទាំងប្រាំពីរនេះ ធនាគារពង្រឹងការយកចិត្តទុកដាក់របស់ខ្លួនក្នុងការបង្កើតកន្លែងធ្វើការដែលមានបរិយាបន្ន ការលើកកម្ពស់ការរីកចម្រើនផ្នែកវិជ្ជាជីវៈ និងការផ្តល់ឱកាសស្មើគ្នាសម្រាប់ស្ត្រីនៅគ្រប់កម្រិត។ គំនិតផ្តួចផ្តើមនេះស្របតាមបេសកកម្មរបស់យើង ក្នុងការជម្រុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ដោយធានាថា វប្បធម៌នៅកន្លែងការងារសមស្របតាមស្តង់ដារអន្តរជាតិសម្រាប់ភាពចម្រុះនៃយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនៅក្នុងវិស័យហិរញ្ញវត្ថុ។

**ជម្រកកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ឆ្នាំ2025 (Access to Finance Program 2025)**



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភការដាក់ដំណើរការ "កម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ឆ្នាំ2025" ដែលជាកំណត់ត្រាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសសម្រាប់ភាពរីកចម្រើនដល់សហគ្រិនក្នុងស្រុក។ គំនិតផ្តួចផ្តើមនេះ គឺជាវេទិកាយុទ្ធសាស្ត្រសម្រាប់សហគ្រិនក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន ការផ្លាស់ប្តូរការយល់ដឹង ក្នុងវិស័យឧស្សាហកម្ម និងការពង្រឹងបណ្តាញអាជីវកម្ម។ ការបន្តចូលរួមគាំទ្រ និងឧបត្ថម្ភកម្មវិធីនេះ បង្ហាញថា ធនាគារ កំពុងបន្តការ ប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់អំណាចដល់ម្ចាស់អាជីវកម្មក្នុងស្រុក និងជម្រុញឱ្យមានប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលមានភាពធន់ និង ប្រកបដោយបរិយាបន្ន។

**រៀបចំកម្មវិធី Business Stability Talk Series**



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកិច្ចពិភាក្សា Business Stability Talk ចំនួនបីវគ្គ ដែលជាកំណត់ត្រាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង ផ្តល់អំណាចដល់អតិថិជនសាធារណៈ និងសហគ្រាសធុនតូច និងមធ្យម (SME) នូវជំនាញយុទ្ធសាស្ត្រនានា ក្នុងការ ប្រកបអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ដោយផ្តោតសំខាន់លើសសរស្តម្ភសំខាន់ៗ ក្នុងការគ្រប់គ្រងអាជីវកម្ម រួមមានដូចជា ការគ្រប់គ្រងហានិភ័យនៃអត្រាប្តូរប្រាក់ អតិបរមានិយមន័យទុនបង្វិល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកម្ម ដើម្បីបង្កើន ប្រសិទ្ធភាពអាជីវកម្ម។ តាមរយៈជំនួបរវាងវគ្គនីមួយៗ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកម្ម ជាមួយស្ថាប័ន និងនាយកប្រតិបត្តិនៃ អាជីវកម្ម កិច្ចពិភាក្សាទាំងនេះ បានផ្តល់ជូនអ្នកចូលរួមនូវឧទាហរណ៍ជាក់ស្តែង ទាក់ទងនឹងការបង្កើនប្រសិទ្ធភាពលំហូរសាច់ប្រាក់ ឬ សមាហរណកម្មឌីជីថល ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្មនៅក្នុងទីផ្សារ។ ការរៀបចំកិច្ចពិភាក្សាទាំងនេះ បញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងភាពជាដៃគូយូរអង្វែង ដែលលើសពីការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដើម្បីជម្រុញកំណើនប្រកបដោយចីរភាព សម្រាប់សហគ្រាសកម្ពុជា។

**ផ្តល់អំណាចដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ**



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានរៀបចំកម្មវិធីកិច្ចសន្ទនា កាហ្វេថ្ងៃសុក្រ (Friday Coffee Talk) នៅការិយាល័យធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដោយធ្វើការចែករំលែកប្រធានបទ "របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ហិរញ្ញប្បទានបំណុល"។ អ្នកជំនាញផ្នែកធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងផ្នែកសាធារណៈកម្មរបស់ធនាគារ បានចែករំលែកចំណេះដឹង អំពីរបៀបនៃ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងឯកសារឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានឥណទាន ជូនដល់សហគ្រិនជាង 30 នាក់។ គំនិតផ្តួចផ្តើមនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការចូលរួមជួយជ្រោមជ្រែងឱ្យសហគ្រាសធុនតូច និងមធ្យម ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់ នានា ដើម្បីទទួលបានឥណទាន និងដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។

**លើកកម្ពស់ផលិតកម្មស្តង់ដារ និងការត្រៀមខ្លួនសម្រាប់ការនាំចេញ**



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមគាំទ្រ និងឧបត្ថម្ភសភាពពាណិជ្ជកម្មកម្ពុជា សម្រាប់ការរៀបចំសិក្ខាសាលាស្តីអំពី "អត្ថប្រយោជន៍ នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម"។ សិក្ខាសាលានេះមានគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែងនៃទំនិញក្នុងស្រុក ដោយការអប់រំអ្នកផលិតអំពីស្តង់ដារគុណភាពអន្តរជាតិ និងការអនុលោមតាមបទប្បញ្ញត្តិ។ សិក្ខាសាលា នេះបានជួយឱ្យអាជីវកម្មក្នុងស្រុក អាចលើកកម្ពស់គុណភាពផលិតផល បង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងបើកឱកាសថ្មីៗ សម្រាប់ សមាហរណកម្មទីផ្សារសកលដែលរួមចំណែកដល់ទំនើបកម្មនៃវិស័យផលិតកម្មរបស់ព្រះរាជាណាចក្រកម្ពុជា។

គាំទ្រ "កសិដ្ឋានទៅកាន់ទីផ្សារពិភពលោក" តាមរយៈវេទិកា CAFE25



តាមរយៈការគាំទ្រដល់គំនិតផ្តួចផ្តើម CAFE25 ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ កំពុងដើរតួយ៉ាងសកម្មក្នុងការពង្រឹងវិស័យកសិវប្បកម្មរបស់កម្ពុជា។ គម្រោង "កសិដ្ឋានទៅកាន់ទីផ្សារពិភពលោក" ផ្តោតលើការលើកកម្ពស់គុណភាពផលិតផលកសិកម្មក្នុងស្រុក ឱ្យស្របតាមស្តង់ដារអន្តរជាតិ និងសម្រួលដល់ការឈានជើងចូលទៅកាន់ទីផ្សារអន្តរជាតិដោយផ្ទាល់។ តាមរយៈការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុចាំបាច់សម្រាប់ អ្នកនាំចេញ និងអ្នកផលិត ធនាគារកំពុងជួយបំប្លែងវិស័យនេះទៅជាឧស្សាហកម្មដែលមានតម្លៃខ្ពស់ ដោយធានាថាកសិករកម្ពុជា និង កសិវប្បកម្មទទួលបានអត្ថប្រយោជន៍ពីទីផ្សារសកលដែលកំពុងរីកចម្រើន។

ផ្តល់អំណាចដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង សហគ្រាសធុនមីក្រូ តូច និងមធ្យម



ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានពង្រឹងការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះវិស័យឯកជន តាមរយៈការឧបត្ថម្ភគាំទ្រក្នុងទិវា ជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម និងទិវាសហគ្រិនភាពកម្ពុជា លើកទី 13។ តាមរយៈការគាំទ្រវេទិកាទាំងនេះ ធនាគារបន្តដើរ តួជាអ្នកឈានមុខគេក្នុងការជម្រុញនវានុវត្តន៍ និងបរិវត្តកម្មឌីជីថលនៃសហគ្រាសក្នុងស្រុក។ ការគាំទ្ររបស់យើងមានគោលបំណង លើកកម្ពស់គុណភាពផលិតផលក្នុងស្រុក និងភាពប្រកួតប្រជែងដែលរួមចំណែកដោយផ្ទាល់ដល់កំណើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងភាពធននៃសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។

# អភិបាលកិច្ច របស់យើង

# ការគ្រប់គ្រងហានិភ័យ



ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ធៀបត្រូវបាន គឺការគ្រប់គ្រងហានិភ័យ របស់ខ្លួនបានត្រឹមត្រូវ។ ធនាគារ ធៀបត្រូវបាន រ៉ាប់រង បានរៀបចំ និងគ្រប់គ្រងហានិភ័យ របស់ខ្លួនឱ្យស្របទៅតាមទិសដៅយុទ្ធសាស្ត្រ របស់ធនាគារ ដើម្បីឱ្យក្លាយជាដៃគូហិរញ្ញវត្ថុ ដ៏មានទំនុកចិត្តបំផុតរបស់អតិថិជននៅក្នុង ប្រទេសកម្ពុជា។ ភាពជោគជ័យនៃយុទ្ធ- សាស្ត្ររបស់ធនាគារ គឺផ្អែកលើសមត្ថភាព ក្នុងការគ្រប់គ្រងហានិភ័យដែលត្រូវប្រឈម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

## របាយការណ៍ហានិភ័យដែលអាចទទួលយកបាន

របាយការណ៍ហានិភ័យដែលអាចទទួលយកបានរបស់ធនាគារ ត្រូវបាន បង្កើតឡើងដោយក្រុមប្រឹក្សាភិបាលនៃធនាគារ ធៀបត្រូវបាន ដើម្បី កំណត់និយមន័យនៃហានិភ័យ សម្រាប់គោលដៅយុទ្ធសាស្ត្រ និង អាទិភាព របស់ធនាគារ។ របាយការណ៍ហានិភ័យ បង្ហាញនូវទិដ្ឋភាពរួម នៃហានិភ័យ និងធ្វើការបង្ហាញឱ្យកាន់តែច្បាស់ពីការចំណាយ និងអត្ថ ប្រយោជន៍នៃជម្រើសហានិភ័យនីមួយៗ។

ការគ្រប់គ្រងហានិភ័យ មានសារៈសំខាន់សម្រាប់សកម្មភាពអាជីវកម្ម របស់ធនាគារ និងជាទំនួលខុសត្រូវរបស់បុគ្គលិកទាំងអស់។ ប្រធាន គ្រប់គ្រងទាំងអស់ មានទំនួលខុសត្រូវជាក់លាក់ក្នុងការវាយតម្លៃនូវ រាល់ហានិភ័យដែលនៅជុំវិញខ្លួន និងអនុវត្តនូវការត្រួតពិនិត្យដោយ ភាពសមស្រប ព្រមទាំងតាមដាននូវប្រសិទ្ធភាពនៃការត្រួតពិនិត្យ ទាំងនោះ។ វប្បធម៌នៃការគ្រប់គ្រងហានិភ័យ ត្រូវបានសង្កត់ធ្ងន់លើ ការវិភាគ និងការគ្រប់គ្រងហានិភ័យយ៉ាងប្រុងប្រយ័ត្ននៅក្នុងដំណើរការ អាជីវកម្មទាំងអស់។

ក្របខ័ណ្ឌរបាយការណ៍ហានិភ័យ បានកំណត់នៅកម្រិតហានិភ័យ ជាក់លាក់ ដែលធនាគារ ធៀបត្រូវបាន អាចទទួលយកបាន និងអាច គាំទ្រលើយុទ្ធសាស្ត្រ និងសកម្មភាពអាជីវកម្មស្នូលរបស់ធនាគារ ព្រមទាំងទំនាក់ទំនងជាមួយអតិថិជន ក្នុងគោលដៅធានាឱ្យបានថា៖

- > ធនាគារ ធៀបត្រូវបាន រ៉ាប់រង ចូលរួមតែនៅក្នុងសកម្មភាព ដែលត្រូវបានអនុញ្ញាត
- > ទំហំនៃសកម្មភាពដែលត្រូវបានអនុញ្ញាត និងទម្រង់ ហានិភ័យទាំងឡាយ និងមិនបង្កឱ្យមានការខាតបង់ ឬ ប៉ះពាល់លើប្រាក់ចំណេញ ដែលលើសពីហានិភ័យដែល អាចទទួលយកបានតាមការអនុម័តរបស់ធនាគារឡើយ
- > ហានិភ័យនឹងត្រូវបង្ហាញជាបរិមាណជាក់លាក់ តាមរយៈ កម្រិតកំណត់ និងភាពទទួលយកបាន
- > គណៈគ្រប់គ្រងត្រូវផ្តោតសំខាន់ទៅលើបញ្ហាហានិភ័យ ចម្បង និងហានិភ័យដែលអាចកើតមានឡើង ដោយ រួមបញ្ចូលទាំងដំណោះស្រាយនៃហានិភ័យទាំងនោះ និង
- > ហានិភ័យ ត្រូវបានផ្សារភ្ជាប់ទៅនឹងអាជីវកម្ម ដោយការ ជូនដំណឹង ការណែនាំ និងការផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ ដល់អាជីវកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រ

ការគ្រប់គ្រងហានិភ័យរបស់ ធនាគារ ធៀបត្រូវបាន រ៉ាប់រង ត្រូវបាន ចាត់ទុកជាសមត្ថភាពចម្បង និងដើម្បីធានាថាហានិភ័យត្រូវបានកំណត់ វាយតម្លៃ និងគ្រប់គ្រង ក្នុងលក្ខខណ្ឌត្រឹមត្រូវ និងទាន់ពេលវេលា។ ធនាគារ ធៀបត្រូវបាន រ៉ាប់រង អាចដាក់ចេញនូវ៖

- > មុខងារគ្រប់គ្រងហានិភ័យឯករាជ្យ រួមជាមួយនឹងអ្នក គ្រប់គ្រងហានិភ័យដែលមានជំនាញច្បាស់លាស់ពាក់ព័ន្ធ និងផ្នែកនីមួយៗ
- > បានបង្កើតក្របខណ្ឌដើម្បីដំណើរការរចនាសម្ព័ន្ធ និង គោលការណ៍សម្រាប់គ្រប់គ្រងហានិភ័យសំខាន់ៗ។ ក្រប ខណ្ឌទាំងនេះរួមមាន ការដាក់ចេញនៅកម្រិតកំណត់នៃការ ទទួលយកបាននូវហានិភ័យ ការកំណត់ទិសដៅផលប៉ុន្តែ គោលនយោបាយរចនាសម្ព័ន្ធ កម្រិតកំណត់ និងការសម្រេច ចិត្តទាំងឡាយពាក់ព័ន្ធនឹងហានិភ័យ។

## ហានិភ័យចម្បង

សកម្មភាពអាជីវកម្មរបស់ធនាគារ ធៀបត្រូវបាន រ៉ាប់រង មានកម្រិតហានិភ័យខុសៗគ្នា តម្រូវឱ្យមានការវិភាគ ការវាយតម្លៃ ការសិក្សាទទួលយក និង ការគ្រប់គ្រង ឬការរួមបញ្ចូលគ្នានូវហានិភ័យទាំងនោះ។ ហានិភ័យសំខាន់ៗដែលធនាគារ ធៀបត្រូវបាន រ៉ាប់រង កំពុងប្រឈម ភ្ជាប់ជាមួយវិធីសាស្ត្រក្នុង ការគ្រប់គ្រងហានិភ័យទាំងនោះ ត្រូវបានពណ៌នាដូចខាងក្រោម៖

### យុទ្ធសាស្ត្រ ហានិភ័យ

យុទ្ធសាស្ត្រហានិភ័យ ត្រូវបានបង្កើតឡើងក្រោមគោលដៅយុទ្ធសាស្ត្រអាជីវកម្ម និងយុទ្ធសាស្ត្ររបស់ធនាគារ។ ធនាគារ ធៀបត្រូវបាន រ៉ាប់រង បានតាំងចិត្តដើម្បីក្លាយជាធនាគារឈានមុខមួយនៅប្រទេសកម្ពុជាក្នុងចំណោមធនាគារ ឈានមុខដទៃទៀត ដោយគោលដៅហេតុនេះត្រូវបានវាស់វែងតាមរយៈសមិទ្ធផលរបស់អតិថិជន ប្រសិទ្ធភាពនៃប្រតិបត្តិ ការ និងការផ្តល់ប្រាក់ចំណេញជូនម្ចាស់ភាគហ៊ុន។ យុទ្ធសាស្ត្រហានិភ័យ ទាមទារឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ជាមួយ គំនិតថ្មីៗ ក្នុងប្រតិបត្តិការអាជីវកម្ម ដែលជាហេតុអាចបង្កនូវហានិភ័យចម្បងផ្សេងៗ (រួមមាន ហានិភ័យឥណទាន ហានិភ័យទីផ្សារ ហានិភ័យប្រតិបត្តិការ)។ ធនាគារ ធៀបត្រូវបាន រ៉ាប់រង បានកំណត់យកការគម្រោងកំហែងកម្រិតទាប តែប៉ុណ្ណោះ ពាក់ព័ន្ធនឹងប្រសិទ្ធភាព និងសមត្ថភាពដើម្បីអនុវត្តយុទ្ធសាស្ត្រនេះ។ ធនាគារទទួលស្គាល់ថាប្រសិនបើ មានការអសមត្ថភាពក្នុងការអនុវត្តយុទ្ធសាស្ត្រទាំងនោះ វានឹងមានផលប៉ះពាល់ ដល់ការសម្រេចគោលដៅអាជីវកម្ម ព្រមទាំងកេរ្តិ៍ឈ្មោះរបស់ធនាគារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការគ្រប់គ្រងហានិភ័យយុទ្ធសាស្ត្រដែលពាក់ព័ន្ធ នឹងហានិភ័យនេះ ត្រូវកំណត់ជាការគ្រប់គ្រងគោល។

- ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ធៀបត្រូវបាន រ៉ាប់រង តែងតែមានកិច្ចពិភាក្សាជាញឹកញាប់លើគំនិតថ្មីៗ ដើម្បី កំណត់ និងវាយតម្លៃលើយុទ្ធសាស្ត្រហានិភ័យសំខាន់ៗដែលអាចកើតមានឡើង ។
- ដើម្បីវាយតម្លៃលើយុទ្ធសាស្ត្រហានិភ័យទាំងនោះ ធនាគារបានដាក់ចេញនូវក្របខណ្ឌមួយជាក់លាក់ ដើម្បី ប្រាកដថាវិធីសាស្ត្រថ្មីនេះត្រូវបានអនុវត្តតាម ហើយហានិភ័យដែលពាក់ព័ន្ធ ត្រូវបានគ្រប់គ្រង និងវាយការណ៍ ទៀងទាត់ដោយផ្អែកលើមូលដ្ឋានរួម។
- ក្រុមប្រឹក្សាភិបាល នឹងពិចារណាលើផលប៉ះពាល់ផ្សេងៗ ដូចជាការកំណត់នូវតារាងតម្លៃ និងផលិតផល ប្រព័ន្ធ និងការដំណើរការ ដែលត្រូវអនុវត្តលើយុទ្ធសាស្ត្រថ្មី ហើយរួមបញ្ចូលផលប៉ះពាល់លើដើមទុនផងដែរ។

**ហានិភ័យ ឥណទាន**

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ហិរញ្ញវត្ថុ ដែលកើតឡើងមកពីដៃគូភាគីអាជីវកម្ម ខកខានមិនបាន បំពេញកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួន។ ធនាគារ មានយុទ្ធសាស្ត្រដឹងមាំ ដើម្បីគ្រប់គ្រងហានិភ័យឥណទានដោយ ផ្អែកលើ៖

- គោលការណ៍ឥណទានដែលបង្ហាញពីឆន្ទៈរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យឥណទាន ដើម្បីសម្រេចឱ្យ បាននូវសមទិដ្ឋភាព ហើយសមស្របបំផុតសម្រាប់អតិថិជន ក៏ដូចជាម្ចាស់ភាគហ៊ុនរបស់ធនាគារផងដែរ។
- គោលការណ៍គ្រប់គ្រងហានិភ័យឥណទានត្រូវបានដាក់ចេញ ដើម្បីតាមដានសកម្មភាពឥណទានឱ្យស្របតាម យុទ្ធសាស្ត្រអាជីវកម្មដែលបានកំណត់ របាយការណ៍ហានិភ័យដែលអាចទទួលយកបានរបស់ធនាគារ និង បទបញ្ញត្តិផ្សេងៗ របស់ធនាគារជាតិនៃកម្ពុជា។

**ហានិភ័យ ទីផ្សារ**

ហានិភ័យទីផ្សារ កើតចេញពីសកម្មភាពពាណិជ្ជកម្ម និងតារាងតុល្យការរបស់ធនាគារ និងមានហានិភ័យចំពោះ ប្រាក់ចំណូលរបស់ធនាគារ ដែលបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស ការកើនឡើង នៃឥណទាន និងកត្តាប្រែប្រួលនៃទីផ្សារដទៃទៀត។

- ធនាគារ បានកំណត់យកការគ្រប់គ្រងហានិភ័យឥណទាន ពាក់ព័ន្ធនឹងហានិភ័យអត្រាការប្រាក់ ។ គោលបំណងរបស់ធនាគារ គឺចង់ធ្វើឱ្យទ្រព្យសកម្ម និងបំណុលរបស់ខ្លួន ស្ថិតនៅក្នុងកម្រិតហានិភ័យមួយ ដែលអាចទទួលយកបាន។
- ធនាគារ បានកំណត់យកការគ្រប់គ្រងហានិភ័យរូបិយប័ណ្ណបរទេស ។ ធនាគារ បានត្រៀមខ្លួនជាស្រេច ក្នុងការទទួលយកភាពប្រែប្រួលណាមួយដែលអាចកើតឡើងភ្លាមៗ ជាពិសេស រូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល) ដែល ALCO បានកំណត់ទុកជាមុនសម្រាប់រូបិយប័ណ្ណនីមួយៗ (ដែល ទាក់ទងនឹងដុល្លារអាមេរិក)។
- ធនាគារ បានកំណត់យកការគ្រប់គ្រងហានិភ័យសន្ទនីយភាព ។ គោលបំណង របស់ធនាគារ ត្រូវបានឱ្យបាននូវស្ថិរភាព និងភាពគ្រប់គ្រាន់នៃស្ថានភាពសន្ទនីយភាពទោះក្នុងកាលៈទេសៈ ណាក៏ដោយ។

**ហានិភ័យ ប្រតិបត្តិការ**

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដែលបណ្តាលមកពីការត្រួតពិនិត្យផ្នែកខាងក្នុងមិនគ្រប់គ្រាន់ ឬ ការត្រួតពិនិត្យរបស់បុគ្គលិក និងប្រព័ន្ធ នៅមានចន្លោះខ្វះខាត ឬព្រឹត្តិការណ៍ដែលបណ្តាលមកពីកត្តាផ្នែកខាងក្រៅ។ ហានិភ័យប្រតិបត្តិការ រួមមានហានិភ័យច្បាប់ និងហានិភ័យនៃការបាត់បង់កេរ្តិ៍ឈ្មោះ ឬការខូចខាតដែលកើតឡើងពី ភាពខ្វះចន្លោះផ្ទៃក្នុង ការត្រួតពិនិត្យរបស់បុគ្គលិកនិងប្រព័ន្ធព័ត៌មានវិទ្យាមិនគ្រប់គ្រាន់ ប៉ុន្តែមិនរាប់បញ្ចូលហានិភ័យ យុទ្ធសាស្ត្រទេ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យប្រតិបត្តិការនេះ គឺដើម្បីធានាថា ហានិភ័យ ត្រូវបានបង្ហាញ វាយតម្លៃ វាស់វែង ត្រួតពិនិត្យ និងរាយការណ៍ ក្នុងបែបបទសមស្របមួយក្រោមការត្រួតពិនិត្យរបស់អភិបាលកិច្ច។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មិនរំពឹងថាអាចលុបបំបាត់ហានិភ័យប្រតិបត្តិការបានទាំងអស់នោះទេ ប៉ុន្តែធនាគារត្រូវ បានឱ្យបានថា ហានិភ័យដែលកើតឡើងទាំងនោះត្រូវបានគ្រប់គ្រង ហើយទោះជាអាចកើតឡើង ក៏ស្ថិតក្នុងកម្រិត មួយទាបតាមដែលអាចធ្វើបាន អត្ថប្រយោជន៍នៃការគ្រប់គ្រងហានិភ័យ គឺលើសពីតម្លៃនៃវិធានការទាំងនោះ។

**ហានិភ័យ ផ្នែកប្រតិបត្តិការ**

ហានិភ័យផ្នែកប្រតិបត្តិការ អាចកើតមានឡើង និងជាផលប៉ះពាល់នៃព្រឹត្តិការណ៍ណាមួយ ដែលបណ្តាលមកពីចន្លោះ ខ្វះខាតក្នុងការប្រតិបត្តិតាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិ និងបទដ្ឋានក្នុងវិស័យធនាគារ នីតិវិធីនិងគោលនយោបាយ ផ្ទៃក្នុង និងគោលការណ៍នៃអភិបាលកិច្ច ដែលអនុវត្តក្នុងអាជីវកម្មរបស់ធនាគារ។

- **ហានិភ័យផ្នែកច្បាប់៖** ធនាគារទទួលស្គាល់ថា ប្រសិនបើហានិភ័យផ្នែកច្បាប់កើតមានឡើង អាចបណ្តាល ឱ្យមានហានិភ័យជាប្រព័ន្ធ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ធនាគារមានគោលដៅបង្កើនកម្រិតប្រតិបត្តិ តាមច្បាប់ បទប្បញ្ញត្តិ ក្រមប្រតិបត្តិនិងបទដ្ឋានក្នុងវិស័យធនាគារ ក៏ដូចជាគោលនយោបាយផ្ទៃក្នុង និង គោលការណ៍អភិបាលកិច្ច។ រាល់ការមិនប្រតិបត្តិតាមបទប្បញ្ញត្តិ ដែលបានរកឃើញ នឹងត្រូវដោះស្រាយ ជាបន្ទាន់ តាមភាពជាក់ស្តែងដែលអាចធ្វើទៅបាន។ ធនាគារនឹងរារាំងរាល់ការបំពានផ្លូវច្បាប់ ឬបទប្បញ្ញត្តិ ដោយចេតនា អចេតនា ពុំឱ្យកើតមានឡើងជាដាច់ខាត។
- **ហានិភ័យផ្នែកអភិបាលកិច្ច៖** ធនាគារទទួលស្គាល់ថា ប្រសិនបើហានិភ័យផ្នែកអភិបាលកិច្ចកើតមានឡើង អាចបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ និងស្ថិរភាពរបស់ធនាគារ រួមជាមួយនឹងការទទួលនូវ វិធានការតាមផ្លូវច្បាប់ណាមួយផងដែរ។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រព័ន្ធអភិបាលកិច្ច គោលនយោបាយ នីតិវិធី ដឹងមាំ ព្រមទាំងសវនកម្ម ប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានិភ័យទាក់ទងនឹងការត្រួតពិនិត្យ និងការគ្រប់គ្រងបទដ្ឋាន ព្រមទាំងច្បាប់នានាដែលប៉ះពាល់ដល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានក្រុមប្រឹក្សាភិបាលពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ រួមទាំងគណៈ កម្មាធិការផ្សេងៗ ដែលជួយដល់ការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មទាំងមូល។ ធនាគារ មានក្រុមប្រតិបត្តិ សីលធម៌ នីតិវិធីក្នុងការចែករំលែកព័ត៌មាន លក្ខន្តិកៈក្រុមហ៊ុន គុណតម្លៃរបស់ធនាគារ ជាមួយនឹងការធានា ឱ្យមានការប្រតិបត្តិតាមត្រឹមត្រូវ។

ហានិភ័យបុគ្គលិកសំដៅលើការចំណាយទាំងឡាយណាដែលកើតមានឡើងជាផលប៉ះពាល់ទៅកាន់បុគ្គលិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ហានិភ័យចម្បងៗ ដែលពាក់ព័ន្ធនឹងបុគ្គលិក និងវប្បធម៌របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រួមមាន ៖

- **សមត្ថភាពបុគ្គលិក** — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ពឹងផ្អែកទៅលើបុគ្គលិក ដែលពោរពេញទៅដោយឆន្ទៈ ទេពកោសល្យចម្រុះ និងគុណភាពខ្ពស់ ដើម្បីអនុវត្តមុខងារនីមួយៗ របស់ខ្លួន។ ធនាគារមានគោលបំណងបង្កើតនូវបរិយាកាសការងារមួយ ដែលបុគ្គលិកត្រូវបានលើកកម្ពស់ ក្នុងការបញ្ចេញនូវសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ។
- **ក្រមសីលធម៌បុគ្គលិក** — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រំពឹងទុកថា បុគ្គលិកប្រកាន់ខ្ជាប់នូវសុចរិតភាពខ្ពស់ ខិតខំបំពេញការងារ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងលើកស្ទួយនូវផលប្រយោជន៍រួមផងដែរ។ ហានិភ័យដែលអាចកើតមានសម្រាប់ឥរិយាបថដែលមិនបំពេញតាមស្តង់ដារនេះ គឺត្រូវបានកំណត់ក្នុងកម្រិតទាបបំផុត។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងចាត់វិធានការធ្ងន់ធ្ងរ នូវរាល់ការបំពានក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ធនាគារ។
- **សុខភាព និងសុវត្ថិភាពការងារ** — ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានគោលដៅហាមបង្កើតបរិយាកាសការងារប្រកបដោយសុវត្ថិភាពសម្រាប់បុគ្គលិក ដើម្បីធានាឱ្យបានថាពួកគេនឹងទទួលបានការការពារ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ផលប៉ះពាល់ដែលអាចកើតមានឡើងត្រូវបានកំណត់នៅកម្រិតទាបបំផុតលើរាល់ការអនុវត្តដែលអាចនាំឱ្យបុគ្គលិកមានគ្រោះថ្នាក់អំឡុងពេលបំពេញការងារ។

# ថ្នាក់ដឹកនាំ របស់យើង

# ក្រុមប្រឹក្សាភិបាល



**អ្នកឧកញ៉ា គិត ម៉េង**  
ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Royal Group។ អ្នកឧកញ៉ា គិត ម៉េង គឺជាបុគ្គលសំខាន់មួយរូបដែលស្ថិតនៅពីក្រោយការនាំយកក្រុមហ៊ុន និងវិនិយោគអន្តរជាតិមកកាន់ប្រទេសកម្ពុជា។ តាមរយៈការចងសម្ព័ន្ធជាមួយនិងក្រុមហ៊ុនសកលណានានា អ្នកឧកញ៉ា គិត ម៉េង បាននាំមកនូវក្រុមហ៊ុនដែលបានផ្តល់សេវាកម្មលំដាប់អន្តរជាតិមួយចំនួនដូចជា វិស័យទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ការអប់រំ ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង ដឹកជញ្ជូន ថាមពលអគ្គិសនី និងបដិសណ្ឋារកិច្ចផងដែរ។ អ្នកឧកញ៉ា គិត ម៉េង គឺជាសហគ្រិនឆ្លើយដំបូនប្រសព្វមួយរូប ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការវិនិយោគផ្ទាល់ពីបរទេស។

អ្នកឧកញ៉ា គិត ម៉េង មានតំណែង និងតួនាទីសំខាន់ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមាន ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាតំណាងប្រទេសកម្ពុជានៅក្នុងក្រុមប្រឹក្សាយោបល់ពាណិជ្ជកម្មនៃសមាគមអាស៊ាន។



**លោក SIMON JOHN PERKINS**  
អភិបាល

លោក Simon Perkins ត្រូវបានតែងតាំងជាអភិបាលឯករាជ្យរបស់ធនាគារ កាលពីខែមេសា ឆ្នាំ2015 ហើយនៅដើមឆ្នាំ2022 លោកត្រូវបានតែងតាំងជាអភិបាល នៅពេលលោកបានទទួលតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cellcard។

លោក Perkins មានបទពិសោធជាច្រើននៅក្នុងប្រទេសកម្ពុជា ដំបូងលោកជាប្រធានតំបន់ឥណ្ឌូចិនរបស់ក្រុមហ៊ុន Millicom International Cellular និងបន្ទាប់មកជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hello Axiata Company Limited នៅ Axiata Group Berhad។

លោកបានបម្រើការងារនៅក្នុងតំបន់អាស៊ីជាង 25 ឆ្នាំមកហើយ ជាមួយនិងមុខតំណែងសំខាន់ៗដូចជា នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្តាញទូរគមនាគមន៍ធំៗ នៅក្នុងតំបន់ រួមមាន ធ្លាប់បម្រើការងាររយៈពេលបីឆ្នាំនៅក្នុងក្រុមហ៊ុន Silk Telekom នៅប្រទេសអូស្ត្រាលីមុនពេលត្រលប់មកតំបន់ឥណ្ឌូចិនវិញ។

លោក Perkins បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពុករិច្ច (MBA) ពីសាកលវិទ្យាល័យ Warwick នៅចក្រភពអង់គ្លេស និងបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ (BSc) First Class Honours ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Loughborough ចក្រភពអង់គ្លេស។ លោកគឺជាវិស្វករដែលមានការទទួលស្គាល់ពីក្រុមប្រឹក្សាវិស្វកម្មចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។ លោកគឺជាសមាជិកនៃ វិទ្យាស្ថានអភិបាលក្រុមហ៊ុននៃប្រទេសអូស្ត្រាលី។



**លោក WILLIAM MARK HANNA**  
អភិបាល

លោក Mark Hanna គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងប្រតិបត្តិការជាន់ខ្ពស់អន្តរជាតិដ៏មានបទពិសោធមួយរូប។ លោក Hanna បានចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Royal Group កាលពីខែកក្កដា ឆ្នាំ 2007 និងមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងដំណើរការអត្ថប្រយោជន៍អាជីវកម្មចម្រុះរបស់គ្រូប។ មុនពេលចូលរួមបម្រើការងារនៅក្នុងក្រុមហ៊ុន Royal Group លោក Hanna ធ្លាប់កាន់តួនាទីជានាយកប្រតិបត្តិ ក៏ដូចជា នាយកប្រតិបត្តិហិរញ្ញវត្ថុជាច្រើននៅក្នុងក្រុមហ៊ុនវិស័យទូរគមនាគមន៍ និងកម្មសាលប្រចាំតំបន់អាស៊ី។

លោក Hanna បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ហើយលោកក៏ជាសមាជិកវិទ្យាស្ថានគណនេយ្យគ្រប់គ្រងផងដែរ។



**លោក TORU MYOCHIN**  
អភិបាល

លោក Toru Myochin បានចូលរួមបម្រើការងារនៅក្រុមហ៊ុន J Trust កាលពីខែមិថុនា ឆ្នាំ2015 ក្នុងតំណែងជា នាយកគ្រប់គ្រងផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកក៏ត្រូវបានតែងតាំងជាប្រធាននិងនាយកតំណាងក្រុមហ៊ុនកម្សាន្ត និងក្រុមហ៊ុនប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះ លោកមានបទពិសោធការងារជាង 15ឆ្នាំ នៅក្នុងវិស័យធនាគារសកលរបស់ធនាគារ Mizuho ហើយពេលបម្រើការងារនៅធនាគារ Shinsei លោកបានទទួលបន្ទុកការងារជានាយកផ្នែកមួយចំនួនជា ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសុខាភិបាល ផ្នែកហិរញ្ញវត្ថុរៀបចំឥណទាន និងសាជីវកម្មជាដើម។

លោក Myochin មានបទពិសោធជាង 21ឆ្នាំ នៅក្នុងវិស័យធនាគារនិងមានចំណេះដឹងជ្រៅជ្រះនៅក្នុងពិភពពុករិច្ច។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។



**លោក RYUICHI  
ATSUTA**  
អភិបាល

លោក Ryuichi Atsuta គឺជានាយកប្រតិបត្តិហិរញ្ញវត្ថុជាន់ខ្ពស់ដែលមានបទពិសោធមួយរយៗ។ លោកធ្លាប់បានបម្រើការងារនៅក្នុងវិស័យធនាគារជាង 30ឆ្នាំ មកហើយ ហើយបានកាន់តំណែងថ្នាក់គ្រប់គ្រងសំខាន់ៗជាច្រើននៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុសកល។ គុណភាពដឹកនាំ និងជំនាញគ្រប់គ្រងរបស់លោក បានពាំនាំមកនូវគុណតម្លៃដ៏អស្ចារ្យមកដល់ក្រុមប្រឹក្សាភិបាលនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដើម្បីដឹកនាំការអភិវឌ្ឍរបស់ស្ថាប័ននេះបន្តទៀត។

លោក Atsuta បច្ចុប្បន្ន កាន់តួនាទីសំខាន់ៗជាច្រើននៅក្នុង J Trust Group ដូចជា នាយកគ្រប់គ្រង មន្ត្រីប្រតិបត្តិជាន់ខ្ពស់ គ្រប់គ្រងទូទៅ ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន J Trust ។



**លោក AKIHIKO  
KISAKA**  
អភិបាល

លោក Akihiko Kisaka មានបទពិសោធជាង 30ឆ្នាំ ក្នុងវិស័យធនាគារអន្តរជាតិ ពិសេសផ្នែកវិនិយោគ និងការដឹកនាំ។ ក្នុងអាជីពរបស់លោក លោកបានកាន់តួនាទីសំខាន់ៗ ជាច្រើនរួមមាន ផ្នែកហិរញ្ញវត្ថុសម្ព័ន្ធការផ្តល់ប្រឹក្សាផ្នែក M&A និងការធ្វើសមាហរណកម្មក្រោយការរួមបញ្ចូលគ្នានៅទូទាំងប្រទេសជប៉ុន និងប្រេស៊ីល។

មុនពេលត្រូវបានតែងតាំងជាប្រធាន និងនាយកប្រតិបត្តិនៃធនាគារ MUFG នៅប្រទេសប្រេស៊ីល លោកធ្លាប់កាន់តំណែងជាអនុប្រធានទទួលបន្ទុកផ្នែកត្រួតពិនិត្យផ្ទៃក្នុង ដែលទទួលខុសត្រូវផ្នែកគ្រប់គ្រងហានិភ័យ អនុលោមតាមច្បាប់ ហិរញ្ញវត្ថុ និងការរៀបចំផែនការយុទ្ធសាស្ត្រ។ ក្រៅពីវិស័យធនាគារ លោកក៏មានការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រេស៊ីល ដោយធ្លាប់មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នៅទីក្រុងសេរ៉ាប៉ូឡូ និងជានាយកសាលាជប៉ុននៅទីក្រុងសេរ៉ាប៉ូឡូ។

លោក Kisaka បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិចពីសាកលវិទ្យាល័យ Keio នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។



**លោក KATSUYUKI  
ODA**  
អភិបាល

លោក Katsuyuki Oda គឺជានាយកប្រតិបត្តិផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលមានបទពិសោធជាច្រើនក្នុងផ្នែកគណនេយ្យ និងផ្នែកការធ្វើផែនការហិរញ្ញវត្ថុ និងការវិភាគលើវិស័យនេះផងដែរ។ ពីមុនលោកកាន់តួនាទីជាអ្នកដឹកនាំជាច្រើននៅលើឆាកអន្តរជាតិ ក្នុងវិស័យធនាគារ និងវិស័យផ្សេងៗទៀតអស់រយៈពេលជាង 20ឆ្នាំ។ បច្ចុប្បន្នលោកមានតួនាទីជាអភិបាល នាយកប្រតិបត្តិ និងអ្នកចាក់ការទូទៅនៃនាយកដ្ឋានគណនេយ្យ នៃក្រុមហ៊ុន J Trust ។

លោក Katsuyuki Oda បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម MBA ពីសាកលវិទ្យាល័យ Cambridge judge business school និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាលាកវិទ្យាល័យ Waseda។



**លោកស្រី សិកា ហិប**  
អភិបាលឯករាជ្យ

ជាមួយនឹងបទពិសោធជា 16ឆ្នាំ ជាមេធាវី លោកស្រី សិកា គឺជាដៃគូជានាយករងនៃការិយាល័យ DFDL Cambodia ជាមេធាវីដែលមានអាជ្ញាប័ណ្ណពី BAKC ជាសមាជិក NCAC និងជាអ្នកសម្របសម្រួលដែលទទួលស្គាល់ពី CEDR។

លោកស្រីមានបទពិសោធជាច្រើននៅក្នុងវិស័យសាធារណៈ និងពាណិជ្ជកម្មរួមទាំងអចលនទ្រព្យ សំណង់ EIM និងគម្រោងហិរញ្ញវត្ថុ។ លោកស្រីមានជំនាញឯកទេសលើគម្រោងអចលនទ្រព្យធំៗជាច្រើន ហើយដើរតួយ៉ាងសំខាន់លើការអភិវឌ្ឍពាណិជ្ជកម្ម ឧស្សាហកម្ម និងលំនៅដ្ឋានជាច្រើនក្នុងប្រទេសកម្ពុជា។

លោកស្រី បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែក Business Comparative Law (LL.M.) ពីសាកលវិទ្យាល័យ Lumière Lyon 2 ពីប្រទេសបារាំង ដែលរួមបញ្ចូលកម្មវិធីផ្លាស់ប្តូរជាមួយសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា។ លោកស្រី អាចនិយាយភាសាបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ និងភាសាខ្មែរជាភាសាកំណើត។



**លោក  
PAUL CAREY  
CLEMENTS**  
អភិបាលឯករាជ្យ

លោក Paul Clements ជាជនជាតិអូស្ត្រាលី ហើយបានរស់នៅ ក្នុងតំបន់អាស៊ីតាំងពីឆ្នាំ2008 រួមមាន ប្រទេសកម្ពុជា ចិន និង ឥណ្ឌូនេស៊ី។ លោកមានបទពិសោធជាង 30ឆ្នាំ ក្នុងវិស័យធនាគារ ហើយបានឆ្លងកាត់ផ្នែកជាច្រើនដូចជា ផ្នែកទំនាក់ទំនងធនាគារ ផ្នែក វិនិយោគ ផ្នែកហានិភ័យ ផ្នែកប្រតិបត្តិការ និងផ្នែកការផ្លាស់ប្តូរ និង ការគ្រប់គ្រងប្រតិបត្តិ។

គាត់មានបទពិសោធការងារនៅប្រទេសអូស្ត្រាលីជាមួយ Westpac Banking Corporation ANZ Bank និង JP Morgan។ ចំណែក នៅក្នុងប្រទេសកម្ពុជា លោកធ្លាប់ធ្វើការនៅធនាគារ ANZ Royal Bank, ក្រុមហ៊ុនCambodia Mekong Bank Public Limited ក្រុមហ៊ុន WorldBridge Outsourcing Solutions Co., Ltd និង ក្រុមហ៊ុន HCC Group Co., Ltd (EnviroCam)។

បច្ចុប្បន្ន លោក គឺជាប្រធានសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBC) ហើយកំពុងធ្វើការងារពាក់ព័ន្ធនឹងក្នុងការប្រឹក្សាយោបល់លើវិស័យ មួយចំនួន។

លោក Paul បានបញ្ចប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជកម្ម (ផ្នែកធនាគារ និង ហិរញ្ញវត្ថុ) និងបរិញ្ញាបត្រក្រោយឧត្តមសិក្សា (ផ្នែកគណនេយ្យ)។

# គណៈកម្មាធិការ ប្រតិបត្តិ

នាយកប្រតិបត្តិ  
លោក TORU MYOCHIN

នាយកប្រតិបត្តិរង  
លោក AKIHIKO KISAKA

នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ  
លោកស្រី YUKO MIYAZAKI

នាយិកានាយកដ្ឋានកិច្ចការច្បាប់  
និងមុខងារប្រតិបត្តិទាម  
លោកស្រី ឆក ប៊ូរ៉េន

នាយិកានាយកដ្ឋានហិរញ្ញវត្ថុ  
លោកស្រី ប៉ុក ភក្តី

នាយកនាយកដ្ឋានទីផ្សារហិរញ្ញវត្ថុ  
លោក ខៀវ សុភិណា

នាយកនាយកដ្ឋានធនាគារសម្រាប់បុគ្គល  
លោក ស៊ីសុវត្ថិ កែ

នាយិកានាយកដ្ឋានធនាគារសាជីវកម្ម  
លោកស្រី ហង់ ជួន ណារីតា

នាយកនាយកដ្ឋានធនាគារអាជីវកម្ម  
លោក កែវ សុភី

នាយកនាយកដ្ឋានប្រតិបត្តិការ  
លោក ឡេ សាលី

នាយកនាយកដ្ឋានព័ត៌មានវិទ្យា  
លោក GLENN MILLER

នាយកនាយកដ្ឋានធនធានមនុស្ស  
លោក ស៊ីវ ហ៊ិនពិសិដ្ឋ

នាយកនាយកដ្ឋានឌីជីថល  
លោក MARK ILOTT



**លោក TORU MYOCHIN**  
នាយកប្រតិបត្តិ

លោក Toru Myochin បានចូលរួមបំពេញការងារនៅក្រុមហ៊ុន J Trust កាលពីខែមិថុនា ឆ្នាំ2015 ក្នុងតំណែងនាយកគ្រប់គ្រងផ្នែកអាជីវកម្មហិរញ្ញវត្ថុក្នុងស្រុក ក្រុមហ៊ុនមេ និងគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនសម្ព័ន្ធ។ ស្របពេលនោះដែរ លោកក៏ត្រូវបានតែងតាំងជាប្រធាននិងនាយកតំណាងក្រុមហ៊ុនកម្សាន្ត និងក្រុមហ៊ុនប្រព័ន្ធព័ត៌មានវិទ្យានៅក្នុងក្រុមហ៊ុនសម្ព័ន្ធ។

លើសពីនេះ លោកមានបទពិសោធការងារជាង 15ឆ្នាំ នៅក្នុងវិស័យធនាគារសកលរបស់ធនាគារ Mizuho ហើយពេលបម្រើការងារនៅធនាគារ Shinsei លោកបានទទួលបន្ទុកការងារនាយកផ្នែកមួយចំនួនដូចជា៖ ផ្នែកលក់ក្នុងស្រុក ផ្នែកលក់អចលនទ្រព្យ ផ្នែកហិរញ្ញវត្ថុសុខាភិបាល ផ្នែកហិរញ្ញវត្ថុរៀបចំឥណទាន និងសាជីវកម្មជាដើម។

លោក Myochin មានបទពិសោធជាង 21ឆ្នាំ នៅក្នុងវិស័យធនាគារនិងមានចំណេះដឹងជ្រៅជ្រះនៅក្នុងពិភពធុរកិច្ច។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Sophia ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។



**លោក AKIHIKO KISAKA**  
នាយកប្រតិបត្តិ

លោក Akihiko Kisaka មានបទពិសោធជាង 30 ឆ្នាំ ក្នុងវិស័យធនាគារអន្តរជាតិ ពិសេសផ្នែកវិនិយោគ និងការដឹកនាំ។ ក្នុងអាជីពរបស់លោក លោកបានកាន់តួនាទីសំខាន់ៗជាច្រើន រួមមានផ្នែកហិរញ្ញវត្ថុសម្ព័ន្ធការផ្តល់ប្រឹក្សាផ្នែក M&A និងការធ្វើសមាហរណកម្មក្រោយការរួមបញ្ចូលគ្នានៅទូទាំងប្រទេសជប៉ុន និងប្រេស៊ីល។ មុនពេលត្រូវបានតែងតាំងជាប្រធាន និងនាយកប្រតិបត្តិនៃធនាគារ MUFG នៅប្រទេសប្រេស៊ីល លោកធ្លាប់កាន់តំណែងជាអនុប្រធានទទួលបន្ទុកផ្នែកត្រួតពិនិត្យផ្ទៃក្នុង ដែលទទួលខុសត្រូវផ្នែកគ្រប់គ្រងហានិភ័យ អនុលោមតាមច្បាប់ហិរញ្ញវត្ថុ និងការរៀបចំផែនការយុទ្ធសាស្ត្រ។ ក្រៅពីវិស័យធនាគារ លោកក៏មានការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រេស៊ីល ដោយធ្លាប់មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្ម និងខុស្សាហកម្មជប៉ុន នៅទីក្រុងសៅប៉ូឡូ និងជានាយកសាលាជប៉ុននៅទីក្រុងសៅប៉ូឡូ។

លោក Kisaka បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិចពីសាកលវិទ្យាល័យ Keio នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។



**លោកស្រី YUKO MIYAZAKI**  
នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ

លោកស្រី Yuko Miyazaki បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងតំណែងជានាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ ក្នុងខែកញ្ញា ឆ្នាំ2019 ដោយលោកស្រីបាននាំមកជាមួយនូវបទពិសោធការងារយ៉ាងទូលំទូលាយរយៈពេលជាង 25ឆ្នាំ ពីបណ្តាធនាគារអន្តរជាតិនៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ ក្នុងដំណើរអាជីពរបស់លោកស្រីក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ លោកស្រីបានអភិវឌ្ឍជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងហានិភ័យឥណទាន ការគ្រប់គ្រងហានិភ័យសហគ្រាស ព្រមទាំងការអភិវឌ្ឍអាជីវកម្ម។ លោកស្រីក៏មានតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការពង្រឹងហានិភ័យអតិថិជនកិច្ច និងគាំទ្រដល់ការវិភាគលុតលាស់ដោយនិរន្តរភាពរបស់ធនាគារ តាមរយៈគោលការណ៍គ្រប់គ្រងហានិភ័យ និងការផ្តួចផ្តើមយុទ្ធសាស្ត្រអាជីវកម្ម។

សម្រាប់តួនាទីបច្ចុប្បន្នរបស់លោកស្រី លោកស្រីបានកំពុងដឹកនាំក្រុមការងារដែលមានឯកទេសក្នុងការគ្រប់គ្រងឥណទាន ដោយរួមបញ្ចូលទាំងការត្រួតពិនិត្យ ការវិភាគការវាយតម្លៃហានិភ័យឥណទាន ការអនុម័តលើសំណើឥណទាន ការគ្រប់គ្រងឥណទានមិនដំណើរការ ការគ្រប់គ្រងផលប៉ុន្តែឥណទាន ការគ្រប់គ្រងហានិភ័យសន្ទនីយភាពនិងទីផ្សារ និងហានិភ័យប្រតិបត្តិការផងដែរ។ លោកស្រីក៏មានតំណែងជាប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យ (RMC) ដែលលោកស្រីមានតួនាទី ដឹកនាំ តាមដាននិងត្រួតពិនិត្យឱ្យបានម៉ត់ចត់ទៅលើហានិភ័យ ឥណទាន ទីផ្សារ និងប្រតិបត្តិការ ដើម្បីធានាឱ្យបាននូវភាពស្របគ្នារវាងយុទ្ធសាស្ត្រអាជីវកម្ម និងរបាយការណ៍ហានិភ័យដែលអាចទទួលយកបានដោយធនាគារ ។

លោកស្រី ក៏ជាសមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារផងដែរ ដោយលោកស្រីបានរួមចំណែកយ៉ាងយកចិត្តទុកដាក់ក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ និងអតិថិជនកិច្ចហានិភ័យទូទៅរបស់ធនាគារ ។

លោកស្រី បានទទួលសញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រឯកទេសហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ George Washington បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ Michigan State នៅសហរដ្ឋអាមេរិក។ លោកស្រី ក៏ធ្លាប់កាន់មុខតំណែងសំខាន់ៗជាច្រើននៅតាមបណ្តាធនាគារ និងក្រុមហ៊ុនមួយចំនួន ដូចជា ធនាគារ Tokyo Star ក្រុមហ៊ុន Moody's Analytics ធនាគារ Aozora ក្រុមហ៊ុន Bear Stearns និងក្រុមហ៊ុន Freddie Mac ។



**លោកស្រី គីកី ប៊ូម៉ែន**  
នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិ

លោកស្រី ប៊ូម៉ែន ជានាយិកានាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិតាម ដែលមានតួនាទីគ្រប់គ្រងហានិភ័យនាយកដ្ឋានច្បាប់ និងធានាឱ្យបាននូវការប្រតិបត្តិតាម ដែលជាតម្រូវការរបស់បទប្បញ្ញត្តិនានា ក៏ដូចជាបទដ្ឋានទាំងឡាយដែលទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការដាក់ទណ្ឌកម្មនាយកដ្ឋានសេដ្ឋកិច្ចពាណិជ្ជកម្ម។ ក្រៅពីនេះ លោកស្រី ប៊ូម៉ែន ក៏ជាលេខាធិការរបស់ធនាគារ ទទួលបន្ទុកនាយកដ្ឋានសម្របសម្រួលការងារអតិថិជនកិច្ច ដោយធ្វើការទាក់ទងដោយផ្ទាល់ជាមួយនឹងក្រុមប្រឹក្សាភិបាលរបស់ធនាគារផងដែរ។

ក្រោមការដឹកនាំរបស់លោកស្រី ប៊ូម៉ែន ក្រុមការងារនាយកដ្ឋានច្បាប់ និងមុខងារប្រតិបត្តិតាមនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ត្រូវបានជ្រើសរើស និងចាត់បញ្ចូលក្នុងបញ្ជី Legal 500's GC Powerlist 2023 ក្នុងចំណោមក្រុមការងារនាយកដ្ឋានច្បាប់ និងមុខងារប្រតិបត្តិតាម ល្អផ្តាច់គេដែលបម្រើការងារក្នុងវិស័យផ្សេងៗនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងខណៈដែលលោកស្រី ប៊ូម៉ែន ខ្លួនឯង ក៏ត្រូវបានចាត់បញ្ចូលក្នុងបញ្ជី Legal 500's GC Powerlist 2024 ថាជាម្នាក់ក្នុងចំណោមអ្នកច្បាប់ប្រចាំក្រុមហ៊ុនដែលមានឥទ្ធិពល និងគំនិតច្នៃប្រឌិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

អាជីពការងាររបស់លោកស្រី ប៊ូម៉ែន នៅក្នុងវិស័យធនាគារបានទទួលភាពរីកចម្រើនគួរឱ្យស្ងប់ស្ងែង។ លោកស្រី បានចូលបម្រើការងារដំបូងនៅខែមិថុនា ឆ្នាំ2012 ក្នុងតំណែងជាប្រធាននាយកដ្ឋានរដ្ឋបាលអតិថិជនស្ថាប័ន និងអាជីវកម្ម ហើយលោកស្រី ប៊ូម៉ែន បន្តទទួលបានតួនាទីគ្រប់គ្រងសំខាន់ៗជាច្រើន មុនពេលត្រូវបានចាត់តាំងឱ្យដឹកនាំនាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិតាម កាលពីខែវិច្ឆិកា ឆ្នាំ2018។ មុនពេលចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកស្រីបានទទួលបទពិសោធការងារយ៉ាងច្រើនទាក់ទងទៅនឹងវិស័យច្បាប់ និងការអប់រំ។

លោកស្រី ប៊ូម៉ែន បានទទួលសញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតនាយកដ្ឋាននីតិសាស្ត្រពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន ព្រមទាំងសញ្ញាបត្របរិញ្ញាបត្រនាយកដ្ឋាននីតិសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និងពីសាកលវិទ្យាល័យ Lumière Lyon II របស់ប្រទេសបារាំង ។



**លោកស្រី ប៉ុក ភីតី**  
នាយិកានាយកដ្ឋាន  
ហិរញ្ញវត្ថុ

លោកស្រី ភីតី មានតួនាទីជា នាយិកានាយកដ្ឋានហិរញ្ញវត្ថុនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ព្រមជាមួយតួនាទីបន្ថែមក្នុងការរៀបចំយុទ្ធសាស្ត្រ អាជីវកម្ម។ លោកស្រីទទួលបានបរិញ្ញាបត្រសញ្ញាបត្រស្រាវជ្រាវ និងយុទ្ធសាស្ត្រអាជីវកម្មរបស់ធនាគារ ដើម្បីរៀបចំទិសដៅស្របគ្នារវាង គោលដៅហិរញ្ញវត្ថុ និងដំណើរការអាជីវកម្ម ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ និងអភិបាលកិច្ច ដើម្បីធានាឱ្យបាននូវការអនុលោមតាមបទប្បញ្ញត្តិក្នុង ស្រុក និងក្រុមហ៊ុនមេ។

លោកស្រីមានបទពិសោធន៍ពីរបស់ស្រីនៅក្នុងវិស័យផ្សេងៗ រួមមាន វិស័យធនាគារ សវនកម្ម និង FMCG ដែលក្នុងនោះ លោកស្រីមានបទ ពិសោធក្នុងវិស័យធនាគារច្រើនជាង 18ឆ្នាំ។ លើសពីនេះ លោកស្រីក៏ ជាក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ នៃកំពង់ផែស្វយ័តភ្នំពេញ ចាប់តាំងពី ខែមិថុនា ឆ្នាំ2022។

លោកស្រីបានបញ្ចប់បរិញ្ញាបត្រនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជាសមាជិកនៃសមាគម គណនេយ្យកម្ពុជា នៃប្រទេសអូស្ត្រាលី (CPA Australia) និង វិទ្យាស្ថានគណនេយ្យកម្ពុជា នៃប្រទេសអូស្ត្រាលី (IPA)។ លោកស្រី ក៏ជាសមាជិកនៃវិទ្យាស្ថានអូស្ត្រាលីសម្រាប់បណ្តុះបណ្តាលអភិបាល ក្រុមហ៊ុន (AICD) និងទទួលបានអាជ្ញាប័ណ្ណពិន័យតម្រូវការបរទេសចលកិច្ច (Cambodia Trust Regulator) ក្នុងខែសីហា ឆ្នាំ2023។



**លោក ស៊ីសុវត្ថិ វិក**  
នាយកនាយកដ្ឋាន  
ធនាគារសម្រាប់បុគ្គល

លោក ស៊ីសុវត្ថិ វិក បានចូលបម្រើការងារនៅ ធនាគារ ANZ Royal នៅឆ្នាំ2007 ហើយនៅតែបន្តការងាររបស់លោកជាមួយធនាគារហ្វូតដល់ត្រូវបានប្តូរឈ្មោះទៅជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងឆ្នាំ 2019។ បច្ចុប្បន្ននេះ លោកមានតួនាទីជា នាយក ដ្ឋានសេវាធនាគារសម្រាប់បុគ្គល ទាំង17សាខារួមមាន នាយកដ្ឋានសេវាកម្ម ធនាគារ Premier (Premier Banking Segment) នាយកដ្ឋានកម្ចីមានទ្រព្យ បញ្ចាំ និងមិនមានទ្រព្យបញ្ចាំ នាយកដ្ឋានធានារ៉ាប់រងអាយុជីវិត នាយកដ្ឋានវិភាគ និង ពិនិត្យគុណភាព ព្រមទាំង នាយកដ្ឋានបម្រើសេវាកម្មអតិថិជនតាមទូរសព្ទ 24ម៉ោង ក្នុងមួយថ្ងៃ 7ថ្ងៃ ក្នុងមួយសប្តាហ៍។

ជាមួយនឹងបទពិសោធន៍ពេល 18ឆ្នាំ ក្នុងនាយកដ្ឋានសេវាធនាគារសម្រាប់ បុគ្គលរួមមាន តួនាទីជាប្រធាននាយកដ្ឋានសេវាកម្មធនាគារ Premier (Premier Banking) ប្រធានគ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកនាយកដ្ឋាន ធនាគារអតិថិជនជាន់ខ្ពស់ (Affluent Banking) និងទទួលបានការអនុវត្តការងារ នៅប្រទេសសិង្ហបុរី ក្នុងនាយកដ្ឋានសេវាធនាគារសម្រាប់បុគ្គល។ លោកត្រូវបាន តែងតាំងជានាយកនាយកដ្ឋានសេវាកម្មធនាគារសម្រាប់បុគ្គល និងជាគណៈកម្មាធិការ ប្រតិបត្តិវិន័យកម្ពុជា ឆ្នាំ2017 ។ បន្ទាប់ពីទទួលបានបទពិសោធន៍ជាង 18ឆ្នាំ ក្នុងវិស័យ ធនាគារសម្រាប់បុគ្គលនៅប្រទេសកម្ពុជា លោក វិក ទទួលបានចំណេះដឹងអំពីជំនាញ នៃការលក់ និងសេវាកម្មផ្សេងៗ ព្រមទាំងយល់ដឹងអំពីតម្រូវការហិរញ្ញវត្ថុរបស់ អតិថិជនបានយ៉ាងច្បាស់។

លោក វិក មានភាពស្នាមជំនាញផ្នែកភាសាបារាំង ភាសាអង់គ្លេស និងភាសាខ្មែរ។ លោកបានសិក្សាជំនាញផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ California Berkeley និងបានរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ។ តាមរយៈកម្មវិធីបណ្តុះ បណ្តាលរបស់ធនាគារ លោកបានក្លាយជាអ្នកសម្របសម្រួលនាយកដ្ឋានលក់ និង ការគ្រប់គ្រងនាយកដ្ឋានលក់ប្រចាំនៅធនាគារផងដែរ។



**លោក ខៀវ សុភិណា**  
នាយកនាយកដ្ឋាន  
ទីផ្សារហិរញ្ញវត្ថុ

លោក សុភិណា បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ2005 ពេលដែលធនាគារនេះ បានចាប់ផ្តើមប្រតិបត្តិការក្រោមឈ្មោះធនាគារ ANZ Royal ហើយបច្ចុប្បន្នលោកកាន់តួនាទីជា នាយកនាយកដ្ឋាន ទីផ្សារហិរញ្ញវត្ថុ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ទំនាក់ទំនងស្ថាប័ន ហិរញ្ញវត្ថុ និងមុខងារធនាគាររបស់ធនាគារ ក៏ដូចជាការផ្តល់សេវាកម្ម រូបិយប័ណ្ណអន្តរជាតិ សម្រាប់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្ម។

ជាមួយនឹងបទពិសោធន៍ជាង 20 ឆ្នាំ នៅធនាគារដែលលោកបានចាប់ផ្តើម ធ្វើការក្នុងតួនាទីផ្សេងៗ ដូចជានាយកដ្ឋានសេវាធនាគារសម្រាប់ បុគ្គល ក្នុងតំណែងជាប្រធានគ្រប់គ្រងសាខា ប្រធានជាន់ខ្ពស់នាយកដ្ឋាន កម្ចីទិញផ្ទះ និងក្រោយមក លោកបានផ្លាស់តួនាទីទៅកាន់នាយកដ្ឋាន ធនាគារសាជីវកម្ម និងទីផ្សារហិរញ្ញវត្ថុ។ លោកត្រូវបានតែងតាំងជា សមាជិកនៃគណៈគ្រប់គ្រងប្រតិបត្តិធនាគារ តាំងពីថ្ងៃទីមួយដែលធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ផ្តើមដំណើរការក្នុងខែសីហា ឆ្នាំ2019 ។

ដោយស្នាមជំនាញផ្នែកភាសាអង់គ្លេស ភាសាចិន និង ភាសាខ្មែរ លោក សុភិណា បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពី សាកលវិទ្យាល័យ Guangxi នៅប្រទេសចិនតាមរយៈអាហារូបករណ៍ របស់រដ្ឋាភិបាលចិន។



**លោកស្រី ហង់ ជួន ណារីតា**  
នាយិកានាយកដ្ឋាន  
ធនាគារសាជីវកម្ម

លោកស្រី ណារីតា ជា នាយិកានាយកដ្ឋានធនាគារសាជីវកម្ម ដែលទទួលបានបន្ទុកការ រីកចម្រើន និងប្រាក់ចំណេញ ក៏ដូចជាការគ្រប់គ្រងគុណភាពធនាគារនៅក្នុងនាយកដ្ឋាន ធនាគារសាជីវកម្ម ដែលរួមបញ្ចូលនាយកដ្ឋានអាជីវកម្មធនតូច និងមធ្យម នាយកដ្ឋាន សាជីវកម្មក្នុងស្រុក និងនាយកដ្ឋានក្រុមហ៊ុនសាជីវកម្មកម្រិតអន្តរជាតិ។

លោកស្រី ណារីតា បានចូលបម្រើការងារនៅធនាគារ កាលពីខែកញ្ញា ឆ្នាំ2005 ក្នុងអំឡុងពេលនៃការបំពេញការងាររបស់ខ្លួនជាង 20 ឆ្នាំ ជាមួយធនាគារ លោកស្រី ទទួលបាននូវបទពិសោធន៍ការងារទាំងនាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានទ្រទ្រង់ ទំនាក់ទំនងជាមួយអតិថិជន និងនាយកដ្ឋានទំនាក់ទំនងផ្ទាល់ជាមួយអតិថិជន ។

មុនពេលចូលរួមការងារជាមួយធនាគារ លោកស្រី ធ្លាប់មានបទពិសោធន៍ការងារ ជាមួយនឹងអង្គការ World Vision International ធនាគារ Credit Agricole Indosuez Bank និងក្រុមហ៊ុន Nestle Dairy Cambodia Co., Ltd។

លោកស្រី ណារីតា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់នាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Charles Sturt កាលពីឆ្នាំ2006។ ក្នុងឆ្នាំ2022 លោកស្រីក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់មួយទៀត គឺនាយកដ្ឋាន ពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យ RMIT ។ ហើយអ្នកស្រីបានបញ្ចប់ បរិញ្ញាបត្រនាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសហិរញ្ញវត្ថុ និងធនាគារ ពី វិទ្យាស្ថានជាតិគ្រប់គ្រង ។

ក្រៅពីប្រកបការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកស្រី ណារីតា ចូលរួម យ៉ាងសកម្មក្នុងសមាគមជាច្រើនដែលផ្តល់ការគាំទ្រដល់កុមារី និងស្ត្រី ព្រមទាំង សហគ្រិនស្ត្រីផងដែរ។



**លោក កែវ សុភិ**  
នាយកនាយកដ្ឋាន  
ធនាគារអាជីវកម្ម

លោក សុភិ បានចូលបម្រើការងារនៅធនាគារ តាំងពីឆ្នាំ២០០៦ ហើយលោកត្រូវបាន  
តែងតាំងជានាយកនាយកដ្ឋានធនាគារអាជីវកម្មនៅឆ្នាំ២០១៩ ។ នេះគឺជានាយកដ្ឋាន  
ផ្តល់កម្មវិធីសេវា ដែលមានគោលដៅចម្បងធ្វើការជាមួយអតិថិជនដែលជាគោលដៅ  
របស់យើង។ លោក សុភិ ដឹកនាំក្រុមការងារនាយកដ្ឋានទំនាក់ទំនងធនាគារអាជីវកម្ម  
ដែលធ្វើការយ៉ាងសកម្មជាមួយនិងអតិថិជន ដើម្បីបំពេញតម្រូវការរបស់ពួកគាត់  
ទាក់ទងទៅនឹងដំណោះស្រាយធនាគារ ទាំងការផ្តល់ប្រាក់កម្ចី និងប្រាក់បញ្ញើ។

ចាប់តាំងពីចូលបម្រើការងារនៅធនាគារក្នុងឆ្នាំ២០០៦ មក លោក សុភិ គឺជា  
ធនាគារិកម្នាក់ដែលមានបទពិសោធដូចជា នាយកដ្ឋានប្រតិបត្តិការផ្តល់កម្ចី និងប្រតិបត្តិ  
ការទូទាត់ប្រាក់ នាយកដ្ឋានការងារ និងស្វ័យប្រវត្តិកម្ម ក៏ដូចជា ការគ្រប់គ្រង និង  
ប្រតិបត្តិគម្រោងធំៗមួយចំនួនផងដែរ។ លោក សុភិ ក៏ធ្លាប់បំពេញការងារ និងចូលរួម  
វគ្គបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ប្រទេសសិង្ហបុរី ឥណ្ឌា  
មីយ៉ាន់ម៉ា និងឡាវ ដែលជាផ្នែកមួយនៃការបំពេញភារកិច្ចក្រៅប្រទេសផងដែរ។  
មុនពេលឈានចូលក្នុងវិស័យធនាគារ លោក សុភិ ធ្លាប់ជាប្រធាននាយកដ្ឋាន  
បណ្តុះបណ្តាល និងការប្រឡង (រួមទាំងគម្រោងពិសេសៗជាច្រើន ) នៅមជ្ឈមណ្ឌល  
អូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ។

លោក សុភិ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA) បរិញ្ញាបត្រ  
នាយកដ្ឋានគណនេយ្យ និងបរិញ្ញាបត្រអប់រំនាយកដ្ឋានភាសាបរទេស (TEFL) ។



**លោក  
ស៊ី ហ៊ិនពិសិដ្ឋ**  
នាយកនាយកដ្ឋាន  
ធនាគារមនុស្ស

លោក ពិសិដ្ឋ ត្រូវបានតែងតាំងជាគណៈកម្មាធិការប្រតិបត្តិនៅធនាគារ ជេ ត្រាស់  
រ៉ូយ៉ាល់ ក្នុងខែមេសា ឆ្នាំ២០២២ ដោយលោកមានបទពិសោធជាង ១៦ឆ្នាំ នៅក្នុង  
នាយកដ្ឋានធនាគារមនុស្សក្នុងវិស័យធនាគារ និងធានារ៉ាប់រង។ ក្នុងតួនាទីនាយក  
នាយកដ្ឋានធនាគារមនុស្ស លោកមានទំនួលខុសត្រូវក្នុងការរៀបចំយុទ្ធសាស្ត្រ  
ធនាគារមនុស្ស ដែលផ្តល់នូវការគាំទ្រទៅលើគោលបំណងចម្បងរបស់ អាជីវកម្ម  
ផងដែរ។

ក្រោមការដឹកនាំរបស់លោក នាយកដ្ឋានធនាគារមនុស្សបានអនុវត្តនូវគំនិតផ្តួចផ្តើម  
ជាច្រើន ដើម្បីលើកកម្ពស់ការចូលរួមចំណែក និងកិច្ចសហការរបស់បុគ្គលិក ជំរុញ  
វប្បធម៌នៃការរៀនសូត្រ និងដឹកនាំស្ថាប័ននេះឱ្យកាន់តែប្រសើរ។ លោក ពិសិដ្ឋ  
ទទួលបានបទពិសោធន៍ ការជ្រើសរើស និងការអភិវឌ្ឍបុគ្គលិក ការវាយតម្លៃ  
ការងារ ការទទួលស្គាល់ស្នូលដៃ និងប្រាក់រង្វាន់ ការរៀបចំផែនការបុគ្គលិក និង  
ទំនាក់ទំនងជាមួយបុគ្គលិក។

លោក ពិសិដ្ឋ ទទួលបានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (MBA)  
ពីសាកលវិទ្យាល័យនីម៉ាន និងសញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារមនុស្ស ពីសាកល  
វិទ្យាល័យ Monash ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់ប្រទេសអូស្ត្រាលី  
(Australia Awards Program)។ លោក ក៏ត្រូវបានទទួលស្គាល់ពីសមាគមកិច្ច  
សហប្រតិបត្តិការ បច្ចេកទេស និងភាពជាដៃគូ "AOTS" (ប្រទេសជប៉ុន) ទៅលើ  
ជំនាញគ្រប់គ្រងធនាគារមនុស្ស និងទំនាក់ទំនងឧស្សាហកម្ម។



**លោក ឡា សាលី**  
នាយកនាយកដ្ឋានប្រតិបត្តិការ

លោក ឡា សាលី បានចូលបម្រើការងារនៅធនាគារនៅខែឧសភា ឆ្នាំ២០០៥ និង  
បានកាន់តំណែងជានាយកដ្ឋានមួយចំនួនរួមមាន មន្ត្រីអភិវឌ្ឍន៍អាជីវកម្មជាន់ខ្ពស់ ប្រធាន  
គ្រប់គ្រងសាខា ប្រធានគ្រប់គ្រងប្រចាំតំបន់ នាយកនាយកដ្ឋានឥណទានបុគ្គល  
នាយកប្រតិបត្តិការស្តីទី និងនាយកនាយកដ្ឋានប្រតិបត្តិការ។

នៅខែសីហា ឆ្នាំ២០១៩ លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានប្រតិបត្តិការ  
របស់ធនាគារ។ ក្នុងតួនាទីនាយកនាយកដ្ឋានប្រតិបត្តិការ លោកមានការ  
ទទួលខុសត្រូវលើនាយកដ្ឋានប្រតិបត្តិការរបស់ធនាគារទាំងមូល ដែលមានមុខ  
ងារ និងភារកិច្ចផ្សេងៗជាច្រើនរួមមាន ប្រតិបត្តិការហិរញ្ញវត្ថុបុគ្គល ប្រតិបត្តិការ  
ពាណិជ្ជកម្ម&សាជីវកម្ម ផែនការនិងការបង្កើតថ្មី ការគ្រប់គ្រងអចលនទ្រព្យ និង  
រដ្ឋបាល។

មុនពេលចូលបម្រើការងារនៅធនាគារ លោកធ្លាប់ជាអ្នកគ្រប់គ្រងក្នុងវិស័យ  
បដិសណ្ឋារកិច្ច និងជាសាស្ត្រាចារ្យថ្នាក់ឧត្តមសិក្សា។

លោកទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាល ពីសាកល  
វិទ្យាល័យ Victoria ប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ AusAID។



**លោក  
MARK ILOTT**  
នាយកនាយកដ្ឋាន  
ឌីជីថល

លោក Mark បានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់តាំងពីឆ្នាំ  
២០២០ ហើយបច្ចុប្បន្នកំពុងកាន់តំណែងជានាយកនាយកដ្ឋានឌីជីថល។ ក្នុងតួនាទី  
នេះ លោកមានភារកិច្ចដឹកនាំការផ្លាស់ប្តូរនិងការធ្វើទំនើបកម្មលើផលិតផលឌីជីថល  
និងប្រព័ន្ធបច្ចេកវិទ្យាស្នូលរបស់ធនាគារ ដោយធានាឱ្យបាននូវទិសដៅស្របគ្នាជាមួយ  
យុទ្ធសាស្ត្រនៃកំណើនអាជីវកម្ម តម្រូវការអតិថិជន និងអនុលោមតាមបទប្បញ្ញត្តិ។

លោកមានបទពិសោធជាង ២៥ ឆ្នាំ ក្នុងវិស័យធនាគារ ទូរគមនាគមន៍ បដិសណ្ឋារកិច្ច  
និងបច្ចេកវិទ្យា។ ចាប់តាំងពីបានចូលរួមការងារនៅធនាគារ លោកបានកាន់តំណែង  
សំខាន់ជាច្រើន រួមមាន ប្រធានផ្នែកស្ថាបត្យកម្មនិងសមាហរណកម្ម ប្រធាន  
ផ្នែកវិស្វកម្មនិងអភិវឌ្ឍន៍ និងប្រធានផ្នែកឌីជីថល មុនពេលត្រូវបានតែងតាំងជា  
សមាជិកគណៈកម្មាធិការប្រតិបត្តិ។ លោកបានដឹកនាំការបង្កើត និងពង្រឹងសមត្ថភាព  
ឌីជីថលរបស់ធនាគារ ព្រមទាំងផ្តួចផ្តើមគម្រោងសំខាន់ៗជាច្រើន រួមមានការដាក់  
ឱ្យដំណើរនូវ JTR Mobile app ថ្មី និងការអភិវឌ្ឍសមត្ថភាពវិស្វកម្មផ្ទៃក្នុង ដើម្បី  
គាំទ្រនូវភាពរីកចម្រើនយូរអង្វែង។

មុនពេលចូលរួមជាមួយធនាគារ លោក Mark បានបង្កើត និងដឹកនាំអាជីវកម្ម  
ផ្នែកបច្ចេកវិទ្យាជាច្រើននៅប្រទេសអូស្ត្រាលី និងទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយ  
ទទួលបានជោគជ័យជាបន្តបន្ទាប់។ បទពិសោធរបស់លោកផ្តោតទៅលើយុទ្ធសាស្ត្រ  
ការអភិវឌ្ឍផលិតផលវិស្វកម្ម និងភាពជាអ្នកដឹកនាំផ្នែកពាណិជ្ជកម្ម ដើម្បីទទួលបាន  
នូវប្រសិទ្ធភាព និងបណ្តុះបណ្តាលក្រុមការងារឱ្យមានសមត្ថភាពខ្ពស់។




**លោក GLENN MILLER**  
នាយកនាយកដ្ឋានព័ត៌មានវិទ្យា

លោក Glenn មានដើមកំណើតមកពីទីក្រុង Melbourne ប្រទេសអូស្ត្រាលី ហើយ  
លោកបានចូលបម្រើការងារនៅធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅខែសីហា ឆ្នាំ២០១៩  
ដោយកាន់តំណែងជានាយកនាយកដ្ឋានព័ត៌មានវិទ្យា។ លោក Glenn ដឹកនាំ  
ក្រុមជំនាញបច្ចេកទេសដែលផ្តោតចម្បងលើអតិថិជន ហើយលោកក៏ទទួលបានបន្ទុក  
លើការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មានរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ទាំងមូលផង  
ដែរ។ ក្រៅពីនេះ លោក Glenn ក៏ជាអនុប្រធាន (Vice Chair) នៃសភាពាណិជ្ជកម្ម  
អូស្ត្រាលីនៅក្នុងប្រទេសកម្ពុជា (AusCham Cambodia)។

លោក Glenn បានបំពេញការងារជាអ្នកបច្ចេកទេសព័ត៌មានវិទ្យាក្នុងវិស័យធនាគារ  
ទូទាត់ប្រាក់ និងវិស័យទូរគមនាគមន៍អស់រយៈពេល ៣០ ឆ្នាំ។ លោក Glenn រស់នៅ  
ក្នុងប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំ ព្រមទាំងបានឆ្លងកាត់បទពិសោធការងារ  
ជាមួយក្រុមហ៊ុនចំនួន ៥ ក្នុងវិស័យធនាគារ សេវាទូទាត់ប្រាក់ និងទូរគមនាគមន៍។

មុនពេលឈានជើងចូលបម្រើការងារនៅប្រទេសកម្ពុជា លោកបានឆ្លងកាត់តំណែង  
ជាច្រើនក្នុងរយៈពេលជាង ២០ឆ្នាំ ជាមួយនិងធនាគារ ANZ នៅប្រទេសអូស្ត្រាលី  
និងនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

# រចនាសម្ព័ន្ធគ្រប់គ្រង



# របាយការណ៍ ហិរញ្ញវត្ថុ

07

# ព័ត៌មានអំពីធនាគារ

|                        |  |
|------------------------|--|
| <b>ធនាគារ</b>          | ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក  |
| ចុះបញ្ជីពាណិជ្ជកម្មលេខ | 00015704   |
| ទីស្នាក់ការចុះបញ្ជី    | អគាររ៉ូយ៉ាល់ វ៉ែល លេខ 10 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា |
| ម្ចាស់ភាគហ៊ុន          | J Trust Co., Ltd.<br>Royal Group Finance Co., Ltd.   |

|                           |                         |  |
|---------------------------|-------------------------|--|
| <b>ក្រុមប្រឹក្សាភិបាល</b> | អ្នកឧកញ៉ា គិត ម៉េង      | ប្រធានក្រុមប្រឹក្សាភិបាល   |
|                           | លោក William Mark Hanna  | អភិបាល   |
|                           | លោក Toru Myochin        | អភិបាល   |
|                           | លោក Ryuichi Atsuta      | អភិបាល   |
|                           | លោក Simon John Perkins  | អភិបាល   |
|                           | លោក Katsuyuki Oda       | អភិបាល   |
|                           | លោក Paul Carey Clements | អភិបាល (ប្តូរតំណែងពីអភិបាលឯករាជ្យទៅអភិបាលនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦) |
|                           | លោក Akihiko Kisaka      | អភិបាល (លាលែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦)                            |
|                           | អ្នកស្រី ហិប សិកា       | អភិបាលឯករាជ្យ  |

|                      |                               |  |
|----------------------|-------------------------------|--|
| <b>អ្នកគ្រប់គ្រង</b> | លោក Toru Myochin              | នាយកប្រតិបត្តិ                                       |
|                      | លោក Akihiko Kisaka            | នាយកប្រតិបត្តិរង (លាលែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦)  |
|                      | លោកស្រី ប៉ុក ភក្តី            | នាយិកានាយកដ្ឋានហិរញ្ញវត្ថុ                           |
|                      | លោកស្រី គក បូរ៉េន             | នាយិកានាយកដ្ឋានកិច្ចការច្បាប់ និងមុខងារប្រតិបត្តិការ |
|                      | លោក ស៊ីសុវត្ថិ វ៉ាក់ដីវ៉ាវឌ្ឍ | នាយកនាយកដ្ឋានធនាគារសម្រាប់បុគ្គល                     |
|                      | លោកស្រី ហង់ដូន ណារីតា         | នាយិកានាយកដ្ឋានធនាគារសាជីវកម្ម                       |
|                      | លោក ស៊ីវ ហ៊ិនពិសិដ្ឋ          | នាយកនាយកដ្ឋានធនធានមនុស្ស                             |
|                      | លោក ខៀវ សុភិណា                | នាយកនាយកដ្ឋានទីផ្សារហិរញ្ញវត្ថុ                      |
|                      | លោក កែវ សុភី                  | នាយកនាយកដ្ឋានធនាគារអាជីវកម្ម                         |
|                      | លោក ឡា សាលី                   | នាយកនាយកដ្ឋានប្រតិបត្តិការ                           |
|                      | លោក Glenn Miller              | នាយកនាយកដ្ឋានព័ត៌មានវិទ្យា                           |
|                      | លោក Mark Illott               | នាយកនាយកដ្ឋានឌីជីថល                                  |
|                      | លោកស្រី Yuko Miyazaki         | នាយិកានាយកដ្ឋានគ្រប់គ្រងហានិភ័យ                      |

|              |                   |
|--------------|-------------------|
| <b>សវនករ</b> | KPMG Cambodia Ltd |
|--------------|-------------------|

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល ហៅកាត់ថា (“ក្រុមប្រឹក្សាភិបាល” ឬ “អភិបាល”) សូមដាក់ជូននូវរបាយការណ៍របស់ខ្លួន ព្រមជាមួយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ហៅកាត់ថា “ធនាគារ”) សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

## សកម្មភាពចម្បង

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើសកម្មភាពអាជីវកម្មធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពុំមានបម្រែបម្រួលជាសារវន្តទៅលើសកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ នៅក្នុងអំឡុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះមានដូចខាងក្រោម៖

|                                      | 2025           | 2024           | 2025             | 2024             |
|--------------------------------------|----------------|----------------|------------------|------------------|
|                                      | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល          | ពាន់រៀល          |
|                                      |                |                | (កំណត់សម្គាល់ ៦) | (កំណត់សម្គាល់ ៦) |
| ប្រាក់ចំណេញមុនពន្ធដារ                | 12,689,273     | 17,029,536     | 50,896,675       | 69,327,241       |
| ចំណាយពន្ធលើប្រាក់ចំណេញ               | (2,221,160)    | (2,066,271)    | (8,909,073)      | (8,411,789)      |
| ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ | 10,468,113     | 14,963,265     | 41,987,602       | 60,915,452       |

## ភាគលាភ

មិនមានការបែងចែកភាគលាភត្រូវបានប្រកាស ឬបង់ហើយអភិបាលពុំបានផ្តល់អនុសាសន៍ឱ្យធ្វើការបែងចែកភាគលាភណាមួយ សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះឡើយ។

## ដើមទុន

ពុំមានការប្រែប្រួលនៃដើមទុនដែលបានចុះបញ្ជី និងបានបោះផ្សាយសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

## ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

## ការខាតបង់ឥណទាន និងបុរេប្រទាន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្រប ដើម្បីធានាដល់ការអះអាងថា នីតិវិធីពាក់ព័ន្ធនឹងការលុបចេញពីបញ្ជីនូវឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យ និងបុរេប្រទាន ត្រូវបានយកមកអនុវត្ត ហើយជឿជាក់ថាវាជាឥណទាន និងបុរេប្រទានអាក្រក់ ត្រូវបានលុបចេញពីបញ្ជី និងបានធ្វើសំវិធានធនគ្រប់គ្រាន់ចំពោះការខាតបង់ឥណទាន និងបុរេប្រទាន។

នាការបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលធ្វើឱ្យមានការលុបចោលឥណទាន និងបុរេប្រទានអាក្រក់ ព្រមទាំងសំវិធានធនលើការខាតបង់ឥណទាន និងបុរេប្រទាន ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលមានភាពខ្វះខាតជាសារវន្តនោះទេ។

## ទ្រព្យសកម្ម

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការសមស្រប ដើម្បីឈានដល់ការអះអាងថា បណ្ដាទ្រព្យសកម្មក្រៅពីឥណទាន និងបុរេប្រទានដែលទំនងជាមិនអាចទទួលស្គាល់ក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដូចដែលបានកត់ត្រាក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ត្រូវបានកាត់បន្ថយតម្លៃនៅត្រឹមតម្លៃដែលគេរំពឹងទុកថា អាចទទួលយកបាន។

នាកាលបរិច្ឆេទនៃរបាយកាណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលអាចបណ្ដាលឱ្យការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

## វិធីសាស្ត្រកំណត់តម្លៃ

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់វិធីសាស្ត្រវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

## បំណុលយថាភាព និងបំណុលផ្សេងៗទៀត

នាកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- (ខ) បំណុលយថាភាពណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារនោះទេ។

តាមមតិរបស់អភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ធនាគារដែលត្រូវបានទាមទារឱ្យសងក្នុងអំឡុងការិយបរិច្ឆេទ 12ខែ នេះ បន្ទាប់ពីចុងការិយបរិច្ឆេទ ថាអាចនឹងមាន ឬអាចមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលនោះដល់កាលកំណត់សងឡើយ។

## ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីហេតុការណ៍ណាមួយ ដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្ដាលឱ្យមានតួលេខនៃចំនួនណាមួយ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ថាមានភាពមិនត្រឹមត្រូវនោះទេ។

## សមាសធាតុជាសារវន្ត និងមិនប្រក្រតី

គណៈគ្រប់គ្រងយល់ឃើញថា លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមាន ផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ។

ពុំមានសកម្មភាពប្រតិបត្តិការ ព្រឹត្តិការណ៍ ឬធាតុណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍ត្រូវបានរៀបចំឡើងនោះទេ។

## ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍

គិតត្រឹមថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុនេះ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយ កើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃការាយការណ៍ ដែលតម្រូវឱ្យមានការកែតម្រូវ ឬលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

## ក្រុមប្រឹក្សាភិបាល

អភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

| អ្នកឧកញ៉ា គិត ម៉េង      | ប្រធានក្រុមប្រឹក្សាភិបាល   |
|-------------------------|--|
| លោក William Mark Hanna  | អភិបាល   |
| លោក Toru Myochin        | អភិបាល   |
| លោក Ryuichi Atsuta      | អភិបាល   |
| លោក Simon John Perkins  | អភិបាល   |
| លោក Paul Carey Clements | អភិបាល (ប្តូរតំណែងពីអភិបាលឯករាជ្យទៅអភិបាលនៅថ្ងៃទី8 ខែមករា ឆ្នាំ2026) |
| លោក Akihiko Kisaka      | អភិបាល (លាលែងនៅថ្ងៃទី20 ខែមករា ឆ្នាំ2026)                            |
| អ្នកស្រី ហិប សិកា       | អភិបាលឯករាជ្យ  |

## ភាគកម្មរបស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ ពុំមានអភិបាលណាមួយកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោលក្រៅពីអ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាភិបាលមានកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនដោយផ្ទាល់ផងនិងដោយប្រយោលផង តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ហ្វាយណិន។

## អត្ថប្រយោជន៍របស់អភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានកិច្ចព្រមព្រៀងណាមួយដែលធនាគារជាតាគីម្លាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះបានផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាភិបាលរបស់ធនាគារ ឱ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬបំណុលបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃទៀត។

នៅក្នុងអំឡុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានអភិបាលរបស់ធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ ( ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងបរិលាភសរុបដែលបានទទួល ឬដល់កាលកំណត់ដែលនឹងត្រូវទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬដោយសាជីវកម្មពាក់ព័ន្ធណាមួយ ជាមួយនឹងក្រុមហ៊ុនណាមួយ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិកនៃក្រុមហ៊ុននោះ ឬក៏ធ្វើឡើងជាមួយធនាគារណាមួយ ដែលអភិបាលនោះមានភាគកម្មផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ លើកលែងតែអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

## ការទទួលខុសត្រូវរបស់អភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ ដូចបានបង្ហាញនៅទំព័រទី66 ដល់ទី144 បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”)។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (i) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ii) អនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”) ឬប្រសិនបើមានការផ្លាស់ប្តូរពីនេះ គឺត្រូវតែបង្ហាញ ពន្យល់ និងកំណត់បរិមាណឱ្យបានច្បាស់លាស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ
- (iii) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- (iv) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង

(v) ត្រួតពិនិត្យ និងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ធនាគារអាងថា អ្នកគ្រប់គ្រងបានអនុវត្តនូវវិធានការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

### ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយនិងកំណត់សម្គាល់នានា ថាបានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”)។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល

  
William Mark Hanna  
អភិបាល

  
Toru Myochin  
អភិបាល និងនាយកប្រតិបត្តិ



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

# របាយការណ៍របស់សវនករឯករាជ្យ ជូនចំពោះភាគទុនិករបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

ក្រុមហ៊ុន ខេតិអិមជី ខេមបូឌា លីមីតធីត (KPMG Cambodia Ltd)  
អគារ ជីអាយអេ (GIA Tower), ផ្លូវសុភមង្គល, ភូមិ១៤, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា  
+855 (17) 666 537 / +855 (81) 533 999 | kpmg.com.kh



### មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក (ហៅកាត់ថា “ធនាគារ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលរួមមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដូចបានបង្ហាញនៅទំព័រទី៦៦ ដល់ទី១៤៤ (ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ”)។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវលើរាល់ទិដ្ឋភាពជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ទ.ហ.អ.ក”)។

### មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានភាពឯករាជ្យពីធនាគារ ដោយស្របទៅតាមលក្ខខណ្ឌតម្រូវនៃក្រមសីលធម៌វិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលពាក់ព័ន្ធនឹងសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗទៀតស្របតាមលក្ខខណ្ឌតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបាន មានលក្ខណៈគ្រប់គ្រាន់ និងសមស្រប សម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

### បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេង ដែលបានបញ្ចេញមតិសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុទាំងនោះថាមានភាពត្រឹមត្រូវ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

### ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗទាំងនេះ រួមមានព័ត៌មានដែលមាននៅក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ដែលបានបង្ហាញនៅទំព័រទី ៥៩ ដល់ទី ៦២ និងរបាយការណ៍ប្រចាំឆ្នាំ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មានផ្សេងៗនេះទេ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវបានព័ត៌មានផ្សេងៗ ហើយពិចារណាថាតើព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្តដែរ ឬទេ។

ប្រសិនបើផ្អែកទៅលើការអានព័ត៌មានផ្សេងៗអាចឱ្យយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ។

**ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈគ្រប់គ្រង និងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច**

គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាម ស.រ.ទ.អ.ហ.ក ហើយទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់ ផុតពីការបង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាព នៃគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀត ក្រៅពីធ្វើបែបនេះ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ។

**ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ**

គោលដៅរបស់យើងខ្ញុំ គឺទទួលបាននូវអំណះអំណាងសមហេតុផលចារបាយការណ៍ហិរញ្ញវត្ថុទាំងមូល មិនមានការ បង្ហាញខុសជាសារវន្តដោយសារតែ ការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករ ដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជា អំណះអំណាងមួយដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលវេលានៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃ កម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការបង្ហាញខុស អាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាមានលក្ខណៈសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងដោយឡែក ឬក៏រួមបញ្ចូលគ្នាអាចត្រូវបានរំពឹងទុកយ៉ាងសម ហេតុផលថា នឹងជះឥទ្ធិពលដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមធ្យមធម៌ក្នុងអំឡុងពេលធ្វើសវនកម្ម។ យើងខ្ញុំក៏៖

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និង ទទួលខុសត្រូវលើការតាក់តែង និងអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈ គ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ជាក់ត្រឹមត្រូវនៃសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យនៃការរកមិនឃើញនូវការបង្ហាញខុសជា សារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសដែលបណ្តាលមកពីកំហុសឆ្គង ដោយសារតែការក្លែងបន្លំអាច ទាក់ទងនឹងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ធ្វើការស្វែងយល់អំពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ក្នុងគោលបំណងដើម្បីតាក់តែងនូវនីតិវិធីសវនកម្មដែលសមស្រប ទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ជាក់ត្រឹមត្រូវលើប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- ធ្វើការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានអនុវត្ត និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធនានា ដែលបានធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើការសន្និដ្ឋានលើ ភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់គណៈគ្រប់គ្រង ហើយដោយផ្អែកទៅលើភស្តុតាង សវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋានថាភាពមិនប្រាកដប្រជាជាសារវន្តបានកើតមានឡើង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចបង្កឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្មដៃ ឬទេ។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថា មានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវទាញចំណាប់អារម្មណ៍ នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លើការ លាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវ ផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌ នាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម។
- ធ្វើការវាយតម្លៃលើការបង្ហាញ ទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ដោយរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃ ថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។

យើងខ្ញុំ ផ្តល់ព័ត៌មាន ក្នុងចំណោមបញ្ហាផ្សេងៗ ជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្ត ដោយរួមបញ្ចូលទាំងចំណុចខ្លះខាតជាសារវន្ត ក្នុងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញ ក្នុងអំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន ខេតិអឹមជឺ ខេមបូឌា



តាំង យុកហុង  
Partner  
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

## នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

|  | កំណត់សម្គាល់ | ថ្ងៃទី៣១ ខែធ្នូ      |                      | ថ្ងៃទី៣១ ខែធ្នូ          |                          |
|--|--------------|----------------------|----------------------|--------------------------|--------------------------|
|  |              | ឆ្នាំ២០២៥            | ឆ្នាំ២០២៤            | ឆ្នាំ២០២៥                | ឆ្នាំ២០២៤                |
|  |              | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ពាន់រៀល (កំណត់សម្គាល់ ៦) | ពាន់រៀល (កំណត់សម្គាល់ ៦) |
| <b>ទ្រព្យសកម្ម</b>                                   |              |                      |                      |                          |                          |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                        | 7            | 397,979,398          | 318,502,624          | 1,597,091,324            | 1,281,973,062            |
| ប្រាក់បញ្ញើនៅធនាគារនានា                              | 8            | 40,645,707           | 112,372,367          | 163,111,222              | 452,298,777              |
| ប្រាក់តម្កល់តាមច្បាប់                                | 9            | 79,833,733           | 74,181,963           | 320,372,771              | 298,582,401              |
| ឥណទាន និងបុរេប្រទាន                                  |              |                      |                      |                          |                          |
| ផ្តល់ដល់អតិថិជន - សុទ្ធ                              | 10           | 948,533,725          | 1,009,128,082        | 3,806,465,838            | 4,061,740,530            |
| ការវិនិយោគមូលបត្រ                                    | 11           | 9,814,681            | -                    | 39,386,315               | -                        |
| ទ្រព្យសកម្មផ្សេងៗ                                    | 12           | 12,619,510           | 11,449,431           | 50,642,094               | 46,083,960               |
| ទ្រព្យសកម្មអរូបី                                     | 13           | 6,321,469            | 8,262,729            | 25,368,055               | 33,257,484               |
| ទ្រព្យ និងបរិក្ខារ                                   | 14           | 3,174,628            | 4,070,082            | 12,739,782               | 16,382,080               |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម                          | 15           | 7,062,389            | 8,576,087            | 28,341,367               | 34,518,750               |
| ឥណទានពន្ធលើប្រាក់ចំណេញ                               | 22(ខ)        | 489,956              | 243,545              | 1,966,193                | 980,269                  |
| <b>ទ្រព្យសកម្មសរុប</b>                               |              | <b>1,506,475,196</b> | <b>1,546,786,910</b> | <b>6,045,484,961</b>     | <b>6,225,817,313</b>     |
| <b>បំណុល និងមូលនិធិម្ចាស់ភាគហ៊ុន</b>                 |              |                      |                      |                          |                          |
| <b>បំណុល</b>   |              |                      |                      |                          |                          |
| ប្រាក់បញ្ញើរបស់អតិថិជន                               | 16           | 947,228,669          | 988,050,083          | 3,801,228,648            | 3,976,901,584            |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | 17           | 257,720,758          | 266,778,270          | 1,034,233,402            | 1,073,782,537            |
| ប្រាក់កម្ចី  | 18           | 128,126              | 155,689              | 514,170                  | 626,648                  |
| បំណុលភតិសន្យា  | 19           | 8,062,625            | 9,446,651            | 32,355,314               | 38,022,770               |
| បំណុលផ្សេងៗ  | 20           | 2,765,433            | 3,785,425            | 11,097,682               | 15,236,337               |
| សំវិធានធនលើអត្ថប្រយោជន៍និយោជិត                       | 21           | 175,441              | 218,772              | 704,045                  | 880,557                  |
| បំណុលពន្ធពន្យារ - សុទ្ធ                              | 22(ក)        | 4,593,401            | 2,905,524            | 18,433,318               | 11,694,734               |
| សំវិធានធនលើកិច្ចសន្យា ក្រៅតារាងតុល្យការ              | 33           | 84,211               | 198,077              | 337,939                  | 797,260                  |
| <b>បំណុលសរុប</b>                                     |              | <b>1,220,758,664</b> | <b>1,271,538,491</b> | <b>4,898,904,518</b>     | <b>5,117,942,427</b>     |
| <b>មូលនិធិម្ចាស់ភាគហ៊ុន</b>                          |              |                      |                      |                          |                          |
| ដើមទុន   | 23           | 75,000,000           | 75,000,000           | 300,000,000              | 300,000,000              |
| ទុនបម្រុងទុកទៅ                                       | 24           | 103,000,000          | 103,000,000          | 415,688,000              | 415,688,000              |
| ទុនបម្រុងតាមបទប្បញ្ញត្តិ                             | 25           | 56,569,609           | 64,150,085           | 231,108,604              | 261,513,893              |
| ប្រាក់ចំណេញរក្សាទុក                                  |              | 51,146,923           | 33,098,334           | 204,848,151              | 132,455,260              |
| ទុនបម្រុងពីការប្តូររូបិយប័ណ្ណ                        |              | -                    | -                    | (5,064,312)              | (1,782,267)              |
| <b>មូលនិធិម្ចាស់ភាគហ៊ុនសរុប</b>                      |              | <b>285,716,532</b>   | <b>275,248,419</b>   | <b>1,146,580,443</b>     | <b>1,107,874,886</b>     |
| <b>បំណុល និងមូលនិធិម្ចាស់ភាគហ៊ុនសរុប</b>             |              | <b>1,506,475,196</b> | <b>1,546,786,910</b> | <b>6,045,484,961</b>     | <b>6,225,817,313</b>     |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

## សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

|  | កំណត់សម្គាល់ | 2025                |                     | 2024                     |                          |
|--|--------------|---------------------|---------------------|--------------------------|--------------------------|
|  |              | ដុល្លារអាមេរិក      | ដុល្លារអាមេរិក      | ពាន់រៀល (កំណត់សម្គាល់ ៦) | ពាន់រៀល (កំណត់សម្គាល់ ៦) |
| <b>ចំណូលពីប្រតិបត្តិការ</b>                  |              |                     |                     |                          |                          |
| ចំណូលការប្រាក់                               | 26           | 98,299,922          | 99,135,659          | 394,280,987              | 403,581,268              |
| ចំណាយការប្រាក់                               | 27           | (49,348,184)        | (51,685,789)        | (197,935,566)            | (210,412,847)            |
| <b>ចំណូលការប្រាក់សុទ្ធ</b>                   |              | <b>48,951,738</b>   | <b>47,449,870</b>   | <b>196,345,421</b>       | <b>193,168,421</b>       |
| ចំណូលកម្រៃ រឿងសាស្ត្រ និងចំណូលផ្សេងៗ         | 28           | 6,431,334           | 5,314,666           | 25,796,081               | 21,636,005               |
| <b>ចំណេញពីប្រតិបត្តិការសរុប</b>              |              | <b>55,383,072</b>   | <b>52,764,536</b>   | <b>222,141,502</b>       | <b>214,804,426</b>       |
| ចំណាយលើបុគ្គលិក                              | 29           | (19,554,664)        | (19,482,785)        | (78,433,757)             | (79,314,418)             |
| រំលស់  | 30           | (5,906,013)         | (6,567,743)         | (23,689,018)             | (26,737,282)             |
| ចំណាយទូទៅ និងរដ្ឋបាល                         | 31           | (9,983,107)         | (8,818,711)         | (40,042,242)             | (35,900,972)             |
| <b>ចំណាយលើប្រតិបត្តិការសរុប</b>              |              | <b>(35,443,784)</b> | <b>(34,869,239)</b> | <b>(142,165,017)</b>     | <b>(141,952,672)</b>     |
| <b>ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ</b>   |              | <b>19,939,288</b>   | <b>17,895,297</b>   | <b>79,976,485</b>        | <b>72,851,754</b>        |
| ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ   | 32           | (7,250,015)         | (865,761)           | (29,079,810)             | (3,524,513)              |
| <b>ប្រាក់ចំណេញមុនពន្ធលើប្រាក់ចំណូល</b>       |              | <b>12,689,273</b>   | <b>17,029,536</b>   | <b>50,896,675</b>        | <b>69,327,241</b>        |
| ចំណាយពន្ធលើប្រាក់ចំណេញ                       | 22(គ)        | (2,221,160)         | (2,066,271)         | (8,909,073)              | (8,411,789)              |
| <b>ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ</b>  |              | <b>10,468,113</b>   | <b>14,963,265</b>   | <b>41,987,602</b>        | <b>60,915,452</b>        |
| <b>ខាតលម្អិតផ្សេងៗ</b>                       |              |                     |                     |                          |                          |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                   |              | -                   | -                   | (3,282,045)              | (16,305,420)             |
| <b>លទ្ធផលលម្អិតសរុប សម្រាប់ការិយបរិច្ឆេទ</b> |              | <b>10,468,113</b>   | <b>14,963,265</b>   | <b>38,705,557</b>        | <b>44,610,032</b>        |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

## សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

|   | ដើមទុន         |                             | ទុនបម្រុងទូទៅ  |                             | ទុនបម្រុងតាមបទប្បញ្ញត្តិ |                             | ប្រាក់ចំណេញរក្សាទុក |                             | ទុនបម្រុងពីការប្តូររូបិយប័ណ្ណ |                             | សរុប           |                             |
|---|----------------|-----------------------------|----------------|-----------------------------|--------------------------|-----------------------------|---------------------|-----------------------------|-------------------------------|-----------------------------|----------------|-----------------------------|
|   | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ដុល្លារអាមេរិក           | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ដុល្លារអាមេរិក      | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ដុល្លារអាមេរិក                | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>2025</b>   |                |                             |                |                             |                          |                             |                     |                             |                               |                             |                |                             |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥  | 75,000,000     | 300,000,000                 | 103,000,000    | 415,688,000                 | 64,150,085               | 261,513,893                 | 33,098,334          | 132,455,260                 | -                             | (1,782,267)                 | 275,248,419    | 1,107,874,886               |
| <b>ប្រតិបត្តិការដែលបាន<br/>ទទួលស្គាល់ដោយផ្ទាល់<br/>នៅក្នុងមូលធន</b> |                |                             |                |                             |                          |                             |                     |                             |                               |                             |                |                             |
| ការផ្ទេរពីទុនបម្រុងបទប្បញ្ញត្តិ<br>ទៅប្រាក់ចំណេញរក្សាទុក            | -              | -                           | -              | -                           | (7,580,476)              | (30,405,289)                | 7,580,476           | 30,405,289                  | -                             | -                           | -              | -                           |
| <b>លទ្ធផលលម្អិត</b>   |                |                             |                |                             |                          |                             |                     |                             |                               |                             |                |                             |
| ចំណេញសុទ្ធសម្រាប់<br>ការិយបរិច្ឆេទ                                  | -              | -                           | -              | -                           | -                        | -                           | 10,468,113          | 41,987,602                  | -                             | -                           | 10,468,113     | 41,987,602                  |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | -                           | -              | -                           | -                        | -                           | -                   | -                           | -                             | (3,282,045)                 | -              | (3,282,045)                 |
| លទ្ធផលលម្អិតសរុប  | -              | -                           | -              | -                           | -                        | -                           | 10,468,113          | 41,987,602                  | -                             | (3,282,045)                 | 10,468,113     | 38,705,557                  |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥   | 75,000,000     | 300,000,000                 | 103,000,000    | 415,688,000                 | 56,569,609               | 231,108,604                 | 51,146,923          | 204,848,151                 | -                             | (5,064,312)                 | 285,716,532    | 1,146,580,443               |
| <b>2024</b>   |                |                             |                |                             |                          |                             |                     |                             |                               |                             |                |                             |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤  | 75,000,000     | 300,000,000                 | 101,000,000    | 407,546,000                 | 22,239,962               | 90,897,782                  | 62,045,192          | 250,297,919                 | -                             | 14,523,153                  | 260,285,154    | 1,063,264,854               |
| <b>ប្រតិបត្តិការដែលបាន<br/>ទទួលស្គាល់ដោយផ្ទាល់<br/>នៅក្នុងមូលធន</b> |                |                             |                |                             |                          |                             |                     |                             |                               |                             |                |                             |
| ការផ្ទេរពីប្រាក់ចំណេញរក្សាទុក<br>ទៅទុនបម្រុងតាមបទប្បញ្ញត្តិ         | -              | -                           | -              | -                           | 41,910,123               | 170,616,111                 | (41,910,123)        | (170,616,111)               | -                             | -                           | -              | -                           |
| ការផ្ទេរពីប្រាក់ចំណេញរក្សាទុក<br>ទៅទុនបម្រុងទូទៅ                    | -              | -                           | 2,000,000      | 8,142,000                   | -                        | -                           | (2,000,000)         | (8,142,000)                 | -                             | -                           | -              | -                           |
| <b>លទ្ធផលលម្អិត</b>   |                |                             |                |                             |                          |                             |                     |                             |                               |                             |                |                             |
| ចំណេញសុទ្ធសម្រាប់<br>ការិយបរិច្ឆេទ                                  | -              | -                           | -              | -                           | -                        | -                           | 14,963,265          | 60,915,452                  | -                             | -                           | 14,963,265     | 60,915,452                  |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | -                           | -              | -                           | -                        | -                           | -                   | -                           | -                             | (16,305,420)                | -              | (16,305,420)                |
| លទ្ធផលលម្អិតសរុប  | -              | -                           | -              | -                           | -                        | -                           | 14,963,265          | 60,915,452                  | -                             | (16,305,420)                | 14,963,265     | 44,610,032                  |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤   | 75,000,000     | 300,000,000                 | 103,000,000    | 415,688,000                 | 64,150,085               | 261,513,893                 | 33,098,334          | 132,455,260                 | -                             | (1,782,267)                 | 275,248,419    | 1,107,874,886               |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

|   | 2025         |                | 2024           |                          |
|---|--------------|----------------|----------------|--------------------------|
|   | កំណត់សម្គាល់ | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល (កំណត់សម្គាល់ ៦) |
| <b>លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>                                      |              |                |                |                          |
| ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ  |              | 10,468,113     | 14,963,265     | 41,987,602               |
| <b>និយ័តភាពលើ៖</b>  |              |                |                |                          |
| រំលស់   | 30           | 5,906,013      | 6,567,743      | 23,689,018               |
| ចំណូលការប្រាក់  | 26           | (98,299,922)   | (99,135,659)   | (394,280,987)            |
| ចំណាយការប្រាក់  | 27           | 49,348,184     | 51,685,789     | 197,935,566              |
| ចំណាយពន្ធលើប្រាក់ចំណេញ  | 22(គ)        | 2,221,160      | 2,066,271      | 8,909,073                |
| ខាតលើការលុបចោលទ្រព្យសកម្មអរូបី (ចំណេញ)/ខាតលើការលុបចោល និងការលក់ទ្រព្យ និងបរិក្ខារ |              | -              | 72,382         | -                        |
| ការខាតបង់លើឱនភាពនៃតម្លៃលើទ្រព្យ និងបរិក្ខារ                                       | 14           | 679,153        | -              | 2,724,083                |
| ខាតលើការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់                                       |              | 5,315          | -              | 21,318                   |
| ការខាតបង់លើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ  | 32           | 7,254,490      | 865,761        | 29,097,759               |
| ខាតប្រតិបត្តិការមុនបម្រែបម្រួលទុនបង្វិល   |              | (22,431,285)   | (22,912,894)   | (89,971,884)             |

# របាយការណ៍លំហូរទឹកប្រាក់ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

|  | 2025         |                    | 2024                |                          |
|--|--------------|--------------------|---------------------|--------------------------|
|  | កំណត់សម្គាល់ | ដុល្លារអាមេរិក     | ដុល្លារអាមេរិក      | ពាន់រៀល (កំណត់សម្គាល់ ៦) |
| <b>បម្រែបម្រួលទុនបង្វិលសុទ្ធ</b>                                 |              |                    |                     |                          |
| <b>បម្រែបម្រួលក្នុង៖</b>   |              |                    |                     |                          |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន                               |              | 52,164,638         | (25,363,347)        | 209,232,363              |
| ប្រាក់តម្កល់តាមច្បាប់  |              | (5,651,770)        | (3,068,745)         | (22,669,249)             |
| ទ្រព្យសកម្មផ្សេងៗ  |              | (1,170,079)        | 419,163             | (4,693,187)              |
| ប្រាក់បញ្ញើរបស់អតិថិជន ធនាគារនានា និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ |              | (49,878,926)       | 127,362,160         | (200,064,372)            |
| បំណុលផ្សេងៗ  |              | (1,063,323)        | 287,212             | (4,264,989)              |
| សាច់ប្រាក់ (ប្រើប្រាស់ក្នុង)/ ទទួលបានពីប្រតិបត្តិការ             |              | (28,030,745)       | 76,723,549          | (112,431,318)            |
| ការប្រាក់បានទទួល   |              | 98,785,558         | 100,290,776         | 396,228,873              |
| ការប្រាក់បានបង់  |              | (49,348,184)       | (51,685,789)        | (197,935,566)            |
| ពន្ធលើប្រាក់ចំណេញបានបង់  | 22 (ខ)       | (779,694)          | (1,018,188)         | (3,127,353)              |
| <b>សាច់ប្រាក់សុទ្ធបានពីសកម្មភាពប្រតិបត្តិការ</b>                 |              | <u>20,626,935</u>  | <u>124,310,348</u>  | <u>82,734,636</u>        |
| <b>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</b>                           |              |                    |                     |                          |
| ប្រាក់បញ្ញើនៅធនាគារនានា  |              | 72,420,759         | (63,802,233)        | 290,479,664              |
| ការទិញមូលបត្រវិនិយោគ   | 11           | (9,972,575)        | -                   | (40,000,000)             |
| ការទិញទ្រព្យសកម្មអរូបី   | 13           | (202,919)          | (321,270)           | (813,908)                |
| ការទិញទ្រព្យសកម្ម និងបរិក្ខារ                                    | 14           | (1,762,367)        | (244,825)           | (7,068,854)              |
| សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ                      |              | 20,870             | -                   | 83,710                   |
| <b>សាច់ប្រាក់សុទ្ធបានពី/ (ប្រើក្នុង) សកម្មភាពវិនិយោគ</b>         |              | <u>60,503,768</u>  | <u>(64,368,328)</u> | <u>242,680,612</u>       |
| <b>លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>                      |              |                    |                     |                          |
| ការទូទាត់បំណុលគតិសន្យា   | 19           | (1,660,573)        | (1,578,851)         | (6,660,558)              |
| ការទូទាត់ប្រាក់កម្ចី   | 18           | (27,563)           | (26,927)            | (110,555)                |
| សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពហិរញ្ញប្បទាន               |              | (1,688,136)        | (1,605,778)         | (6,771,113)              |
| ការកើនឡើងសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ                      |              | 79,442,567         | 58,336,242          | 318,644,135              |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ                  |              | 318,710,181        | 260,373,939         | 1,282,808,479            |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                       |              | -                  | -                   | (3,665,636)              |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ</b>           | 7            | <u>398,152,748</u> | <u>318,710,181</u>  | <u>1,597,786,978</u>     |

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

## សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

### 1. ព័ត៌មានធនាគារ

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ហៅកាត់ថា “ធនាគារ”) មានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារបានបង្កើតឡើងជាដំបូងដោយភាគហ៊ុន រួមគ្នារវាង Australia and New Zealand Banking Group Limited (“ANZ”) ដែលជាក្រុមហ៊ុនសាធារណៈចុះបញ្ជីនៅក្នុងប្រទេសអូស្ត្រាលី តាមរយៈ ក្រុមហ៊ុនដែលបានកាន់កាប់ទាំងស្រុង របស់ ខ្លួនគឺ ANZ Funds Pty Ltd. ដោយកាន់កាប់ភាគហ៊ុនចំនួន 55% នៅក្នុងក្រុមហ៊ុនរួមទុន ចំណែកឯ ភាគហ៊ុនចំនួន 45% ទៀត ត្រូវបានកាន់កាប់ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្វាយណិន ដែលជាក្រុមហ៊ុនកាន់កាប់ដោយផ្ទាល់ ពីសំណាក់ម្ចាស់ហ៊ុន មួយរូបដែលមានសញ្ជាតិខ្មែរ ហើយបច្ចុប្បន្ន ក៏មានតួនាទីជាអភិបាលនៅក្នុងធនាគារនេះផងដែរ។

ក្នុងខែសីហា ឆ្នាំ២០១៩ ប្រតិបត្តិការលក់ និងទិញភាគហ៊ុនរបស់ធនាគារ រួមបញ្ចូលទាំងការផ្ទេរសិទ្ធិគ្រប់គ្រងរវាង ANZ Funds Pty Ltd. និងក្រុមហ៊ុន J Trust Co., Ltd. (“JT”) ត្រូវបានបញ្ចប់ ហើយក្រុមហ៊ុន JT បានក្លាយជាក្រុមហ៊ុនមេ របស់ធនាគារ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ធនាគារក៏ បានផ្លាស់ប្តូរឈ្មោះជាផ្លូវការរបស់ខ្លួនពី ធនាគារ អេ អិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា) មកជា ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ ធនាគារបានកែប្រែអនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុនរបស់ខ្លួនម្តងទៀត ហើយបានប្តូរឈ្មោះពី “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់” មកជា “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក” ដោយមានការអនុម័តដោយធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ និងការយល់ព្រមពី ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់នូវសេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារគឺស្ថិតនៅអគារ រ៉ូយ៉ាល់ វេលដ លេខ១០ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារមានប្រតិបត្តិការអាជីវកម្មនៅកណ្តាលទីក្រុងភ្នំពេញ និងខេត្តចំនួន ៤ ដែលមានបណ្តាញសាខាចំនួន 17។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារមាននិយោជិតចំនួន 622 នាក់ (ឆ្នាំ២០២៤៖ 628 នាក់)។

### 2. មូលដ្ឋានគ្រឹះគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”)។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យជាសារវន្តរបស់ធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 37។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

### 3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រាលំហូរគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណ មុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពី សារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ធនាគារ។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ តួលេខទាំងអស់ត្រូវបានបង្កត់ឱ្យ គៀកបំផុតទៅនឹងប្រាក់ដុល្លារអាមេរិក ឬពាន់រៀល លុះត្រាតែមានការបង្ហាញផ្សេងពីនោះ។

### 4. ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើសាច់ប្រាក់ងាយស្រួល។ ព័ត៌មានអំពីទ្រព្យសកម្មនិងបំណុល រយៈពេលខ្លី និង រយៈពេលវែងត្រូវបានលាតត្រដាងនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យសកម្ម និងបំណុល ដែលលើសពី 12ខែ គឺត្រូវបានចាត់ទុកជា ទ្រព្យសកម្មរយៈពេលវែង និងបំណុលរយៈពេលវែង នៅក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

### 5. ការវិនិច្ឆ័យ និងការប៉ាន់ស្មាន

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមាន ផលប៉ះពាល់ដល់ការអនុវត្តនូវ គោលនយោបាយគណនេយ្យរបស់ធនាគារ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាច ខុសពីការប៉ាន់ស្មានទាំងនេះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនវិស័យ។

### ក. ការវិនិច្ឆ័យ

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្តលើចំនួនទឹកប្រាក់ ដែលបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- កំណត់សម្គាល់ 37គ (ii) ៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យសកម្មទាំងនោះត្រូវបានកាន់កាប់ និងវាយតម្លៃ ថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”) លើចំនួនប្រាក់ដើមដែលនៅសល់។
- កំណត់សម្គាល់ 37គ (vii) ៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រដែលបញ្ចូលព័ត៌មានការប្រមើលមើលអនាគតទៅក្នុងការវាស់វែងលើការវិនិច្ឆ័យ លើ ការខាតបង់ឥណទាន (“ECL”) និងការជ្រើសរើស និងការអនុម័តលើម៉ូដែល ដែលប្រើដើម្បីវាស់វែងលើការវិនិច្ឆ័យលើការខាតបង់ឥណទាន។

### ខ. ការសន្មត និងការប៉ាន់ស្មានលើភាពមិនច្បាស់លាស់

ព័ត៌មានអំពីការសន្មត និងការប៉ាន់ស្មានលើភាពមិនច្បាស់លាស់ ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឱ្យមាននិយ័តភាពលើតម្លៃយោងនៃ ទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ ដូចខាងក្រោម៖

- កំណត់សម្គាល់ 37គ (vi) ៖ ការវាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែល អាចអង្កេតបាន។
- កំណត់សម្គាល់ 37គ(vii) ៖ ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែង រួមទាំងការបញ្ចូល ព័ត៌មាននៃការប្រមើលមើលនាពេលអនាគត។
- កំណត់សម្គាល់ 37គ(vii) ៖ ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាច ប្រមូលមកវិញបាន។

### 6. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលត្រូវជារូបិយប័ណ្ណមុខងាររបស់ធនាគារ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល បានបំពេញតាមលក្ខខណ្ឌតម្រូវនៃការបង្ហាញព័ត៌មានដោយអនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ហើយការប្តូររូបិយប័ណ្ណ នេះធ្វើឡើងដោយអនុលោមតាម ស.គ.អ.ក 21 - ឥទ្ធិពលនៃការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណរទេស។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រាសាកលបរិច្ឆេទរាយការណ៍។ ដើមទុន និងគណនីមូលធនផ្សេងៗត្រូវបានប្តូរតាមអត្រាប្រវត្តិសាស្ត្រ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ នឹងរបាយការណ៍លំហូរទឹកប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាប្តូរ ទៅក្នុងការិយបរិច្ឆេទ ដែលអត្រានេះត្រូវបានចាត់ទុកថាមានកម្រិតប្រហាក់ប្រហែលទៅនឹងអត្រាប្តូររូបិយប័ណ្ណ នាថ្ងៃប្រតិបត្តិការ ដោយសារតែ អត្រាប្តូររូបិយប័ណ្ណមិនមានការប្រែប្រួលជាសារវន្តនៅក្នុងការិយបរិច្ឆេទ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “លម្អៀងពីការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានប្រើប្រាស់អត្រាប្តូរប្រាក់រៀលផ្អែកតាមអត្រាប្តូរប្រាក់ក្នុង 1 ដុល្លារអាមេរិក ដែលបានចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា (“NBC”)៖

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 6. ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)

|                           |                  |   | អត្រានាកលបរិច្ឆេទ<br>រាយការណ៍ | អត្រាប្តូរ* |
|---------------------------|------------------|---|-------------------------------|-------------|
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ | 1 ដុល្លារអាមេរិក | = | KHR4,013                      | KHR4,011    |
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ | 1 ដុល្លារអាមេរិក | = | KHR4,025                      | KHR4,071    |

\* អត្រាប្តូរប្រាក់ដុល្លារអាមេរិកត្រូវបានកំណត់ដោយប្រើប្រាស់អត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា។

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ។

## 7. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

|  | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--|-----------------|----------------|-----------------------------|-----------------------------|
|  | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|  | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| សាច់ប្រាក់ក្នុងដៃ                                | 35,173,636      | 34,697,693     | 141,151,801                 | 139,658,214                 |
| សមតុល្យធនាគារដែលមាន<br>កាលសន្តិសុខដើមតិចជាង 3ខែ៖ |                 |                |                             |                             |
| សមតុល្យធនាគារនៅ<br>ធនាគារជាតិនៃកម្ពុជា           | 167,064,745     | 128,454,994    | 670,430,822                 | 517,031,351                 |
| សមតុល្យធនាគារនៅធនាគារនានា                        | 195,914,367     | 155,557,494    | 786,204,355                 | 626,118,914                 |
|  | 398,152,748     | 318,710,181    | 1,597,786,978               | 1,282,808,479               |
| ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ                      | (173,350)       | (207,557)      | (695,654)                   | (835,417)                   |
|  | 397,979,398     | 318,502,624    | 1,597,091,324               | 1,281,973,062               |

បម្រែបម្រួលសំវិធានធនលើឱនភាពនៃតម្លៃលើសាច់ប្រាក់ និងសាច់ប្រាក់សមមូលក្នុងអំឡុងកាលបរិច្ឆេទមានដូចខាងក្រោម៖

|  | 2025           | 2024           | 2025                        | 2024                        |
|--|----------------|----------------|-----------------------------|-----------------------------|
|  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នាថ្ងៃទី១ ខែមករា                             | 207,557        | 304,571        | 835,417                     | 1,244,173                   |
| ការទទួលស្គាល់ចំណេញ ឬខាត<br>(កំណត់សម្គាល់ 32) | (34,207)       | (97,014)       | (137,204)                   | (394,944)                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                   | -              | -              | (2,559)                     | (13,812)                    |
| នាថ្ងៃទី៣១ ខែធ្នូ                            | 173,350        | 207,557        | 695,654                     | 835,417                     |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 7. សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ត)

ចំនួនដុលនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានវិភាគដូចខាងក្រោម៖

|                    | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--------------------|-----------------|----------------|-----------------------------|-----------------------------|
|                    | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                    | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| តាមទំនាក់ទំនង៖     |                 |                |                             |                             |
| មិនមែនសម្ព័ន្ធភាគី | 398,031,070     | 318,549,908    | 1,597,298,684               | 1,282,163,380               |
| សម្ព័ន្ធភាគី       | 121,678         | 160,273        | 488,294                     | 645,099                     |
|                    | 398,152,748     | 318,710,181    | 1,597,786,978               | 1,282,808,479               |

## 8. ប្រាក់បញ្ញើនៅធនាគារនានា

|                             | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|-----------------------------|-----------------|----------------|-----------------------------|-----------------------------|
|                             | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                             | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ធនាគារជាតិនៃកម្ពុជា (*)     | 5,123,229       | 6,015,784      | 20,559,518                  | 24,213,531                  |
| ធនាគារផ្សេងៗ                | 35,753,634      | 107,281,838    | 143,479,333                 | 431,809,397                 |
|                             | 40,876,863      | 113,297,622    | 164,038,851                 | 456,022,928                 |
| ដក៖ សំវិធានធនលើឱនភាពនៃតម្លៃ | (231,156)       | (925,255)      | (927,629)                   | (3,724,151)                 |
|                             | 40,645,707      | 112,372,367    | 163,111,222                 | 452,298,777                 |

(\*) ធនាគារបានដាក់បញ្ចាំមូលបំពេញដូចជា (“NCD”) ចំនួន1,400,000 ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ 6,000,000 ដុល្លារអាមេរិក) ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើជាទ្រព្យបញ្ចាំធានាលើឥណទានវិបារប័ន (overdraft facilities) ជាមួយធនាគារជាតិនៃកម្ពុជា តាមរយៈសេវា ស៊ីស្ទិម (“CSS”)។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារមិនទាន់បានប្រើប្រាស់ឥណទានវិបារប័នលើ សេវាទូទាត់សងប្រាក់នៅឡើយទេ។ មូលបំពេញដូចជា (NCD) ទទួលបានអត្រាការប្រាក់ចន្លោះពី 0.95% ក្នុងមួយឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៖ 1.16%)។

បម្រែបម្រួលសំវិធានធនលើឱនភាពនៃតម្លៃលើប្រាក់បញ្ញើនៅធនាគារនានាក្នុងអំឡុងកាលបរិច្ឆេទ មានដូចខាងក្រោម៖

|  | 2025           | 2024           | 2025                        | 2024                        |
|--|----------------|----------------|-----------------------------|-----------------------------|
|  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នាថ្ងៃទី១ ខែមករា                               | 925,255        | 674,791        | 3,724,151                   | 2,756,521                   |
| ទទួលស្គាល់ក្នុងចំណេញ ឬខាត<br>(កំណត់សម្គាល់ 32) | (694,099)      | 250,464        | (2,784,031)                 | 1,019,639                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                     | -              | -              | (12,491)                    | (52,009)                    |
| នាថ្ងៃទី៣១ ខែធ្នូ                              | 231,156        | 925,255        | 927,629                     | 3,724,151                   |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 8. ប្រាក់បញ្ញើនៅធនាគារនានា (ត)

ចំនួនដុលនៃប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានវិភាគដូចខាងក្រោម៖

|  | ថ្ងៃទី៣១ ខែធ្នូ   |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--|-------------------|--------------------|-----------------------------|-----------------------------|
|  | ឆ្នាំ២០២៥         | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|  | ដុល្លារអាមេរិក    | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| <b>ក. តាមកាលកំណត់៖</b>                       |                   |                    |                             |                             |
| ក្នុងរយៈពេល 1 ខែ                             | 20,420,801        | 48,647,144         | 81,948,674                  | 195,804,755                 |
| > 1 ទៅ 3 ខែ                                  | -                 | -                  | -                           | -                           |
| > 3 ទៅ 6 ខែ                                  | 10,288,822        | 19,388,490         | 41,289,043                  | 78,038,672                  |
| > 6 ទៅ 12 ខែ                                 | 10,167,240        | 45,261,988         | 40,801,134                  | 182,179,501                 |
|  | <u>40,876,863</u> | <u>113,297,622</u> | <u>164,038,851</u>          | <u>456,022,928</u>          |
| <b>ខ. តាមរូបិយប័ណ្ណ៖</b>                     |                   |                    |                             |                             |
| ដុល្លារអាមេរិក                               | 30,709,622        | 93,190,484         | 123,237,713                 | 375,091,698                 |
| ប្រាក់រៀល                                    | 10,167,241        | 20,107,138         | 40,801,138                  | 80,931,230                  |
|  | <u>40,876,863</u> | <u>113,297,622</u> | <u>164,038,851</u>          | <u>456,022,928</u>          |
| <b>គ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖</b> |                   |                    |                             |                             |

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានវិភាគដូចខាងក្រោម៖

|                     | 2025                 | 2024                 |
|---------------------|----------------------|----------------------|
| ធនាគារជាតិនៃកម្ពុជា | 0.95% - 1.16%        | 0.50% - 1.16%        |
| ធនាគារនានា          | <u>3.60% - 5.50%</u> | <u>3.60% - 7.75%</u> |

## 9. ប្រាក់តម្កល់តាមច្បាប់

|   | កំណត់សម្គាល់ | ថ្ងៃទី៣១ ខែធ្នូ   |                   | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---|--------------|-------------------|-------------------|-----------------------------|-----------------------------|
|   |              | ឆ្នាំ២០២៥         | ឆ្នាំ២០២៤         | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|   |              | ដុល្លារអាមេរិក    | ដុល្លារអាមេរិក    | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| ប្រាក់តម្កល់ធានាលើដើមទុនតាមច្បាប់   | ក            | 7,500,000         | 7,500,000         | 30,097,500                  | 30,187,500                  |
| ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជនធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា | ខ            | <u>72,333,733</u> | <u>66,681,963</u> | <u>290,275,271</u>          | <u>268,394,901</u>          |
|   |              | <u>79,833,733</u> | <u>74,181,963</u> | <u>320,372,771</u>          | <u>298,582,401</u>          |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 9. ប្រាក់តម្កល់តាមច្បាប់ (ត)

ក. ប្រាក់តម្កល់ធានាលើដើមទុនតាមច្បាប់

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារត្រូវឱ្យរក្សាប្រាក់តម្កល់តាមច្បាប់ចំនួន 10% នៃការចុះបញ្ជីដើមទុនជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ គឺមិនអាចប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួនបានឡើយ និងធនាគារអាចដកវិញបាន នៅពេលដែលធនាគារសម្រេចចិត្តឈប់ធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយស្ម័គ្រចិត្ត។ នៅក្នុងអំឡុងការិយបរិច្ឆេទនេះ ប្រាក់តម្កល់ធានាលើដើមទុនតាមច្បាប់ទទួលបានការប្រាក់ក្នុងអត្រា 1.04% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៤៖ 1.30% ក្នុងមួយឆ្នាំ)។

## ខ. ទុនបម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា និងប្រាក់កម្ចីអនិវាសនជន

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិ នៃកម្ពុជា បាននិករណ៍ប្រកាសលេខ ធ៧-០២០-២៣០ ប្រ.ក ស្តីពីប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ និងចេញប្រកាសថ្មីលេខ ធ៧-០២៣-០០៥ ប្រ.ក ដែលតម្រូវឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើ និងប្រាក់កម្ចីជាមធ្យមប្រចាំថ្ងៃនៅធនាគារជាតិ នៃកម្ពុជា ដូចខាងក្រោម៖

- សម្រាប់រូបិយវត្ថុជាតិ (ប្រាក់រៀល)
  - » ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 7%
- សម្រាប់រូបិយប័ណ្ណបរទេស (ក្រៅពីប្រាក់រៀល)
  - » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 9%
  - » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវរក្សានៅ 12.5%

ទោះជាយ៉ាងនេះក៏ដោយ ក្រោយមកធនាគារជាតិនៃកម្ពុជា បានចេញលិខិតជាបន្តបន្ទាប់ស្តីពីការអនុញ្ញាតឱ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ក្នុងការរក្សាដើមទុនតាមច្បាប់រូបិយប័ណ្ណបរទេស 7%៖

- លិខិតលេខ ធ៧-០២៣-២៦២១ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
- លិខិតលេខ ធ៧-០២៤-១៧១៨ ធ.ត ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
- លិខិតលេខ ធ៣០-០២៦-០១៣ ចុះថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៦ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២៦

ទុនបម្រុងកាតព្វកិច្ចមិនមានការប្រាក់ទេ។

## 10. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

|                                     | ថ្ងៃទី៣១ ខែធ្នូ     |                      | ថ្ងៃទី៣១ ខែធ្នូ             |                             |
|-------------------------------------|---------------------|----------------------|-----------------------------|-----------------------------|
|                                     | ឆ្នាំ២០២៥           | ឆ្នាំ២០២៤            | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                                     | ដុល្លារអាមេរិក      | ដុល្លារអាមេរិក       | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| ឥណទានមានកាលកំណត់                    | 511,228,377         | 544,173,660          | 2,051,559,476               | 2,190,298,982               |
| ឥណទានវិញ្ញាបន៍                      | 74,357,177          | 70,185,701           | 298,395,351                 | 282,497,447                 |
| ឥណទានផ្តល់សម្រាប់ទិញគេហដ្ឋាន        | 218,100,816         | 223,549,246          | 875,238,575                 | 899,785,715                 |
| ឥណទានហិរញ្ញវត្ថុពាណិជ្ជកម្ម         | 159,491,141         | 184,985,737          | 640,037,949                 | 744,567,591                 |
| បណ្តុំឥណទាន                         | <u>3,257,603</u>    | <u>3,473,909</u>     | <u>13,072,761</u>           | <u>13,982,484</u>           |
| ឥណទាន និងបុរេប្រទាន - ដុល           | 966,435,114         | 1,026,368,253        | 3,878,304,112               | 4,131,132,219               |
| ដក៖ សវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ | <u>(17,901,389)</u> | <u>(17,240,171)</u>  | <u>(71,838,274)</u>         | <u>(69,391,689)</u>         |
| ឥណទាន និងបុរេប្រទាន - សុទ្ធ         | <u>948,533,725</u>  | <u>1,009,128,082</u> | <u>3,806,465,838</u>        | <u>4,061,740,530</u>        |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 10. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

(i) បម្រែបម្រួលនៃសិទ្ធិធានានៃការខាតបង់ឱនភាពនៃតម្លៃលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

|   | 2025           | 2024           | 2025                        | 2024                        |
|---|----------------|----------------|-----------------------------|-----------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នាថ្ងៃទី១ ខែមករា  | 17,240,171     | 15,144,606     | 69,391,689                  | 61,865,716                  |
| សិទ្ធិធានានៃការខាតបង់ឱនភាពនៃតម្លៃខាតបង់ក្នុង<br>ការិយបរិច្ឆេទ (កំណត់សម្គាល់ 32) | 7,881,065      | 916,370        | 31,610,951                  | 3,730,542                   |
| ការលុបចោល   | (7,852,143)    | -              | (31,494,946)                | -                           |
| ការកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា  | 632,296        | 1,179,195      | 2,536,139                   | 4,800,503                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | -              | (205,559)                   | (1,005,072)                 |
| នាថ្ងៃទី៣១ ខែធ្នូ   | 17,901,389     | 17,240,171     | 71,838,274                  | 69,391,689                  |

(ii) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖

|                       | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|-----------------------|-----------------|----------------|-----------------------------|-----------------------------|
|                       | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                       | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>តាមកាលកំណត់៖</b>   |                 |                |                             |                             |
| រយៈពេល 1 ខែ           | 36,989,184      | 48,280,555     | 148,437,595                 | 194,329,234                 |
| > 1 ទៅ 3 ខែ           | 74,519,113      | 110,419,616    | 299,045,200                 | 444,438,955                 |
| > 3 ទៅ 6 ខែ           | 134,687,772     | 177,359,159    | 540,502,029                 | 713,870,615                 |
| > 6 ទៅ 12 ខែ          | 46,869,083      | 88,907,753     | 188,085,630                 | 357,853,706                 |
| > 1 ទៅ 3 ឆ្នាំ        | 123,878,204     | 103,387,047    | 497,123,233                 | 416,132,864                 |
| > 3 ទៅ 5 ឆ្នាំ        | 114,231,348     | 97,424,486     | 458,410,400                 | 392,133,556                 |
| លើសពី 5 ឆ្នាំ         | 435,260,410     | 400,589,637    | 1,746,700,025               | 1,612,373,289               |
|                       | 966,435,114     | 1,026,368,253  | 3,878,304,112               | 4,131,132,219               |
| <b>តាមវិស័យ៖</b>      |                 |                |                             |                             |
| សេវាកម្ម              | 103,179,387     | 127,614,906    | 414,058,881                 | 513,649,998                 |
| លក់ទំនិញដុំ និងរាយ    | 219,188,166     | 246,612,248    | 879,602,110                 | 992,614,298                 |
| អតិថិជនជាប្រតិបត្តិ   | 206,257,423     | 211,141,855    | 827,711,038                 | 849,845,966                 |
| អចលនទ្រព្យ            | 115,359,879     | 99,582,106     | 462,939,194                 | 400,817,977                 |
| សំណង់                 | 140,175,098     | 155,081,680    | 562,522,668                 | 624,203,762                 |
| ផលិតចំណីអាហារ         | 59,746,873      | 62,306,562     | 239,764,201                 | 250,783,912                 |
| ផលិតកម្ម              | 27,692,033      | 25,442,004     | 111,128,128                 | 102,404,066                 |
| ឥណទានផ្តល់ជូនបុគ្គលិក | 21,269,977      | 21,394,526     | 85,356,418                  | 86,112,967                  |
| ផ្សេងៗ                | 73,566,278      | 77,192,366     | 295,221,474                 | 310,699,273                 |
|                       | 966,435,114     | 1,026,368,253  | 3,878,304,112               | 4,131,132,219               |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 10. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

(ii) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

|                              | 2025            | 2024            |
|------------------------------|-----------------|-----------------|
| <b>តាមអត្រាការប្រាក់៖</b>    |                 |                 |
| ឥណទានមានកាលកំណត់             | 6.80% - 25.00%  | 6.80% - 25.00%  |
| ឥណទានវិញបន្ត                 | 6.00% - 12.00%  | 6.80% - 12.50%  |
| ឥណទានផ្តល់សម្រាប់ទិញគេហដ្ឋាន | 3.75% - 11.00%  | 3.75% - 11.00%  |
| ឥណទានហិរញ្ញវត្ថុពាណិជ្ជកម្ម  | 6.60% - 9.00%   | 6.70% - 11.00%  |
| បណ្តុឥណទាន                   | 12.00% - 24.00% | 12.00% - 24.00% |

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល សូមមើលកំណត់សម្គាល់ 35(ខ)។

## 11. ការវិនិយោគមូលបត្រ

|   | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---|-----------------|----------------|-----------------------------|-----------------------------|
|   | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|   | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ការវិនិយោគមូលបត្រវាស់វែងតាមរំលស់ថ្លៃដើម | 10,030,278      | -              | 40,251,506                  | -                           |
| ដក៖ សិទ្ធិធានានៃការខាតបង់ឱនភាពនៃតម្លៃ   | (215,597)       | -              | (865,191)                   | -                           |
|   | 9,814,681       | -              | 39,386,315                  | -                           |

ក្នុងអំឡុងការិយបរិច្ឆេទ ធនាគារ បានវិនិយោគ 40,000,000,000 រៀលលើអនុបណ្តុលដែលចេញដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងបានកំណត់ការវិនិយោគនេះជាការវាស់វែងតាមរំលស់ថ្លៃដើម។ ការវិនិយោគ មូលបត្រនេះ មានកាលកំណត់រយៈពេល 7 ឆ្នាំ ដោយមានកាលរសាន្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០៣២ និងទទួលបានការប្រាក់ 8.5% ក្នុងមួយឆ្នាំ។

បម្រែបម្រួលក្នុងការវិនិយោគមូលបត្រក្នុងលំហូរទឹកប្រាក់ ដែលកើតឡើងពីសកម្មភាពវិនិយោគ និងសកម្មភាពប្រតិបត្តិការ មានដូចខាងក្រោម៖

|   | 2025           | 2024           | 2025                        | 2024                        |
|---|----------------|----------------|-----------------------------|-----------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នាថ្ងៃទី១ ខែមករា                                    | -              | -              | -                           | -                           |
| <b>ការប្រែប្រួលក្នុងលំហូរទឹកប្រាក់វិនិយោគ</b>       |                |                |                             |                             |
| ការទិញមូលបត្រវិនិយោគ                                | 9,972,575      | -              | 40,000,000                  | -                           |
| <b>ការប្រែប្រួលក្នុងលំហូរទឹកប្រាក់ប្រតិបត្តិការ</b> |                |                |                             |                             |
| ចំណូលការប្រាក់                                      | 701,673        | -              | 2,814,410                   | -                           |
| ការប្រាក់បានទទួល                                    | (638,655)      | -              | (2,561,644)                 | -                           |
| ខាតលើអត្រាប្តូររូបិយប័ណ្ណ                           | (5,315)        | -              | (21,318)                    | -                           |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                          | -              | -              | 20,058                      | -                           |
| នាថ្ងៃទី៣១ ខែធ្នូ                                   | 10,030,278     | -              | 40,251,506                  | -                           |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 11. ការវិនិយោគមូលបត្រ (ត)

បម្រែបម្រួលនៃសំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃលើការវិនិយោគមូលបត្រ ក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

|  | 2025           | 2024           | 2025                        | 2024                        |
|--|----------------|----------------|-----------------------------|-----------------------------|
|  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ថ្ងៃទី១ ខែមករា                                 | -              | -              | -                           | -                           |
| ទទួលស្គាល់ក្នុងចំណេញ ឬខាត<br>(កំណត់សម្គាល់ 32) | 215,597        | -              | 864,760                     | -                           |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                     | -              | -              | 431                         | -                           |
| នាថ្ងៃទី៣១ ខែធ្នូ                              | 215,597        | -              | 865,191                     | -                           |

## 12. ទ្រព្យសកម្មផ្សេងៗ

|  | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--|-----------------|----------------|-----------------------------|-----------------------------|
|  | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|  | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| អត្ថប្រយោជន៍របស់បុគ្គលិក<br>ដែលមិនទាន់បានរំលស់ | (i) 7,987,308   | 7,942,715      | 32,053,067                  | 31,969,428                  |
| ប្រាក់តម្កល់ និងការទូទាត់មុន                   | 4,328,795       | 3,313,467      | 17,371,454                  | 13,336,705                  |
| ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ                      | (ii) 273,820    | 167,660        | 1,098,840                   | 674,832                     |
| ផ្សេងៗ   | 29,587          | 25,589         | 118,733                     | 102,995                     |
|  | 12,619,510      | 11,449,431     | 50,642,094                  | 46,083,960                  |

- (i) នេះតំណាងឱ្យអត្ថប្រយោជន៍របស់បុគ្គលិក ក្នុងទម្រង់ជាធានាផ្តល់ជូនបុគ្គលិក ដែលបានផ្តល់តាមអត្រាការប្រាក់ទាបជាងអត្រាការប្រាក់ទីផ្សារ។ ធនាគារបានកត់ត្រារំលស់នៃភាពខុសគ្នានេះ ដោយប្រើប្រាស់មូលដ្ឋានរំលស់ថេរទៅតាមថេរវេលាកិច្ចសន្យាធានាផ្តល់ជូនបុគ្គលិក។
- (ii) នេះតំណាងឱ្យកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណ ដែលបានចុះកិច្ចព្រមព្រៀងដោយធនាគារជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ដើម្បីទប់ស្កាត់ហានិភ័យរូបិយប័ណ្ណបរទេស។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 13. ទ្រព្យសកម្មអរូបី

|                            | 2025           | 2024           | 2025                        | 2024                        |
|----------------------------|----------------|----------------|-----------------------------|-----------------------------|
|                            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>កុំព្យូទ័រស្នូល</b>     |                |                |                             |                             |
| <b>ថ្លៃដើម</b>             |                |                |                             |                             |
| នាថ្ងៃទី១ ខែមករា           | 14,525,871     | 14,331,966     | 58,466,631                  | 58,546,081                  |
| ការទិញបន្ថែម               | 202,919        | 321,270        | 813,908                     | 1,307,890                   |
| ការលុបចោល                  | (4,371)        | (127,365)      | (17,532)                    | (518,503)                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | -              | -              | (173,914)                   | (868,837)                   |
| នាថ្ងៃទី៣១ ខែធ្នូ          | 14,724,419     | 14,525,871     | 59,089,093                  | 58,466,631                  |
| <b>ដក៖ រំលស់បង្ក</b>       |                |                |                             |                             |
| នាថ្ងៃទី១ ខែមករា           | 6,263,142      | 4,205,026      | 25,209,147                  | 17,177,531                  |
| រំលស់ (កំណត់សម្គាល់ 30)    | 2,144,179      | 2,113,099      | 8,600,302                   | 8,602,426                   |
| ការលុបចោល                  | (4,371)        | (54,983)       | (17,532)                    | (223,836)                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ | -              | -              | (70,879)                    | (346,974)                   |
| នាថ្ងៃទី៣១ ខែធ្នូ          | 8,402,950      | 6,263,142      | 33,721,038                  | 25,209,147                  |
| <b>តម្លៃយោង</b>            |                |                |                             |                             |
| នាថ្ងៃទី១ ខែមករា           | 8,262,729      | 10,126,940     | 33,257,484                  | 41,368,550                  |
| នាថ្ងៃទី៣១ ខែធ្នូ          | 6,321,469      | 8,262,729      | 25,368,055                  | 33,257,484                  |

## 14. ទ្រព្យ និងបរិក្ខារ

|                                      | កុំព្យូទ័រ     | គ្រឿងសង្ហារឹម<br>និងបរិក្ខារ | យានយន្ត        | ការកែលម្អ<br>ទ្រព្យចូល | ការងារកំពុង<br>ដំណើរការ | សរុប                        |
|--------------------------------------|----------------|------------------------------|----------------|------------------------|-------------------------|-----------------------------|
| 2025                                 | ដុល្លារអាមេរិក | ដុល្លារអាមេរិក               | ដុល្លារអាមេរិក | ដុល្លារអាមេរិក         | ដុល្លារអាមេរិក          | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>ថ្លៃដើម</b>                       |                |                              |                |                        |                         |                             |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥           | 5,959,676      | 3,663,819                    | 778,340        | 9,086,302              | -                       | 19,488,137                  |
| ការទិញបន្ថែម                         | 635,684        | 32,846                       | 189,000        | -                      | 904,837                 | 1,762,367                   |
| ការលុបចោល                            | (1,402)        | -                            | -              | -                      | -                       | (1,402)                     |
| ការលក់ចេញ                            | (685,954)      | (33,492)                     | (34,500)       | (1,806)                | -                       | (755,752)                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ           | -              | -                            | -              | -                      | -                       | -                           |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥          | 5,908,004      | 3,663,173                    | 932,840        | 9,084,496              | 904,837                 | 20,493,350                  |
| <b>ដក៖ រំលស់បង្ក និងឱនភាពនៃតម្លៃ</b> |                |                              |                |                        |                         |                             |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥           | 5,056,617      | 2,815,490                    | 778,340        | 6,767,608              | -                       | 15,418,055                  |
| រំលស់ (កំណត់សម្គាល់ 30)              | 466,705        | 407,822                      | 21,852         | 1,075,210              | -                       | 1,971,589                   |
| ការលុបចោល                            | (1,402)        | -                            | -              | -                      | -                       | (1,402)                     |
| ការលក់ចេញ                            | (678,874)      | (33,493)                     | (34,500)       | (1,806)                | -                       | (748,673)                   |
| ឱនភាពនៃតម្លៃ (កំណត់សម្គាល់ 31)       | -              | 122,979                      | -              | 556,174                | -                       | 679,153                     |
| លម្អៀងពីការប្តូររូបិយប័ណ្ណ           | -              | -                            | -              | -                      | -                       | -                           |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥          | 4,843,046      | 3,312,798                    | 765,692        | 8,397,186              | -                       | 17,318,722                  |
| <b>តម្លៃយោង</b>                      |                |                              |                |                        |                         |                             |
| នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥           | 903,059        | 848,329                      | -              | 2,318,694              | -                       | 4,070,082                   |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥          | 1,064,958      | 350,375                      | 167,148        | 687,310                | 904,837                 | 3,174,628                   |

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មានទ្រព្យ និងបរិក្ខារដែលបានរំលស់ពេញលេញ ជាមួយថ្លៃដើមចំនួន 10,980,799 ដុល្លារអាមេរិក (ឆ្នាំ២០២៤៖ 9,494,986 ដុល្លារអាមេរិក) នៅតែប្រើប្រាស់។ ការលក់ចេញ និងការលុបចោលនូវទ្រព្យ និងបរិក្ខារ រួមបញ្ចូលទាំងទ្រព្យ និងបរិក្ខារបានរំលស់ពេញលេញ ជាមួយថ្លៃដើមចំនួន 761,525 ដុល្លារអាមេរិក (ឆ្នាំ២០២៤៖ 211,237 ដុល្លារអាមេរិក)។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 14. ទ្រព្យ និងបរិក្ខារ (ត)

| 2024                        | កុំព្យូទ័រ     | គ្រឿងសង្ហារឹម និងបរិក្ខារ | យានយន្ត        | ការកែលម្អ ទ្រព្យចូល | ការងារកំពុង ដំណើរការ | សរុប           |                          |
|-----------------------------|----------------|---------------------------|----------------|---------------------|----------------------|----------------|--------------------------|
|                             | ដុល្លារអាមេរិក | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក      | ដុល្លារអាមេរិក       | ដុល្លារអាមេរិក | ពាន់រៀល (កំណត់សម្គាល់ 6) |
| <b>ថ្លៃដើម</b>              |                |                           |                |                     |                      |                |                          |
| នាថ្ងៃទី១ ខែមករា ឆ្នាំ2024  | 5,759,927      | 3,683,278                 | 778,340        | 9,064,433           | 41,206               | 19,327,185     | 78,951,551               |
| ការទិញបន្ថែម                | 225,340        | 5,398                     | -              | 55,293              | (41,206)             | 244,825        | 996,683                  |
| ការលុបចោល                   | (20,508)       | -                         | -              | -                   | -                    | (20,508)       | (83,492)                 |
| ការលក់ចេញ                   | (5,083)        | (24,857)                  | -              | (33,424)            | -                    | (63,364)       | (257,955)                |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | -                         | -              | -                   | -                    | -              | (1,167,036)              |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024 | 5,959,676      | 3,663,819                 | 778,340        | 9,086,302           | -                    | 19,488,137     | 78,439,751               |
| <b>ដក៖ រំលស់បង្គុំ</b>      |                |                           |                |                     |                      |                |                          |
| នាថ្ងៃទី១ ខែមករា ឆ្នាំ2024  | 4,139,613      | 2,329,553                 | 649,144        | 5,704,334           | -                    | 12,822,644     | 52,380,501               |
| រំលស់ (កំណត់សម្គាល់ 30)     | 941,042        | 510,794                   | 129,196        | 1,096,698           | -                    | 2,677,730      | 10,901,039               |
| ការលុបចោល                   | (18,955)       | -                         | -              | -                   | -                    | (18,955)       | (77,166)                 |
| ការលក់ចេញ                   | (5,083)        | (24,857)                  | -              | (33,424)            | -                    | (63,364)       | (257,955)                |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | -                         | -              | -                   | -                    | -              | (888,748)                |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024 | 5,056,617      | 2,815,490                 | 778,340        | 6,767,608           | -                    | 15,418,055     | 62,057,671               |
| <b>តម្លៃយោង</b>             |                |                           |                |                     |                      |                |                          |
| នាថ្ងៃទី១ ខែមករា ឆ្នាំ2024  | 1,620,314      | 1,353,725                 | 129,196        | 3,360,099           | 41,206               | 6,504,541      | 26,571,050               |
| នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ2024 | 903,059        | 848,329                   | -              | 2,318,694           | -                    | 4,070,082      | 16,382,080               |

## 15. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 19។

|                             | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ          |                          |
|-----------------------------|-----------------|----------------|--------------------------|--------------------------|
|                             | ឆ្នាំ2025       | ឆ្នាំ2024      | ឆ្នាំ2025                | ឆ្នាំ2024                |
|                             | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល (កំណត់សម្គាល់ 6) | ពាន់រៀល (កំណត់សម្គាល់ 6) |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម | 7,062,389       | 8,576,087      | 28,341,367               | 34,518,750               |

ធនាគារជួលអគារ និងសាខាការិយាល័យសម្រាប់ប្រើប្រាស់ចំពោះប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីភតិសន្យាដែលធនាគារ ជាភតិកៈត្រូវបានបង្ហាញដូចខាងក្រោម៖

|   | 2025           | 2024           | 2025                     | 2024                     |
|---|----------------|----------------|--------------------------|--------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល (កំណត់សម្គាល់ 6) | ពាន់រៀល (កំណត់សម្គាល់ 6) |
| <b>សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម</b>            |                |                |                          |                          |
| នាថ្ងៃទី១ ខែមករា                              | 8,576,087      | 9,972,174      | 34,518,750               | 40,736,330               |
| ការទិញបន្ថែម                                  | 276,547        | 380,827        | 1,109,230                | 1,550,347                |
| រំលស់ក្នុងការិយាល័យបរិច្ឆេទ (កំណត់សម្គាល់ 30) | (1,790,245)    | (1,776,914)    | (7,180,673)              | (7,233,817)              |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                    | -              | -              | (105,940)                | (534,110)                |
| នាថ្ងៃទី៣១ ខែធ្នូ                             | 7,062,389      | 8,576,087      | 28,341,367               | 34,518,750               |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 16. ប្រាក់បញ្ញើរបស់អតិថិជន

|                        | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ          |                          |
|------------------------|-----------------|----------------|--------------------------|--------------------------|
|                        | ឆ្នាំ2025       | ឆ្នាំ2024      | ឆ្នាំ2025                | ឆ្នាំ2024                |
|                        | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល (កំណត់សម្គាល់ 6) | ពាន់រៀល (កំណត់សម្គាល់ 6) |
| គណនីចរន្ត (*)          | 280,969,453     | 307,784,110    | 1,127,530,415            | 1,238,831,043            |
| គណនីសន្សំ              | 215,478,037     | 134,680,763    | 864,713,362              | 542,090,071              |
| ប្រាក់បញ្ញើមានកាលកំណត់ | 450,781,179     | 545,585,210    | 1,808,984,871            | 2,195,980,470            |
|                        | 947,228,669     | 988,050,083    | 3,801,228,648            | 3,976,901,584            |

(\*) រួមបញ្ចូលប្រាក់បញ្ញើមានកម្រិត ដែលមិនទទួលបានការប្រាក់ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងមានការធានាជូនចំពោះអតិថិជន។

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

|                                    | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ          |                          |
|------------------------------------|-----------------|----------------|--------------------------|--------------------------|
|                                    | ឆ្នាំ2025       | ឆ្នាំ2024      | ឆ្នាំ2025                | ឆ្នាំ2024                |
|                                    | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល (កំណត់សម្គាល់ 6) | ពាន់រៀល (កំណត់សម្គាល់ 6) |
| <b>ក. តាមកាលកំណត់៖</b>             |                 |                |                          |                          |
| រយៈពេល 1ខែ                         | 546,690,581     | 492,738,064    | 2,193,869,301            | 1,983,270,708            |
| > 1 ទៅ 3ខែ                         | 155,530,019     | 141,641,730    | 624,141,966              | 570,107,963              |
| > 3 ទៅ 6ខែ                         | 69,009,740      | 115,297,086    | 276,936,087              | 464,070,771              |
| > 6 ទៅ 12ខែ                        | 171,695,633     | 208,681,080    | 689,014,575              | 839,941,347              |
| 1 ទៅ 3ឆ្នាំ                        | 4,302,696       | 9,824,873      | 17,266,719               | 39,545,114               |
| 3 ទៅ 5ឆ្នាំ                        | -               | 19,867,250     | -                        | 79,965,681               |
|                                    | 947,228,669     | 988,050,083    | 3,801,228,648            | 3,976,901,584            |
| <b>ខ. តាមប្រភេទអតិថិជន៖</b>        |                 |                |                          |                          |
| សាជីវកម្ម                          | 310,945,514     | 360,130,818    | 1,247,824,347            | 1,449,526,542            |
| ឯកត្តជន                            | 632,686,461     | 625,521,625    | 2,538,970,768            | 2,517,724,541            |
| ផ្សេងៗ                             | 3,596,694       | 2,397,640      | 14,433,533               | 9,650,501                |
|                                    | 947,228,669     | 988,050,083    | 3,801,228,648            | 3,976,901,584            |
| <b>គ. តាមនិវាសនដ្ឋាន៖</b>          |                 |                |                          |                          |
| និវាសជន                            | 945,807,839     | 986,397,462    | 3,795,526,857            | 3,970,249,784            |
| អនិវាសជន                           | 1,420,830       | 1,652,621      | 5,701,791                | 6,651,800                |
|                                    | 947,228,669     | 988,050,083    | 3,801,228,648            | 3,976,901,584            |
| <b>ឃ. តាមទំនាក់ទំនង៖</b>           |                 |                |                          |                          |
| មិនមែនសម្ព័ន្ធភាគី                 | 885,319,259     | 937,814,902    | 3,552,786,186            | 3,774,704,980            |
| សម្ព័ន្ធភាគី (កំណត់សម្គាល់ 34 (ឃ)) | 61,909,410      | 50,235,181     | 248,442,462              | 202,196,604              |
|                                    | 947,228,669     | 988,050,083    | 3,801,228,648            | 3,976,901,584            |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 16. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ង. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់អតិថិជន មានខាងក្រោម៖

|                        | 2025          | 2024          |
|------------------------|---------------|---------------|
| គណនីចរន្ត              | 0.00% - 4.55% | 0.00% - 4.55% |
| គណនីសន្សំ              | 0.00% - 5.00% | 0.00% - 5.00% |
| ប្រាក់បញ្ញើមានកាលកំណត់ | 0.00% - 8.00% | 0.00% - 8.00% |

## 17. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

|   | ថ្ងៃទី៣១ ខែធ្នូ    |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---|--------------------|--------------------|-----------------------------|-----------------------------|
|   | ឆ្នាំ២០២៥          | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|   | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| <b>តាមរយៈគណនីរបស់អតិថិជន៖</b>             |                    |                    |                             |                             |
| គណនីចរន្ត                                 | 23,337,172         | 16,410,699         | 93,652,071                  | 66,053,063                  |
| គណនីសន្សំ                                 | 593,163            | 104,116            | 2,380,363                   | 419,067                     |
| ប្រាក់បញ្ញើមានកាលកំណត់                    | 100,651,073        | 64,355,713         | 403,912,756                 | 259,031,745                 |
|   | <u>124,581,408</u> | <u>80,870,528</u>  | <u>499,945,190</u>          | <u>325,503,875</u>          |
| <b>តាមរយៈគណនីរបស់ធនាគារជាតិនៃកម្ពុជា៖</b> |                    |                    |                             |                             |
| ប្រាក់បញ្ញើមានកាលកំណត់                    | 133,139,350        | 185,907,742        | 534,288,212                 | 748,278,662                 |
|   | <u>257,720,758</u> | <u>266,778,270</u> | <u>1,034,233,402</u>        | <u>1,073,782,537</u>        |

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖

|                        | ថ្ងៃទី៣១ ខែធ្នូ    |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|------------------------|--------------------|--------------------|-----------------------------|-----------------------------|
|                        | ឆ្នាំ២០២៥          | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                        | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| <b>ក. តាមកាលកំណត់៖</b> |                    |                    |                             |                             |
| រយៈពេល 1ខែ             | 43,150,976         | 57,926,817         | 173,164,867                 | 233,155,438                 |
| > 1 ទៅ 3ខែ             | 71,789,753         | 76,681,397         | 288,092,279                 | 308,642,623                 |
| > 3 ទៅ 6ខែ             | 61,633,148         | 49,056,565         | 247,333,823                 | 197,452,674                 |
| > 6 ទៅ 12ខែ            | 24,378,570         | 73,844,980         | 97,831,201                  | 297,226,045                 |
| 1 ឆ្នាំ ទៅ 3ឆ្នាំ      | 12,716,902         | 9,268,511          | 51,032,928                  | 37,305,757                  |
| 3 ឆ្នាំ ទៅ 5ឆ្នាំ      | 44,051,409         | -                  | 176,778,304                 | -                           |
|                        | <u>257,720,758</u> | <u>266,778,270</u> | <u>1,034,233,402</u>        | <u>1,073,782,537</u>        |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 17. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

|                                    | ថ្ងៃទី៣១ ខែធ្នូ    |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|------------------------------------|--------------------|--------------------|-----------------------------|-----------------------------|
|                                    | ឆ្នាំ២០២៥          | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                                    | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| <b>ខ. តាមនិវាសនដ្ឋាន៖</b>          |                    |                    |                             |                             |
| និវាសន                             | 257,714,712        | 266,777,963        | 1,034,209,139               | 1,073,781,301               |
| អនិវាសន                            | 6,046              | 307                | 24,263                      | 1,236                       |
|                                    | <u>257,720,758</u> | <u>266,778,270</u> | <u>1,034,233,402</u>        | <u>1,073,782,537</u>        |
| <b>គ. តាមទំនាក់ទំនង៖</b>           |                    |                    |                             |                             |
| មិនមែនសម្ព័ន្ធភាគី                 | 177,711,329        | 207,442,823        | 713,155,563                 | 834,957,363                 |
| សម្ព័ន្ធភាគី (កំណត់សម្គាល់ 34 (ឃ)) | 80,009,429         | 59,335,447         | 321,077,839                 | 238,825,174                 |
|                                    | <u>257,720,758</u> | <u>266,778,270</u> | <u>1,034,233,402</u>        | <u>1,073,782,537</u>        |

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)៖

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ មានដូចខាងក្រោម៖

|                        | 2025          | 2024          |
|------------------------|---------------|---------------|
| គណនីចរន្ត              | 0.00% - 2.00% | 0.00% - 2.00% |
| គណនីសន្សំ              | 0.00% - 2.50% | 0.80%         |
| ប្រាក់បញ្ញើមានកាលកំណត់ | 0.00% - 7.20% | 0.00% - 7.20% |

## 18. ប្រាក់កម្ចី

|                             | 2025           | 2024           | 2025                        | 2024                        |
|-----------------------------|----------------|----------------|-----------------------------|-----------------------------|
|                             | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| នាថ្ងៃទី១ ខែមករា            | 155,689        | 182,616        | 626,648                     | 745,986                     |
| ការទូទាត់អំឡុងការិយបរិច្ឆេទ | (27,563)       | (26,927)       | (110,555)                   | (109,620)                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ  | -              | -              | (1,923)                     | (9,718)                     |
| នាថ្ងៃទី៣១ ខែធ្នូ           | <u>128,126</u> | <u>155,689</u> | <u>514,170</u>              | <u>626,648</u>              |

ប្រាក់កម្ចីនេះ គឺជាកម្ចីដែលគ្មានការធានាដែលមានការប្រាក់ 2.5% ក្នុងមួយឆ្នាំ។ ប្រាក់កម្ចីនេះត្រូវធ្វើការទូទាត់សងប្រចាំខែថេរចំនួន 2,598 ដុល្លារអាមេរិក ដែលរួមបញ្ចូលទាំងប្រាក់ដើម និងការប្រាក់ រហូតដល់កាលវេលាសន្តនៅខែមេសា ឆ្នាំ២០៣០។ នាកាលបរិច្ឆេទរាយការណ៍ ប្រាក់កម្ចីនេះពុំមានលក្ខខណ្ឌតម្រូវការណាមួយឡើយ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 19. បំណុលភតិសន្យា

|   | ថ្ងៃទី៣១ ខែធ្នូ  |                   | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---|------------------|-------------------|-----------------------------|-----------------------------|
|   | ឆ្នាំ២០២៥        | ឆ្នាំ២០២៤         | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|   | ដុល្លារអាមេរិក   | ដុល្លារអាមេរិក    | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា</b>                                    |                  |                   |                             |                             |
| រយៈពេលខ្លី  | 1,792,850        | 1,816,813         | 7,194,707                   | 7,312,672                   |
| រយៈពេលវែង   | 6,269,775        | 7,629,838         | 25,160,607                  | 30,710,098                  |
|   | <u>8,062,625</u> | <u>9,446,651</u>  | <u>32,355,314</u>           | <u>38,022,770</u>           |
| <b>ការវិភាគតាមកាលវេលា - លំហូរទឹកប្រាក់តាមកិច្ចសន្យាមិនបានធ្វើអប្បបរមា</b> |                  |                   |                             |                             |
| តិចជាង 1ឆ្នាំ   | 2,194,548        | 2,144,423         | 8,806,721                   | 8,631,302                   |
| 1ឆ្នាំ ទៅ 5ឆ្នាំ  | 4,531,683        | 5,717,185         | 18,185,644                  | 23,011,670                  |
| លើសពី 5ឆ្នាំ  | 2,775,466        | 3,678,502         | 11,137,945                  | 14,805,971                  |
| <b>បំណុលភតិសន្យាមិនបានធ្វើអប្បបរមាសរុប</b>                                | <u>9,501,697</u> | <u>11,540,110</u> | <u>39,130,310</u>           | <u>46,448,943</u>           |

បម្រែបម្រួលនៃបំណុលភតិសន្យាក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

|                                   | 2025             | 2024             | 2025                        | 2024                        |
|-----------------------------------|------------------|------------------|-----------------------------|-----------------------------|
|                                   | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នាថ្ងៃទី១ ខែមករា                  | 9,446,651        | 10,644,675       | 38,022,770                  | 43,483,497                  |
| ការទិញបន្ថែម                      | 276,547          | 380,827          | 1,109,230                   | 1,550,347                   |
| ចំណាយការប្រាក់                    | 480,890          | 554,335          | 1,928,850                   | 2,256,698                   |
| ការប្រាក់បានបង់                   | (480,890)        | (554,335)        | (1,928,850)                 | (2,256,698)                 |
| ការទូទាត់ចំណែកប្រាក់ដើមនៃភតិសន្យា | (1,660,573)      | (1,578,851)      | (6,660,558)                 | (6,427,502)                 |
| លម្អៀងពីការប្តូររូបិយប័ណ្ណ        | -                | -                | (116,128)                   | (583,572)                   |
| នាថ្ងៃទី៣១ ខែធ្នូ                 | <u>8,062,625</u> | <u>9,446,651</u> | <u>32,355,314</u>           | <u>38,022,770</u>           |

ចំនួនដែលបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត៖

|   | 2025           | 2024           | 2025                        | 2024                        |
|---|----------------|----------------|-----------------------------|-----------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ចំណាយការប្រាក់លើបំណុលភតិសន្យា   | 480,890        | 554,335        | 1,928,850                   | 2,256,698                   |
| ចំណាយពាក់ព័ន្ធភតិសន្យារយៈពេលខ្លី និងទ្រព្យសកម្មដែលមានតម្លៃទាប (កំណត់សម្គាល់ 31) | 371,811        | 357,291        | 1,491,334                   | 1,454,532                   |
|   | <u>852,701</u> | <u>911,626</u> | <u>3,420,184</u>            | <u>3,711,230</u>            |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 19. បំណុលភតិសន្យា (ត)

ចំនួនដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់៖

|                                   | 2025             | 2024             | 2025                        | 2024                        |
|-----------------------------------|------------------|------------------|-----------------------------|-----------------------------|
|                                   | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| លំហូរចេញនៃទឹកប្រាក់លើភតិសន្យាសរុប | <u>1,660,573</u> | <u>1,578,851</u> | <u>6,660,558</u>            | <u>6,427,502</u>            |

## 20. បំណុលផ្សេងៗ

|                          | ថ្ងៃទី៣១ ខែធ្នូ  |                  | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--------------------------|------------------|------------------|-----------------------------|-----------------------------|
|                          | ឆ្នាំ២០២៥        | ឆ្នាំ២០២៤        | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                          | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| អត្ថប្រយោជន៍និយោជិត      | 1,678,832        | 1,731,332        | 6,737,153                   | 6,968,611                   |
| ចំណាយបង្គរ               | 427,098          | 351,193          | 1,713,944                   | 1,413,552                   |
| មូលប្បទានបត្ររបស់ធនាគារក | 135,518          | 372,746          | 543,834                     | 1,500,303                   |
| ពន្ធត្រូវទូទាត់ផ្សេងៗ    | 348,385          | 744,908          | 1,398,069                   | 2,998,255                   |
| ផ្សេងៗ                   | 175,600          | 585,246          | 704,682                     | 2,355,616                   |
|                          | <u>2,765,433</u> | <u>3,785,425</u> | <u>11,097,682</u>           | <u>15,236,337</u>           |

## 21. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

សំវិធានធនលើអត្ថប្រយោជន៍និយោជិត សំដៅទៅលើសំវិធានធនលើការទូទាត់ប្រាក់សំណងអតីតភាពការងារ ដែលត្រូវបានគណនាមិនឱ្យលើសពីចំនួនអតិបរមា ស្មើនឹង៦ ខែ នៃប្រាក់បៀវត្សសុទ្ធរបស់និយោជិត (អាស្រ័យតាមរយៈពេលបម្រើការងាររបស់និយោជិត) ដែលមានអតីតភាពការងារមុនឆ្នាំ 2019 ដែលតម្រូវតាមប្រកាសលេខ 443 ចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ បន្ទាប់មកប្រកាសនេះត្រូវបានធ្វើវិសោធនកម្ម យោងតាមសេចក្តីណែនាំលេខ 042/19 ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ទៅលើការពន្យារពេលទូទាត់សំណងប្រាក់អតីតភាព។ ដោយអនុលោមតាមបទប្បញ្ញត្តិ ធនាគារបានជ្រើសរើសធ្វើការទូទាត់ប្រាក់សំណងអតីតភាពការងារជាលើកដំបូងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ហើយការទូទាត់ជាបន្តបន្ទាប់ត្រូវបានធ្វើឡើងនៅរៀងរាល់ឆមាសក្នុងខែមិថុនា និងខែធ្នូ រហូតដល់បច្ចុប្បន្ន។

## 22. ពន្ធលើប្រាក់ចំណេញ

### ក. បំណុលពន្ធពន្យារ

|                                | ថ្ងៃទី៣១ ខែធ្នូ    |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--------------------------------|--------------------|--------------------|-----------------------------|-----------------------------|
|                                | ឆ្នាំ២០២៥          | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                                | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ពន្ធពន្យារជាទ្រព្យសកម្ម        | 3,437,273          | 6,440,432          | 13,793,777                  | 25,922,739                  |
| ពន្ធពន្យារជាបំណុល              | (8,030,674)        | (9,345,956)        | (32,227,095)                | (37,617,473)                |
| <b>បំណុលពន្ធពន្យារ - សុទ្ធ</b> | <u>(4,593,401)</u> | <u>(2,905,524)</u> | <u>(18,433,318)</u>         | <u>(11,694,734)</u>         |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 22. ពន្ធលើប្រាក់ចំណេញ (ត)

### ក. បំណុលពន្ធពន្យារ (ត)

ពន្ធពន្យារជាបំណុលសុទ្ធត្រូវបែងចែកដូចខាងក្រោម៖

|  | ថ្ងៃទី៣១ ខែធ្នូ    |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--|--------------------|--------------------|-----------------------------|-----------------------------|
|  | ឆ្នាំ២០២៥          | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|  | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| រំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ  | 1,338,613          | 954,537            | 5,371,854                   | 3,842,011                   |
| សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម  | (1,412,478)        | (1,715,217)        | (5,668,274)                 | (6,903,748)                 |
| បំណុលគតិសន្យា  | 1,612,525          | 1,889,330          | 6,471,063                   | 7,604,553                   |
| សំវិធានធនលើការខាតបង់ឱនភាពតម្លៃ<br>នៃឧបករណ៍ហិរញ្ញវត្ថុ និងកិច្ចសន្យា<br>ក្រៅតារាងតុល្យការ | (6,563,432)        | (7,598,444)        | (26,339,053)                | (30,583,737)                |
| ពន្ធខាតយោងទៅមុខ  | -                  | 3,135,741          | -                           | 12,621,358                  |
| ផ្សេងៗ   | 431,371            | 428,529            | 1,731,092                   | 1,724,829                   |
|  | <u>(4,593,401)</u> | <u>(2,905,524)</u> | <u>(18,433,318)</u>         | <u>(11,694,734)</u>         |

បម្រែបម្រួលនៃបំណុលពន្ធពន្យារក្នុងអំឡុងការិយបរិច្ឆេទ មានដូចខាងក្រោម៖

|                                    | 2025               | 2024               | 2025                        | 2024                        |
|------------------------------------|--------------------|--------------------|-----------------------------|-----------------------------|
|                                    | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នាថ្ងៃទី១ ខែមករា                   | (2,905,524)        | (894,253)          | (11,694,734)                | (3,653,024)                 |
| ទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត | (1,687,877)        | (2,011,271)        | (6,770,075)                 | (8,187,884)                 |
| លម្អៀងពីការប្តូររូបិយប័ណ្ណ         | -                  | -                  | 31,491                      | 146,174                     |
| នាថ្ងៃទី៣១ ខែធ្នូ                  | <u>(4,593,401)</u> | <u>(2,905,524)</u> | <u>(18,433,318)</u>         | <u>(11,694,734)</u>         |

### ខ. ឥណទានពន្ធលើប្រាក់ចំណេញ

|                                | 2025             | 2024             | 2025                        | 2024                        |
|--------------------------------|------------------|------------------|-----------------------------|-----------------------------|
|                                | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នាថ្ងៃទី១ ខែមករា               | (243,545)        | 719,643          | (980,269)                   | 2,939,742                   |
| ចំណាយពន្ធប្រចាំឆ្នាំ           | 1,190,442        | 55,000           | 4,774,863                   | 223,905                     |
| ពន្ធលើប្រាក់ចំណេញបានបង់        | (779,694)        | (1,018,188)      | (3,127,353)                 | (4,145,043)                 |
| សំវិធានធនលើសពីការិយបរិច្ឆេទមុន | (657,159)        | -                | (2,635,865)                 | -                           |
| លម្អៀងពីការប្តូររូបិយប័ណ្ណ     | -                | -                | 2,431                       | 1,127                       |
| នាថ្ងៃទី៣១ ខែធ្នូ              | <u>(489,956)</u> | <u>(243,545)</u> | <u>(1,966,193)</u>          | <u>(980,269)</u>            |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 22. ពន្ធលើប្រាក់ចំណេញ (ត)

### គ. ចំណាយពន្ធលើប្រាក់ចំណេញ

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ សារពើកម្ម ដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុប ទៅតាមចំនួនមួយណាដែលធំជាង។

ពន្ធអប្បបរមា អាចត្រូវបានលើកលែង ប្រសិនបើធនាគាររក្សាកំណត់ត្រាបញ្ជីគណនេយ្យត្រឹមត្រូវ ដូចបានចែងក្នុងប្រកាសលេខ 638 ពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) ដែលតម្រូវឱ្យមានអនុម័តពីអគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.)។

នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារ ទទួលបានលិខិតបញ្ជាក់ពីការកត់ត្រាគណនេយ្យត្រឹមត្រូវពី អគ្គនាយកដ្ឋានពន្ធដារ (អ.ព.ជ.) សម្រាប់ឆ្នាំសារពើពន្ធ 2025 និង2026 រៀងគ្នា។ អាស្រ័យហេតុនេះធនាគារត្រូវបានលើកលែងពន្ធអប្បបរមាក្នុងអំឡុងការិយបរិច្ឆេទទាំងនេះ។

|                                | 2025             | 2024             | 2025                        | 2024                        |
|--------------------------------|------------------|------------------|-----------------------------|-----------------------------|
|                                | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ពន្ធប្រចាំឆ្នាំ                | 1,190,442        | 55,000           | 4,774,863                   | 223,905                     |
| សំវិធានធនលើសពីការិយបរិច្ឆេទមុន | (657,159)        | -                | (2,635,865)                 | -                           |
| ពន្ធពន្យារ                     | 1,687,877        | 2,011,271        | 6,770,075                   | 8,187,884                   |
|                                | <u>2,221,160</u> | <u>2,066,271</u> | <u>8,909,073</u>            | <u>8,411,789</u>            |

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញដែលត្រូវបានគណនាតាមអត្រាពន្ធផ្លូវការ 20% លើចំណេញជាប់ពន្ធ ដូចបានបង្ហាញនៅក្នុងប្រាក់ចំណេញ ឬខាត មានដូចខាងក្រោម៖

|  | 2025             | 2024             | 2025                        | 2024                        |
|--|------------------|------------------|-----------------------------|-----------------------------|
|  | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ប្រាក់ចំណេញមុនដកពន្ធ   | 12,689,273       | 17,029,536       | 50,896,675                  | 69,327,241                  |
| ពន្ធលើប្រាក់ចំណេញដោយប្រើប្រាស់អត្រាផ្លូវការ<br>តាមច្បាប់ក្នុងអត្រា 20% | 2,537,855        | 3,405,907        | 10,179,336                  | 13,865,447                  |
| ចំណាយមិនអាចកាត់កងបាន និងផ្សេងៗ   | (316,695)        | (1,339,636)      | (1,270,263)                 | (5,453,658)                 |
| ចំណាយពន្ធលើប្រាក់ចំណេញ   | <u>2,221,160</u> | <u>2,066,271</u> | <u>8,909,073</u>            | <u>8,411,789</u>            |

ការគណនាប្រាក់ចំណេញជាប់ពន្ធ គឺស្ថិតក្រោមការត្រួតពិនិត្យចុងក្រោយ និងអនុម័តពីអាជ្ញាធរពន្ធដារ។

## កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

### 23. ដើមទុន

|                                  | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|----------------------------------|-----------------|----------------|-----------------------------|-----------------------------|
|                                  | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                                  | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ភាគហ៊ុនមានតម្លៃបារីក             |                 |                |                             |                             |
| 100 ដុល្លារអាមេរិក ក្នុងមួយហ៊ុន៖ |                 |                |                             |                             |
| ភាគហ៊ុនបានបោះផ្សាយ និង           |                 |                |                             |                             |
| បានបង់គ្រប់ចំនួន 750,000 ហ៊ុន    | 75,000,000      | 75,000,000     | 300,000,000                 | 300,000,000                 |

ពុំមានការផ្លាស់ប្តូរភាគទុនិក និងរចនាសម្ព័ន្ធភាគហ៊ុនក្នុងការិយបរិច្ឆេទនោះទេ។ នាការិយបរិច្ឆេទរបាយការណ៍នេះ រចនាសម្ព័ន្ធភាគហ៊ុនមានដូចខាងក្រោម៖

|                                  | បានចុះបញ្ជី បានបោះផ្សាយ និងបានបង់គ្រប់ចំនួន |                             |     |                             |                             |     |
|----------------------------------|---|-----------------------------|-----|-----------------------------|-----------------------------|-----|
|                                  | នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥                 |                             |     | នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ |                             |     |
|                                  | ចំនួន<br>ភាគហ៊ុន                            | ទឹកប្រាក់<br>ដុល្លារអាមេរិក | %   | ចំនួន<br>ភាគហ៊ុន            | ទឹកប្រាក់<br>ដុល្លារអាមេរិក | %   |
| ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ហ្វាយណិន | 337,500                                     | 33,750,000                  | 45  | 337,500                     | 33,750,000                  | 45  |
| J Trust Co., Ltd.                | 412,500                                     | 41,250,000                  | 55  | 412,500                     | 41,250,000                  | 55  |
|                                  | 750,000                                     | 75,000,000                  | 100 | 750,000                     | 75,000,000                  | 100 |

### 24. ទុនបម្រុងទូទៅ

នៅក្នុងអំឡុងការិយបរិច្ឆេទ ធនាគារពុំបានធ្វើសាច់ប្រាក់ពីចំណេញរក្សាទុកទៅក្នុងទុនបម្រុងទូទៅនោះទេ។ ក្នុងឆ្នាំ២០២៤ ទឹកប្រាក់ចំនួន 2,000,000 ដុល្លារអាមេរិក ត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុនបម្រុងទូទៅ ដែលមានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

### 25. ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ តំណាងឱ្យបម្រែបម្រួលនៃការខាតបង់សំវិធានធនលើឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុដែលអនុលោមតាមស្តង់ដារគណនេយ្យនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងសំវិធានធនតាមបទប្បញ្ញត្តិតាមមាត្រា 73 នៃប្រកាសលេខ ធ៧-០១៧-៣៣៤ ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ធនាគារបានផ្ទេរទុនបម្រុងតាមបទប្បញ្ញត្តិទៅប្រាក់ចំណេញរក្សាទុកចំនួន 7,580,476 ដុល្លារអាមេរិក (ឆ្នាំ២០២៤៖ ធ្វើប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិចំនួន 41,910,123 ដុល្លារអាមេរិក)។

## កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

### 25. ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

|  | សមតុល្យជាមួយ<br>ធនាគារនានា | ឥណទាន<br>និងបុរេប្រទាន<br>ដល់អតិថិជន | ការវិនិយោគ<br>មូលបត្រ | ធាតុក្រៅតារាង<br>តុល្យការ | សរុប           |
|--|----------------------------|--------------------------------------|-----------------------|---------------------------|----------------|
|  | ដុល្លារអាមេរិក             | ដុល្លារអាមេរិក                       | ដុល្លារអាមេរិក        | ដុល្លារអាមេរិក            | ដុល្លារអាមេរិក |
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥</b>                                   |                            |                                      |                       |                           |                |
| សំវិធានធនតាមធនាគារជាតិនៃកម្ពុជា                                    | 2,317,233                  | 71,744,525                           | 100,303               | 1,013,252                 | 75,175,313     |
| សំវិធានធនតាម ស.រ.ហ.អ.ក 9   | 404,506                    | 17,901,389                           | 215,597               | 84,211                    | 18,605,703     |
| ទុនបម្រុងតាមបទប្បញ្ញត្តិ (ក)                                       | 1,912,727                  | 53,843,136                           | (115,294)             | 929,041                   | 56,569,610     |
| ពាន់រៀល (កំណត់សម្គាល់ 6)   |                            |                                      |                       |                           | 231,108,604    |
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>                                   |                            |                                      |                       |                           |                |
| សំវិធានធនតាម ធនាគារជាតិនៃកម្ពុជា                                   | 2,630,987                  | 78,623,058                           | -                     | 1,467,100                 | 82,721,146     |
| សំវិធានធនតាម ស.រ.ហ.អ.ក 9   | 1,132,812                  | 17,240,171                           | -                     | 198,077                   | 18,571,060     |
| ទុនបម្រុងតាមបទប្បញ្ញត្តិ (ខ)                                       | 1,498,175                  | 61,382,887                           | -                     | 1,269,024                 | 64,150,086     |
| ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ (ក - ខ) |                            |                                      |                       |                           | (7,580,476)    |
| ពាន់រៀល (កំណត់សម្គាល់ 6)   |                            |                                      |                       |                           | (30,405,289)   |

### 26. ចំណូលពីការប្រាក់

|                                    | 2025           | 2024           | 2025                        | 2024                        |
|------------------------------------|----------------|----------------|-----------------------------|-----------------------------|
|                                    | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន | 83,783,401     | 82,756,474     | 336,055,221                 | 336,901,605                 |
| ប្រាក់តម្កល់នៅធនាគារនានា           | 13,712,648     | 16,276,849     | 55,001,431                  | 66,263,053                  |
| ប្រាក់តម្កល់នៅធនាគារជាតិនៃកម្ពុជា  | 102,200        | 102,336        | 409,925                     | 416,610                     |
| ការវិនិយោគមូលបត្រ                  | 701,673        | -              | 2,814,410                   | -                           |
|                                    | 98,299,922     | 99,135,659     | 394,280,987                 | 403,581,268                 |

### 27. ចំណាយការប្រាក់

|  | 2025           | 2024           | 2025                        | 2024                        |
|--|----------------|----------------|-----------------------------|-----------------------------|
|  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ប្រាក់បញ្ញើមានកាលកំណត់                           | 32,791,983     | 36,578,430     | 131,528,644                 | 148,910,789                 |
| ប្រាក់បញ្ញើក្នុងសន្សំ                            | 4,224,255      | 2,214,895      | 16,943,487                  | 9,016,838                   |
| ប្រាក់បញ្ញើក្នុងគណនីចរន្ត                        | 3,087,494      | 3,055,801      | 12,383,938                  | 12,440,166                  |
| ប្រាក់បញ្ញើពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា | 8,759,952      | 9,263,179      | 35,136,167                  | 37,710,400                  |
| ប្រាក់កម្ចី                                      | 3,610          | 19,149         | 14,480                      | 77,956                      |
| បំណុលភតិសន្យា                                    | 480,890        | 554,335        | 1,928,850                   | 2,256,698                   |
|  | 49,348,184     | 51,685,789     | 197,935,566                 | 210,412,847                 |

## កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

### 28. កម្រៃសេវា និងកម្រៃជើងសាស្ត្រ និងចំណូលផ្សេងៗ

|                                      | 2025           | 2024           | 2025                        | 2024                        |
|--------------------------------------|----------------|----------------|-----------------------------|-----------------------------|
|                                      | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ចំណូលពាណិជ្ជ និងការទូទាត់            | 3,683,885      | 3,332,171      | 14,776,063                  | 13,565,268                  |
| កម្រៃបានមកពីការផ្តល់ឥណទាន            | 1,435,799      | 1,208,657      | 5,758,990                   | 4,920,442                   |
| ចំណូលកម្រៃផ្សេងៗ                     | 1,159,792      | 988,014        | 4,651,926                   | 4,022,205                   |
|                                      | 6,279,476      | 5,528,842      | 25,186,979                  | 22,507,915                  |
| ចំណាយលើកម្រៃ និងជើងសា                | (170,280)      | (171,030)      | (682,993)                   | (696,263)                   |
| កម្រៃធនាគារ                          | (1,334,236)    | (1,131,113)    | (5,351,621)                 | (4,604,761)                 |
|                                      | (1,504,516)    | (1,302,143)    | (6,034,614)                 | (5,301,024)                 |
| ចំណូលពីចំណូលកម្រៃ និងកម្រៃជើងសាស្ត្រ | 4,774,960      | 4,226,699      | 19,152,365                  | 17,206,891                  |
| ចំណេញពីការប្តូរប្រាក់ប័ណ្ណបរទេស      | 1,656,374      | 1,087,967      | 6,643,716                   | 4,429,114                   |
|                                      | 6,431,334      | 5,314,666      | 25,796,081                  | 21,636,005                  |

### 29. ចំណាយលើបុគ្គលិក

|                                  | 2025           | 2024           | 2025                        | 2024                        |
|----------------------------------|----------------|----------------|-----------------------------|-----------------------------|
|                                  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ប្រាក់បៀវត្ស និងប្រាក់ឈ្នួល      | 14,819,608     | 14,392,599     | 59,441,448                  | 58,592,271                  |
| ប្រាក់បង់ប្រាក់បញ្ញើ             | 1,650,000      | 1,695,466      | 6,618,150                   | 6,902,242                   |
| ចំណាយលើប្រាក់បំណាច់អតិថិជនការងារ | 926,683        | 896,911        | 3,716,926                   | 3,651,325                   |
| ប្រាក់សោធននិវត្តន៍               | 539,244        | 573,152        | 2,162,908                   | 2,333,302                   |
| ផ្សេងៗ                           | 1,619,129      | 1,924,657      | 6,494,325                   | 7,835,278                   |
|                                  | 19,554,664     | 19,482,785     | 78,433,757                  | 79,314,418                  |

### 30. រំលស់លើទ្រព្យសកម្មរូបិយ និងអរូបិយ

|   | 2025           | 2024           | 2025                        | 2024                        |
|---|----------------|----------------|-----------------------------|-----------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| រំលស់លើទ្រព្យសកម្មរូបិយ (កំណត់សម្គាល់ 13)               | 2,144,179      | 2,113,099      | 8,600,302                   | 8,602,426                   |
| រំលស់លើទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់ 14)             | 1,971,589      | 2,677,730      | 7,908,043                   | 10,901,039                  |
| រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម<br>(កំណត់សម្គាល់ 15) | 1,790,245      | 1,776,914      | 7,180,673                   | 7,233,817                   |
|   | 5,906,013      | 6,567,743      | 23,689,018                  | 26,737,282                  |

## កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

### 31. ចំណាយទូទៅ និងរដ្ឋបាល

|   | 2025           | 2024           | 2025                        | 2024                        |
|---|----------------|----------------|-----------------------------|-----------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ចំណាយទាក់ទងនឹងកុំព្យូទ័រ  | 3,672,711      | 3,664,811      | 14,731,244                  | 14,919,446                  |
| អំណោយសប្បុរសធម៌   | 1,257,734      | 264,041        | 5,044,771                   | 1,074,911                   |
| ឱនភាពនៃតម្លៃលើទ្រព្យ និងបរិក្ខារ (កំណត់សម្គាល់ 24) (*)                | 679,153        | -              | 2,724,083                   | -                           |
| កម្រៃអាជ្ញាប័ណ្ណ និងសមាជិកភាព   | 580,510        | 540,578        | 2,328,426                   | 2,200,693                   |
| ចំណាយថ្លៃទឹកភ្លើង និងចំណាយផ្សេងៗ                                      | 523,472        | 566,323        | 2,099,646                   | 2,305,501                   |
| ចំណាយលើការការពារសុវត្ថិភាព  | 409,285        | 428,523        | 1,641,642                   | 1,744,517                   |
| ចំណាយលើការជួលទ្រព្យសកម្មមានតម្លៃទាប<br>និងយៈពេលខ្លី (កំណត់សម្គាល់ 19) | 371,811        | 357,291        | 1,491,334                   | 1,454,532                   |
| ចំណាយពន្ធភាគទុក និងអាករលើតម្លៃបន្ថែម                                  | 360,375        | 474,063        | 1,445,464                   | 1,929,910                   |
| ចំណាយលើការផ្សព្វផ្សាយ   | 337,392        | 312,965        | 1,353,279                   | 1,274,081                   |
| ចំណាយលើសេវាបញ្ជូនទិន្នន័យ   | 332,397        | 370,334        | 1,333,244                   | 1,507,630                   |
| ចំណាយប្រាក់ជួលខាងក្រៅ   | 303,058        | 362,331        | 1,215,566                   | 1,475,050                   |
| ចំណាយថ្លៃសេវាវិជ្ជាជីវៈ (**)  | 292,755        | 199,834        | 1,174,240                   | 813,524                     |
| ចំណាយលើការធ្វើដំណើរ   | 121,728        | 137,811        | 488,251                     | 561,029                     |
| តែមប្រៃសណីយ៍ និងសម្ភារៈការិយាល័យ                                      | 81,684         | 101,841        | 327,635                     | 414,595                     |
| ចំណាយលើការដឹកជញ្ជូន   | 57,917         | 72,107         | 232,305                     | 293,548                     |
| ចំណាយលើសេវាទូរសព្ទ  | 38,660         | 45,028         | 155,065                     | 183,309                     |
| ការខាតបង់លើទ្រព្យ និងបរិក្ខារ   | 7,020          | 73,935         | 28,157                      | 300,989                     |
| ការខាតបង់លើការក្លែងបន្លំដែលមិនទាក់ទងការផ្តល់ឥណទាន                     | -              | 7,088          | -                           | 28,855                      |
| ចំណាយផ្សេងៗ   | 555,445        | 839,807        | 2,227,890                   | 3,418,852                   |
| សរុប  | 9,983,107      | 8,818,711      | 40,042,242                  | 35,900,972                  |

(\*) នេះតំណាងឱ្យការរំពឹងទុកនូវឱនភាពនៃតម្លៃលើទ្រព្យ និងបរិក្ខារដែលកើតឡើងពីតម្លៃនៃការផ្លាស់ប្តូរ ពីអតិថិជនការិយាល័យបច្ចុប្បន្ន ទៅកាន់អគារការិយាល័យថ្មី ដែលត្រូវបានគ្រោងថានឹងបញ្ចប់ត្រឹមចុងខែមីនា ឆ្នាំ2026។

(\*\*) ចំណាយថ្លៃសេវាវិជ្ជាជីវៈ រួមបញ្ចូលទាំងកម្រៃលើសេវាសវនកម្ម ចំនួន 128,000 ដុល្លារអាមេរិក រួមទាំងអាករលើតម្លៃបន្ថែមសម្រាប់ការិយាល័យដែលបានបញ្ចប់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 (2024៖ 86,504 ដុល្លារអាមេរិក)។

### 32. ការខាតបង់ឱនភាពនៃតម្លៃលើឧបករណ៍ហិរញ្ញវត្ថុ

|   | 2025           | 2024           | 2025                        | 2024                        |
|---|----------------|----------------|-----------------------------|-----------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន<br>(កំណត់សម្គាល់ 10) | 7,881,065      | 916,370        | 31,610,951                  | 3,730,542                   |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល (កំណត់សម្គាល់ 7)          | (34,207)       | (97,014)       | (137,204)                   | (394,944)                   |
| ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (កំណត់សម្គាល់ 8)              | (694,099)      | 250,464        | (2,784,031)                 | 1,019,639                   |
| ការវិនិយោគមូលបត្រ (កំណត់សម្គាល់ 11)                     | 215,597        | -              | 864,760                     | -                           |
| កិច្ចសន្យាក្រៅតារាងតុល្យការ (កំណត់សម្គាល់ 33 (ក))       | (113,866)      | (204,059)      | (456,717)                   | (830,724)                   |
|   | 7,254,490      | 865,761        | 29,097,759                  | 3,524,513                   |
| ការប្រមូលបានមកវិញក្នុងអំឡុងការិយបរិច្ឆេទ                | (4,475)        | -              | (17,949)                    | -                           |
|   | 7,250,015      | 865,761        | 29,079,810                  | 3,524,513                   |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 33. ការសន្យា និងយថាភាព

### ក. ប្រតិបត្តិការ

ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មធម្មតា ធនាគារមានកិច្ចសន្យា និងកើតឡើងនូវយថាភាពមួយចំនួនតាមឧបសគ្គជាច្រើនដល់អតិថិជនរបស់ខ្លួន។ ពុំមានការខាតបង់ជាសារវន្តដែលត្រូវស្ថានទុកជាមុនពីប្រតិបត្តិការទាំងនេះទេ ដែលរួមមាន៖

|   | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---|-----------------|----------------|-----------------------------|-----------------------------|
|   | 2025            | 2024           | 2025                        | 2024                        |
|   | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| លិខិតធានាធនាគារ                                 | 11,156,503      | 14,104,311     | 44,771,047                  | 56,769,852                  |
| លិខិតធានាធានា                                   | 50,106,028      | 43,992,429     | 201,075,490                 | 177,069,527                 |
| សមតុល្យនៃឥណទាន និងបុរេប្រទានដែលមិនបានប្រើប្រាស់ | 49,927,967      | 97,294,065     | 200,360,932                 | 391,608,612                 |
| ការផ្លាស់ប្តូររូបិយប័ណ្ណបរទេសត្រូវទទួលបាន       | (37,041,417)    | (148,647,206)  | (11,255,757)                | (45,304,422)                |
| ការផ្លាស់ប្តូររូបិយប័ណ្ណបរទេសត្រូវទូទាត់        | 37,041,417      | 148,647,206    | 11,255,757                  | 45,304,422                  |
|   | 111,190,498     | 155,390,805    | 446,207,469                 | 625,447,991                 |
| ដក៖ សិទ្ធិធានាធនលើការខាតបង់ឱនភាពនៃតម្លៃ         | (84,211)        | (198,077)      | (337,939)                   | (797,260)                   |
|   | 111,106,287     | 155,192,728    | 445,869,530                 | 624,650,731                 |

ការខាតបង់សិទ្ធិធានាធនលើឱនភាពនៃតម្លៃ សម្រាប់កិច្ចសន្យាក្រៅតារាងតុល្យការ ដោយយោងទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០១៧-២០១៧ និងស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងការធ្វើសិទ្ធិធានាធនលើឱនភាព នៃតម្លៃ សម្រាប់ធនាគារដូចដែលបានពណ៌នានៅកំណត់សម្គាល់ 35២ (iv) ហើយបម្រែបម្រួលរបស់វាត្រូវបានវិភាគដូចខាងក្រោម៖

|   | 2025           |                | 2024                        |                             |
|---|----------------|----------------|-----------------------------|-----------------------------|
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| នៅថ្ងៃទី១ ខែមករា  | 198,077        | 402,136        | 797,260                     | 1,642,726                   |
| ការកាត់ត្រាត្រលប់មកវិញសិទ្ធិធានាធនលើការខាតបង់ឱនភាពនៃតម្លៃ | (113,866)      | (204,059)      | (456,717)                   | (830,724)                   |
| លម្អៀងពីការប្តូររូបិយប័ណ្ណ                                | -              | -              | (2,604)                     | (14,742)                    |
| នៅថ្ងៃទី៣១ ខែធ្នូ   | 84,211         | 198,077        | 337,939                     | 797,260                     |

### ខ. កិច្ចសន្យាភតិសន្យា

ធនាគារមានកិច្ចសន្យាភតិសន្យាប្រតិបត្តិការក្នុងការជួលទីតាំងដាក់ម៉ាស៊ីនអេធីអឹម និងការជួលផ្ទះ ដែលជាទ្រព្យសកម្មមានតម្លៃទាប និងរយៈពេលខ្លី ដូចខាងក្រោម៖

|               | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---------------|-----------------|----------------|-----------------------------|-----------------------------|
|               | ឆ្នាំ2025       | ឆ្នាំ2024      | ឆ្នាំ2025                   | ឆ្នាំ2024                   |
|               | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| រយៈពេល 1ឆ្នាំ | 258,094         | 653,958        | 1,035,731                   | 2,632,181                   |
| 2 ទៅ 3ឆ្នាំ   | 146,846         | 85,398         | 589,293                     | 343,727                     |
|               | 404,940         | 739,356        | 1,625,024                   | 2,975,908                   |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 33. ការសន្យា និងយថាភាព (ត)

### គ. កិច្ចសន្យាដើមទុន

|                                 | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---------------------------------|-----------------|----------------|-----------------------------|-----------------------------|
|                                 | ឆ្នាំ2025       | ឆ្នាំ2024      | ឆ្នាំ2025                   | ឆ្នាំ2024                   |
|                                 | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ការកែលម្អសុខា និងការដំឡើងផ្សេងៗ | 2,002,017       | -              | 8,034,094                   | -                           |

### ឃ. យថាភាពលើពន្ធ

ធនាគារ វាយតម្លៃកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធជាធរមាននានាគិតត្រឹមកាលបរិច្ឆេទរបាយការណ៍។ ដោយសារតែលក្ខណៈវិវត្តន៍នៃបទប្បញ្ញត្តិសារពើពន្ធការកំណត់ពន្ធជាក់លាក់មួយចំនួន តម្រូវឱ្យប្រើប្រាស់នូវការវិនិច្ឆ័យ និងការបកស្រាយ។ អ្នកគ្រប់គ្រងបានអនុវត្តការវិនិច្ឆ័យ ក្នុងការកំណត់នូវស្ថានភាពសារពើពន្ធរបស់ ធនាគារ និងបន្តតាមដានការវិវត្តន៍នានាលើបទប្បញ្ញត្តិដែលពាក់ព័ន្ធ។ ទោះបីជាធនាគារ ខិតខំអនុវត្តតាមលក្ខខណ្ឌតម្រូវនៃច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធនាពេលបច្ចុប្បន្នក្តី ការបកស្រាយអំពីបទប្បញ្ញត្តិសារពើពន្ធមួយចំនួនអាចមានភាពផ្សេងៗពីគ្នា។ និយ័តកម្មនានា (ប្រសិនបើមាន) ដែលជាលទ្ធផលនៃការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ និងត្រូវដាក់បញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទៅតាមករណីជាក់ស្តែង នៅពេលដែលការត្រួតពិនិត្យត្រូវបានធ្វើឡើង និងបានបញ្ចប់សព្វគ្រប់ដោយអាជ្ញាធរពន្ធដារ។

## 34. សម្ព័ន្ធព្យាបាល

### ក. អត្តសញ្ញាណរបស់សម្ព័ន្ធព្យាបាល

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាលរបស់ធនាគារ ប្រសិនបើធនាគារមានលទ្ធភាពដោយផ្ទាល់ ឬដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬមាន ឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយមកវិញ ឬក៏ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬនៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬនីតិបុគ្គលផ្សេងៗទៀត។

ធនាគារមានសម្ព័ន្ធព្យាបាលជាមួយនឹងធនាគារមេ ភាគទុនិកសំខាន់ៗ ក្រុមហ៊ុនសមាគម និងអ្នកគ្រប់គ្រងសំខាន់ៗ។

គណៈគ្រប់គ្រងសំខាន់ៗ ត្រូវបានកំណត់ជាបុគ្គលដែលមានសិទ្ធិអំណាច និងការទទួលខុសត្រូវក្នុងការធ្វើផែនការ ការដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ធនាគារ ដោយផ្ទាល់ ឬដោយប្រយោល។ អ្នកគ្រប់គ្រងសំខាន់ៗ រួមមាន អភិបាលរបស់ធនាគារ និងសមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយចំនួន។

គណៈគ្រប់គ្រងសំខាន់ៗ មានទំនាក់ទំនងប្រតិបត្តិការធនាគារ ក្នុងលក្ខខណ្ឌអាជីវកម្មធម្មតា និងមានលក្ខខណ្ឌដូចគ្នាដោយរាប់បញ្ចូលទាំងអត្រាការប្រាក់ និងទ្រព្យបញ្ចាំសម្រាប់ប្រតិបត្តិការដែលអាចប្រៀបធៀបបាន ជាមួយបុគ្គលផ្សេងៗទៀត ដែលមានឋានៈប្រហាក់ប្រហែល ឬអាចអនុវត្តបានជាមួយនិយោជិតផ្សេងទៀត។ ប្រតិបត្តិការទាំងនេះមិនមានហានិភ័យច្រើនជាងហានិភ័យធម្មតានៃការទូទាត់សង ឬបង្ហាញនូវលក្ខណៈមិនអំណោយផលផ្សេងទៀតឡើយ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 34. សម្ព័ន្ធព្រាក់ (ត)

### ខ. ប្រតិបត្តិការជាមួយសម្ព័ន្ធព្រាក់

|                         | 2025             |                  | 2024                        |                             |
|-------------------------|------------------|------------------|-----------------------------|-----------------------------|
|                         | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>ចំណូលការប្រាក់៖</b>  |                  |                  |                             |                             |
| ក្រុមហ៊ុនសម្ព័ន្ធព្រាក់ | 207,410          | 225,784          | 831,922                     | 919,167                     |
| គណៈគ្រប់គ្រងសំខាន់ៗ     | 121,777          | 123,847          | 488,448                     | 504,181                     |
|                         | <u>329,187</u>   | <u>349,631</u>   | <u>1,320,370</u>            | <u>1,423,348</u>            |
| <b>ចំណាយការប្រាក់៖</b>  |                  |                  |                             |                             |
| ភាគទុនិក                | 566              | 968              | 2,270                       | 3,941                       |
| ក្រុមហ៊ុនសម្ព័ន្ធព្រាក់ | 3,325,248        | 3,013,736        | 13,337,570                  | 12,268,919                  |
| គណៈគ្រប់គ្រងសំខាន់ៗ     | 1,470,860        | 1,448,151        | 5,899,619                   | 5,895,423                   |
|                         | <u>4,796,674</u> | <u>4,462,855</u> | <u>19,239,459</u>           | <u>18,168,283</u>           |
| <b>ចំណាយការជួល៖</b>     |                  |                  |                             |                             |
| ភាគទុនិក                | 273,336          | 273,336          | 1,096,351                   | 1,112,751                   |
| ក្រុមហ៊ុនសម្ព័ន្ធព្រាក់ | 433,617          | 430,217          | 1,739,238                   | 1,751,413                   |
|                         | <u>706,953</u>   | <u>703,553</u>   | <u>2,835,589</u>            | <u>2,864,164</u>            |

### គ. អត្ថប្រយោជន៍ផ្តល់ដល់អភិបាល និងគណៈគ្រប់គ្រងសំខាន់ៗ

|  | 2025             |                  | 2024                        |                             |
|--|------------------|------------------|-----------------------------|-----------------------------|
|  | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ប្រាក់បៀវត្ស និងអត្ថប្រយោជន៍រយៈពេលខ្លី | 2,206,550        | 2,138,800        | 8,850,472                   | 8,707,055                   |
| កម្រៃរបស់ក្រុមប្រឹក្សាភិបាល            | 18,700           | 24,000           | 75,006                      | 97,704                      |
|  | <u>2,225,250</u> | <u>2,162,800</u> | <u>8,925,478</u>            | <u>8,804,759</u>            |

### ឃ. សមតុល្យជាមួយសម្ព័ន្ធព្រាក់

|                              | ថ្ងៃទី៣១ ខែធ្នូ    |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|------------------------------|--------------------|--------------------|-----------------------------|-----------------------------|
|                              | ឆ្នាំ២០២៥          | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                              | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ប្រាក់បញ្ញើពីសម្ព័ន្ធព្រាក់៖ |                    |                    |                             |                             |
| ភាគទុនិក (*)                 | 8,740,860          | 297,539            | 35,077,071                  | 1,197,594                   |
| ក្រុមហ៊ុនសម្ព័ន្ធព្រាក់ (**) | 91,552,850         | 73,494,698         | 367,401,587                 | 295,816,159                 |
| គណៈគ្រប់គ្រងសំខាន់ៗ (**)     | 41,625,129         | 35,778,392         | 167,041,643                 | 144,008,028                 |
|                              | <u>141,918,839</u> | <u>109,570,629</u> | <u>569,520,301</u>          | <u>441,021,781</u>          |

(\*) នេះតំណាងឱ្យប្រាក់បញ្ញើពីម្ចាស់ភាគហ៊ុនដែលមានអត្រាការប្រាក់ចាប់ពី 0.00% ទៅ 0.50% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៤៖ 0.00% ទៅ 0.25% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

(\*\*) ប្រាក់បញ្ញើពីក្រុមហ៊ុនសម្ព័ន្ធព្រាក់ និងគណៈគ្រប់គ្រងសំខាន់ៗ របស់ធនាគារមានអត្រាការប្រាក់ចាប់ពី 0.00% ដល់ 7.20% ក្នុងមួយឆ្នាំ (ឆ្នាំ២០២៤៖ 0.00% ដល់ 7.00% ក្នុងមួយឆ្នាំ) អាស្រ័យលើលក្ខខណ្ឌ និងរូបិយប័ណ្ណនៃប្រាក់បញ្ញើ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 34. សម្ព័ន្ធព្រាក់ (ត)

### ឃ. សមតុល្យជាមួយសម្ព័ន្ធព្រាក់ (ត)

|                              | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|------------------------------|-----------------|----------------|-----------------------------|-----------------------------|
|                              | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                              | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| ប្រាក់បញ្ញើពីសម្ព័ន្ធព្រាក់៖ |                 |                |                             |                             |
| ក្រុមហ៊ុនសម្ព័ន្ធព្រាក់      | 121,678         | 160,273        | 488,294                     | 645,099                     |

គណនីនេះតំណាងឱ្យសមតុល្យដែលមានជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលពាក់ព័ន្ធសម្រាប់គោលបំណងក្នុងការទូទាត់។

|   | ថ្ងៃទី៣១ ខែធ្នូ  |                  | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---|------------------|------------------|-----------------------------|-----------------------------|
|   | ឆ្នាំ២០២៥        | ឆ្នាំ២០២៤        | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|   | ដុល្លារអាមេរិក   | ដុល្លារអាមេរិក   | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធព្រាក់៖</b> |                  |                  |                             |                             |
| ក្រុមហ៊ុនសម្ព័ន្ធព្រាក់                           | 1,984,713        | 2,466,508        | 7,964,653                   | 9,927,695                   |
| គណៈគ្រប់គ្រងសំខាន់ៗ                               | 2,802,676        | 2,977,298        | 11,247,139                  | 11,983,624                  |
|   | <u>4,787,389</u> | <u>5,443,806</u> | <u>19,211,792</u>           | <u>21,911,319</u>           |

ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធព្រាក់ និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ជាមួយនឹងអត្រាការប្រាក់តាមកិច្ចសន្យាចាប់ពី 3.75% ដល់ 14.94% (ឆ្នាំ២០២៤៖ 3.75% ដល់ 14.94%) ក្នុងមួយឆ្នាំ។

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

### ក. សេចក្តីផ្តើម និងទស្សនៈទូទៅ

ធនាគារប្រឈមមុខនឹងហានិភ័យដែលកើតពីឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពីការប្រឈមទៅនឹងហានិភ័យនីមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីរក្សាស្ថិរភាព និងគ្រប់គ្រងហានិភ័យដែលកើតឡើង និងការគ្រប់គ្រងហានិភ័យដើមទុនរបស់ធនាគារ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ក. សេចក្តីផ្តើម និងទស្សនៈទូទៅ (ត)

|  | ថ្ងៃទី៣១ ខែធ្នូ      |                      | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--|----------------------|----------------------|-----------------------------|-----------------------------|
|  | 2025                 | 2024                 | 2025                        | 2024                        |
|  | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>                        |                      |                      |                             |                             |
| ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមរំលស់ថ្លៃដើម         |                      |                      |                             |                             |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល                        | 397,979,398          | 318,502,624          | 1,597,091,324               | 1,281,973,062               |
| ប្រាក់បញ្ញើនៅធនាគារនានា                              | 40,645,707           | 112,372,367          | 163,111,222                 | 452,298,777                 |
| ប្រាក់តម្កល់តាមច្បាប់                                | 79,833,733           | 74,181,963           | 320,372,771                 | 298,582,401                 |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ           | 948,533,725          | 1,009,128,082        | 3,806,465,838               | 4,061,740,530               |
| ការវិនិយោគមូលបត្រ                                    | 9,814,681            | -                    | 39,386,315                  | -                           |
| ទ្រព្យសកម្មផ្សេងៗ                                    | 303,407              | 193,249              | 1,217,573                   | 777,827                     |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>                    | <b>1,477,110,651</b> | <b>1,514,378,285</b> | <b>5,927,645,043</b>        | <b>6,095,372,597</b>        |
| <b>បំណុលហិរញ្ញវត្ថុ</b>                              |                      |                      |                             |                             |
| បំណុលហិរញ្ញវត្ថុវាស់វែងតាមរំលស់ថ្លៃដើម               |                      |                      |                             |                             |
| ប្រាក់បញ្ញើរបស់អតិថិជន                               | 947,228,669          | 988,050,083          | 3,801,228,648               | 3,976,901,584               |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | 257,720,758          | 266,778,270          | 1,034,233,402               | 1,073,782,537               |
| ប្រាក់កម្ចី  | 128,126              | 155,689              | 514,170                     | 626,648                     |
| បំណុលភតិសន្យា  | 8,062,625            | 9,446,651            | 32,355,314                  | 38,022,770                  |
| បំណុលផ្សេងៗ  | 2,417,048            | 3,040,517            | 9,699,614                   | 12,238,081                  |
| <b>បំណុលហិរញ្ញវត្ថុសរុប</b>                          | <b>1,215,557,226</b> | <b>1,267,471,210</b> | <b>4,878,031,148</b>        | <b>5,101,571,620</b>        |
| ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ                          | 261,553,425          | 246,907,075          | 1,049,613,895               | 993,800,977                 |

### មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ មានការទទួលខុសត្រូវទាំងស្រុងសម្រាប់ការបង្កើត និងត្រួតពិនិត្យលើក្របខ័ណ្ឌ គ្រប់គ្រងហានិភ័យរបស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ធនាគារ ("ALCO") ដែលទទួលខុសត្រូវចំពោះការត្រួតពិនិត្យ និងការគ្រប់គ្រងយុទ្ធសាស្ត្រនៃតារាងតុល្យការរបស់ធនាគារ សកម្មភាពគ្រប់គ្រងរួមមាន រចនាសម្ព័ន្ធតារាងតុល្យការសាច់ប្រាក់ងាយស្រួល ការផ្តល់មូលនិធិ ការគ្រប់គ្រងដើមទុន ហានិភ័យអត្រាការប្រាក់ដែលមិនបានជួញដូរ និងហានិភ័យអត្រាប្តូរប្រាក់ដែលមិនបានជួញដូរ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារត្រូវបានបង្កើតឡើងដើម្បីកំណត់លក្ខណៈ និងវិភាគហានិភ័យដែលធនាគារបានប្រឈមដើម្បីកំណត់ និងគ្រប់គ្រងហានិភ័យឱ្យបានសមស្រប និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរលក្ខខណ្ឌទីផ្សារ និងសកម្មភាពរបស់ធនាគារ។ តាមរយៈស្តង់ដារនៃការបណ្តុះបណ្តាល ការគ្រប់គ្រង និងនីតិវិធីគ្រប់គ្រងរបស់ខ្លួន គឺក្នុងគោលបំណងអភិវឌ្ឍ ផែនការត្រួតពិនិត្យដែលមានវិន័យ និងបង្កើតការត្រួតពិនិត្យស្ថានភាព ដែលបុគ្គលិកទាំងអស់ឱ្យយល់ពីតួនាទី និងកាតព្វកិច្ចរបស់ពួកគេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ក. សេចក្តីផ្តើម និងទស្សនៈទូទៅ (ត)

#### មុខងារគ្រប់គ្រងហានិភ័យ និងរចនាសម្ព័ន្ធអភិបាលកិច្ច (ត)

គណៈកម្មាធិការសវនកម្មធនាគារ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់ការត្រួតពិនិត្យឱ្យបានរឹងមាំលើមុខងារសវនកម្មផ្ទៃក្នុង និងសវនកម្មខាងក្រៅ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង របាយការណ៍ហិរញ្ញវត្ថុ និងដើម្បីធានាឱ្យមានការត្រួតពិនិត្យ និងសមតុល្យនៅក្នុងធនាគារ។ គោលបំណងរបស់គណៈកម្មាធិការ គឺដើម្បីជួយក្រុមប្រឹក្សាភិបាលក្នុងការពិនិត្យមើលឡើងវិញនូវ៖

- ក) ការងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ និងការត្រួតពិនិត្យសកម្មភាពសវនកម្មខាងក្រៅ
- ខ) គោលការណ៍ និងគោលនយោបាយរបាយការណ៍ហិរញ្ញវត្ថុ ការត្រួតពិនិត្យ និងនីតិវិធីហិរញ្ញវត្ថុរបស់ធនាគារ និង
- គ) ភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងសវនកម្មឯករាជ្យ។

### ខ. ហានិភ័យឥណទាន

"ហានិភ័យឥណទាន" គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាមធ្យមនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់អតិថិជន និងប្រាក់បញ្ញើនៅធនាគារនានា និងទ្រព្យសកម្មផ្សេងៗ។

សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យឥណទានដែលប្រឈម ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ ហានិភ័យតាមវិស័យ ហានិភ័យតាមភូមិសាស្ត្រ ហានិភ័យផលិតផល ហានិភ័យអាជីវកម្ម។

ហានិភ័យឥណទាន គឺជាការខាតបង់សក្តានុពលនៃហិរញ្ញវត្ថុរបស់ធនាគារ និងប្រាក់ដើម ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន។

#### (i). ការគ្រប់គ្រងហានិភ័យឥណទាន

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីត្រួតពិនិត្យហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ និងហានិភ័យប្រតិបត្តិការតាមរូមទាំងហានិភ័យទីផ្សារ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ មានតួនាទីសំខាន់ក្នុងការគ្រប់គ្រង តាមដាន និងវាយតម្លៃ លើទម្រង់ហានិភ័យទាំងឡាយ ដែលអាចប៉ះពាល់ដល់អាជីវកម្មរបស់ធនាគារ ដែលហានិភ័យទាំងនោះរួមមានដូចខាងក្រោម៖

- អនុម័តលើកម្រិតអាចទទួលយកបាននូវហានិភ័យឥណទាន និងហានិភ័យទីផ្សារ រួមទាំងតារាងហានិភ័យ និងកម្រិតដែលទទួលយកបាននៃតារាងហានិភ័យដែលពាក់ព័ន្ធនីមួយៗ ។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ តាមដានតារាងហានិភ័យឥណទាន និងហានិភ័យទីផ្សារនៅយ៉ាងទៀងទាត់ ស្របទៅតាមគោលការណ៍ដែលបានអនុម័ត ដើម្បីធានាឱ្យបាននៅស្ថិរភាពក្នុងកម្រិតហានិភ័យដែលអាចទទួលយកបាន ដែលបានអនុម័ត និងត្រូវរាយការណ៍ជាប្រចាំ។
- ប្រគល់បន្តនូវសិទ្ធិក្នុងការសម្រេចអនុម័តលើការផ្តល់ឥណទានដោយពេញលេញ ឬមានកម្រិតទៅឱ្យថ្នាក់ដឹកនាំតាមឋានានុក្រមដែលមានសមត្ថភាព ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការសម្រេចអនុម័តឥណទានទាំងឡាយ។ អំណាចអនុម័តឥណទានរបស់បុគ្គលទាំងឡាយដែលមានសិទ្ធិអនុម័តឥណទានត្រូវបានកំណត់នៅក្នុងលិខិតអនុញ្ញាត ដែលចុះហត្ថលេខាដោយប្រធានគណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ។ ថ្នាក់ដឹកនាំដែលមានសិទ្ធិអនុម័តឥណទានត្រូវទទួលខុសត្រូវ បំពេញកាតព្វកិច្ចរបស់ខ្លួន និងអាចអនុវត្តបានតែនៅក្នុងកម្រិតក្របខណ្ឌហានិភ័យ ដែលកំណត់ដោយធនាគារប៉ុណ្ណោះ។ សិទ្ធិអនុម័តឥណទានរបស់ថ្នាក់ដឹកនាំ នឹងត្រូវបានត្រួតពិនិត្យស្ទង់ឡើងវិញជាដៀងរាល់ឆ្នាំ និងអាចរកប្រែប្រួលបានលើការវាយតម្លៃនៃការបំពេញតួនាទីរបស់ថ្នាក់ដឹកនាំដែលមានសិទ្ធិអនុម័តឥណទាន។ លើសពីនេះទៅទៀត គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវត្រួតពិនិត្យនូវកម្រិតដែលបានអនុម័តលើសិទ្ធិរបស់បុគ្គលដែលមានសិទ្ធិអនុម័តឥណទាន។
- ការផ្តល់ដំបូន្មាន ការណែនាំ និងជំនាញឯកទេសដល់អង្គភាពអាជីវកម្មដើម្បីលើកកម្ពស់ការអនុវត្តឱ្យមានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងហានិភ័យឥណទានក្នុងធនាគារ។
- ត្រួតពិនិត្យឡើងវិញនូវគំរូហានិភ័យ គុណភាពនៃការអនុវត្ត និងលទ្ធផលនៃការធ្វើតេស្តសំពាធឥណទានដែលមាន។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវអនុម័តផែនការដោះស្រាយ ឬសកម្មភាពដែលទាក់ទងនឹងការបំពានលើការទទួលយកបាននូវកំរិតហានិភ័យ និងរាយការណ៍ពីបញ្ហាហានិភ័យសំខាន់ៗ ដល់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ ត្រូវធ្វើការកំណត់ និងផ្តល់ការព្រមានជាមុន អំពីការគំរាមកំហែង ពីហានិភ័យដែលអាចកើតមានដល់ស្ថិរភាពនៃប្រតិបត្តិការរបស់ធនាគារ និងជំរុញឱ្យមានសកម្មភាពចាំបាច់ដើម្បីការពារធនាគារពីការគំរាមកំហែង ឬហានិភ័យទាំងនោះក្នុងរយៈពេលខ្លី និងរយៈពេលវែង។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

- ធនាគារបានប្រើប្រាស់ការវាយតម្លៃហានិភ័យដើម្បីវាយតម្លៃថ្លៃប្រតិបត្តិការ អតិថិជន និងប្រតិបត្តិការ រួមទាំងការអនុវត្តគោលនយោបាយ និងដំណើរការនានានៅក្នុងធនាគារដើម្បីគាំទ្រដល់យុទ្ធសាស្ត្ររបស់ធនាគារ។ គណៈកម្មាធិការគ្រប់គ្រង ហានិភ័យ ត្រូវរៀបចំអង្កេត និងត្រួតពិនិត្យឡើងវិញលើការបំពានគោលនយោបាយហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យប្រតិបត្តិ តាម និងហានិភ័យទីផ្សារ ហើយត្រូវអនុវត្តលើដំណោះស្រាយ។
- ត្រួតពិនិត្យបញ្ហាដែលបានដាក់បញ្ជូនដោយសវនកម្មផ្ទៃក្នុង និងនិយតករ ហើយត្រូវបន្តតាមដានសកម្មភាពដោះស្រាយឱ្យឆាប់រហ័ស និង មានប្រសិទ្ធភាព។
- ត្រួតពិនិត្យ និងអនុវត្តលើការរៀបចំបង្កើត ការអនុវត្ត និងការបន្តការធ្វើបច្ចុប្បន្នភាពលើក្របខណ្ឌនៃការវាស់វែងការធ្វើសវិធានធនលើការរំពឹង ទុកនៃការខាតបង់ឥណទាន (ECL) ដែលរួមបញ្ចូលទាំងដំណើរការសម្រាប់៖
  - ការបង្កើត និងការវាស់វែងភាពត្រឹមត្រូវនៃវិធីសាស្ត្រ នៃការវាស់វែង និងការសន្មតដែលបាន ប្រើប្រាស់ក្នុងការប៉ាន់ស្មាន ECL ដោយរួមបញ្ចូល ទាំងការបន្តធ្វើបច្ចុប្បន្នភាព (Recalibration) ដើម្បីធានានូវភាពត្រឹមត្រូវ ច្បាស់លាស់ និងអនុលោមតាម ស្តង់ដារ និងការអនុវត្តល្អបំផុត។
  - ត្រួតពិនិត្យ គ្រប់គ្រង និងវាយតម្លៃលើក្នុងខណ្ឌសម្រាប់ការកំណត់ការកើនឡើងជាសារវន្ត នៃហានិភ័យឥណទាន (SICR) ដើម្បីធានានូវ ការចាត់ថ្នាក់ត្រឹមត្រូវ និងទាន់ពេលវេលានៃដំណាក់កាលចាត់បង់នៃឥណទាន។
  - ការរួមបញ្ចូលព័ត៌មាននៃការប្រមើលមើលនាពេលអនាគត ទៅក្នុងវិធីសាស្ត្រគ្រប់គ្រងកំណត់ ECL ដោយបញ្ចូលសូចនាករម៉ាក្រូសេដ្ឋកិច្ច និងកត្តាហានិភ័យផ្សេងៗទៀត។
  - កែលម្អការគ្រប់គ្រងទិន្នន័យ និងការវាយតម្លៃ ដើម្បីធានានូវភាពត្រឹមត្រូវ និងអាចទុកចិត្តបាន សម្រាប់ដំណើរការវាស់វែង ECL។

#### (ii). ការប្រមូលផ្តុំហានិភ័យ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ឥណទាន និងបុរេប្រទានដល់បុគ្គល ឬសហគ្រាសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងកម្រិតដែន កំណត់ និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាន ដើម្បីជៀសវាងការប្រមូលផ្តុំខ្លាំងលើវិស័យតែមួយ និងអនុវត្តវិធានការកែសម្រួលក្នុងករណី ដែលចាំបាច់។ ការបែងចែកហានិភ័យអតិបរមាទៅលើឧស្សាហកម្មណាមួយ នឹងត្រូវកំណត់ និងកែសម្រួលជាប្រចាំ ដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ច ក្នុងស្រុក និងអន្តរជាតិ។

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ ចំពោះឧបករណ៍ហិរញ្ញវត្ថុក្នុងតារាង តុល្យការ និងឧបករណ៍ហិរញ្ញវត្ថុ ក្រៅតារាងតុល្យការ ដោយមិនគិតពីទ្រព្យបញ្ចាំ ឬការពង្រឹងឥណទានដទៃទៀត។ សម្រាប់ទ្រព្យសកម្មក្នុងតារាងតុល្យការ ការប្រឈមនឹងហានិភ័យ ឥណទាន ស្មើនឹងតម្លៃយោងរបស់វា។ ចំពោះបំណុលយថាហេតុ ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវ បង់ ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានស្នើសុំ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (ii). ការប្រមូលផ្តុំហានិភ័យ (ត)

##### ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

|  | ការប្រឈមនឹង ហានិភ័យ ឥណទានអតិបរមា | ការប្រឈមនឹង ហានិភ័យ ឥណទានអតិបរមា | ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន | ផ្នែកខ្លះនៃទ្រព្យ បញ្ចាំ/ការពង្រឹង ឥណទាន | មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន |
|--|----------------------------------|----------------------------------|-------------------------------------|--|--|
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥                                  | ដុល្លារអាមេរិក                   | ពាន់រៀល (កំណត់សម្គាល់ 6)         | %                                   | %  | %  |
| <b>ធាតុនានាក្នុងតារាងតុល្យការ</b>                          |                                  |                                  |                                     |  |  |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល - សុទ្ធ                      | 397,979,398                      | 1,597,091,324                    | -                                   | -  | 100%   |
| ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ                            | 40,645,707                       | 163,111,222                      | -                                   | -  | 100%   |
| ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - សុទ្ធ                | 948,533,725                      | 3,806,465,838                    | 92.49%                              | -  | 7.51%  |
| ការវិនិយោគមូលបត្រ - សុទ្ធ                                  | 9,814,681                        | 39,386,315                       | -                                   | -  | 100%   |
| ទ្រព្យសកម្មផ្សេងៗ  | 303,407                          | 1,217,573                        | -                                   | -  | 100%   |
| <b>សរុប</b>  | <b>1,397,276,918</b>             | <b>5,607,272,272</b>             |                                     |  |  |
| <b>ធាតុនានាក្រៅតារាងតុល្យការ</b>                           |                                  |                                  |                                     |  |  |
| លិខិតធានាធនាគារ  | 11,153,681                       | 44,759,722                       | 100%                                | -  | -  |
| លិខិតឥណទាន   | 50,099,658                       | 201,049,927                      | 100%                                | -  | -  |
| ចំណែកមិនទាន់ប្រើប្រាស់នៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន | 49,852,948                       | 200,059,881                      | 100%                                | -  | -  |
| <b>សរុប</b>  | <b>111,106,287</b>               | <b>445,869,530</b>               |                                     |  |  |

|  | ការប្រឈមនឹង ហានិភ័យឥណទាន អតិបរមា | ការប្រឈមនឹង ហានិភ័យ ឥណទានអតិបរមា | ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន | ផ្នែកខ្លះនៃទ្រព្យ បញ្ចាំ/ការពង្រឹង ឥណទាន | មិនមានការធានា និងគ្មានទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន |
|--|----------------------------------|----------------------------------|-------------------------------------|--|--|
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤                                  | ដុល្លារអាមេរិក                   | ពាន់រៀល (កំណត់សម្គាល់ 6)         | %                                   | %  | %  |
| <b>ធាតុនានាក្នុងតារាងតុល្យការ</b>                          |                                  |                                  |                                     |  |  |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល - សុទ្ធ                      | 318,502,624                      | 1,281,973,062                    | -                                   | -  | 100%   |
| ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ                            | 112,372,367                      | 452,298,777                      | -                                   | -  | 100%   |
| ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - សុទ្ធ                | 1,009,128,082                    | 4,061,740,530                    | 92.70%                              | -  | 7.30%  |
| ទ្រព្យសកម្មផ្សេងៗ  | 193,249                          | 777,827                          | -                                   | -  | 100%   |
| <b>សរុប</b>  | <b>1,440,196,322</b>             | <b>5,796,790,196</b>             |                                     |  |  |
| <b>ធាតុនានាក្រៅតារាងតុល្យការ</b>                           |                                  |                                  |                                     |  |  |
| លិខិតធានាធនាគារ  | 14,102,163                       | 56,761,206                       | 100%                                | -  | -  |
| លិខិតឥណទាន   | 43,991,310                       | 177,065,023                      | 100%                                | -  | -  |
| ចំណែកមិនទាន់ប្រើប្រាស់នៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន | 97,099,255                       | 390,824,502                      | 100%                                | -  | -  |
| <b>សរុប</b>  | <b>155,192,728</b>               | <b>624,650,731</b>               |                                     |  |  |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទានតាមផ្នែកអាជីវកម្ម

|                                    | សាច់ប្រាក់<br>សមមូលក្នុង<br>ធនាគារ - សុទ្ធ | ប្រាក់បញ្ញើនៅ<br>ធនាគារនានា -<br>សុទ្ធ | ឥណទាន និង<br>បុរេប្រទាន ផ្តល់<br>ដល់អតិថិជន -<br>សុទ្ធ | ការវិនិយោគ<br>មូលបត្រ | ទ្រព្យសកម្ម<br>ផ្សេងៗ | សរុប                 |
|------------------------------------|--|--|--|-----------------------|-----------------------|----------------------|
|                                    | ដុល្លារអាមេរិក                             | ដុល្លារអាមេរិក                         | ដុល្លារអាមេរិក   | ដុល្លារអាមេរិក        | ដុល្លារអាមេរិក        | ដុល្លារអាមេរិក       |
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥</b>   |  |  |  |                       |                       |                      |
| គ្រឹះស្ថានហិរញ្ញវត្ថុ              | 397,979,398                                | 40,645,707                             | 72,128,713   | 9,814,681             | -                     | 520,568,499          |
| សេវាកម្ម                           | -  | -                                      | 30,368,624   | -                     | -                     | 30,368,624           |
| អាជីវកម្ម                          | -  | -                                      | 211,507,453  | -                     | -                     | 211,507,453          |
| ការលក់ដូរ                          | -  | -                                      | 202,976,080  | -                     | -                     | 202,976,080          |
| អចលនទ្រព្យ                         | -  | -                                      | 110,693,273  | -                     | -                     | 110,693,273          |
| សំណង់                              | -  | -                                      | 139,673,177  | -                     | -                     | 139,673,177          |
| ឧស្សាហកម្មម្តុំអាហារ               | -  | -                                      | 58,914,661   | -                     | -                     | 58,914,661           |
| ការផលិត                            | -  | -                                      | 27,653,056   | -                     | -                     | 27,653,056           |
| ផ្សេងៗ                             | -  | -                                      | 94,618,688   | -                     | 303,407               | 94,922,095           |
| <b>សរុប</b>                        | <b>397,979,398</b>                         | <b>40,645,707</b>                      | <b>948,533,725</b>                                     | <b>9,814,681</b>      | <b>303,407</b>        | <b>1,397,276,918</b> |
| សរុប (ពាន់រៀល -<br>កំណត់សម្គាល់ 6) | 1,597,091,324                              | 163,111,222                            | 3,806,465,838  | 39,386,315            | 1,217,573             | 5,607,272,272        |

|                                    | សាច់ប្រាក់<br>សមមូលក្នុង<br>ធនាគារ - សុទ្ធ | ប្រាក់បញ្ញើនៅ<br>ធនាគារនានា -<br>សុទ្ធ | ឥណទាន និង<br>បុរេប្រទាន ផ្តល់<br>ដល់អតិថិជន -<br>សុទ្ធ | ទ្រព្យសកម្ម<br>ផ្សេងៗ | សរុប                 |
|------------------------------------|--|--|--|-----------------------|----------------------|
|                                    | ដុល្លារអាមេរិក                             | ដុល្លារអាមេរិក                         | ដុល្លារអាមេរិក   | ដុល្លារអាមេរិក        | ដុល្លារអាមេរិក       |
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>   |  |  |  |                       |                      |
| គ្រឹះស្ថានហិរញ្ញវត្ថុ              | 318,502,624                                | 112,372,367                            | 97,207,533   | -                     | 528,082,524          |
| សេវាកម្ម                           | -  | -                                      | 30,211,367   | -                     | 30,211,367           |
| អាជីវកម្ម                          | -  | -                                      | 239,859,655  | -                     | 239,859,655          |
| ការលក់ដូរ                          | -  | -                                      | 208,267,816  | -                     | 208,267,816          |
| អចលនទ្រព្យ                         | -  | -                                      | 95,676,682   | -                     | 95,676,682           |
| សំណង់                              | -  | -                                      | 152,199,601  | -                     | 152,199,601          |
| ឧស្សាហកម្មម្តុំអាហារ               | -  | -                                      | 61,861,578   | -                     | 61,861,578           |
| ការផលិត                            | -  | -                                      | 25,436,041   | -                     | 25,436,041           |
| ផ្សេងៗ                             | -  | -                                      | 98,407,809   | 193,249               | 98,601,058           |
| <b>សរុប</b>                        | <b>318,502,624</b>                         | <b>112,372,367</b>                     | <b>1,009,128,082</b>                                   | <b>193,249</b>        | <b>1,440,196,322</b> |
| សរុប (ពាន់រៀល -<br>កំណត់សម្គាល់ 6) | 1,281,973,062                              | 452,298,777                            | 4,061,740,530  | 777,827               | 5,796,790,196        |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមវិស័យ និងទំនាក់ទំនង ការប្រឈមទៅនឹងឥណទាន និងបុរេប្រទាន និងការរៀបចំរបាយការណ៍ឡើងវិញ៖

|                                | ថ្ងៃទី៣១ ខែធ្នូ |                | ថ្ងៃទី៣១ ខែធ្នូ             |                             |
|--------------------------------|-----------------|----------------|-----------------------------|-----------------------------|
|                                | ឆ្នាំ២០២៥       | ឆ្នាំ២០២៤      | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|                                | ដុល្លារអាមេរិក  | ដុល្លារអាមេរិក | ពាន់រៀល<br>(កំណត់សម្គាល់ 6) | ពាន់រៀល<br>(កំណត់សម្គាល់ 6) |
| <b>វិភាគតាមវិស័យនានា៖</b>      |                 |                |                             |                             |
| វិស័យធន                        | 948,533,725     | 1,009,128,082  | 3,806,465,838               | 4,061,740,530               |
| <b>វិភាគតាមទំនាក់ទំនង៖</b>     |                 |                |                             |                             |
| សម្ព័ន្ធភាគី                   | 4,779,162       | 5,430,833      | 19,178,777                  | 21,859,103                  |
| មិនមែនសម្ព័ន្ធភាគី             | 943,754,563     | 1,003,697,249  | 3,787,287,061               | 4,039,881,427               |
|                                | 948,533,725     | 1,009,128,082  | 3,806,465,838               | 4,061,740,530               |
| <b>វិភាគតាមហានិភ័យ៖</b>        |                 |                |                             |                             |
| ហានិភ័យធំៗ (*)                 | 195,346,319     | 332,863,854    | 783,924,778                 | 1,339,777,012               |
| មិនមែនជាហានិភ័យធំៗ             | 753,187,406     | 676,264,228    | 3,022,541,060               | 2,721,963,518               |
|                                | 948,533,725     | 1,009,128,082  | 3,806,465,838               | 4,061,740,530               |
| <b>តាមរយៈលក្ខខណ្ឌអនុគ្រោះ៖</b> |                 |                |                             |                             |
| រៀបចំឡើងវិញ (**)               | 51,368,835      | 41,041,233     | 206,143,135                 | 165,190,963                 |
| មិនរៀបចំឡើងវិញ                 | 897,164,890     | 968,086,849    | 3,600,322,703               | 3,896,549,567               |
|                                | 948,533,725     | 1,009,128,082  | 3,806,465,838               | 4,061,740,530               |

(\*) "ផលប៉ះពាល់ដែលមានទំហំធំ" ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យដល់សមតុល្យសរុប ជាមួយអ្នកទទួលបានផលដែលមានចំនួនលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ។ ផលប៉ះពាល់នេះ គឺមានចំនួនខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត។

(\*\*) "ឥណទានរៀបចំឡើងវិញ" គឺជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាត្រូវបានកែប្រែដើម្បីផ្តល់នូវលក្ខខណ្ឌអនុគ្រោះសម្រាប់អ្នកខ្ចី សម្រាប់ហេតុផលសមស្របទាក់ទងនឹង វិបត្តិហិរញ្ញវត្ថុបណ្តោះអាសន្ន។

#### (iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណី ឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ គឺចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឱ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើជាមួយធនាគារនានា ការវិនិយោគមូលបត្រ និងទ្រព្យសកម្មផ្សេងៗ ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iii). ទ្រព្យបញ្ចាំ (ត)

##### ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងកិច្ចសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ទ្រព្យធានា ចម្បងរួមមាន អចលនវត្ថុដូចជា ដី និងអគារ ដោយឡែកទ្រព្យដីទៀតមានដូចជាប្រាក់បញ្ញើ ចលនវត្ថុផ្សេងៗ និងការធានា។ ទោះបីមានកិច្ចធានា ក៏ដោយ ទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗនឹងត្រូវវាយតម្លៃតាមរយៈវិធីសាស្ត្រគ្រប់គ្រងកំណត់ការរំពឹងលើការខាតបង់ឥណទាន (ECL)។

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

|   | ទ្រព្យបញ្ចាំ/ការពង្រឹងឥណទាន |                  |                          |                |                     |                |                          |
|---|-----------------------------|------------------|--------------------------|----------------|---------------------|----------------|--------------------------|
|   | ទ្រព្យ                      | ទ្រព្យសកម្ម ចល័ត | ប្រាក់បញ្ញើ មានកាល កំណត់ | ផ្សេងៗ         | ឥណទាន ពុំមានការធានា | សរុប           | ពាន់រៀល (កំណត់សម្គាល់ 6) |
|   | ដុល្លារអាមេរិក              | ដុល្លារអាមេរិក   | ដុល្លារអាមេរិក           | ដុល្លារអាមេរិក | ដុល្លារអាមេរិក      | ដុល្លារអាមេរិក |                          |
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥</b>            |                             |                  |                          |                |                     |                |                          |
| សាច់ប្រាក់ និងសាច់ប្រាក់ សមមូល - សុទ្ធ      | -                           | -                | -                        | -              | 397,979,398         | 397,979,398    | 1,597,091,324            |
| ប្រាក់បញ្ញើនៅធនាគារ នានា - សុទ្ធ            | -                           | -                | -                        | -              | 40,645,707          | 40,645,707     | 163,111,222              |
| ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - សុទ្ធ | 861,263,485                 | -                | 16,023,167               | -              | 71,247,073          | 948,533,725    | 3,806,465,838            |
| ការវិនិយោគមូលបត្រ                           | -                           | -                | -                        | -              | 9,814,681           | 9,814,681      | 39,386,315               |
| ទ្រព្យសកម្មផ្សេងៗ                           | -                           | -                | -                        | -              | 303,407             | 303,407        | 1,217,573                |
|   | 861,263,485                 | -                | 16,023,167               | -              | 519,990,266         | 1,397,276,918  | 5,607,272,272            |
| <b>ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤</b>            |                             |                  |                          |                |                     |                |                          |
| សាច់ប្រាក់ និងសាច់ប្រាក់ សមមូល - សុទ្ធ      | -                           | -                | -                        | -              | 318,502,624         | 318,502,624    | 1,281,973,062            |
| ប្រាក់បញ្ញើនៅធនាគារ នានា - សុទ្ធ            | -                           | -                | -                        | -              | 112,372,367         | 112,372,367    | 452,298,777              |
| ឥណទាន និងបុរេប្រទានផ្តល់ ដល់អតិថិជន - សុទ្ធ | 908,753,401                 | -                | 26,747,477               | -              | 73,627,204          | 1,009,128,082  | 4,061,740,530            |
| បំណុលផ្សេងៗ                                 | -                           | -                | -                        | -              | 193,249             | 193,249        | 777,827                  |
|   | 908,753,401                 | -                | 26,747,477               | -              | 504,695,444         | 1,440,196,322  | 5,796,790,196            |

#### (iv). គុណភាពឥណទាន

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានចេញសាកលវិធានលេខ ៨៧.០២៤.០០១ ស្តីពីការរៀបចំសំណុំឥណទានឡើងវិញ ក្នុង គោលបំណងដើម្បីបន្ថយបន្ទុកការសងប្រាក់របស់អតិថិជន និងជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើនលំហូរទឹកប្រាក់នៅក្នុងសេដ្ឋកិច្ច។ ដូចនេះ ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យធនាគារសិក្សា អនុម័តសំណើនៃការរៀបចំសំណុំឥណទានឡើងវិញរបស់អតិថិជន បានចំនួនពីរលើក ចាប់ពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដោយមិនចាំបាច់ផ្លាស់ប្តូរចំណាត់ថ្នាក់ហានិភ័យឥណទាន និងមិនចាំបាច់ បូកបន្ថែមសំវិធានធន។

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧.០១៧.៣៤៤ ប្រ.ក. ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាព ឥណទានដូចខាងក្រោម៖

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iv). គុណភាពឥណទាន (ត)

##### ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់សង ត្រូវបាន ធ្វើឡើងតាមកិច្ចសន្យា ហើយកូនបំណុលមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរទឹកប្រាក់ និងស្ថានភាពហិរញ្ញវត្ថុ នោះឡើយ។

##### ឥណទានឃ្នាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយ ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកាលបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេល វេលា និងយកចិត្តទុកដាក់ពីធនាគារ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិរន្តរភាពយថាភាពនៃប្រតិបត្តិការអាជីវកម្មរបស់កូនបំណុល ឬស្ថានភាពហិរញ្ញវត្ថុ និង ស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពទិញផ្សារដែល អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់កូនបំណុល ឬស្ថាន ភាពកាន់តែយ៉ាប់យឺតនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជាការសម្របសម្រួលរវាង ឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

##### ឥណទានក្រោមស្តង់ដារ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្ម បច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ និយាយឱ្យចំទៅប្រភពដើមនៃការសងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់ បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្តបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម។ កត្តាដែលនាំឱ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់កូនបំណុលនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់កូនបំណុលដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយកូនបំណុល ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយធនាគារ ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយកូនបំណុល។

##### ឥណទានជាប់សង្ស័យ

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការប្រមូលបានមកវិញ គ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចប្រមូលបានវិញ។ ការ រំពឹងទុកថានឹងចាត់បង់ គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ។

##### ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការខាតបង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមានចំនួនតិចតួច ឬ ប្រមូលមិនបានសោះ។

##### ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានការបាត់បង់ដែលធនាគាររំពឹងថានឹងកើតឡើង ដោយសារមានព្រឹត្តិការណ៍ ទាក់ទងនឹងហានិភ័យឥណទានជាច្រើន ដូចជា ការខកខានក្នុងការទូទាត់សងរបស់អតិថិជន។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12ខែ ឬពេញអាយុកាលនឹងត្រូវបានគណនាសម្រាប់ ឥណទានទាំងឡាយដោយផ្អែកទៅតាមការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន ដោយវាយតម្លៃ ហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យដំបូង។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iv). គុណភាពឥណទាន (ត)

##### ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ដើម្បីវាយតម្លៃថាមានការកើនឡើងជាសារវន្ត នូវហានិភ័យឥណទានចំពោះឧបករណ៍ហិរញ្ញវត្ថុ គួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង ឬទេនោះ ធនាគារត្រូវធ្វើការវិភាគវាយតម្លៃ ប្រៀបធៀបរវាងហានិភ័យនៃការខកខានសងដែលបានរំពឹងទុកនាចុងការិយបរិច្ឆេទ ដោយផ្អែកលើអាយុកាល ដែលនៅសល់ និងហានិភ័យនៃការខកខានសងនាពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង។ ការវាយតម្លៃនេះ ត្រូវពិចារណាទាំង កត្តាបរិមាណ និងគុណភាព ដែលមានហេតុផលសមស្រប និងមានមូលដ្ឋានគាំទ្រច្បាស់លាស់ ហើយដែលអាចរកបានដោយមិនបង្កចំណាយមិន ចាំបាច់ ឬប្រើប្រាស់ហ្វូសកម្រិត។ វាផ្អែកលើប្រវត្តិទន្ទឹមន័យមានស្រាប់របស់ធនាគារ និងការវាយតម្លៃឥណទានរបស់ធនាគារ ដោយរួមបញ្ចូលទាំង ព័ត៌មានព្យាករណ៍នាពេលអនាគតផងដែរ ។

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

| វិធីសាស្ត្រ 3 ដំណាក់កាល                 | ដំណាក់កាលទី1                              | ដំណាក់កាលទី2                       | ដំណាក់កាលទី3                 |
|---|---|------------------------------------|------------------------------|
|   | ដំណើរការ                                  | ក្រោមដំណើរការ                      | មិនដំណើរការ                  |
| ការទទួលស្គាល់ឥណទានដែលរំពឹងថា នឹងបាត់បង់ | រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ             | រំពឹងថានឹងបាត់បង់ពេញ អាយុកាល       | រំពឹងថានឹងបាត់បង់ពេញ អាយុកាល |
| លក្ខណៈវិនិច្ឆ័យ                         | មិនមានការកើនឡើងជាសារវន្ត លើហានិភ័យឥណទានទេ | ហានិភ័យឥណទានដែលបាន កើនឡើងជាសារវន្ត | ឥណទានដែលមានឱនភាពនៃ តម្លៃ     |
| មូលដ្ឋាននៃការគណនាចំណូលប្រាក់ចំណេញ       | តម្លៃយោងដុល                               | តម្លៃយោងដុល                        | តម្លៃយោងសុទ្ធ                |

សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល ធនាគារប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សងចំណាត់ថ្នាក់ឥណទាន ("DPD") ចែង ដោយធនាគារជាតិនៃកម្ពុជា និងការវាយតម្លៃចំណាត់ថ្នាក់ឥណទានផ្ទៃក្នុង ("CCR") របស់ធនាគារ ដែលការវាយតម្លៃនេះវាស់វែងដោយផ្អែកលើ លក្ខណៈគុណភាព និងបរិមាណ ហើយអាចមានភាពខុសគ្នា ផ្អែកលើវិស័យនៃអាជីវកម្ម ប្រភេទឥណទាន ប្រភេទផលិតផល និងប្រភេទអតិថិជន។

#### ឥណទានរយៈពេលខ្លី ( 1ឆ្នាំ ឬតិចជាង )

| ដំណាក់កាល | ស្ថានភាព ហានិភ័យឥណទាន                     | ចំណាត់ថ្នាក់របស់ធនាគារជាតិ នៃកម្ពុជា/ចំណាត់ថ្នាក់ផ្ទៃក្នុង | ចំនួនថ្ងៃ ហួសកាលកំណត់ | សូចនាករនៃ ការយឺតយ៉ាវ |
|-----------|---|--|-----------------------|----------------------|
| 1         | មិនមានការកើនឡើងជាសារវន្តលើហានិភ័យ ឥណទានទេ | ឥណទានធម្មតា / 6 ឬប្រសើរជាង                                 | 0 ដល់ 14ថ្ងៃ          | ដំណើរការ             |
| 2         | ហានិភ័យឥណទានបានកើនឡើងជាសារវន្ត            | ឥណទានឃ្នាំមើល/7, 8=ឬ 8+                                    | 15 ដល់ 30ថ្ងៃ         | ក្រោមដំណើរការ        |
| 3         | ឥណទានមានឱនភាព                             | ឥណទានក្រោមស្តង់ដារ/8-                                      | 31 ដល់ 60ថ្ងៃ         | មិនដំណើរការ          |
|           |   | ឥណទានជាប់សង្ស័យ/9  | 61 ដល់ 90ថ្ងៃ         |                      |
|           |   | ឥណទានខាតបង់/10   | លើសពី 91ថ្ងៃ          |                      |

#### ឥណទានរយៈពេលវែង ( ច្រើនជាងមួយឆ្នាំ )

| ដំណាក់កាល | ស្ថានភាព ហានិភ័យឥណទាន                     | ចំណាត់ថ្នាក់របស់ធនាគារជាតិ នៃកម្ពុជា/ចំណាត់ថ្នាក់ផ្ទៃក្នុង | ចំនួនថ្ងៃ ហួសកាលកំណត់ | សូចនាករនៃ ការយឺតយ៉ាវ |
|-----------|---|--|-----------------------|----------------------|
| 1         | មិនមានការកើនឡើងជាសារវន្តលើហានិភ័យ ឥណទានទេ | ឥណទានធម្មតា/6 ឬប្រសើរជាង                                   | 0 ដល់តូចជាង 30ថ្ងៃ    | ដំណើរការ             |
| 2         | ហានិភ័យឥណទានបានកើនឡើងជាសារវន្ត            | ឥណទានឃ្នាំមើល/7, 8= ឬ 8+                                   | 30 ដល់តូចជាង 90ថ្ងៃ   | ក្រោមដំណើរការ        |
| 3         | ឥណទានមានឱនភាព                             | ឥណទានក្រោមស្តង់ដារ/8-                                      | 90 ដល់តូចជាង 180ថ្ងៃ  | មិនដំណើរការ          |
|           |   | ឥណទានជាប់សង្ស័យ/9  | 180 ដល់តូចជាង 360ថ្ងៃ |                      |
|           |   | ឥណទានខាតបង់/10   | លើសពី 360ថ្ងៃ         |                      |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iv). គុណភាពឥណទាន (ត)

##### ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ព័ត៌មានដែលបានកំណត់អំពីគុណភាពឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដូចខាងក្រោម ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយមិនរាប់ជាទ្រព្យ បញ្ចាំ ឬការពង្រឹងឥណទានផ្សេងៗទៀត។ លុះត្រាតែមានសូចនាករជាក់លាក់ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានចំនួនតំណាងឱ្យតម្លៃយោង។ សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ចំនួនដែលបង្ហាញក្នុងតារាង តំណាងឱ្យកិច្ចសន្យា ឬបានធានារៀងគ្នា។

|   | ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025 |                   |                    |                      |
|---|---------------------------|-------------------|--------------------|----------------------|
|   | ដំណាក់កាលទី1              | ដំណាក់កាលទី2      | ដំណាក់កាលទី3       | សរុប                 |
|   | ដុល្លារអាមេរិក            | ដុល្លារអាមេរិក    | ដុល្លារអាមេរិក     | ដុល្លារអាមេរិក       |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម</b> |                           |                   |                    |                      |
| ឥណទានធម្មតា   | 872,307,698               | -                 | -                  | 872,307,698          |
| ឥណទានឃ្នាំមើល   | -                         | 22,436,721        | -                  | 22,436,721           |
| ឥណទានក្រោមស្តង់ដារ  | -                         | -                 | 7,975,311          | 7,975,311            |
| ឥណទានជាប់សង្ស័យ   | -                         | -                 | 5,924,198          | 5,924,198            |
| ឥណទានខាតបង់   | -                         | -                 | 57,791,186         | 57,791,186           |
|   | <u>872,307,698</u>        | <u>22,436,721</u> | <u>71,690,695</u>  | <u>966,435,114</u>   |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ                      | (1,146,026)               | (2,031,281)       | (14,724,082)       | (17,901,389)         |
| តម្លៃយោង ( ដុល្លារអាមេរិក )                               | <u>871,161,672</u>        | <u>20,405,440</u> | <u>56,966,613</u>  | <u>948,533,725</u>   |
| តម្លៃយោង ( ពាន់រៀល - កំណត់សម្គាល់ 6 )                     | <u>3,495,971,790</u>      | <u>81,887,030</u> | <u>228,607,018</u> | <u>3,806,465,838</u> |

|   | ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 |                   |                    |                      |
|---|---------------------------|-------------------|--------------------|----------------------|
|   | ដំណាក់កាលទី1              | ដំណាក់កាលទី2      | ដំណាក់កាលទី3       | សរុប                 |
|   | ដុល្លារអាមេរិក            | ដុល្លារអាមេរិក    | ដុល្លារអាមេរិក     | ដុល្លារអាមេរិក       |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម</b> |                           |                   |                    |                      |
| ឥណទានធម្មតា   | 934,107,605               | -                 | -                  | 934,107,605          |
| ឥណទានឃ្នាំមើល   | -                         | 15,536,554        | -                  | 15,536,554           |
| ឥណទានក្រោមស្តង់ដារ  | -                         | -                 | 1,205,217          | 1,205,217            |
| ឥណទានជាប់សង្ស័យ   | -                         | -                 | 13,888,072         | 13,888,072           |
| ឥណទានខាតបង់   | -                         | -                 | 61,630,805         | 61,630,805           |
|   | <u>934,107,605</u>        | <u>15,536,554</u> | <u>76,724,094</u>  | <u>1,026,368,253</u> |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ                      | (2,659,025)               | (2,015,153)       | (12,565,993)       | (17,240,171)         |
| តម្លៃយោង ( ដុល្លារអាមេរិក )                               | <u>931,448,580</u>        | <u>13,521,401</u> | <u>64,158,101</u>  | <u>1,009,128,082</u> |
| តម្លៃយោង ( ពាន់រៀល - កំណត់សម្គាល់ 6 )                     | <u>3,749,080,535</u>      | <u>54,423,639</u> | <u>258,236,357</u> | <u>4,061,740,530</u> |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iv). គុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

|                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ |                |                |                |
|--------------------------------------|---------------------------|----------------|----------------|----------------|
|                                      | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|                                      | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល</b> |                           |                |                |                |
| ធម្មតា                               | 398,152,748               | -              | -              | 398,152,748    |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ | (173,350)                 | -              | -              | (173,350)      |
| តម្លៃយោង (ដុល្លារអាមេរិក)            | 397,979,398               | -              | -              | 397,979,398    |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)  | 1,597,091,324             | -              | -              | 1,597,091,324  |

|                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ |                |                |                |
|--------------------------------------|---------------------------|----------------|----------------|----------------|
|                                      | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|                                      | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល</b> |                           |                |                |                |
| ធម្មតា                               | 318,710,181               | -              | -              | 318,710,181    |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ | (207,557)                 | -              | -              | (207,557)      |
| តម្លៃយោង (ដុល្លារអាមេរិក)            | 318,502,624               | -              | -              | 318,502,624    |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)  | 1,281,973,062             | -              | -              | 1,281,973,062  |

|                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ |                |                |                |
|--------------------------------------|---------------------------|----------------|----------------|----------------|
|                                      | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|                                      | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>ប្រាក់បញ្ញើជាមួយធនាគារនានា</b>    |                           |                |                |                |
| ធម្មតា                               | 40,876,863                | -              | -              | 40,876,863     |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ | (231,156)                 | -              | -              | (231,156)      |
| តម្លៃយោង (ដុល្លារអាមេរិក)            | 40,645,707                | -              | -              | 40,645,707     |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)  | 163,111,222               | -              | -              | 163,111,222    |

|                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ |                |                |                |
|--------------------------------------|---------------------------|----------------|----------------|----------------|
|                                      | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|                                      | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>ប្រាក់បញ្ញើជាមួយធនាគារនានា</b>    |                           |                |                |                |
| ធម្មតា                               | 113,297,622               | -              | -              | 113,297,622    |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ | (925,255)                 | -              | -              | (925,255)      |
| តម្លៃយោង (ដុល្លារអាមេរិក)            | 112,372,367               | -              | -              | 112,372,367    |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)  | 452,298,777               | -              | -              | 452,298,777    |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iv). គុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

|                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ |                |                |                |
|--------------------------------------|---------------------------|----------------|----------------|----------------|
|                                      | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|                                      | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>ការវិនិយោគមូលបត្រ</b>             |                           |                |                |                |
| ធម្មតា                               | 10,030,278                | -              | -              | 10,030,278     |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ | (215,597)                 | -              | -              | (215,597)      |
| តម្លៃយោង (ដុល្លារអាមេរិក)            | 9,814,681                 | -              | -              | 9,814,681      |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)  | 39,386,315                | -              | -              | 39,386,315     |

|                                      | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ |                |                |                |
|--------------------------------------|---------------------------|----------------|----------------|----------------|
|                                      | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|                                      | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>ការវិនិយោគមូលបត្រ</b>             |                           |                |                |                |
| ធម្មតា                               | -                         | -              | -              | -              |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ | -                         | -              | -              | -              |
| តម្លៃយោង (ដុល្លារអាមេរិក)            | -                         | -              | -              | -              |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)  | -                         | -              | -              | -              |

|   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ |                |                |                |
|---|---------------------------|----------------|----------------|----------------|
|   | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|   | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ</b> |                           |                |                |                |
| ធម្មតា  | 148,112,103               | -              | -              | 148,112,103    |
| ឃ្នាំមើល  | -                         | 21,865         | -              | 21,865         |
| ក្រោមស្តង់ដារ                                       | -                         | -              | 26,924         | 26,924         |
| សង្ស័យ  | -                         | -              | 12,487         | 12,487         |
| បាត់បង់   | -                         | -              | 58,536         | 58,536         |
|   | 148,112,103               | 21,865         | 97,947         | 148,231,915    |
| ដក៖ សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ                | (52,832)                  | (3,578)        | (27,801)       | (84,211)       |
| តម្លៃយោង (ដុល្លារអាមេរិក)                           | 148,059,271               | 18,287         | 70,146         | 148,147,704    |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)                 | 594,161,855               | 73,386         | 281,496        | 594,516,736    |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iv). គុណភាពឥណទាន (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

|   | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ |                |                |                |
|---|---------------------------|----------------|----------------|----------------|
|   | ដំណាក់កាលទី១              | ដំណាក់កាលទី២   | ដំណាក់កាលទី៣   | សរុប           |
|   | ដុល្លារអាមេរិក            | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ</b> |                           |                |                |                |
| ធម្មតា  | 166,556,954               | -              | -              | 166,556,954    |
| ឃ្នាំមើល  | -                         | 29,665         | -              | 29,665         |
| ក្រោមស្តង់ដារ                                       | -                         | -              | 19,674         | 19,674         |
| សង្ស័យ  | -                         | -              | 21,160         | 21,160         |
| បាត់បង់   | -                         | -              | 19,109         | 19,109         |
|   | 166,556,954               | 29,665         | 59,943         | 166,646,562    |
| ដក៖ សំវិធានធនលើការខាតបង់ឥណទាននៃតម្លៃ                | (120,732)                 | (41,021)       | (36,324)       | (198,077)      |
| តម្លៃយោង (ដុល្លារអាមេរិក)                           | 166,436,222               | (11,356)       | 23,619         | 166,448,485    |
| តម្លៃយោង (ពាន់រៀល - កំណត់សម្គាល់ 6)                 | 669,905,795               | (45,708)       | 95,066         | 669,955,153    |

#### ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)

ប្រូបាប៊ីលីតេនៃការខកខានសង ត្រូវបានកំណត់ថាជាការប៉ាន់ស្មានអំពីលទ្ធភាពទូទាត់សងរបស់អតិថិជនដែលអាចប្រឈមនឹងការខកខានសង ឬការមិនអាចអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុបានក្នុងអំឡុងពេលជាក់លាក់ណាមួយ មូលដ្ឋានទូទៅត្រូវបានកំណត់ក្នុងរយៈពេលមួយឆ្នាំ។ ក្នុងការ គណនាទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ECL) ត្រូវការកំណត់ ប្រូបាប៊ីលីតេនៃការខកខានសងរយៈពេល 12ខែ និងប្រូបាប៊ីលីតេនៃការខកខានសងពេញអាយុកាល។ វិធីសាស្ត្រដែលបានប្រើប្រាស់សម្រាប់វាស់វែងប្រូបាប៊ីលីតេនៃការខកខានសង របស់ធនាគារមានការវិភាគលើការសងយឺតយ៉ាវ (Month-in-Arrear Migration Matrix Analysis) សម្រាប់ឥណទានរយៈពេលវែង និងការវិភាគការតាមដាននៃអត្រាការខកខានសងជាមធ្យម (Average Observed Default Rate Analysis) សម្រាប់ឥណទានរយៈពេលខ្លី។

#### ការខាតបង់ដែលបណ្តាលមកពីការខកខានសង (“LGD”)

ការបាត់បង់ដែលបណ្តាលមកពីការខកខានសងត្រូវបានកំណត់ថាជាភាគរយ នៃបំណុលដែលធនាគារ អាចបាត់បង់នៅពេលដែលអតិថិជនខកខានសង។ ការបាត់បង់នេះត្រូវបានបង្ហាញជាភាគរយនៃទំហំនៃការខកខានសង (EAD) ដែលអាស្រ័យលើតាមប្រភេទ ចំនួន និងតម្លៃនៃទ្រព្យធានាប្រភេទអតិថិជន ដោយរួមបញ្ចូលទាំងការរំពឹងទុកនៃការមូលត្រលប់ពីការលក់ទ្រព្យធានា។ ធនាគារប្រើប្រាស់វិធីសាស្ត្រ វិភាគលើការប្រមូលត្រលប់នៃឥណទានខាតបង់ (Loss Recovery Approach) សម្រាប់គណនាការបាត់បង់ដែលបណ្តាលមកពីការខកខានសង។

#### ការធ្វើនិយ័តកម្មទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារទទួលយកការចេញវិញនូវឥណទានដែលមានស្រាប់ជាមួយអតិថិជន ដែលជួបផលលំបាកផ្នែកហិរញ្ញវត្ថុរយៈពេលខ្លី ដែលគោលបំណងចម្បងនេះដើម្បីបង្កើនលទ្ធភាពក្នុងការប្រមូលត្រឡប់មកវិញ និងកាត់បន្ថយហានិភ័យនៃការខកខានសង។ ការរៀបចំសំណុំឥណទានឡើងវិញត្រូវបានផ្តល់ជូនអតិថិជន ដែលមានអត្រាប្រឈមខ្ពស់ នឹងការខកខានសង ឬកំពុងខកខានសង ទោះបីជាអតិថិជនបានខិតខំប្រឹងប្រែង ព្យាយាមទូទាត់សងទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាដើមក៏ដោយ ហើយដែលការរៀបចំឡើងវិញនេះត្រូវបានរំពឹងទុកថាអតិថិជនអាចអនុវត្តន៍ទៅតាមលក្ខខណ្ឌកែប្រែបាន។ ធនាគារបានផ្តល់ការកែប្រែឥណទានជូនអតិថិជនដោយរួមមានជម្រើសពាក់ព័ន្ធនឹងការពន្យារពេលសង ការលើកលែង និងការកែប្រែលក្ខខណ្ឌឥណទាន រួមទាំងការពន្យារពេលប្រតិទាន ការពន្យារពេលទូទាត់សងការប្រាក់ ឬប្រាក់ដើម ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាយ៉ាងម៉ឺងម៉ាត់។ ក្នុងក្របខណ្ឌនៃការវាយតម្លៃនេះ ធនាគារត្រួតពិនិត្យនិងតាមដានលើលទ្ធភាព និងការបង់ប្រាក់របស់អតិថិជនស្របតាមលក្ខខណ្ឌកិច្ចសន្យាដែលបានកែសម្រួល និងវាយតម្លៃលើកត្តាផ្សេងៗរបស់អតិថិជន ដើម្បីកំណត់ថាតើការរៀបចំសំណុំឥណទាននោះមានប្រសិទ្ធភាពគ្រប់គ្រាន់។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (iv). គុណភាពឥណទាន (ត)

ទោះបីជាឥណទានមួយចំនួនរបស់ធនាគារត្រូវបានរៀបចំឡើងវិញយ៉ាងណាក្តី ក៏ប៉ុន្តែអតិថិជនទាំងនោះនៅតែបង្ហាញលទ្ធផលអាជីវកម្មវិជ្ជមានជាបន្តបន្ទាប់ ហើយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់សងជាទៀងទាត់មកធនាគារវិញ។ ឥណទានដែលត្រូវបានទូទាត់សងត្រឡប់មកវិញឡើងទាត់ក្នុងរយៈពេលមួយជាក់លាក់ នឹងអាចទទួលបានការវាយតម្លៃចំណាត់ថ្នាក់ឡើងវិញ ហើយឥណទាននឹងត្រូវប្តូរត្រឡប់មកដំណាក់កាលទី១ វិញ។

#### ការដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលនាពេលអនាគត

ធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលមើលអនាគត ដោយវាយតម្លៃទៅលើ ថាតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍។

ធនាគារ បានប្រើទិន្នន័យម៉ាក្រូសេដ្ឋកិច្ចប្រវត្តិសាស្ត្រ ដើម្បីព្យាករណ៍ពីប្រូបាប៊ីលីតេនៃហានិភ័យឥណទានសម្រាប់ឆ្នាំខាងមុខ។ ការវិភាគសមាមាត្រប្រៀប (Direct Linear Regression Analysis) ត្រូវបានប្រើប្រាស់ដើម្បីកំណត់ស្ថិតនាការម៉ាក្រូសេដ្ឋកិច្ច (Macroeconomic Variables (MEVs)) ណាដែលអាចកំណត់ ព្យាករណ៍ពីប្រូបាប៊ីលីតេនៃការខកខានសង ឬ ការបាត់បង់ដែលបណ្តាលមកពីការខកខានសង នាពេលអនាគត និងកំណត់វិធីសាស្ត្រ វាស់វែងថ្លឹងស្ថិតនាការម៉ាក្រូសេដ្ឋកិច្ច ទៅតាមផលប៉ះពាល់ត្រឹមត្រូវ។ វិធីសាស្ត្រជ្រើសរើសផ្សេងៗត្រូវបានអនុវត្តក្នុងដំណើរការដើម្បីដកចេញនូវ MEVs ដែលមិនមានសុពលភាពក្នុងការព្យាករណ៍។

ការគណនានោះ 12ខែ ដោយផ្អែកតាមការតាមដានអត្រាហានិភ័យឥណទាន (ODR) ដែលត្រូវបានសង្កេតប្រចាំត្រីមាស ក្នុងខែមីនា មិថុនា កញ្ញា និងធ្នូ ដោយត្រូវបានតម្រែតម្រង់ទៅនឹងតម្លៃអថេរម៉ាក្រូសេដ្ឋកិច្ចប្រចាំត្រីមាស (MEV) ។ ការប្រមើលមើលទៅមុខ ត្រូវបានគណនា សម្រាប់ឥណទានដំណើរការ នៃខែនីមួយៗដើម្បីព្យាករណ៍ថាឥណទាននោះអាចក្លាយជាឥណទានមានបញ្ហា ឬបាត់បង់ នារយៈពេល១២ខែខាងមុខ។

ធនាគារបានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រ ឧបករណ៍ហិរញ្ញវត្ថុ ស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្របានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (v). ចំនួនទឹកប្រាក់កើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

##### ការខាតបង់សំវិធានធននៃឱនភាពតម្លៃ

តារាងខាងក្រោម បង្ហាញពីការផ្ទៀងផ្ទាត់សមតុល្យលើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនានាដើម និងចុងការិយបរិច្ឆេទ។

|  | 2025           |                |                |                |
|--|----------------|----------------|----------------|----------------|
|  | ដំណាក់កាលទី1   | ដំណាក់កាលទី2   | ដំណាក់កាលទី3   | សរុប           |
|  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្ត្រីដើម</b> |                |                |                |                |
| សមតុល្យនៅថ្ងៃទី1 ខែមករា                                  | 2,659,025      | 2,015,153      | 12,565,993     | 17,240,171     |
| - ផ្ទេរទៅដំណាក់កាលទី1                                    | 13,350         | (10,117)       | (3,233)        | -              |
| - ផ្ទេរទៅដំណាក់កាលទី2                                    | (765,084)      | 765,254        | (170)          | -              |
| - ផ្ទេរទៅដំណាក់កាលទី3                                    | (713,197)      | (1,641,384)    | 2,354,581      | -              |
| ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ                   | 85,793         | 140,363        | 8,683,245      | 8,909,401      |
| ការកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា                     | -              | -              | 632,296        | 632,296        |
| ទ្រព្យសកម្មហិរញ្ញវត្ថុដើមថ្មី                            | 406,043        | 766,242        | 205,862        | 1,378,147      |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់                | (539,904)      | (4,230)        | (1,862,349)    | (2,406,483)    |
| ការលុបចោល  | -              | -              | (7,852,143)    | (7,852,143)    |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)                | 1,146,026      | 2,031,281      | 14,724,082     | 17,901,389     |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)      | 4,599,002      | 8,151,531      | 59,087,741     | 71,838,274     |

|  | 2024           |                |                |                |
|--|----------------|----------------|----------------|----------------|
|  | ដំណាក់កាលទី1   | ដំណាក់កាលទី2   | ដំណាក់កាលទី3   | សរុប           |
|  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្ត្រីដើម</b> |                |                |                |                |
| សមតុល្យនៅថ្ងៃទី1 ខែមករា                                  | 2,668,481      | 2,330,683      | 10,145,442     | 15,144,606     |
| - ផ្ទេរទៅដំណាក់កាលទី1                                    | 278,001        | (278,001)      | -              | -              |
| - ផ្ទេរទៅដំណាក់កាលទី2                                    | (87,757)       | 157,264        | (69,507)       | -              |
| - ផ្ទេរទៅដំណាក់កាលទី3                                    | (65,928)       | (628,292)      | 694,220        | -              |
| ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ                   | (288,135)      | 658,778        | 2,577,561      | 2,948,204      |
| ការកត់ត្រាបង្កឡើងវិញនូវតម្លៃអប្បបរមា                     | -              | -              | 1,179,195      | 1,179,195      |
| ទ្រព្យសកម្មហិរញ្ញវត្ថុដើមថ្មី                            | 756,849        | 696,936        | 1,593,312      | 3,047,097      |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់                | (602,486)      | (922,215)      | (3,554,230)    | (5,078,931)    |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)                | 2,659,025      | 2,015,153      | 12,565,993     | 17,240,171     |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)      | 10,702,576     | 8,110,991      | 50,578,122     | 69,391,689     |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ខ. ហានិភ័យឥណទាន (ត)

#### (v). ចំនួនទឹកប្រាក់កើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន (ត)

##### ការប្រែប្រួលជាសារវន្តនៃតម្លៃយោងដុលសរុប ដែលប៉ះពាល់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន

តារាងខាងក្រោមបង្ហាញពីតម្លៃអំពីការប្រែប្រួលជាសារវន្ត នៃតម្លៃយោងដុលសរុបរបស់ឧបករណ៍ហិរញ្ញវត្ថុនៅក្នុងឆ្នាំ2025 និងឆ្នាំ 2024 ដែលបានរួមចំណែកដល់ការប្រែប្រួលរបស់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន។

|   | 2025           |                |                |                |
|---|----------------|----------------|----------------|----------------|
|   | ដំណាក់កាលទី1   | ដំណាក់កាលទី2   | ដំណាក់កាលទី3   | សរុប           |
|   | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>សាច់ប្រាក់ និងសាច់ប្រាក់សមមូល</b>                |                |                |                |                |
| សមតុល្យនៅថ្ងៃទី1 ខែមករា                             | 934,107,605    | 15,536,554     | 76,724,094     | 1,026,368,253  |
| - ផ្ទេរទៅដំណាក់កាលទី1                               | 5,341,451      | (2,202,719)    | (3,138,732)    | -              |
| - ផ្ទេរទៅដំណាក់កាលទី2                               | (7,904,432)    | 7,905,157      | (725)          | -              |
| - ផ្ទេរទៅដំណាក់កាលទី3                               | (3,929,124)    | (8,351,111)    | 12,280,235     | -              |
| ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី                          | 406,977,807    | 9,680,718      | 1,658,133      | 418,316,658    |
| ការវាស់វែងការខាតបង់សំវិធានធនឡើងវិញសុទ្ធ             | (44,091,909)   | (87,093)       | 4,897,150      | (39,281,852)   |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់      | (418,193,700)  | (44,785)       | (12,877,317)   | (431,115,802)  |
| ការលុបចោល   | -              | -              | (7,852,143)    | (7,852,143)    |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)           | 872,307,698    | 22,436,721     | 71,690,695     | 966,435,114    |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6) | 3,500,570,792  | 90,038,561     | 287,694,759    | 3,878,304,112  |

|  | 2024           |                |                |                |
|--|----------------|----------------|----------------|----------------|
|  | ដំណាក់កាលទី1   | ដំណាក់កាលទី2   | ដំណាក់កាលទី3   | សរុប           |
|  | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក | ដុល្លារអាមេរិក |
| <b>ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្ត្រីដើម</b> |                |                |                |                |
| សមតុល្យនៅថ្ងៃទី1 ខែមករា                                  | 895,837,995    | 38,762,307     | 66,380,526     | 1,000,980,828  |
| - ផ្ទេរទៅដំណាក់កាលទី1                                    | 2,612,312      | (2,612,312)    | -              | -              |
| - ផ្ទេរទៅដំណាក់កាលទី2                                    | (5,040,187)    | 5,108,563      | (68,376)       | -              |
| - ផ្ទេរទៅដំណាក់កាលទី3                                    | (678,696)      | (12,834,088)   | 13,512,784     | -              |
| ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី                               | 497,048,300    | 15,170         | (760,947)      | 496,302,523    |
| ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានឈប់ទទួលស្គាល់                | (455,672,119)  | (12,903,086)   | (2,339,893)    | (470,915,098)  |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ដុល្លារអាមេរិក)                | 934,107,605    | 15,536,554     | 76,724,094     | 1,026,368,253  |
| សមតុល្យនៅថ្ងៃទី31 ខែធ្នូ (ពាន់រៀល - កំណត់សម្គាល់ 6)      | 3,759,783,110  | 62,534,630     | 308,814,479    | 4,131,132,219  |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ ឧទាហរណ៍អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណ បរទេស និងតម្លៃមូលធន និងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

#### (i). ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការវិនិយោគ តម្លៃទីផ្សារ។ សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី បានត្រួតពិនិត្យដោយរៀបរយនិងកម្រិតអាចទទួលយកបាននៃហានិភ័យ។

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ថាតើមួយណាដែលកើតឡើងមុន។

|   | រហូតដល់ 1ខែ            | > 1 – 3ខែ            | > 3 – 6ខែ          | > 6 – 12ខែ           | > 1 – 5ឆ្នាំ       | លើសពី 5ឆ្នាំ         | ពុំមានការប្រាក់    | សរុប                 | អត្រាការប្រាក់ |
|---|------------------------|----------------------|--------------------|----------------------|--------------------|----------------------|--------------------|----------------------|----------------|
| <b>នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2025</b>                      |                        |                      |                    |                      |                    |                      |                    |                      | %              |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>                           |                        |                      |                    |                      |                    |                      |                    |                      |                |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល - សុទ្ធ                   | 162,418,050            | 20,068,816           | -                  | -                    | -                  | -                    | 215,492,532        | 397,979,398          | 0% – 5.25%     |
| ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ                         | 20,417,374             | -                    | 10,062,835         | 10,165,498           | -                  | -                    | 40,645,707         | 0.95% – 5.50%        |                |
| ប្រាក់តម្កល់តាមច្បាប់                                   | -                      | -                    | -                  | -                    | -                  | 72,333,733           | 7,500,000          | 79,833,733           | 1.04%          |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ              | 31,118,878             | 74,397,565           | 134,627,115        | 46,725,829           | 232,003,095        | 429,661,243          | -                  | 948,533,725          | 3.75% – 25.00% |
| ការវិនិយោគមូលបត្រ - សុទ្ធ                               | -                      | -                    | -                  | -                    | -                  | 9,814,681            | -                  | 9,814,681            | 8.50%          |
| <b>ទ្រព្យសកម្មផ្សេងៗ</b>                                | -                      | -                    | -                  | -                    | -                  | -                    | 303,407            | 303,407              | គ្មាន          |
| <b>បំណុលហិរញ្ញវត្ថុ</b>                                 | <b>213,954,302</b>     | <b>94,466,381</b>    | <b>144,689,950</b> | <b>56,891,327</b>    | <b>232,003,095</b> | <b>511,809,657</b>   | <b>223,295,939</b> | <b>1,477,110,651</b> |                |
| ប្រាក់បញ្ញើរបស់អតិថិជន                                  | 546,690,581            | 155,530,019          | 69,009,740         | 171,695,633          | 4,302,696          | -                    | -                  | 947,228,669          | 0% – 8.00%     |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ    | 43,150,976             | 71,789,753           | 61,633,148         | 24,378,570           | 56,768,311         | -                    | -                  | 257,720,758          | 0% – 7.20%     |
| ប្រាក់កម្ចី   | -                      | -                    | -                  | -                    | 128,126            | -                    | -                  | 128,126              | 2.50%          |
| បំណុលគតិសន្យា   | 151,807                | 282,355              | 442,597            | 1,079,258            | 3,629,724          | 2,476,884            | -                  | 8,062,625            | 5.50%          |
| <b>បំណុលផ្សេងៗ</b>                                      | <b>-</b>               | <b>-</b>             | <b>-</b>           | <b>-</b>             | <b>-</b>           | <b>-</b>             | <b>2,417,048</b>   | <b>2,417,048</b>     | <b>គ្មាន</b>   |
|   | <b>589,993,364</b>     | <b>227,602,127</b>   | <b>131,085,485</b> | <b>197,153,461</b>   | <b>64,828,857</b>  | <b>2,476,884</b>     | <b>2,417,048</b>   | <b>1,215,557,226</b> |                |
| <b>សរុបគម្លាតការប្រាក់សមមូលពាន់រៀល - កំណត់សម្គាល់ 6</b> | <b>(376,039,062)</b>   | <b>(133,135,746)</b> | <b>13,604,465</b>  | <b>(140,262,134)</b> | <b>167,174,238</b> | <b>509,332,773</b>   | <b>220,878,891</b> | <b>261,553,425</b>   |                |
|   | <b>(1,509,044,756)</b> | <b>(534,273,749)</b> | <b>54,594,718</b>  | <b>(562,871,944)</b> | <b>670,870,217</b> | <b>2,043,952,418</b> | <b>886,386,990</b> | <b>1,049,613,895</b> |                |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### គ. ហានិភ័យទីផ្សារ (ត)

#### (i). ហានិភ័យអត្រាការប្រាក់ (ត)

|   | រហូតដល់ 1ខែ            | > 1 – 3ខែ            | > 3 – 6ខែ          | > 6 – 12ខែ           | > 1 – 5ឆ្នាំ       | លើសពី 5ឆ្នាំ         | ពុំមានការប្រាក់    | សរុប                 | អត្រាការប្រាក់ |
|---|------------------------|----------------------|--------------------|----------------------|--------------------|----------------------|--------------------|----------------------|----------------|
| <b>នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024</b>                      |                        |                      |                    |                      |                    |                      |                    |                      | %              |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>                           |                        |                      |                    |                      |                    |                      |                    |                      |                |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល - សុទ្ធ                   | 135,018,537            | 14,979,795           | -                  | -                    | -                  | -                    | 168,504,292        | 318,502,624          | 0% - 5.85%     |
| ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ                         | 48,589,565             | -                    | 19,088,550         | 44,694,252           | -                  | -                    | -                  | 112,372,367          | 0.05% - 7.75%  |
| ប្រាក់តម្កល់តាមច្បាប់                                   | -                      | -                    | -                  | -                    | -                  | 66,681,963           | 7,500,000          | 74,181,963           | 1.30%          |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ              | 41,833,893             | 110,142,968          | 177,304,382        | 88,482,328           | 198,742,239        | 392,622,272          | -                  | 1,009,128,082        | 3.75% - 25.00% |
| <b>ទ្រព្យសកម្មផ្សេងៗ</b>                                | <b>-</b>               | <b>-</b>             | <b>-</b>           | <b>-</b>             | <b>-</b>           | <b>-</b>             | <b>193,249</b>     | <b>193,249</b>       | <b>គ្មាន</b>   |
|   | <b>225,441,995</b>     | <b>125,122,763</b>   | <b>196,392,932</b> | <b>133,176,580</b>   | <b>198,742,239</b> | <b>459,304,235</b>   | <b>176,197,541</b> | <b>1,514,378,285</b> |                |
| <b>បំណុលហិរញ្ញវត្ថុ</b>                                 |                        |                      |                    |                      |                    |                      |                    |                      |                |
| ប្រាក់បញ្ញើរបស់អតិថិជន                                  | 492,738,064            | 141,641,730          | 115,297,086        | 208,681,080          | 29,692,123         | -                    | -                  | 988,050,083          | 0.00% - 8.00%  |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ    | 57,926,817             | 76,681,397           | 49,056,565         | 73,844,980           | 9,268,511          | -                    | -                  | 266,778,270          | 0.00% - 7.20%  |
| ប្រាក់កម្ចី   | -                      | -                    | -                  | -                    | -                  | 155,689              | -                  | 155,689              | 2.50%          |
| បំណុលគតិសន្យា   | 142,524                | 263,824              | 412,290            | 998,175              | 4,628,138          | 3,001,700            | -                  | 9,446,651            | 5.50%          |
| <b>បំណុលផ្សេងៗ</b>                                      | <b>-</b>               | <b>-</b>             | <b>-</b>           | <b>-</b>             | <b>-</b>           | <b>-</b>             | <b>3,040,517</b>   | <b>3,040,517</b>     | <b>គ្មាន</b>   |
|   | <b>550,807,405</b>     | <b>218,586,951</b>   | <b>164,765,941</b> | <b>283,524,235</b>   | <b>43,588,772</b>  | <b>3,157,389</b>     | <b>3,040,517</b>   | <b>1,267,471,210</b> |                |
| <b>សរុបគម្លាតការប្រាក់សមមូលពាន់រៀល - កំណត់សម្គាល់ 6</b> | <b>(325,365,410)</b>   | <b>(93,464,188)</b>  | <b>31,626,991</b>  | <b>(150,347,655)</b> | <b>155,153,467</b> | <b>456,146,846</b>   | <b>173,157,024</b> | <b>246,907,075</b>   |                |
|   | <b>(1,309,595,775)</b> | <b>(376,193,357)</b> | <b>127,298,639</b> | <b>(605,149,311)</b> | <b>624,492,705</b> | <b>1,835,991,055</b> | <b>696,957,022</b> | <b>993,800,977</b>   |                |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### គ. ហានិភ័យទីផ្សារ (ត)

#### (ii). ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល បណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់ធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក។

#### ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

|   | ប្រភេទនៃរូបិយប័ណ្ណ   |                    |                  |                   |                  |                      |
|---|----------------------|--------------------|------------------|-------------------|------------------|----------------------|
|   | សមមូលដុល្លារអាមេរិក  |                    |                  |                   |                  |                      |
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥                             | ដុល្លារអាមេរិក       | ប្រាក់រៀល          | យ៉េនជប៉ុន        | ដុល្លារអូស្ត្រាលី | ផ្សេងៗ           | សរុប                 |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>                         |                      |                    |                  |                   |                  |                      |
| សាច់ប្រាក់សមមូលក្នុងធនាគារ - សុទ្ធ                    | 360,693,121          | 34,130,720         | 1,342,210        | 979,229           | 834,118          | 397,979,398          |
| ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ                       | 30,480,209           | 10,165,498         | -                | -                 | -                | 40,645,707           |
| ប្រាក់តម្កល់តាមច្បាប់                                 | 74,644,000           | 5,189,733          | -                | -                 | -                | 79,833,733           |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ            | 819,796,285          | 128,737,440        | -                | -                 | -                | 948,533,725          |
| ការវិនិយោគមូលបត្រ - សុទ្ធ                             | -                    | 9,814,681          | -                | -                 | -                | 9,814,681            |
| ទ្រព្យសកម្មផ្សេងៗ                                     | 303,407              | -                  | -                | -                 | -                | 303,407              |
|   | <u>1,285,917,022</u> | <u>188,038,072</u> | <u>1,342,210</u> | <u>979,229</u>    | <u>834,118</u>   | <u>1,477,110,651</u> |
| <b>បំណុលហិរញ្ញវត្ថុ</b>                               |                      |                    |                  |                   |                  |                      |
| ប្រាក់បញ្ញើរបស់អតិថិជន                                | 880,241,573          | 64,733,207         | 1,430,850        | 640,683           | 182,356          | 947,228,669          |
| ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | 174,458,401          | 83,250,304         | -                | -                 | 12,053           | 257,720,758          |
| ប្រាក់កម្ចី   | 128,126              | -                  | -                | -                 | -                | 128,126              |
| បំណុលភតិសន្យា   | 8,062,625            | -                  | -                | -                 | -                | 8,062,625            |
| បំណុលផ្សេងៗ   | 2,417,048            | -                  | -                | -                 | -                | 2,417,048            |
|   | <u>1,065,307,773</u> | <u>147,983,511</u> | <u>1,430,850</u> | <u>640,683</u>    | <u>194,409</u>   | <u>1,215,557,226</u> |
| ស្ថានភាពទ្រព្យសកម្មសុទ្ធ                              | <u>220,609,249</u>   | <u>40,054,561</u>  | <u>(88,640)</u>  | <u>338,546</u>    | <u>639,709</u>   | <u>261,553,425</u>   |
| ពាន់រៀល - កំណត់សម្គាល់ 6                              | <u>885,304,916</u>   | <u>160,738,953</u> | <u>(355,712)</u> | <u>1,358,585</u>  | <u>2,567,152</u> | <u>1,049,613,895</u> |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### គ. ហានិភ័យទីផ្សារ (ត)

#### (ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

|  | ប្រភេទនៃរូបិយប័ណ្ណ   |                    |                  |                   |                  |                      |
|--|----------------------|--------------------|------------------|-------------------|------------------|----------------------|
|  | សមមូលដុល្លារអាមេរិក  |                    |                  |                   |                  |                      |
| ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤                            | ដុល្លារអាមេរិក       | ប្រាក់រៀល          | យ៉េនជប៉ុន        | ដុល្លារអូស្ត្រាលី | ផ្សេងៗ           | សរុប                 |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>                        |                      |                    |                  |                   |                  |                      |
| សាច់ប្រាក់សមមូលក្នុងធនាគារ - សុទ្ធ                   | 283,330,343          | 31,527,809         | 1,647,954        | 841,827           | 1,154,691        | 318,502,624          |
| ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ                      | 92,268,760           | 20,103,607         | -                | -                 | -                | 112,372,367          |
| ប្រាក់តម្កល់តាមច្បាប់                                | 69,084,000           | 5,097,963          | -                | -                 | -                | 74,181,963           |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ           | 898,960,499          | 110,167,583        | -                | -                 | -                | 1,009,128,082        |
| ទ្រព្យសកម្មផ្សេងៗ                                    | 193,249              | -                  | -                | -                 | -                | 193,249              |
|  | <u>1,343,836,851</u> | <u>166,896,962</u> | <u>1,647,954</u> | <u>841,827</u>    | <u>1,154,691</u> | <u>1,514,378,285</u> |
| <b>បំណុលហិរញ្ញវត្ថុ</b>                              |                      |                    |                  |                   |                  |                      |
| ប្រាក់បញ្ញើរបស់អតិថិជន                               | 917,831,302          | 68,474,621         | 935,436          | 641,374           | 167,350          | 988,050,083          |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | 174,651,922          | 92,115,274         | -                | -                 | 11,074           | 266,778,270          |
| ប្រាក់កម្ចី  | 155,689              | -                  | -                | -                 | -                | 155,689              |
| បំណុលភតិសន្យា  | 9,446,651            | -                  | -                | -                 | -                | 9,446,651            |
| បំណុលផ្សេងៗ  | 3,040,517            | -                  | -                | -                 | -                | 3,040,517            |
|  | <u>1,105,126,081</u> | <u>160,589,895</u> | <u>935,436</u>   | <u>641,374</u>    | <u>178,424</u>   | <u>1,267,471,210</u> |
| ស្ថានភាពទ្រព្យសកម្មសុទ្ធ                             | <u>238,710,770</u>   | <u>6,307,067</u>   | <u>712,518</u>   | <u>200,453</u>    | <u>976,267</u>   | <u>246,907,075</u>   |
| សមមូលពាន់រៀល - កំណត់សម្គាល់ 6                        | <u>960,810,849</u>   | <u>25,385,945</u>  | <u>2,867,885</u> | <u>806,823</u>    | <u>3,929,475</u> | <u>993,800,977</u>   |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### គ. ហានិភ័យទីផ្សារ (ត)

#### (ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

##### ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

##### ការវិភាគវិញ្ញាបនបត្រ

តារាងខាងក្រោមនេះ បានបង្ហាញពីរូបិយប័ណ្ណដែលធនាគារមានការប្រឈមនឹងហានិភ័យនាពេលវេលាបរិច្ឆេទរាយការណ៍លើគម្លាតស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ ការវិភាគនេះ ធ្វើការគណនាពីផលប៉ះពាល់នៃប្រែប្រួលអត្រារូបិយប័ណ្ណដែលអាចទៅរួចក្នុងចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗនៃមូលធន។ សម្រាប់រូបិយប័ណ្ណ ផ្សេងទៀត ហានិភ័យទាំងនេះនឹងត្រូវបានដាក់បញ្ចូលគ្នា ដោយដាក់ថា "ផ្សេងៗ"។

ចំនួនអវិជ្ជមានក្នុងតារាង ឆ្លុះបញ្ចាំងពីសក្តានុពលនៃការថយចុះនៃប្រាក់ចំណេញរបស់ ធនាគារស្របពេលដែលចំនួនវិជ្ជមានឆ្លុះបញ្ចាំងពីការកើនឡើងសុទ្ធ។

|                               | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥    |                               | ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤     |                               |
|-------------------------------|------------------------------|-------------------------------|-------------------------------|-------------------------------|
|                               | - 1% ការថយចុះ ដុល្លារអាមេរិក | + 1% ការកើនឡើង ដុល្លារអាមេរិក | -- 1% ការថយចុះ ដុល្លារអាមេរិក | + 1% ការកើនឡើង ដុល្លារអាមេរិក |
| <b>សម្រាប់រូបិយប័ណ្ណ:</b>     |                              |                               |                               |                               |
| <b>លទ្ធផលជាដុល្លារអាមេរិក</b> |                              |                               |                               |                               |
| រៀល                           | 404,591                      | (396,580)                     | 63,708                        | (62,446)                      |
| យ៉េនជប៉ុន                     | (895)                        | 878                           | 7,197                         | (7,055)                       |
| ដុល្លារអូស្ត្រាលី             | 3,420                        | (3,352)                       | 2,025                         | (1,985)                       |
| ផ្សេងៗ                        | 6,462                        | (6,334)                       | 9,861                         | (9,666)                       |
|                               | <u>413,578</u>               | <u>(405,388)</u>              | <u>82,791</u>                 | <u>(81,152)</u>               |
| ពាន់រៀល (កំណត់សម្គាល់៦)       | <u>1,659,689</u>             | <u>(1,626,822)</u>            | <u>333,234</u>                | <u>(326,637)</u>              |

### ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល

"ហានិភ័យសាច់ប្រាក់ងាយស្រួល" គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ច ពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួនដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត។ ហានិភ័យសាច់ប្រាក់ងាយស្រួល កើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួនលំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់ធនាគារ។

#### ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

ធនាគារ គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល ក៏ដូចជាត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលដោយផ្អែកតាមមូលដ្ឋាននិរន្តរភាព។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា ត្រូវបានបង្កើតឡើងដើម្បីធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា។

តារាងខាងក្រោមសង្ខេបពីបំណុលរបស់ធនាគារ ដោយផ្អែកលើកាលកំណត់កិច្ចសន្យាដែលនៅសល់។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង។ ឧទាហរណ៍ ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗនោះទេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

#### ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

|  | តម្លៃយោង              | តម្លៃសរុបនៃលំហូរចូល/ (លំហូរចេញ) | រហូតដល់ 1ខែ            | > 1 - 3ខែ             | > 3 - 6ខែ             | > 6 - 12ខែ            | > 1 - 5ឆ្នាំ          | លើសពី 5ឆ្នាំ          |
|--|-----------------------|---------------------------------|------------------------|-----------------------|-----------------------|-----------------------|-----------------------|-----------------------|
| <b>នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥</b>                   | <b>ដុល្លារអាមេរិក</b> | <b>ដុល្លារអាមេរិក</b>           | <b>ដុល្លារអាមេរិក</b>  | <b>ដុល្លារអាមេរិក</b> | <b>ដុល្លារអាមេរិក</b> | <b>ដុល្លារអាមេរិក</b> | <b>ដុល្លារអាមេរិក</b> | <b>ដុល្លារអាមេរិក</b> |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>                        |                       |                                 |                        |                       |                       |                       |                       |                       |
| សាច់ប្រាក់ និងសាច់ប្រាក់សមមូល - សុទ្ធ                | 397,979,398           | 398,593,295                     | 378,400,795            | 20,192,500            | -                     | -                     | -                     | -                     |
| ប្រាក់បញ្ញើនៅធនាគារនានា - សុទ្ធ                      | 40,645,707            | 41,443,424                      | 20,468,771             | -                     | 10,418,849            | 10,555,804            | -                     | -                     |
| ប្រាក់តម្កល់តាមច្បាប់                                | 72,333,733            | 72,333,733                      | -                      | -                     | -                     | -                     | -                     | 72,333,733            |
| ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ           | 948,533,725           | 1,293,263,840                   | 48,810,326             | 139,868,303           | 123,680,999           | 105,596,547           | 510,079,553           | 365,228,112           |
| ការវិនិយោគមូលបត្រ - សុទ្ធ                            | 9,814,681             | 13,614,713                      | -                      | 211,918               | 214,247               | 426,164               | 8,508,083             | 4,254,301             |
| ទ្រព្យសកម្មផ្សេងៗ                                    | 303,407               | 303,407                         | 303,407                | -                     | -                     | -                     | -                     | -                     |
|  | <u>1,469,610,651</u>  | <u>1,819,552,412</u>            | <u>447,983,299</u>     | <u>160,272,721</u>    | <u>134,314,095</u>    | <u>116,578,515</u>    | <u>518,587,636</u>    | <u>441,816,146</u>    |
| <b>បំណុលហិរញ្ញវត្ថុ</b>                              |                       |                                 |                        |                       |                       |                       |                       |                       |
| ប្រាក់បញ្ញើរបស់អតិថិជន                               | 947,228,669           | (961,723,640)                   | (546,775,758)          | (156,640,728)         | (70,139,965)          | (177,501,705)         | (10,665,484)          | -                     |
| ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | 257,720,758           | (272,447,562)                   | (43,174,495)           | (72,300,011)          | (62,398,237)          | (25,051,539)          | (69,523,280)          | -                     |
| ប្រាក់កម្ចី  | 128,126               | (137,685)                       | (2,598)                | (5,196)               | (7,793)               | (15,587)              | (62,348)              | (44,163)              |
| បំណុលកតិកសន្យា                                       | 8,062,625             | (9,501,697)                     | (185,427)              | (358,329)             | (547,375)             | (1,103,417)           | (4,531,683)           | (2,775,466)           |
| បំណុលផ្សេងៗ  | 2,417,048             | (2,417,048)                     | (2,417,048)            | -                     | -                     | -                     | -                     | -                     |
|  | <u>1,215,557,226</u>  | <u>(1,246,227,632)</u>          | <u>(592,555,326)</u>   | <u>(229,304,264)</u>  | <u>(133,093,370)</u>  | <u>(203,672,248)</u>  | <u>(84,782,795)</u>   | <u>(2,819,629)</u>    |
| <b>ធាតុត្រូវបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ</b>          |                       |                                 |                        |                       |                       |                       |                       |                       |
| លិខិតធានាធនាគារ                                      | -                     | (11,156,503)                    | (11,156,503)           | -                     | -                     | -                     | -                     | -                     |
| លិខិតឥណទាន   | -                     | (50,106,028)                    | (50,106,028)           | -                     | -                     | -                     | -                     | -                     |
| ឥណទានមិនទាន់ប្រើប្រាស់                               | -                     | (49,927,967)                    | (49,927,967)           | -                     | -                     | -                     | -                     | -                     |
|  | -                     | <u>(111,190,498)</u>            | <u>(111,190,498)</u>   | -                     | -                     | -                     | -                     | -                     |
| ទ្រព្យសកម្ម/( បំណុល) ហិរញ្ញវត្ថុសុទ្ធ                | <u>254,053,425</u>    | <u>462,134,282</u>              | <u>(255,762,525)</u>   | <u>(69,031,543)</u>   | <u>1,220,725</u>      | <u>(87,093,733)</u>   | <u>433,804,841</u>    | <u>438,996,517</u>    |
| សមមូលពាន់រៀល - កំណត់សម្គាល់ 6                        | <u>1,019,516,395</u>  | <u>1,854,544,873</u>            | <u>(1,026,375,013)</u> | <u>(277,023,582)</u>  | <u>4,898,769</u>      | <u>(349,507,151)</u>  | <u>1,740,858,827</u>  | <u>1,761,693,023</u>  |

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

#### ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

|                                | តម្លៃយោង             | តម្លៃសរុបនៃ<br>លើហិរញ្ញវត្ថុ/<br>(លើហិរញ្ញវត្ថុ) | រហូតដល់ 1ខែ            | > 1 – 3ខែ            | > 3 – 6ខែ            | > 6 – 12ខែ           | > 1 – 5ឆ្នាំ         | លើសពី 5ឆ្នាំ         |
|--------------------------------|----------------------|--|------------------------|----------------------|----------------------|----------------------|----------------------|----------------------|
| នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2024    | ដុល្លារអាមេរិក       | ដុល្លារអាមេរិក                                   | ដុល្លារអាមេរិក         | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       | ដុល្លារអាមេរិក       |
| <b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>  |                      |  |                        |                      |                      |                      |                      |                      |
| សាច់ប្រាក់ និង                 |                      |  |                        |                      |                      |                      |                      |                      |
| សាច់ប្រាក់សមមូល                |                      |  |                        |                      |                      |                      |                      |                      |
| - សុទ្ធ                        | 318,502,624          | 319,172,851                                      | 304,021,885            | 15,150,966           | -                    | -                    | -                    | -                    |
| ប្រាក់បញ្ញើនៅធនាគារ            |                      |  |                        |                      |                      |                      |                      |                      |
| នានា - សុទ្ធ                   | 112,372,367          | 115,237,410                                      | 48,788,331             | -                    | 19,581,395           | 46,867,684           | -                    | -                    |
| ប្រាក់តម្កល់តាមច្បាប់          | 66,681,963           | 66,681,963                                       | -                      | -                    | -                    | -                    | -                    | 66,681,963           |
| ឥណទាន និង                      |                      |  |                        |                      |                      |                      |                      |                      |
| បុរេប្រទានផ្តល់ដល់             |                      |  |                        |                      |                      |                      |                      |                      |
| អតិថិជន - សុទ្ធ                | 1,009,128,082        | 1,359,866,050                                    | 60,998,304             | 199,631,099          | 145,776,645          | 146,993,725          | 446,263,842          | 360,202,435          |
| ទ្រព្យសកម្មផ្សេងៗ              | 193,249              | 193,249  | 193,249                | -                    | -                    | -                    | -                    | -                    |
|                                | <u>1,506,878,285</u> | <u>1,861,151,523</u>                             | <u>414,001,769</u>     | <u>214,782,065</u>   | <u>165,358,040</u>   | <u>193,861,409</u>   | <u>446,263,842</u>   | <u>426,884,398</u>   |
| <b>បំណុលហិរញ្ញវត្ថុ</b>        |                      |  |                        |                      |                      |                      |                      |                      |
| ប្រាក់បញ្ញើរបស់                |                      |  |                        |                      |                      |                      |                      |                      |
| អតិថិជន                        | 988,050,083          | (1,008,826,344)                                  | (492,861,582)          | (142,997,725)        | (117,707,469)        | (217,908,863)        | (37,350,705)         | -                    |
| ប្រាក់បញ្ញើរបស់ធនាគារ          |                      |  |                        |                      |                      |                      |                      |                      |
| និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ | 266,778,270          | (272,046,851)                                    | (57,993,540)           | (77,320,799)         | (50,103,946)         | (76,684,247)         | (9,944,319)          | -                    |
| ប្រាក់កម្ចី                    | 155,689              | (168,859)  | (2,598)                | (5,196)              | (7,793)              | (15,587)             | (124,696)            | (12,989)             |
| បំណុលភតិសន្យា                  | 9,446,651            | (11,540,110)                                     | (182,488)              | (351,967)            | (534,619)            | (1,075,349)          | (5,717,185)          | (3,678,502)          |
| បំណុលផ្សេងៗ                    | 3,040,517            | (3,040,517)                                      | (3,040,517)            | -                    | -                    | -                    | -                    | -                    |
|                                | <u>1,267,471,210</u> | <u>(1,295,622,681)</u>                           | <u>(554,080,725)</u>   | <u>(220,675,687)</u> | <u>(168,353,827)</u> | <u>(295,684,046)</u> | <u>(53,136,905)</u>  | <u>(3,691,491)</u>   |
| <b>ធាតុត្រូវបាយការណ៍</b>       |                      |  |                        |                      |                      |                      |                      |                      |
| ស្ថានភាពហិរញ្ញវត្ថុ            |                      |  |                        |                      |                      |                      |                      |                      |
| លិខិតធានាធនាគារ                | -                    | (14,104,311)                                     | (14,104,311)           | -                    | -                    | -                    | -                    | -                    |
| លិខិតឥណទាន                     | -                    | (43,992,429)                                     | (43,992,429)           | -                    | -                    | -                    | -                    | -                    |
| ឥណទានមិនទាន់                   |                      |  |                        |                      |                      |                      |                      |                      |
| ប្រើប្រាស់                     | -                    | (97,294,065)                                     | (97,294,065)           | -                    | -                    | -                    | -                    | -                    |
|                                | -                    | <u>(155,390,805)</u>                             | <u>(155,390,805)</u>   | -                    | -                    | -                    | -                    | -                    |
| ទ្រព្យសកម្ម/(បំណុល)            |                      |  |                        |                      |                      |                      |                      |                      |
| ហិរញ្ញវត្ថុសុទ្ធ               | <u>239,407,075</u>   | <u>410,138,037</u>                               | <u>(295,469,761)</u>   | <u>(5,893,622)</u>   | <u>(2,995,787)</u>   | <u>(101,822,637)</u> | <u>393,126,937</u>   | <u>423,192,907</u>   |
| សមមូលពាន់រៀល -                 |                      |  |                        |                      |                      |                      |                      |                      |
| កំណត់សម្គាល់ 6                 | <u>963,613,477</u>   | <u>1,650,805,598</u>                             | <u>(1,189,265,788)</u> | <u>(23,721,829)</u>  | <u>(12,058,043)</u>  | <u>(409,836,114)</u> | <u>1,582,335,921</u> | <u>1,703,351,451</u> |

### ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនៃវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពិការភាពខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គការគ្រប់គ្រង និងការត្រួតពិនិត្យដែលផ្តល់ដោយគណៈគ្រប់គ្រង។ ទាំងនេះរួមមានហានិភ័យខាងផ្នែកច្បាប់ តាមច្បាប់នៃការអនុលោម តាមផ្នែកគណនេយ្យ និងការកែប្រែបន្ត។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវវិធីវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ច. ការគ្រប់គ្រងដើមទុន

#### (i). បទប្បញ្ញត្តិដើមទុន

គោលដៅរបស់ធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង "មូលធន" ដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ ធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថិរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ភាគទុនិក ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់ អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

នាថ្ងៃទី១ ខែមករា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជា បានចេញសារព័ត៌មាននាំស្តីពីការអនុវត្តប្រកាសស្តីពីមូលធនប្រកាសសម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ដែលស្ថាប័នត្រូវបង្កើនឡើងវិញនូវអនុបាតមូលធនបម្រុងចំនួន 1.25% និង 2.5% ត្រឹមថ្ងៃទី30 ខែមិថុនា ឆ្នាំ2023 និងថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 រៀងគ្នា។ សម្រាប់ដើមទុនមូលធនបម្រុងរបស់ស្ថាប័នត្រូវរក្សានៅកម្រិត 0%។

នាថ្ងៃទី23 ខែវិច្ឆិកា ឆ្នាំ2023 ធនាគារជាតិនៃកម្ពុជា បានប្រកាសថានឹងលើកលែងការអនុវត្តមូលធនប្រកាសសម្រាប់ធនាគារ នៅកម្រិត 2.5% និងរក្សានៅកម្រិត 1.25% រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024។ សម្រាប់ដើមទុនមូលធនបម្រុងរបស់ស្ថាប័ន ត្រូវរក្សានៅកម្រិត 0% ។ នៅថ្ងៃទី21 ខែសីហា ឆ្នាំ2024 ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យបន្ត និងការអនុវត្តអនុបាតមូលធនបម្រុងរបស់ស្ថាប័ននៅកម្រិត 1.25% រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2025។

ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យធនាគារពាណិជ្ជ ឬធនាគារទាំងអស់ ត្រូវ (i) មានដើមទុនចុះបញ្ជីអប្បបរមា (ii) រក្សាមូលនិធិសុទ្ធរបស់ធនាគារយ៉ាងតិចឱ្យស្មើ ដើមទុនអប្បបរមា និង (iii) គោរពតាមអនុបាតសាធារណៈ និងសន្ទនីយភាព។

នាថ្ងៃទី១ ខែមករា ឆ្នាំ 2025 ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំលេខ ធ37-025-023 ស.ជ.ណ ដើម្បីផ្តល់ជម្រើសដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងការអនុវត្តលើក្របខ័ណ្ឌថ្មីរបស់ភាពគ្រប់គ្រាន់នៃដើមទុន ឬក្របខ័ណ្ឌសាធារណៈ។ នាថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ 2025 ធនាគារបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា ក្នុងការបន្តប្រើប្រាស់ក្របខ័ណ្ឌសាធារណៈរហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ 2025។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 35. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

### ច. ការគ្រប់គ្រងដើមទុន

#### (i). បទប្បញ្ញត្តិដើមទុន (ត)

តារាងខាងក្រោមនេះ គឺជាដើមទុនតាមបទប្បញ្ញត្តិសង្ខេប៖

|   | ថ្ងៃទី៣១ ខែធ្នូ    |                    | ថ្ងៃទី៣១ ខែធ្នូ             |                             |
|---|--------------------|--------------------|-----------------------------|-----------------------------|
|   | ឆ្នាំ២០២៥          | ឆ្នាំ២០២៤          | ឆ្នាំ២០២៥                   | ឆ្នាំ២០២៤                   |
|   | ដុល្លារអាមេរិក     | ដុល្លារអាមេរិក     | ពាន់រៀល<br>(កំណត់សម្គាល់ ៦) | ពាន់រៀល<br>(កំណត់សម្គាល់ ៦) |
| <b>ដើមទុនថ្នាក់ទី១</b>                                |                    |                    |                             |                             |
| ដើមទុន  | 75,000,000         | 75,000,000         | 300,975,000                 | 301,875,000                 |
| ទុនបម្រុងទុក  | 103,000,000        | 103,000,000        | 413,339,000                 | 414,575,000                 |
| ប្រាក់ចំណេញរក្សាទុក                                   | 51,146,923         | 33,098,334         | 205,252,602                 | 133,220,794                 |
| ដក៖ ទ្រព្យសកម្មអរូបី                                  | (6,321,469)        | (8,262,729)        | (25,368,055)                | (33,257,484)                |
| ដក៖ ឥណទានទៅកាន់សម្ព័ន្ធព្យាបាល                        | (4,787,389)        | (5,443,806)        | (19,211,792)                | (21,911,319)                |
|   | <u>218,038,065</u> | <u>197,391,799</u> | <u>874,986,755</u>          | <u>794,501,991</u>          |
| <b>ដើមទុនថ្នាក់ទី២</b>                                |                    |                    |                             |                             |
| សំវិធានធនទុក  | 12,083,055         | 13,439,164         | 48,489,300                  | 54,092,635                  |
| សំវិធានធនសម្រាប់ការប្រាក់បង្គុំ (*)                   | -                  | 12,323,904         | -                           | 49,603,714                  |
| ដក៖ វិភាគទានមូលធនក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ | -                  | -                  | -                           | -                           |
|   | <u>12,083,055</u>  | <u>25,763,068</u>  | <u>48,489,300</u>           | <u>103,696,349</u>          |
|   | <u>230,121,120</u> | <u>223,154,867</u> | <u>923,476,055</u>          | <u>898,198,340</u>          |

(\*) សំវិធានធនសម្រាប់ការប្រាក់បានទទួល ត្រូវបានអនុញ្ញាតក្នុងការបន្ថែម ដោយធនាគារជាតិនៃកម្ពុជាជាមួយនឹងលិខិតបញ្ជាក់ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។ តម្រូវការនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

#### (ii). ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

## 36. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ។ តម្លៃសមស្រប គឺជាតម្លៃដែលត្រូវទទួលបាន ដើម្បីលក់ទ្រព្យសកម្ម ឬបានទុកទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទិដ្ឋភាពនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬប្រសិនបើមានទិដ្ឋភាពដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្រប នាកាលបរិច្ឆេទរបាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទិដ្ឋភាពដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទិដ្ឋភាពដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 36. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃស.វ.ទ.ហ.អ.ក ៧៖ ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី ប្រាក់បញ្ញើជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ បំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លីមិនមានលក្ខណៈជាសារវន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទិដ្ឋភាព ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្រប គឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

#### ប្រាក់បញ្ញើនៅធនាគារនានា

សមតុល្យនៅធនាគារនានារួមមាន គណនីចរន្តដែលមិនមានការប្រាក់ និងប្រាក់បញ្ញើសន្សំ។ តម្លៃសមស្របនៃប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុនានា មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង។

#### ឥណទាន និងបុរេប្រទាន និងផ្សេងៗទៀត

ចំពោះឥណទានដែលមានអត្រាថេរ ដែលមានកាលកំណត់នៅសល់តិចជាង ១ឆ្នាំ ជាទូទៅតម្លៃយោងរបស់វា គឺជាតម្លៃសមស្របប៉ាន់ស្មានរបស់វា។

ចំពោះឥណទានដែលមានអត្រាថេរ និងមានកាលកំណត់នៅសល់ ១ឆ្នាំ ឬលើសពី ១ឆ្នាំ តម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយធ្វើអប្បបរមាលំហូរទឹកប្រាក់ប៉ាន់ស្មាន នាពេលអនាគត និងប្រើអត្រាការប្រាក់របស់ឥណទាននាពេលបច្ចុប្បន្ន ដោយសារអត្រាការប្រាក់តាមទិដ្ឋភាពរបស់ឥណទានមានហានិភ័យឥណទាន និងកាលកំណត់ប្រហាក់ប្រហែលគ្នា ហើយត្រូវបានវាយតម្លៃថាមានភាពខុសគ្នាតិចតួច ជាមួយនឹងអត្រាការប្រាក់របស់ឥណទានតាមកិច្ចសន្យា។ ជាលទ្ធផលតម្លៃសមស្របនៃឥណទាន និងបុរេប្រទានអតិថិជនរយៈពេលវែង មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា នាកាលបរិច្ឆេទរបាយការណ៍។

#### ការវិនិយោគមូលបត្រវាស់វែងតាមរំលស់ថ្លៃដើម

សម្រាប់មូលបត្រវិនិយោគដែលមានអត្រាថេរជាមួយនឹងរយៈពេលដែលនៅសល់ រហូតដល់កាលកំណត់តិចជាង ឬលើសពីមួយឆ្នាំ តម្លៃយោងជាទូទៅ គឺការប៉ាន់ស្មានតម្លៃសមស្រប។

#### ប្រាក់បញ្ញើរបស់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុនានា និងអតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា និងអតិថិជន ដែលមានកាលកំណត់តិចជាង ១ឆ្នាំមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារឧបករណ៍ទាំងនេះមានរយៈពេលខ្លី។ តម្លៃសមស្របនៃប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានា និងអតិថិជន ដែលមានកាលកំណត់ ១ឆ្នាំ ឬច្រើនជាង ត្រូវបានគេរំពឹងថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ដោយសារធនាគារបានផ្តល់អត្រាការប្រាក់ប្រហាក់ប្រហែលគ្នាជាមួយនឹងឧបករណ៍ដែលមានកាលកំណត់ និងលក្ខខណ្ឌឥណទានស្រដៀងគ្នាដែរ។

#### ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះពុំមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាការប្រាក់ទិដ្ឋភាព និងមានរយៈពេលខ្លី។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 36. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

### ចំណាត់ថ្នាក់តម្លៃសមស្រប

ស.វ.ទ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 – តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 – ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុលដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 – ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនត្រូវបានវាស់វែងតាមតម្លៃសមស្របទេ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែករបស់ធនាគារឡើយ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់នៃ ទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត

ធនាគារបានអនុវត្តប្រកបដោយសង្គតិភាពនូវគោលនយោបាយគណនេយ្យជាសារវន្ត នៅគ្រប់កាលបរិច្ឆេទដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបង្ហាញផ្សេងពីនេះ។ តម្រូវការដែលមានប្រសិទ្ធិភាពនាពេលថ្មីៗនេះ ពុំមានផលប៉ះពាល់គួរឱ្យកត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារឡើយ។

### ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង លើកលែងតែឧបករណ៍ហិរញ្ញវត្ថុតាមតម្លៃសមស្របក្នុងចំណេញ ឬខាត ដែលវាស់វែងតាមតម្លៃសមស្រប។

### ខ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារ ដោយប្រើអត្រាប្តូរប្រាក់នាការលបរិច្ឆេទរាយការណ៍។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេស គឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្រិយប័ណ្ណមុខងារនៅដើមឆ្នាំ ដែលត្រូវបានធ្វើនិយ័តភាពសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំធៀបនឹងរំលស់ថ្លៃដើម ជាប្រិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការលបរិច្ឆេទរាយការណ៍។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របជាប្រិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទ ដែលតម្លៃសមស្របត្រូវបានកំណត់។ ធាតុផ្សេងៗមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រវត្តិសាស្ត្រជាប្រិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ។

លម្អៀងពីការប្តូររូបិយប័ណ្ណបរទេសដែលកើតឡើងពីប្រតិបត្តិការ ជាទូទៅត្រូវបានទទួលស្គាល់ក្នុងនៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

#### (i) ការទទួលស្គាល់ និងការវាស់វែងដំបូង

ធនាគារ ធ្វើការទទួលស្គាល់ដំបូងនូវឥណទាន និងបុរេប្រទាន ប្រាក់តម្កល់ និងប្រាក់កម្ចីតាមកាលបរិច្ឆេទដំបូង។ រាល់ឧបករណ៍ហិរញ្ញវត្ថុទាំងអស់ត្រូវបានទទួលស្គាល់តាមកាលបរិច្ឆេទពាណិជ្ជកម្ម ជាកាលបរិច្ឆេទដែលធនាគារក្លាយជាដៃគូនៃកិច្ចសន្យាសំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប បូកនឹងថ្លៃដើមប្រតិបត្តិការ សម្រាប់ឧបករណ៍ដែលមិនវាស់វែងតាមតម្លៃសមស្របតាមចំណេញ ឬខាត (“FVTPL”) ដែលកើតមកពីការទិញ ឬលក់ទ្រព្យ និងបំណុលទាំងនោះ។

#### (ii). ការចាត់ចំណាត់ថ្នាក់

##### ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម "តម្លៃសមស្រប តាមរយៈលទ្ធផលលម្អិតផ្សេងៗ (“FVOCI”) ឬ តម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”) ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរ ធនាគារត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួលនាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ។

##### ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL នឹងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

##### ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ ធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថា តើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រង ផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឱ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឱ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

#### (ii). ការចាត់ចំណាត់ថ្នាក់ (ត)

##### ការវាយតម្លៃគំរូអាជីវកម្ម (ត)

- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធានការណ៍ទៅអ្នកគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម ( និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ ( ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល ) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឱ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ។

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ ឬចាត់ចែង ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប ត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា ឬមិនមែនសម្រាប់ទាំងការប្រមូលលំហូរទឹកប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

##### ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល ) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ ធនាគារត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ។ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលអាចធ្វើឱ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ងាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ ( ដូចជាឥណទានដែលមិនអាចប្រមូលមកវិញបាន ) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា ( ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់ )។

##### ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជន ក៏មានកំហិតធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ ( ឥណទានដែលមិនអាចប្រមូលមកវិញបាន )។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

#### (ii). ការចាត់ចំណាត់ថ្នាក់ (ត)

##### ឥណទានដែលមិនអាចប្រមូលមកវិញបាន (ត)

- ថាតើការរៀបចំកិច្ចសន្យាជាក់លាក់កំណត់ចំនួន និងកាលបរិច្ឆេទនៃការទូទាត់ជាសាច់ប្រាក់នៃឥណទាន
- តម្លៃសមស្របនៃវត្ថុបញ្ចាំដែលទាក់ទងទៅនឹងបរិមាណនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងធន្នៈរបស់អ្នកខ្ចីក្នុងការទូទាត់តាមកិច្ចសន្យា ទោះបីជាមានការធ្លាក់ចុះនៃតម្លៃវត្ថុបញ្ចាំក៏ដោយ។

ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គការប្រតិបត្តិការសំខាន់ ឬជាអង្គការដែលមានគោលបំណងពិសេស
- ហានិភ័យរបស់ធនាគារក្នុងការចាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ។

##### ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយ លើកលែងតែក្នុងអំឡុងពេលដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

##### បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ជា បំណុលហិរញ្ញវត្ថុផ្សេងៗ និងធ្វើការវាស់វែងដោយចំណាយរំលស់ថ្លៃដើម លើកលែងតែបំណុលហិរញ្ញវត្ថុនោះមានលក្ខណៈវិនិច្ឆ័យដែលត្រូវបង្ហាញតាម “តម្លៃសមស្របជាចំណេញ ឬខាត”។

#### (iii). ការឈប់ទទួលស្គាល់

##### ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរឬក្នុងករណីដែលធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម ( ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់ ) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន ( រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក ) និង (ii) ចំណេញ ឬខាត ដែលបានទទួលស្គាល់ក្នុងលទ្ធផលលម្អិត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

##### បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតអាណត្តិ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

#### (iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

##### ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្ម ហិរញ្ញវត្ថុដើម ត្រូវបានចាត់ទុកថាផុតអាណត្តិ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល(iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃសេវាដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។

ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែនៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើម ជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយដែលអាចនាំឱ្យមានការលើកលែងចំពោះលំហូរទឹកប្រាក់ ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុនថាតើផ្នែកមួយនៃទ្រព្យសកម្មគួរតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ ( សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី )។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យ នៃការឈប់ទទួលស្គាល់ទ្រព្យសកម្មជាទូទៅមិនអាចអនុវត្តបាននោះទេ។

ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុទេនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាប្រែប្រួល អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ។

ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ( កំណត់សម្គាល់ 37 ណ )។

##### បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុថ្មីត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃគប្បស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ តម្លៃគប្បស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ ( ប្រសិនបើមាន ) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវថ្មី។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឱ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បហារលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវ ដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

#### (iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

##### កំណែទម្រង់គោលការណ៍អត្រាការប្រាក់

ប្រសិនបើមូលដ្ឋាននៃការកំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើមមានការប្រែប្រួលដែលជាលទ្ធផលនៃកំណែទម្រង់អត្រាការប្រាក់ នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពលើអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះ។

ការផ្លាស់ប្តូរមូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា គឺត្រូវបានតម្រូវដោយកំណែទម្រង់អត្រាការប្រាក់ ប្រសិនបើលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញ៖

- ការផ្លាស់ប្តូរនេះចាំបាច់ជាលទ្ធផលផ្ទាល់នៃកំណែទម្រង់នេះ និង
- មូលដ្ឋានថ្មីសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសមមូលនឹងមូលដ្ឋានមុន ពោល គឺមូលដ្ឋានភ្លាមៗមុនពេលមានការផ្លាស់ប្តូរ។

ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ បន្ថែមពីលើការផ្លាស់ប្តូរ មូលដ្ឋានសម្រាប់កំណត់លំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលតម្រូវដោយកំណែទម្រង់អត្រាការប្រាក់នោះធនាគារនឹងធ្វើបច្ចុប្បន្នភាពអត្រាការប្រាក់ប្រសិទ្ធភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាមុនសិន ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដែលទាមទារដោយកំណែទម្រង់អត្រាការប្រាក់។ បន្ទាប់ពីនោះ ធនាគារនឹងអនុវត្តគោលនយោបាយគណនេយ្យសម្រាប់ការកែប្រែដែលបានកំណត់ខាងលើ ចំពោះចំណាយបន្ថែម។

##### (v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្មនិងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

##### (vi). ការវាស់វែងតម្លៃសមស្រប

“តម្លៃសមស្រប” គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិនអនុវត្តភាពព្រឹត្តិការ

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬ បំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃដាច់ខាត។

បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើសរួមបញ្ចូលកត្តាទាំងអស់ ដែលអ្នកចូលរួមទីផ្សារនឹងយកទៅពិចារណាក្នុងការកំណត់តម្លៃប្រតិបត្តិការមួយ។ ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថាជាតម្លៃសមស្របនៃផលគប្បស្នងបានផ្តល់ឱ្យ ឬបានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មត់ថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឱ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារ ដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

#### (vi). ការវាស់វែងតម្លៃសមស្រប (ត)

ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់ និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ។

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទានដែលត្រូវបានចាត់ចែងដោយធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមានស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យជាក់លាក់។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើតាមតម្រូវការ) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារ ទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង។

#### (vii). ឱនភាពនៃតម្លៃ

ធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល
- កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបានបោះផ្សាយ និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ។

ធនាគារ វាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោមដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12ខែ៖

- ការវិនិយោគមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប នាកាលបរិច្ឆេទរាយការណ៍ និង
- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល) ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។

ការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12ខែ ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (ECL) ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។ ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានចាត់ចូលក្នុង ដំណាក់កាលទី2 សម្រាប់ឧបករណ៍ហិរញ្ញវត្ថុទាំងឡាយណាដែលមានការកើនឡើងជាសារវន្តក្នុងហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង ប៉ុន្តែមិនមានឱនភាពឥណទាន។

ឧបករណ៍ហិរញ្ញវត្ថុ សម្រាប់ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ត្រូវបានទទួលស្គាល់ និងមានឱនភាពឥណទាន ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី3”។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

#### (vii). ឱនភាពនៃតម្លៃ (ត)

នៅកាលបរិច្ឆេទនៃរបាយការណ៍ ធនាគារវាយតម្លៃថាតើហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង។ នៅពេលដែលហានិភ័យឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

ដើម្បីវាយតម្លៃថាមានការកើនឡើងជាសារវន្ត នូវហានិភ័យឥណទានចំពោះឧបករណ៍ហិរញ្ញវត្ថុ គួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូងឬទេនោះ ធនាគារត្រូវធ្វើការវិភាគវាយតម្លៃ ប្រៀបធៀបរវាងហានិភ័យនៃការខកខានសងដែលបានរំពឹងទុកនាចុងការិយបរិច្ឆេទ ដោយផ្អែកលើអាយុកាលដែលនៅសល់ និងហានិភ័យនៃការខកខានសងនាពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង។ ការវាយតម្លៃនេះត្រូវពិចារណាទាំងកត្តាបរិមាណ និងគុណភាព ដែលមានហេតុផលសមស្រប និងមានមូលដ្ឋានគាំទ្រច្បាស់លាស់ ហើយដែលអាចរកបានដោយមិនបង្កចំណាយមិនចាំបាច់ ឬប្រើប្រាស់ប្រែប្រួលសកម្រិត។ វាត្រូវរំពឹងទៅលើព័ត៌មានដែលបានកត់ត្រាទុក និងការវាយតម្លៃឥណទានរបស់ធនាគារ ដោយរួមបញ្ចូលទាំងព័ត៌មានព្យាករណ៍នាពេលអនាគតផងដែរ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ឬប្រសិនបើ គុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង ដែលបណ្តាលឱ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាម តម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលធនាគារប្រឈមនឹងហានិភ័យឥណទាន។

#### ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារវាយតម្លៃថាតើមានហានិភ័យឥណទានបានកើនឡើងជាសារវន្ត ឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍។ ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ។

ធនាគារពិចារណាថា ការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការ ខកខានសងលើសពី 14ថ្ងៃ (សម្រាប់ឥណទានរយៈពេលខ្លី) និង លើសពី 29ថ្ងៃ (សម្រាប់ឥណទានរយៈពេលវែង)។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ។

ប្រសិនបើមានភស្តុតាងបញ្ជាក់ថាមិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្ត ទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

#### និយមន័យនៃការខកខានសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- អ្នកខ្ចីបានហួសកាលកំណត់សងស្មើនឹង 30ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ឬ ច្រើនជាង 90ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ទៅលើកាតព្វកិច្ចឥណទានចំពោះធនាគារ។
- វាមានភាពច្បាស់លាស់ដែលថាអ្នកខ្ចី នឹងរៀបចំទ្រព្យសកម្មឡើងវិញក្រោយពីស្ស័យធនដោយសារអ្នកខ្ចី ពុំមានលទ្ធភាពសងកាតព្វកិច្ចឥណទានបាន។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

#### (vii). ឱនភាពនៃតម្លៃ (ត)

##### ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទាន គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការខាតបង់ឥណទាន។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការលក់បរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺ ភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន )
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃឥណទាននាការលក់បរិច្ឆេទរាយការណ៍៖ ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត
- កិច្ចសន្យាឥណទានដែលនៅសល់៖ ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលធនាគារ រំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ និង
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ ការទូទាត់ដែលបានរំពឹងទុកដើម្បីទូទាត់សងអ្នកកាន់តិចជាងចំនួនដែលធនាគាររំពឹងទុកថានឹងទទួលបានមកវិញ។

នៅពេលធ្វើអប្បហារលំហូរទឹកប្រាក់នាពេលអនាគត អត្រាអប្បហារតម្លៃខាងក្រោមត្រូវបានប្រើប្រាស់៖

- ទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយណាមួយក្រៅពីទ្រព្យសកម្មដែលបានទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃដើម (“POCI”) និងភតិសន្យានឹងទទួលបាន៖ អត្រាការប្រាក់មានប្រសិទ្ធភាពដើម ឬប្រហាក់ប្រហែល
- ភតិសន្យាឥណទានមិនទាន់ដក៖ អត្រាការប្រាក់មានប្រសិទ្ធភាព ឬប្រហាក់ប្រហែលដែលត្រូវអនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបណ្តាលមកពីកិច្ចសន្យាឥណទាន និង
- កិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ អត្រាដែលឆ្លុះបញ្ចាំងពីការវាយតម្លៃទិដ្ឋភាពបច្ចុប្បន្ននៃតម្លៃពេលវេលានៃប្រាក់និងហានិភ័យដែលជាក់លាក់ចំពោះលំហូរសាច់ប្រាក់។

#### ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការប៉ាន់ស្មានលើឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជាមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)។

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD និង EAD។ ECL ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញមួយអាយុកាល និង LGD និង EAD។

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រឡប់ពីអតិថិជនខកខានសង។ ម៉ូដែល LGD ត្រូវបានពិចារណាលើចនាសម្ព័ន្ធ ទ្រព្យបញ្ចាំ អាទិភាពនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅ និងចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

EAD តំណាងឱ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង។ សម្រាប់កាតព្វកិច្ចខ្លី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយម៉ូដែលនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

#### (vii). ឱនភាពនៃតម្លៃ (ត)

##### ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការប៉ាន់ស្មានលើឱនភាពនៃតម្លៃ (ត)

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី1 ធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន ) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា។

#### ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានរៀបចំឡើងវិញ ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញមិននាំឱ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាកើតមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវ ត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញនាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ដែលត្រូវបានធ្វើអប្បហារពីការលក់បរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន។

#### ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី3”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងរៀបចំ ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី ឬ
- ការបាត់បង់ទិដ្ឋភាពសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបាន លំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពនៃតម្លៃ។ បន្ថែមលើនេះ ឥណទានដែលហួសកាលកំណត់សង 30ថ្ងៃសម្រាប់ឥណទានរយៈពេលខ្លី ឬ 89ថ្ងៃសម្រាប់ឥណទានរយៈពេលវែង ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### គ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

#### (vii). ឱនភាពនៃតម្លៃ (ត)

ការបង្ហាញសំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ការខាតបង់សំវិធានធននៃ ECL ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមរំលស់ថ្លៃដើម ៖ ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម
- កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានារ៉ាប់រងហិរញ្ញវត្ថុ៖ ជាទូទៅជាសំវិធានធន និង
- ជាឧបករណ៍ហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងផ្នែកដែលបានដក និងមិនទាន់បានដក ហើយធានាមិនអាចកំណត់ ECL លើកិច្ចសន្យាឥណទាន ដាច់ដោយឡែកពីកិច្ចសន្យាឥណទានដែលនៅសល់៖ ធានាការបង្ហាញពីការខាតបង់សំវិធានធនសម្រាប់ធាតុទាំងបានដក និងនៅសល់។ ចំនួនរួមនេះ ត្រូវបានបង្ហាញជាការកាត់ចេញពីតម្លៃយោងនៃកិច្ចសន្យាឥណទានដែលបានដក។ ការខាតបង់សំវិធានធនដែលហួសកម្រិតពី តម្លៃយោងនៃផ្នែកដែលបានដកចេញ ត្រូវបានបង្ហាញជាសំវិធានធន។

#### ការលុបចោល

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបាន មកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬមួយផ្នែក។ ករណីនេះមានជាទូទៅ នៅពេលធានាការកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភព ចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើង តាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្នង “ការខាតបង់សុទ្ធពីឱនភាពនៃតម្លៃ ឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុង ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការ ប្រមូលទឹកប្រាក់ដែលនៅជំពាក់។

### ឃ. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ។ ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់ និងរក្សាទុនបម្រុង ទូទៅ។ ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់ធនាគារ។

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន ស្របតាម ស.វ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាស របស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 និងសភាពរណែនាំ លេខ ធ7-018-001 ស.វ.ឆ.ណ ចុះថ្ងៃទី16 ខែកុម្ភៈ ឆ្នាំ2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្របតាមប្រកាស 73 គ្រឹះស្ថាន ត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រកាស 49 ដល់ ប្រកាស 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រកាស 72 និងត្រូវ កត់ត្រាដូចខាងក្រោម៖

- (i) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រកាស 72 ទាបជាងសំវិធានធនដែលគណនាតាមប្រកាស 49 ដល់ ប្រកាស 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលបានគណនានោះអនុលោមតាម ស.វ.ទ.ហ.អ.ក និង
- (ii) ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ ដែលគណនាតាមប្រកាស 72 ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រកាស 49 ដល់ ប្រកាស 71 នោះគ្រឹះស្ថានត្រូវកត់ត្រាសំវិធានធន ដែលបានគណនានោះតាម ស.វ.ទ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុក ឬ គណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារឡើយ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ង. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

“សាច់ប្រាក់ និងសាច់ប្រាក់សមមូល” រួមមានសាច់ប្រាក់ និងសមតុល្យនៅធនាគារ ប្រាក់តម្កល់តាមតម្រូវការ និងទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី ដែលមានកាលវេលានៅពេលតម្កល់ដំបូងរយៈពេល 3ខែ ឬតិចជាងដែលអាច ប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះ ការផ្លាស់ប្តូរតម្លៃ និងត្រូវបានប្រើប្រាស់ដោយធនាគារក្នុងការគ្រប់គ្រងកិច្ចសន្យារយៈពេលខ្លីរបស់ខ្លួន។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ត្រូវបានយោងតាមរំលស់ថ្លៃដើម ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

### ច. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាពនៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ។

### ឆ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃ កម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និង ត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

### ជ. ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទាន ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាម រំលស់ថ្លៃដើម។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំរិតដំបូងតាមតម្លៃសមស្រប ឬក៏ចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

### ឈ. ការវិនិយោគមូលបត្រ

“ការវិនិយោគមូលបត្រ” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលការវិនិយោគមូលបត្របំណុល ដែលត្រូវបានវាស់វែង តាមរំលស់ថ្លៃដើម (មើលក្នុងកំណត់សម្គាល់ 37គ (iii)) ការវិនិយោគមូលបត្របំណុលត្រូវបានវាស់វែងលើកំរិតដំបូងតាមតម្លៃសមស្រប ឬក៏ចំណាយ ប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

### ញ. ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម ដកការខាតបង់លើឱនភាព ប្រសិនបើមាន។

### ដ. ទ្រព្យ និងបរិក្ខារ

#### (i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ។

ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យសកម្ម និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្ម ទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោង។ ថ្លៃដើមនៃទ្រព្យសកម្មដែលបានសាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំង ពលកម្មផ្ទាល់ផងដែរ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយ គណនេយ្យលើថ្លៃដើមប្រាក់កម្ចី។

ការទិញកម្មវិធីកុំព្យូទ័រដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្ម ជាផ្នែកមួយនៃបរិក្ខារនោះ។

នៅពេលដែលផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង ) នៃទ្រព្យ និងបរិក្ខារ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ដ. ទ្រព្យ និងបរិក្ខារ (ត)

#### (i). ការទទួលស្គាល់ និងការវាស់វែង (ត)

ប្រាក់ចំណេញ ឬខាតលើការលក់វត្ថុនៃទ្រព្យ និងបរិក្ខារ ត្រូវបានកំណត់ដោយការប្រៀបធៀបប្រាក់ចំណូលដែលបានមកពីការលក់ ជាមួយនឹងតម្លៃយោងនៃទ្រព្យ និងបរិក្ខារ ហើយត្រូវបានទទួលស្គាល់នៅក្នុង “ប្រាក់ចំណូលផ្សេងៗ” និង “ការចំណាយផ្សេងៗ ” រៀងគ្នានៅក្នុងរបាយការណ៍ចំណេញ ឬខាត។

#### (ii). ចំណាយបន្តបន្ទាប់

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូល នៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់ធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់បាន។ តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវដកចេញ ហើយទទួលស្គាល់ជាចំណេញ ឬខាត។ រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត នៅក្នុងរបាយការណ៍លទ្ធផលក្នុងការិយបរិច្ឆេទដែលបានកើតឡើង។

#### (iii). រំលស់

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា។ សមាសធាតុសំខាន់ៗ នៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋានរំលស់ថេរលើអាយុកាលប្រើប្រាស់ដែលបានប៉ាន់ស្មាននៃសមាសធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានដំឡើង និងអាចប្រើប្រាស់បាន ឬចំពោះទ្រព្យសកម្មដែលបានសាងសង់ដោយផ្ទាល់ គិតចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់មានដូចខាងក្រោម៖

|                           | ឆ្នាំ |
|---------------------------|-------|
| កុំព្យូទ័រ                | 3 – 5 |
| គ្រឿងសង្ហារឹម និងបរិក្ខារ | 3 – 8 |
| យានយន្ត                   | 5     |
| ការកែលម្អទ្រព្យជួល *      | 5 – 8 |

(\* ) ការកែលម្អទ្រព្យជួលត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 5ឆ្នាំ ទៅ 8ឆ្នាំ ឬក៏ទៅតាមរយៈពេលនៃកិច្ចសន្យាជួលដែលពាក់ព័ន្ធ ដែលមួយណាមានរយៈពេលខ្លីជាង។

វិធីសាស្ត្ររំលស់លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

ទ្រព្យកំពុងដំណើរការ មិនត្រូវបានរំលស់ទេ រហូតទាល់តែ ទ្រព្យទាំងនេះបានបញ្ចប់ ហើយបានដាក់ឱ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការអាជីវកម្ម។

### ឋ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានកុំព្យូទ័រសូហ្វវែរ ដោយរាប់បញ្ចូលទាំងថ្លៃដើមក្នុងការទិញ និងការអភិវឌ្ឍកុំព្យូទ័រសូហ្វវែរ ដែលមិនមែនជាផ្នែកមួយក្នុងប្រតិបត្តិការនៃផ្នែករឹងកុំព្យូទ័រនោះទេ ហើយត្រូវបានធ្វើតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់ខិនភាពតម្លៃដែលបានបង្គរ ប្រសិនបើមាន។ ថ្លៃដើមចំពោះកុំព្យូទ័រសូហ្វវែរត្រូវបានធ្វើរំលស់លើមូលដ្ឋានថេរលើអាយុកាលប្រើប្រាស់ដែលបានរំពឹងទុកចាប់ពី 5ឆ្នាំ ទៅ 7ឆ្នាំ។

ចំណាយបន្ទាប់នៃទ្រព្យសកម្មអរូបី ត្រូវបានត្រូវបានធ្វើមូលធនកម្ម លុះត្រាតែចំណាយនោះបង្កើននូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលរួមបញ្ចូលនៅក្នុងសមាសធាតុនៃទ្រព្យសកម្មដែលពាក់ព័ន្ធ។ រាល់ចំណាយផ្សេងៗត្រូវបានទទួលជាចំណេញឬខាត នៅពេលដែលកើតឡើង។

វិធីសាស្ត្ររំលស់លើអាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ខ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ។ កិច្ចសន្យាជាទម្រង់មានភតិសន្យា ប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយ ជាថ្នូរនឹងតម្លៃតបស្នង។

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ធនាគារធ្វើការវាយតម្លៃ ថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ។
- ធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្ត ពីការប្រើប្រាស់ទ្រព្យសកម្ម ក្នុងរយៈពេលនៃការប្រើប្រាស់ និង
- ធនាគារមានសិទ្ធិបញ្ជាប្រើប្រាស់ទ្រព្យសកម្ម។ ធនាគារមានសិទ្ធិនេះ នៅពេលដែលធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
  - ធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
  - ធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់។

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកប៉ុណ្ណោះ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុ ដែលមិនមែនភតិសន្យា ធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យា នីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យានិងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា។

#### ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ការរៀបចំឱ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រង ទ្រព្យសកម្ម ខណៈពេលទទួលបាន ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នផលទេ ហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ។

ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងតាមថ្លៃដើម រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា បូកថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់ តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទនៃភតិសន្យាមួយណាកើតមុន។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានកំណត់តាមមូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ខិនភាពនៃតម្លៃ និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ខ. ភតិសន្យា (ត)

#### ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងសាខាការិយាល័យ 3 – 15 ឆ្នាំ

បំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់ នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បហារដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល។ ជាទូទៅ ធនាគារប្រើអត្រាការប្រាក់កម្ចីបន្ថែមជាអត្រាអប្បហារ។

ធនាគារ កំណត់អត្រាការប្រាក់បន្ថែមរបស់ខ្លួនដោយទទួលបានអត្រាការប្រាក់ពីប្រភពហិរញ្ញប្បទានខាងក្រៅផ្សេងៗ និងធ្វើការកែតម្រូវជាក់លាក់ដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល និងប្រភេទទ្រព្យសកម្មដែលបានជួល។

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេរ រួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្តការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់ លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់។

បំណុលភតិសន្យា ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម ការប្រែប្រួលការទូទាត់ភតិសន្យា នាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែលនៅសល់។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ ការកែតម្រូវ ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះហូតដល់មានតម្លៃសូន្យ។

#### ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

ធនាគារ មិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យារយៈពេលខ្លីដូចជា ការជួលគ្រឿងម៉ាស៊ីនដែលមានរយៈពេលតិចជាង 12ខែ និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប រួមមានការជួលទីតាំងដាក់ម៉ាស៊ីនអេធីអឹម។ ធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ ទៅតាមរយៈពេលនៃភតិសន្យា។

### ឈ. ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ជាមួយអតិថិជន

ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ជាមួយអតិថិជន ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការដំបូង និងការវាស់វែងបន្តបន្ទាប់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ណ. ប្រាក់កម្ចី

ប្រាក់កម្ចី ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការដំបូង និងការវាស់វែងបន្តបន្ទាប់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

### ត. អត្ថប្រយោជន៍បុគ្គលិក

#### (i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន។ ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុល ប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយដែលជាលទ្ធផលនៃការងារដែលបានបំពេញចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់។

#### (ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចរបស់ធនាគារ ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បហារទៅតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាតដែលចំណាយនេះបានកើតឡើង។

### ថ. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ថ្លៃដើមផ្ទាល់ដែលទាក់ទងនឹងការបោះផ្សាយភាគហ៊ុនធម្មតា ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធន បន្ទាប់ពីដកពន្ធចេ។ ដើមទុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬបំណុលផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែក ទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានកត់ត្រាដោយផ្ទាល់ពីមូលធន។

### ទ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទិផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បហារនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

### ធឆ. ការប្រាក់

#### អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”)

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រ ការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បហារសាច់ប្រាក់ដែលរំពឹងថានឹងទូទាត់ ឬនឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះឱ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម ដែលមានឱនភាពនៃតម្លៃនៅពេលទិញ ធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនា ដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL)។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ឆ. ការប្រាក់ (ត)

*អត្រាការប្រាក់ប្រសិទ្ធភាព (“EIR”) (ត)*

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព។ អត្រាការប្រាក់តាមកិច្ចសន្យាត្រូវបានប្រើប្រាស់ជំនួសអត្រាការប្រាក់ប្រសិទ្ធភាព នៅពេលដែលអ្នកគ្រប់គ្រងវាយតម្លៃថាថ្លៃប្រតិបត្តិការ និងកម្រៃមិនមែនជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព ហើយពុំមានផលប៉ះពាល់ជាសារវន្តសម្រាប់របាយការណ៍ហិរញ្ញវត្ថុនេះទេ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។

### *រំលស់ថ្លៃដើម និងតម្លៃយោងដុល*

រំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម បូក ឬដករំលស់ បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់ និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក។

### *ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់*

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើ ផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬ រំលស់ថ្លៃដើមនៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារនៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើ ទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

### *ការបង្ហាញ*

ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម។

### ន. កម្រៃ និងជើងសា

ចំណូល និងចំណាយកម្រៃ និងជើងសា ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ន. កម្រៃ និងជើងសា (ត)

ប្រាក់កម្រៃ និងកម្រៃជើងសាផ្សេងទៀតត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង ស.រ.ទ.ហ.អ.ក 9 និងដោយផ្អែកនៅក្នុង ស.រ.ទ.ហ.អ.ក 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ទ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ទ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់។

### ប. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីទ្រព្យសកម្មពន្ធពន្យារ ត្រូវបានត្រួតពិនិត្យឡើងវិញនៅពេលការិយបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ ជំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត។ ការខាតបង់លើឱនភាពនៃតម្លៃនៃ ឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាតើមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ជាសមកវិញ ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ជាសមកវិញ ត្រឹមកម្រិតមួយដែលមិនធ្វើឱ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃតម្លៃ។

### ផ. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធប្រចាំឆ្នាំ និងពន្ធពន្យារ។ វាត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលទាំងបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបានបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោម ស.គ.អ.ក 37 - សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធក្នុង “ការចំណាយ ផ្សេងទៀត”។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 37. ព័ត៌មានគោលនយោបាយគណនេយ្យជាសារវន្ត (ត)

### ផ. ពន្ធលើប្រាក់ចំណេញ (ត)

#### (i) ពន្ធប្រចាំឆ្នាំ

ពន្ធប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័ត ជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុន។ វាត្រូវបានវាស់វែងដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬមានអនុម័ត ជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍។

#### (ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបានត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន។ ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។ ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជ្រាសមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង។

ពន្ធពន្យារ ត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាបង្វិលត្រលប់មកវិញ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍ នៅកាលបរិច្ឆេទរាយការណ៍។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលសាខាធនាគាររំពឹងថាអាចប្រមូលបានមកវិញ ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ពន្ធពន្យារជាទ្រព្យសកម្ម និងជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញតាមលក្ខខណៈវិនិច្ឆ័យជាក់លាក់។

### ណ. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឱ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

### ក. ទ្រព្យសកម្មយថាភាព

ក្នុងករណីដែលមិនមានលទ្ធភាពហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាចប៉ាន់ស្មានបាន នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយវាត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាព លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចូលនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែអត្ថិភាពនៃទ្រព្យសកម្មនឹងត្រូវបានបញ្ជាក់ដោយការកើតឡើង ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគតមួយ ឬច្រើន ក៏ត្រូវបានបង្ហាញថាជាទ្រព្យសកម្មយថាភាពដែលអាចកើតមានឡើង លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

## 38. ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ

### ក. ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយដែលធនាគារបានអនុវត្ត

ធនាគារបានអនុវត្តស្តង់ដារ និងវិសោធនកម្មដូចខាងក្រោមជាលើកដំបូង សម្រាប់ការិយបរិច្ឆេទរាយការណ៍ប្រចាំឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា ឆ្នាំ2025 ៖

- កង្វះលទ្ធភាពផ្លាស់ប្តូរ - វិសោធនកម្ម ស.គ.អ.ក 21

វិសោធនកម្មខាងលើនេះ មិនមានផលប៉ះពាល់ទៅលើចំនួនដែលបានទទួលស្គាល់ក្នុងការិយបរិច្ឆេទមុនៗទេ ហើយធនាគារ មិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តចំពោះការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទអនាគតទេ។

### ខ. ស្តង់ដារគណនេយ្យថ្មី និងបំណកស្រាយដែលធនាគារមិនទាន់បានអនុវត្ត

ស្តង់ដារថ្មី វិសោធនកម្ម និងការបកស្រាយថ្មីមួយចំនួន ទាក់ទងនឹងស្តង់ដារដែលមានស្រាប់បានចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ2026 ដែលការអនុវត្តមុនកាលកំណត់ត្រូវបានអនុញ្ញាត។ យ៉ាងណាមិញ ធនាគារមិនទាន់បានអនុវត្តស្តង់ដារថ្មី ឬស្តង់ដារដែលបានកែប្រែទាំងនេះក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះនៅឡើយទេ។

#### (i). ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើ ស.រ.ហ.អ.ក 9 និង ស.រ.ហ.អ.ក 7 )

នាខែឧសភា ឆ្នាំ2024 ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) បានចេញផ្សាយ វិសោធនកម្ម លើការធ្វើចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ ដែលបានធ្វើវិសោធនកម្មលើ ស.រ.ហ.អ. 9 និង ស.រ.ហ.អ. 7។

លក្ខខណ្ឌតម្រូវនឹងចូលជាធរមាន សម្រាប់ការិយបរិច្ឆេទចាប់ផ្តើមបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ2026 ដែលការអនុវត្តមុនកាលកំណត់ ត្រូវបានអនុញ្ញាត ហើយពាក់ព័ន្ធនឹង៖

- ការទទួលស្គាល់ និងការលប់ទទួលស្គាល់ រួមទាំងគណនេយ្យសម្រាប់ការទូទាត់បំណុលហិរញ្ញវត្ថុដោយប្រើប្រព័ន្ធទូទាត់អេឡិចត្រូនិក និង
- ការវាយតម្លៃកិច្ចសន្យា តាមលក្ខណៈលំហូរទឹកប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ រួមទាំងលក្ខណៈពិសេសដែលភ្ជាប់ដោយនិរន្តរភាព។

ធនាគារកំពុងស្ថិតក្នុងដំណើរការវាយតម្លៃផលប៉ះពាល់នៃការធ្វើវិសោធនកម្មថ្មីនេះ។

#### (ii). ស.រ.ហ.អ.ក 18 ការធ្វើបទបង្ហាញ និងការលាតត្រដាងលើរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក 18 នឹងជំនួសឱ្យ ស.គ.អ.ក 1 ការបង្ហាញ នៃរបាយការណ៍ហិរញ្ញវត្ថុ និងអនុវត្តសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅ ឬបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ2027។ ស្តង់ដារថ្មីណែនាំនូវតម្រូវការថ្មីសំខាន់ៗដូចខាងក្រោម។

- អង្គការត្រូវបានតម្រូវឱ្យចាត់ថ្នាក់ចំណូល និងចំណាយទាំងអស់ជាប្រាំប្រភេទក្នុងរបាយការណ៍ចំណេញ ឬខាត ពោលគឺប្រតិបត្តិការ ការវិនិយោគ ហិរញ្ញប្បទាន ប្រតិបត្តិការដែលលប់ដំណើរការ និងពន្ធលើប្រាក់ចំណូល។ អង្គការក៏ត្រូវបានតម្រូវឱ្យបង្ហាញនូវផលបូករងនៃប្រាក់ចំណេញប្រតិបត្តិការដែលបានកំណត់ថ្មីផងដែរ។ ប្រាក់ចំណេញសុទ្ធរបស់អង្គការនឹងមិនផ្លាស់ប្តូរទេ។
- វិធីសាស្ត្រវាយតម្លៃលទ្ធផលដែលបានកំណត់ដោយអ្នកគ្រប់គ្រង (MPMs) ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់តែមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គោលការណ៍ពង្រឹងការណែនាំ ត្រូវបានផ្តល់ឱ្យសម្រាប់កំណត់ព័ត៌មានជាក្រុម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

លើសពីនេះ អង្គការទាំងអស់ត្រូវបានតម្រូវឱ្យប្រើប្រាស់ផលបូករងនៃប្រាក់ចំណេញប្រតិបត្តិការ ជាចំណុចចាប់ផ្តើមសម្រាប់របាយការណ៍លំហូរទឹកប្រាក់ នៅពេលបង្ហាញលំហូរទឹកប្រាក់ប្រតិបត្តិការក្រោមវិធីសាស្ត្រប្រយោល។

ធនាគារ កំពុងស្ថិតក្នុងដំណើរការវាយតម្លៃផលប៉ះពាល់នៃស្តង់ដារថ្មី ជាពិសេសទាក់ទងទៅនឹងរចនាបែបរបាយការណ៍ចំណេញ ឬខាត របាយការណ៍លំហូរទឹកប្រាក់ និងការលាតត្រដាងបន្ថែម ដែលតម្រូវតាមវិធីសាស្ត្រវាយតម្លៃលទ្ធផល ដែលបានកំណត់ដោយអ្នកគ្រប់គ្រង។ ធនាគារក៏កំពុងវាយតម្លៃផលប៉ះពាល់លើរបៀបដែលព័ត៌មានត្រូវបានដាក់ជាក្រុមនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងធាតុដែលបច្ចុប្បន្នកំណត់ថា "ផ្សេងៗ"។

## កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

### 38. ស្តង់ដារគណនេយ្យថ្មី វិសោធនកម្ម និងបំណកស្រាយ (ត)

#### (iii). ស្តង់ដារគណនេយ្យផ្សេងៗ

ការធ្វើវិសោធនកម្មស្តង់ដារ និងការបកស្រាយទាំងនេះមិនបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះឡើយ៖

| កាលបរិច្ឆេទចូលជាធរមាន    | ស្តង់ដារគណនេយ្យថ្មី ឬវិសោធនកម្ម  |
|--------------------------|--|
| ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ | <ul style="list-style-type: none"> <li>កិច្ចសន្យាដែលយោងតាមអត្តិសន្តិសុខស្របយលើធម្មជាតិ (វិសោធនកម្មលើ ស.វ.ហ.អ.ក.៩ និង ស.វ.ហ.អ.ក.៧)។</li> <li>ការកែប្រែប្រចាំឆ្នាំចំពោះស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក (កំណែទម្រង់លើកទី ១១)</li> </ul> |
| ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ | <ul style="list-style-type: none"> <li>ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលពុំមានទំនួលខុសត្រូវជាសាធារណៈ៖ ការលាតត្រដាងព័ត៌មាន</li> </ul>  |

### 39. ព្រឹត្តិការណ៍ចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍

នៅកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍ផ្សេងដែលមានលក្ខណៈជាសារវន្តបានកើតឡើងបន្ទាប់ពីការិយបរិច្ឆេទដែលបានបញ្ចប់នៃរបាយការណ៍ ដែលតម្រូវឱ្យមានការធ្វើនិយ័តកម្ម ឬការបកស្រាយទៅលើរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

# ព័ត៌មានផ្សេងៗ

# 08

# អាសយដ្ឋានទំនាក់ទំនង



## សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក សាខានៅភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌដូនពេញ-  
សង្កាត់ស្រះចក)

អគារ Royal Railway  
មហាវិថីសហព័ន្ធរុស្ស៊ី ភូមិពា  
សង្កាត់ស្រះចក ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ

PREMIER BRANCH

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌសែនសុខ-  
សង្កាត់អូរបែកក្តុម "ក")

ផ្ទះលេខ១អ៊ី០ & អ៊ី១  
មហាវិថីសហព័ន្ធរុស្ស៊ី  
ភូមិទ្រុងមាន់ សង្កាត់អូរបែកក្តុម  
ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌសែនសុខ-  
សង្កាត់អូរបែកក្តុម "ខ")

ផ្ទះលេខ១១អា & ១១ អ៊ី០-អ៊ី២  
ផ្លូវលេខ២៧១ ភូមិត្រពាំងឈូក  
សង្កាត់អូរបែកក្តុម  
ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌចំការមន-  
សង្កាត់ផ្សារដើមថ្កូវ)

ផ្ទះលេខ១១៦អា &  
បេ អ៊ី០-អ៊ី២ ផ្លូវលេខ២៧១  
ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ  
ខណ្ឌចំការមន រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌដូនពេញ-  
សង្កាត់ផ្សារកណ្តាលទី១)

ផ្ទះលេខ២៦៥ & ២៦៧ អ៊ី០  
តីវីវិថីព្រះស៊ីសុវត្ថិ ភូមិ៥ សង្កាត់  
ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ  
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌ៧មករា-  
សង្កាត់វាលវែង)

អគារលេខ ៣៥៩ ៣៦១ &  
៣៦៣ មហាវិថីព្រះសីហនុ  
ភូមិ៧ សង្កាត់វាលវែង  
ខណ្ឌ៧មករា រាជធានីភ្នំពេញ

PREMIER BRANCH

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌបឹងកេងកង-  
សង្កាត់បឹងកេងកងទី១)

អគារលេខ១០០  
មហាវិថីព្រះសីហនុ  
ភូមិ៥ សង្កាត់បឹងកេងកងទី១  
ខណ្ឌបឹងកេងកង  
រាជធានីភ្នំពេញ

PREMIER BRANCH

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌមានជ័យ-  
សង្កាត់ស្ទឹងមានជ័យទី២)

ផ្ទះលេខ២៣&២៥ អ៊ី០-អ៊ី២  
មហាវិថីសម្តេចមុនីវង្ស  
ភូមិដំណាក់ដំ១  
សង្កាត់ស្ទឹងមានជ័យទី២  
ខណ្ឌមានជ័យ រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌពោធិ៍សែនជ័យ-  
សង្កាត់ចោមចៅទី៣)

ផ្ទះលេខ ១បេ ២បេ & ៣បេ  
ផ្លូវជាតិលេខ៤ ភូមិថ្មលំបំបែក  
សង្កាត់ចោមចៅទី៣  
ខណ្ឌពោធិ៍សែនជ័យ  
រាជធានីភ្នំពេញ

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌទួលគោក-  
សង្កាត់បឹងកក់ទី២)

ផ្ទះលេខ ៩៥សេ  
វិថីសម្តេចប៉ែននុត ភូមិ១៤  
សង្កាត់បឹងកក់ទី២  
ខណ្ឌទួលគោក រាជធានីភ្នំពេញ

PREMIER BRANCH

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌច្បារអំពៅ-  
សង្កាត់និរោធ)

ផ្ទះលេខ ៧២ អា បេ សេ & ដេ  
ផ្លូវជាតិលេខ១ ភូមិកោះនរា  
សង្កាត់និរោធ ខណ្ឌច្បារអំពៅ  
រាជធានីភ្នំពេញ

PREMIER BRANCH

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខណ្ឌសែនសុខ-  
សង្កាត់ភ្នំពេញថ្មី)

អគារលេខ សេ៤#០១ បេ#០២  
បេ#០៣ & ដេ២#០៤  
ផ្លូវលេខ១០០៣ ភូមិបាយាប  
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  
រាជធានីភ្នំពេញ

PREMIER BRANCH

## សាខានៅតាមបណ្តាខេត្ត

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខេត្តសៀមរាប)

អគារលេខ ៥៦៦ ៥៦៨ &  
៥៧០ វិថីសង្ឃរាជទេពវង្ស  
កែងផ្លូវលេខ ១៤ ភូមិមណ្ឌល១  
សង្កាត់ស្វាយដង្ហំ ក្រុងសៀមរាប  
ខេត្តសៀមរាប

PREMIER BRANCH

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខេត្តព្រះសីហនុ)

ផ្ទះលេខ ២១៩ វិថីឯករាជ្យ  
ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ  
ខេត្តព្រះសីហនុ


សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខេត្តកំពង់ចាម)

វិថីព្រះកុសមៈនារីវត្ត កែង  
វិថីព្រះមុនីវង្ស ភូមិទី១២  
សង្កាត់កំពង់ចាម ក្រុងកំពង់ចាម  
ខេត្តកំពង់ចាម

សាខាក្រុមហ៊ុនក្នុងស្រុក  
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់  
ម.ក (ខេត្តបាត់ដំបង)

ផ្ទះលេខ ០២ ០៤ & ០៦  
ផ្លូវលេខ១១៣ កែង ០១  
ភូមិ២០ខសា សង្កាត់ស្វាយប៉ោ  
ក្រុងបាត់ដំបង ខេត្តបាត់ដំបង



 +855 23 999 000/11 999 003/15 999 074 (24/7)

 [ccc@jtrustroyal.com](mailto:ccc@jtrustroyal.com)  TCABKHPP  [www.jtrustroyal.com](http://www.jtrustroyal.com)

     J Trust Royal Bank